

**ធនាគារ អេស៊ីលីដា ភីអិលស៊ី
និងក្រុមហ៊ុនបុត្រសម្ព័ន្ធ**

**របាយការណ៍ហិរញ្ញវត្ថុរួម
និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក
ចន្លោះពេល**

**គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់
និង**

**របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល**

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ
ដែលបានបញ្ចប់**

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១ - ៨

របាយការណ៍របស់សវនករឯករាជ្យ

៩ - ១៥

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល៖

របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល

១៦

របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល

១៧ - ១៨

របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល

១៩ - ២០

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

២១ - ២២

របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

២៣

របាយការណ៍ចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយឡែកចន្លោះពេល

២៤ - ២៥

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល

២៦ - ២៧

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

២៨ - ២៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

៣០ - ២៦៨

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា “ធនាគារ” និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះ ពេលរបស់ធនាគារគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបាន បញ្ចប់ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

អំពីសម្ព័ន្ធធនាគារ និងធនាគារ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមាន ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានប្តូរសាជាថ្មី ម្តងទៀត ទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អាចបង្កើតការិយាល័យ បន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីកា ផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនថ្មីត្រូវ បានបោះផ្សាយចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ក្នុងតម្លៃចារឹក ៤.០០០រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន នៅក្នុងតម្លៃ បោះផ្សាយ ១៦.២០០រៀល (៣,៩៧ ដុល្លារអាមេរិក)។ ធនាគារទទួលបានទឹកប្រាក់ពីការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូងចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមអស់ ១.០៣១.០២៥ ដុល្លារអាមេរិក ដែលទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះ ផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតស្នើសុំទៅធនាគារ ជាតិនៃ កម្ពុជាក្នុងការបង្កើនដើមទុន ហើយត្រូវបានអនុម័តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន ក៏ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

អំពីសម្ព័ន្ធធនាគារ និងធនាគារ (ត)

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន អេស៊ីលីដា ឡាវ លីមីតធីត (ហៅកាត់ថា “ABL”) និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “AMM”) គឺនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានប្រតិបត្តិការ ២៦៣ ការិយាល័យទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ធនាគារមានក្រុមហ៊ុនអេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី (ហៅកាត់ថា “ACS”) គឺនៅក្នុងវិស័យមូលបត្រ និង វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក (ហៅកាត់ថា “AIB”) គឺនៅក្នុងវិស័យអប់រំ។

សកម្មភាពអាជីវកម្មចម្បង

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០% ហើយសកម្មភាពអាជីវកម្មចម្បងគឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង ហើយសកម្មភាពអាជីវកម្មចម្បងគឺការផ្តល់សេវាជាល្បួញដើមសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AIB ចំនួន ៧៦,៦០៩% ហើយសកម្មភាពអាជីវកម្មចម្បងគឺបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AMM ទាំងស្រុង ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងសកម្មភាពផ្សេងៗទៀតដែលអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុក្នុងប្រទេសមីយ៉ាន់ម៉ា។

លទ្ធផលហិរញ្ញវត្ថុចន្លោះពេល

លទ្ធផលហិរញ្ញវត្ថុចន្លោះពេលដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេលនៅលើទំព័រទី១៧ - ១៨ និងទំព័រទី ២៤-២៥ ។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់លុបចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងឥណទានសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃដែលបានកាត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឱ្យប៉ះពាល់ដល់វិធីសាស្ត្រកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារមានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

- (ខ) បំណុលយថាហេតុណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ៩ខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ ឬធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបាន វែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹង បណ្តាលឱ្យចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្ត នោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិន ប្រក្រតីណាមួយឡើយលើកលែងការផ្ទុះឡើងនូវរ៉ូស កូរីដ-១៩។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ការិយបរិច្ឆេទនេះ រហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្ត ដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំ ឡើងនោះទេ។

វីរុស កូរីដ-១៩ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍ មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍។ ការផ្ទុះឡើងនៃ វីរុស កូរីដ-១៩ បានរាលដាលលើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឱ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុង ស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរនិងលទ្ធភាពនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក ដែលក្នុងនោះការគណនានៃការខាតបង់ ឥណទានរំពឹងទុក នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ផលប៉ះពាល់នៃ ជម្ងឺកូរីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមាន ព្រឹត្តិការណ៍ថ្មីកើតឡើង។ មើលកំណត់សម្គាល់លេខ ៤ (ខ) សម្រាប់លម្អិតបន្ថែម។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

▪ លោក ឆាយ សៀន	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត អ៊ុន ចាន់នី	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក វ៉ត្ត យូម៉ែង	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក Kyosuke Hattori	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Albertus Bruggink	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Kay Lot	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Stéphane Mangiavacca	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត Pieter Kooi	សមាជិក (អភិបាលឯករាជ្យ)
▪ លោក Van Sou leng	សមាជិក (អភិបាលឯករាជ្យ)
▪ លោកស្រី Ratana Phurik	សមាជិក (អភិបាលឯករាជ្យ)

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ (ត)

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

- បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ
- បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
- លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ
- លោក រ៉ត្ន យូម៉េង អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយកប្រតិបត្តិតនាភិបាល
- លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
- លោកស្រី ប៊ុន ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
- លោក ម៉ាច់ ធារី អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា
- បណ្ឌិត ឡឿង សុភាព អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

អ្នកគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លទ្ធផលហិរញ្ញវត្ថុចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ ដែលបានបញ្ចប់ និងលំហូរសាច់ប្រាក់ចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់របស់សម្ព័ន្ធធនាគារ និងធនាគារ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ទ.ហ.អ.ក) និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ អ្នកគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចាំបាច់ត្រូវតែ៖

- (i) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព។
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។



**ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង
ហិរញ្ញវត្ថុចន្លោះពេល (ត)**

និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចរបាយការណ៍

- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមានភាពសមស្របដែលសន្មតថាសម្ព័ន្ធនាគារ និងធនាគារនឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេលអនាគត
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ដែលធុះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង
- (vi) ការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធនាគារ និងធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យក្នុងបន្ត និងភាពមិនប្រក្រតីផ្សេងៗ។

អ្នកគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ច ធានាអះអាងថា សម្ព័ន្ធនាគារ និងធនាគារ បានអនុវត្តតាមរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។



លោកស្រី ហ៊ែង អេង
អនុប្រធាននាយកប្រតិបត្តិដ្ឋានខ្ពស់ និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២២

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី ១៦ ដល់ទី ២៦៨ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លទ្ធផលហិរញ្ញវត្ថុចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់ និងលំហូរសាច់ប្រាក់ចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់របស់សម្ព័ន្ធនាយករដ្ឋបាល និងធនាគារ ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។



លោក ឆាយ ស្នៀន

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០២២



Grant Thornton

របាយការណ៍របស់សវនករឯករាជ្យ

ហ្គ្រាន់ ថន់ថុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គខ្ពង់

(កែងមហាវិថីព្រះមុនីវង្ស)

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគហ៊ុនិកនៃ

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

យោងល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារ ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់ របាយការណ៍ស្តីពីបម្រែបម្រួលមូលធនចន្លោះពេល និងលំហូរសាច់ប្រាក់រួម និងដោយឡែកចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១៦ ដល់ទី២៦៨ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលបានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្តអំពីស្ថានភាពហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់ និងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) និងសេចក្តីណែនាំពីធនាគារជាតិ នៃកម្ពុជា។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

គណនេយ្យករជំនាញ និងសវនករស្រុក

សមាជិកភាពហ្គ្រាន់ ថន់ថុន អន្តរជាតិ។ ហ្គ្រាន់ ថន់ថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម

បញ្ហាសំខាន់ៗ ក្នុងការធ្វើសវនកម្ម គឺជាបញ្ហាទាំងឡាយណាដែលតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំកំណត់ថា ជាបញ្ហាសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះ ត្រូវបានដោះស្រាយក្នុងបរិបទនៃការធ្វើសវនកម្ម និងជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលទាំងមូល ដោយមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកសម្រាប់បញ្ហានេះទេ។

ខាងក្រោមនេះគឺជា បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម ដែលត្រូវបានកំណត់នៅក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ៖

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
សំវិធានធនសម្រាប់ឱនភាពនៃការខាតបង់តម្លៃទៅលើឥណទានផ្តល់ដល់អតិថិជន ឥណទានផ្តល់ដល់អតិថិជនមានចំនួនប្រមាណ ៧៣,៩២% និង៧៣,៣៣% នៃទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ផលប៉ះពាល់ឥណទានដល់របស់សម្ព័ន្ធធនាគារ និងធនាគារមានប្រាក់កម្ចីផ្តល់ដល់អតិថិជន ការបោះដុំ និងលក់រាយ សេវាកម្ម និងកសិកម្ម។ យោងទៅលើកំណត់សម្គាល់ ៣៨.១ (ឃ) (២) សម្រាប់ព័ត៌មានលម្អិត។ អតិថិជនរួមមានទាំងក្រុមហ៊ុនសាជីវកម្ម និងឯកត្តជន។ សម្ព័ន្ធធនាគារ និងធនាគារ បានបង្ហាញពីការខាតបង់ឥណទានដែលបានរំពឹងទុក ("ECL") គំរូឱនភាពតម្លៃមានភាពជាសារវន្តទៅលើការធ្វើសវនកម្មរបស់យើងខ្ញុំ ដែលតម្រូវឱ្យប្រើប្រាស់នូវគំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។ គំរូឱនភាពតម្លៃ ECL នេះតម្រូវឱ្យមានការវិនិច្ឆ័យ និងបកស្រាយខុសៗគ្នា នៅក្នុងការអនុវត្តលើតម្រូវការរបស់ស្តង់ដារគណនេយ្យស.វ.ទ.ហ.អ.ក ៩ ស្តីពីឧបករណ៍ហិរញ្ញវត្ថុ ជាពិសេសនៅក្នុងយុគសម័យដែលមិនអាចប៉ាន់ស្មានបាន នៃជម្ងឺរាតត្បាតវីរុសកូវីដ-១៩ ដែលនាំមកនូវភាពមិនច្បាស់លាស់ខ្ពស់នៃការប៉ាន់ស្មាន ។	នីតិវិធីសវនកម្មរបស់យើងខ្ញុំមានដូចខាងក្រោម៖ - យើងខ្ញុំបានធ្វើបច្ចុប្បន្នភាពទទួលបានការយល់ដឹងវាយតម្លៃលើការកែតម្រូវ និងការអនុវត្ត ព្រមទាំងពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងសំខាន់ៗ ទៅលើសំវិធានធនសម្រាប់ឱនភាពនៃការខាតបង់។ ការត្រួតពិនិត្យក្នុងចំណោមផ្សេងៗទៀតរួមមាន៖ - ការស្នើសុំឥណទាន និងការត្រួតពិនិត្យឥណទាន - ការកំណត់អត្តសញ្ញាណនៃការកើនឡើងនូវហានិភ័យឥណទានសំខាន់ៗ - ការត្រួតពិនិត្យប្រចាំឆ្នាំជាបន្តបន្ទាប់នៃលទ្ធភាពនៃការទទួលបានឥណទានរបស់អ្នកខ្ចីនិង - ភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ - យើងខ្ញុំបានធ្វើការវាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់នៅក្នុងម៉ូដែល ECL គឺសមស្របជាមួយនឹងតម្រូវការរបស់ ស.វ.ទ.ហ.អ.ក ៩ រួមបញ្ចូលទាំងផលប៉ះពាល់នៃជម្ងឺកូវីដ-១៩។ - យើងខ្ញុំបានធ្វើការពិនិត្យឡើងវិញទៅលើម៉ូដែលក្នុងការត្រួតពិនិត្យទៅលើភាពសមស្របនៃការផ្តល់ចំណាត់ថ្នាក់ និងដំណាក់កាលឥណទានត្រូវបាន

គណនេយ្យការជំនាញ និងសវនកម្មស្រុក

សមាជិកការព្រហ្មន សនថុន អន្តរជាតិ។ ព្រហ្មន សនថុន អន្តរជាតិ និងសមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
ការវិនិច្ឆ័យសំខាន់ៗនៅក្នុងការអនុវត្តគណនេយ្យដែលតម្រូវនៅក្នុងការវាស់វែង ECL រួមមានដូចខាងក្រោម៖ • បង្កើតម៉ូដែលដែលសមស្របនៃការវាយតម្លៃដែលបានប្រើប្រាស់ក្នុងការគណនា ECL។ ម៉ូដែលទាំងនេះ គឺមានភាពស្មុគស្មាញ ហើយការវិនិច្ឆ័យគឺត្រូវបានអនុវត្តក្នុងការកំណត់លើការបង្កើតឡើងនូវម៉ូដែលដែលសមស្រប • ការកំណត់អត្តសញ្ញាណនៃឥណទានផ្តល់ដល់អតិថិជនឱ្យទាន់ពេលវេលា និងហិរញ្ញប្បទានដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងហានិភ័យឥណទាន • ការសន្មតដែលបានប្រើប្រាស់នៅក្នុងម៉ូដែល ECL មានដូចជាលំហូរសាច់ប្រាក់នាថ្ងៃអនាគតដែលបានរំពឹងទុក កត្តាម៉ាក្រូសេដ្ឋកិច្ចថ្លៃអនាគត និងទិន្នន័យកំណត់ និង • ការបន្តផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ-១៩ ដែលពាក់ព័ន្ធទៅនឹងការវិនិច្ឆ័យសំខាន់ៗដូចដែលបានរៀបរាប់ខាងលើ។ គោលនយោបាយគណនេយ្យលម្អិតដែលសម្ព័ន្ធធនាគារ និងធនាគារ បានប្រើប្រាស់ក្នុងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងការប៉ាន់ស្មានមិនច្បាស់លាស់ និងការគ្រប់គ្រងហានិភ័យដែលបានប្រើប្រាស់បានបង្ហាញនៅក្នុងកំណត់សម្គាល់ ២ (ង) (vii) ៤ និង៣៨.១ នៃលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។	ធ្វើការវាយតម្លៃ និងការសន្និដ្ឋានរបស់អ្នកគ្រប់គ្រងទៅលើលទ្ធភាពនៃការទទួលបានឥណទាន និងការធ្វើចំណាត់ថ្នាក់ទៅលើឥណទានដែលបានជ្រើសរើស។ • យើងខ្ញុំបានវាយតម្លៃទៅលើដំណើរការដែលបានប្រើប្រាស់ដោយអ្នកគ្រប់គ្រងដើម្បីអភិវឌ្ឍព័ត៌មាននាពេលអនាគត។ ចំពោះគំរូអថេរភាពនៃព័ត៌មាននាពេលអនាគតសំខាន់ៗ យើងខ្ញុំបានធ្វើការប្រៀបធៀបទៅនឹងការព្យាករណ៍ដែលទទួលបានឯករាជ្យ និងព័ត៌មានដែលមានជាសាធារណៈ។ • យើងខ្ញុំបានធ្វើការពិនិត្យទៅលើភាពត្រឹមត្រូវនៃធាតុចូលសំខាន់ៗដែលមាននៅក្នុងម៉ូដែល ECL តាមរយៈការប្រៀបធៀបជាមួយប្រព័ន្ធនៃប្រភពឯកសារ និងឯកសារ។ • យើងខ្ញុំបានគណនាឡើងវិញនូវ ECL ដើម្បីសាកល្បងលើភាពត្រឹមត្រូវនៃការគណនានៃគំរូ ECL។ • យើងខ្ញុំបានធ្វើការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបកស្រាយដើម្បីធានាបាននូវការអនុលោមលើស.រ.ទ.ហ.អ.ក ៩។ យើងខ្ញុំក៏បានចូលរួមជាមួយអ្នកឯកទេសរបស់យើងខ្ញុំក្នុងការអនុវត្តទៅលើនីតិវិធីខាងលើនៅពេលដែលជំនាញជាក់លាក់ត្រូវការចាំបាច់។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានភារៈកិច្ចទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមទាំងព័ត៌មានដែលបានរាយការណ៍នៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រទី១ ដល់ទី៨ ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំឡើយ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

គណនេយ្យកាន់កាប់ និងសវនកម្មប្រតិបត្តិ

សមាជិកភាពប្រធាន សន្តត្តិ អន្តរជាតិ។ ប្រធាន សន្តត្តិ អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

ការទទួលខុសត្រូវរបស់យើងខ្ញុំ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗទាំងនោះមានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។



Grant Thornton

ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការ ក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែក សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈធាតុនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ថា តើវាកើតឡើងដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវ នីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់ គ្រាន់ និងសមស្របជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញ ខុសជាសារវន្តដែលកើតឡើង ដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពី កំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការសមគំនិតគ្នា ការលួចបន្លំ ការលុបចោលដោយ ចេតនាការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើ ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុ ផលនៃគណនេយ្យប៉ាន់ស្មានសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយ អ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្រប ចំពោះការប្រើប្រាស់មូលដ្ឋានគណនេយ្យរបស់អ្នកគ្រប់គ្រង ក្នុងការរក្សា និរន្តរភាព និងដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានដើម្បី ធ្វើការសន្និដ្ឋានថាតើភាពមិន ច្បាស់លាស់ជាសារវន្តកើតឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្ត លើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារដើម្បីបន្តរក្សានិរន្តរភាពអាជីវកម្មដែរឬទេ។ ប្រសិនបើយើងខ្ញុំធ្វើការ សន្និដ្ឋានថាមានភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើង យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ សវនកម្មរបស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុចន្លោះពេល ឬប្រសិនបើការលាតត្រដាងព័ត៌មាន មានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការ កែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹមកាល បរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេល អនាគតអាចធ្វើឱ្យសម្ព័ន្ធធនាគារ និងធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្មបាន។
- វាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលទាំងមូល ដែលរួមបញ្ចូល ទាំងការលាតត្រដាងព័ត៌មានថាតើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលដ៏ត្រឹមត្រូវ។

គណនេយ្យកងរដ្ឋបាល និងសវនកម្មប្រតិបត្តិ

សមាជិកភាពប្រធាន សន្តត្តិ អន្តរជាតិ។ ប្រធាន សន្តត្តិ អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវ បានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

- ប្រមូលនូវភស្តុតាងសវនកម្មដែលសមស្រប និងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងព័ត៌មានហិរញ្ញវត្ថុនៃអង្គភាព ឬសកម្មភាពអាជីវកម្ម នៅក្នុងសម្ព័ន្ធធនាគារ ដើម្បីបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការត្រួតត្រាមើល និងការប្រតិបត្តិនៃសវនកម្មរបស់សម្ព័ន្ធធនាគារ។ យើងខ្ញុំរក្សាការទទួលខុសត្រូវលើមតិសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច រួមបញ្ចូលទាំងបញ្ហាផ្សេងទៀត ដូចជាវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏បានផ្តល់សេចក្តីបញ្ជាក់ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចថា យើងខ្ញុំបានអនុលោមតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធលើឯករាជ្យភាពរបស់យើងខ្ញុំ និងបានជម្រាបជូនពួកគាត់នូវរាល់ទំនាក់ទំនង និងបញ្ហាផ្សេងៗទៀតដែលអាចត្រូវបានយកមកពិចារណាយ៉ាងសមហេតុផល ថាអាចមានទំនាក់ទំនងទៅនឹងការការពារឯករាជ្យភាពរបស់យើងខ្ញុំ។

បញ្ហាដែលយើងខ្ញុំបានជម្រាបជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច គឺជាបញ្ហាដែលយើងខ្ញុំកំណត់ថាមានសារៈសំខាន់បំផុត នៅក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន ហើយបញ្ហានេះគឺជាបញ្ហាសំខាន់ក្នុងការធ្វើសវនកម្ម។ យើងខ្ញុំបង្ហាញបញ្ហានេះ នៅក្នុងរបាយការណ៍សវនកម្មលើកលែងតែច្បាប់ ឬបទប្បញ្ញត្តិរារាំងនូវការលាតត្រដាងជាសាធារណៈអំពីបញ្ហានេះក្នុងការធ្វើសវនកម្ម ឬក៏ក្នុងកាលៈទេសៈដឹកនាំបំផុត នៅពេលដែលយើងខ្ញុំរកឃើញថាបញ្ហានោះ មិនត្រូវបានបង្ហាញក្នុងរបាយការណ៍របស់យើងខ្ញុំដោយសារតែផលអវិជ្ជមាន អាចមានច្រើនជាងអត្ថប្រយោជន៍ជាសាធារណៈ ដែលកើតចេញពីការជូនដំណឹងនេះ ។

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលដែលបានធ្វើសវនកម្មរួច នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ



Grant Thornton

នាយកសវនករជំនាញដែលចូលរួមក្នុងលទ្ធផលសវនកម្មនៅក្នុងរបាយការណ៍សវនករឯករាជ្យនេះគឺ

លោក Ronald C. Almera ។

Grant Thornton

ហ្គ្រាន សនថុន (ខេមបូឌា) លីមីតធីត

គណនេយ្យករជំនាញ

សវនករប្រតិបត្តិចុះបញ្ជី



Ronald C. Almera

នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

សមាជិកភាពហ្គ្រាន សនថុន អន្តរជាតិ។ ហ្គ្រាន សនថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមបញ្ចូលពេល

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	កំណត់ សម្គាល់	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤២)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥ និង ៤២)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៥៣៧.៥៦៩.៧៣២	៤៥០.៣៧៥.១៤៩	២.២១៤.២៤៩.៧២៦	១.៨៣៤.៨២៨.៣៥៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	៥៨៦.៦០៧.៧៣០	៥៧៧.១១៧.២៩៨	២.៤១៦.២៣៧.២៤០	២.៣៥១.១៧៥.៨៧២
កាត់និយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៣៥៩.៨០៩.០០០	៨០១.០៨៤.៣៩២	១.៤៨២.០៥៣.២៧១	៣.២៦៣.៦១៧.៨១៣
ឥណទាននិងបុរេប្រទាន-សុទ្ធ	១០	៦.១៩៤.៦០៦.៩៩៦	៥.៣៩៣.៩៥៣.៥០៣	២៥.៥១៥.៥៨៦.២១៧	២១.៩៧៤.៩៦៦.៥៧១
ទ្រព្យសកម្មផ្សេងៗ	១១	៤១.៦៤២.៩៥៤	២៨.១៤១.១៩០	១៧១.៥២៧.៣២៨	១១៤.៦៤៧.២០៨
ប្រាក់បញ្ញើតាមច្បាប់	១២	៤៦៩.៩០៣.៤០១	៤១៥.៤៥៦.៩៦០	១.៩៣៥.៥៣២.១០៩	១.៦៩២.៥៧១.៦៥៥
ទ្រព្យនិងបរិក្ខារ-សុទ្ធ	១៤	១៣៩.៩៧០.១៩២	១៣៩.៤៣១.២៤៤	៥៧៦.៥៣៧.២២១	៥៦៨.០៥២.៨៨៨
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១០.៩២៣.៩៥១	១២.២៨៦.០៩៨	៤៤.៩៩៥.៧៥៤	៥០.០៥៣.៥៦៣
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	២៧.៤៩១.៦៧៦	២៨.៣៣៧.៨៨៤	១១៣.២៣៨.២១៣	១១៥.៤៤៨.៥៣៩
ទ្រព្យសកម្មពន្ធពន្យារ	១៧	១.៤៦៤.៧៤៨	៩.០៦៨.៦០៦	៦.០៣៣.២៩៧	៣៦.៩៤៥.៥០១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	១០.១៣៩.៧៩០	-	៤១.៧៦៥.៧៩៥	-
ទ្រព្យសកម្មសរុប		៨.៣៨០.១៣០.១៧០	៧.៨៥៥.២៥២.៣២៤	៣៤.៥១៧.៧៥៦.១៧១	៣២.០០២.២៩៧.៩៦៧
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៨	៤២៧.១២២.៨៤៩	៤៨៣.៧៤០.៩៩២	១.៧៥៩.៣១៩.០១៥	១.៩៧០.៧៦០.៨០១
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៥.៤៧១.៥១០.៦៥២	៥.២៣២.២៧៨.៦៩៣	២២.៥៣៧.១៥២.៣៧៦	២១.៣១៦.៣០៣.៣៩៥
បំណុលផ្សេងៗ	២០	៩៦.១២២.៤៨៧	៧៨.៤២២.១៧១	៣៩៥.៩២៨.៥២៤	៣១៩.៤៩១.៩២៥
ប្រាក់កម្ចី	២១	៨៨៤.១៧៨.៧៣៥	៦០៨.៤៨៨.៨០៣	៣.៦៤១.៩៣២.២០៩	២.៤៧៨.៩៨៣.៣៨៣
បំណុលបន្ទាប់បន្សំ	២២	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៥១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	-	៥០៦.១៥៨	-	២.០៦២.០៨៨
បំណុលកតិសន្យា	២៤	២៧.៤៨៤.៥៥៩	២៧.៨៧៤.៩៤០	១១៣.២០៨.៨៩៩	១១៣.៥៦២.៥០៦
អត្ថប្រយោជន៍និយោជិត	២៥	៣៤.៩៨២.៨៨១	២៦.០៩៦.៨១៧	១៤៤.០៩៤.៤៨៧	១០៦.៣១៨.៤៣២
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៣២(ក)	២៤.៨៧៨.៦៤៤	៣៦.៣១៥.៧៦៧	១០២.៤៧៥.១៣៥	១៤៧.៩៥០.៤៣៥
បំណុលពន្ធពន្យារ	១៧	៨៧៧.០៤៦	-	៣.៦១២.៥៥២	-
បំណុលសរុប		៧.១១១.០៦៩.៧៦៥	៦.៦៥០.២១៧.២៨២	២៩.២៩០.៤៩៦.៣៦៣	២៧.០៩២.៩៨៥.២០៧
មូលធន					
ដើមទុន	២៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៨៤.១៩៨.៤៧៥	១.៧៦៤.៧០៦.១៣៩
បុព្វលាភភាគហ៊ុន	២៦	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២១៧.៩០០	៤៧.៦៩១.១២០
ទុនប្រុង	៣៦និង៤២	៦៣៦.០០៩.៩៥៨	៥៩២.៤០៣.៥៨៦	២.៦៤៥.៣៣០.៨៥៥	២.៤៣១.៣៧០.៨២៧
ប្រាក់ចំណេញរក្សាទុក	៤២	១៨២.១១៧.១៥០	១៦១.៧៦៩.៤៦៥	៧២៤.៥៣៤.៧០៣	៦៤១.១៣០.១៨២
ភាគកម្មមិនមានអភិបាលភាព		៦.០៦៤.០៦៣	៥.៩៩២.៧៥៧	២៤.៩៧៧.៨៧៥	២៤.៤១៤.៤៩២
មូលធនសរុប		១.២៦៩.០៦០.៤០៥	១.២០៥.០៣៥.០៨២	៥.២២៧.២៥៩.៨០៨	៤.៩០៩.៣១២.៧៦០
បំណុលនិងមូលធនសរុប		៨.៣៨០.១៣០.១៧០	៧.៨៥៥.២៥២.៣២៤	៣៩.៧៤៤.០១៦.១៧១	៣៦.៩១១.៦០៩.៧២៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី៣០ ដល់ទី២៦៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមបញ្ចូល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់		
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៧	៤៩២.៨៧៥.០៩១	៤២៥.៨៥៦.៧១៣	២.០០៨.៩៥៨.៨៧១	១.៧៣១.៩៥៩.២៥២	១៧០.៨៣៥.៥០៩	១៤៦.០៣០.៩០៧
ចំណាយការប្រាក់	២៨	(១៥៥.១១៨.៣៨០)	(១២៥.២៥៩.២៤៦)	(៦៣២.២៦២.៥១៧)	(៥០៩.៤២៩.៣៥៣)	(៥៦.៦៥៧.៤៤១)	(៤៨.៧៨៦.៣៩៨)
ចំណូលការប្រាក់សុទ្ធ		៣៣៧.៧៥៦.៧១១	៣០០.៥៩៧.៤៦៧	១.៣៧៦.៦៩៦.៣៥៤	១.២២២.៥២៩.៨៩៩	១១៤.១៧៨.០៦៨	១០១.២៤៤.៥០៩
ចំណូលកម្រៃនិង រំដើងសា	២៩	៣៦.១២៣.៣៦៦	៣២.៣៧៨.៩៩៦	១៤៧.២៣៨.៨៤០	១៣១.៦៨៥.៣៧៧	១២.២៦៧.៧០៥	១០.៤៦៧.១៦៨
ចំណាយកម្រៃនិង រំដើងសា		(៣.៣៩៩.៩៩១)	(១.៧៩២.៣៩៦)	(១៣.៨៥៨.៣៦៣)	(៧.២៨៩.៦៧៥)	(១.៦២៦.៣៥៤)	(១.៦៨១.០៦២)
ចំណូលកម្រៃនិងរំដើងសាសុទ្ធ		៣២.៧២៣.៣៧៥	៣០.៥៨៦.៦០០	១៣៣.៣៨០.៤៧៧	១២៤.៣៩៥.៧០២	១០.៦៤១.៣៥១	៨.៧៨៦.១០៦
សំវិធានធនលើ ការខាតបង់ ឱនភាពនៃតម្លៃរបស់ ឥណទាន និងបុរេប្រទាន ប្រាក់	១០	(១៩.៩៨៩.៣៩៤)	(១៨.៥៦៧.៤១០)	(៨១.៤៧៦.៧៧០)	(៧៥.៥១៣.៦៥៦)	(១.៥០២.១៣៣)	(៨.៣២៦.៦១៤)
បញ្ញើ នៅធនាគារផ្សេងៗគ្នានៅក្រៅប្រទេស និងមូលបត្រអន្តរជាតិ យោគ	១០	២.៤៤១	១២៣.២៣៥	៩.៩៥០	៥០១.១៩៧	(១.១០៩)	(៩១៤)
ការកាត់ត្រាប្រាក់បញ្ញើ នៃការខាតបង់ ឱនភាពនៃតម្លៃកិច្ច សន្យាក្រៅតារាងតុល្យការ		(១៩.៩៨៦.៩៥៣)	(១៨.៤៤៤.១៧៥)	(៨១.៤៦៦.៨២០)	(៧៥.០១២.៤៥៩)	(១.៥០៣.២៤២)	(៨.៣២៧.៥២៨)
ចំណាយពីការខាតបង់ ឱនភាពនៃតម្លៃសុទ្ធ		៣៥០.៤៩៣.១៣៣	៣១២.៧៣៩.៨៩២	១.៤២៨.៦១០.០១១	១.២៧១.៩១៣.១២២	១០២.៩៧៤.៥៤៣	៩០៦.៥៨២.១៣៦
ចំណូលបន្ទាប់ពីខាតបង់ ឱនភាពនៃតម្លៃ		៣៥០.៤៩៣.១៣៣	៣១២.៧៣៩.៨៩២	១.៤២៨.៦១០.០១១	១.២៧១.៩១៣.១២២	១០២.៩៧៤.៥៤៣	៩០៦.៥៨២.១៣៦
ចំណូលផ្សេងៗសុទ្ធ	៣០	២០.០៧៤.៤១៦	១២.៩៦៥.៩០២	៨១.៨២៣.៣២០	៥២.៧៣២.៣២៣	៥.៩២៦.៩៨៩	៤.៦២៣.២៤១
ចំណាយទូទៅ និងជួញដូរ	៣១	(២០៣.០១២.៩២៧)	(១៧៨.៩៦៧.០៨១)	(៨២៧.៤៨០.៦៩០)	(៧២៧.៨៥៩.១១៨)	(៦៧.៤០៦.៦០៨)	(៥៨.៩០០.៩១២)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១៦៧.៥៥៤.៦០៥	១៤៦.៧៣៨.៧១៣	៦៨២.៩៦៥.៦៥០	៥៩៦.៦០៥.៦២៧	៤៤.៤៩៦.៩២១	៤៥.៣៤៥.៣៦៥
ចំណាយពន្ធ លើប្រាក់ចំណេញ	៣២(ខ)	(៣៤.៥១៧.៣៥៥)	(២៦.៦១៦.៦៣៩)	(១៤០.៦៩២.៧៣៩)	(១០៨.២៤៩.៨៧១)	(១២.៤១៦.៩៣៦)	(៩.៧៧២.៣៩៩)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ(យោងទៅទំព័របន្ទាប់)		១៣៣.០៣៧.២៥០	១២០.១២២.០៧៤	៥៤២.២៧២.៩១១	៤៨៨.៣៥៥.៧៥៦	៣២.០៨០.៩៨៥	៣៥.៥៧២.៩៦៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមបន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ បានបញ្ចប់			សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ បានបញ្ចប់			
		ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៥២)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥និង៥២)		(កំណត់សម្គាល់ ៥២)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥និង៥២)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងមកពី ទំព័រមុន)		១៣៣.០៣៧.២៦៧	១២០.១២២.០៧៤	៥៤២.២៥៩.៩០២	៤៨៨.៥៣៦.៤៧៦	៤៩.៤១៩.៦២២	៣៨.៩២៤.៤៧៣	១៥៨.៦៩៥.០៧៧
លទ្ធផលលម្អិតផ្សេងៗ៖								
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញ ឬខាត៖								
ការវាស់វែងឡើងវិញនៃភាគពូកិច្ចអត្ថប្រយោជន៍និយោជិត	២៥	(៣.៥៩៤.៤៨១)	៥៧.១៤០	(១៤.៦៥១.១០៥)	២៣២.៣៨៩	២៥៨.១៦៤	១០៧.៦៨៧	៤៣៩.០៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៥៦.៥១២.៣១២	៣៨.៤៧៦.០៩៧	-	-	៦០.៧៣១.២៤០
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅចំណេញ ឬខាត៖								
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស		(១៧.៣៣១.៣៦៤)	(១០.២៥៩.៥៦៩)	(៧០.៦៤២.៦៤០)	(៤១.៧២៥.៦៦៧)	(៥.០៤៧.១២៨)	(៤.៦៨៥.៣០៣)	(១៩.១០១.៩៨០)
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍								
និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់		១០.៦៤៥.៩៤៨	-	៤៣.៣៩២.៨៨៤	-	៦.០០៩.៣៩១	-	-
លទ្ធផលខាត/ចំណេញលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		(១០.២៧៩.៨៩៧)	(១០.២០២.៤២៩)	១៤.៦១១.៤៥១	(៣.០១៧.១៨១)	១.២២០.៤២៧	(៤.៥៧៧.៦១៦)	(១៣.៩៧៧.០០១)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ		១២២.៧៥៧.៣៧០	១០៩.៩១៩.៦៤៥	៥៥៦.៨៧១.៣៥៣	៤៨៥.៥១៩.២៩៥	៥០.៦៤០.០៤៩	៣៤.៣៤៦.៨៥៧	១៤៤.៧១៨.០៧៦
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖								
ភាគហ៊ុនិករបស់ធនាគារ		១៣២.៩៥៦.៦៦០	១២០.៣៦៤.៥១៨	៥៤១.៩៣១.៣៤៨	៤៨៩.៥២២.៤៩៦	៤៩.៤៣៩.៣៩៥	៣៨.៩៦៤.៥១២	១៥៨.៨៥៨.៣១៥
ភាគកម្មមិនមានអភិបាលភាព		៨០.៦០៧	(២៤២.៤៤៤)	៣២៨.៥៥៤	(៩៨៦.០២០)	(១៩.៧៧៣)	(៤០.០៣៩)	(១៦៣.២៣៨)
		១៣៣.០៣៧.២៦៧	១២០.១២២.០៧៤	៥៤២.២៥៩.៩០២	៤៨៨.៥៣៦.៤៧៦	៤៩.៤១៩.៦២២	៣៨.៩២៤.៤៧៣	១៥៨.៦៩៥.០៧៧
លទ្ធផលចំណេញលម្អិតសរុបដែលផ្តល់ជូនដល់៖								
ភាគហ៊ុនិករបស់ធនាគារ		១២២.៦៨៦.០៦៤	១១០.១២៤.៥៥៤	៥៥៦.៣០៧.៩៧០	៤៨៦.៥១៨.២៧៩	៥០.៦៦៨.០៤៧	៣៨.៣៨៨.០៥៥	១៥៨.៨៨៦.០៣៩
ភាគកម្មមិនមានអភិបាលភាព		៧១.៣០៦	(២៤៤.៩០៩)	៥៦៣.៣៨៣	(៩៩៨.៩៨៤)	(២៧.៩៩៤)	(១១៥.០១៦)	(១៦៧.៩៦៣)
		១២២.៧៥៧.៣៧០	១០៩.៩១៩.៦៤៥	៥៥៦.៨៧១.៣៥៣	៤៨៥.៥១៩.២៩៥	៥០.៦៤០.០៤៩	៣៨.៣៤៦.៨៥៧	១៥៨.៧១៨.០៧៦
ចំណូលក្នុងមួយភាគហ៊ុនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារក្នុងការិយបរិច្ឆេទត្រូវបានបង្ហាញដូចខាងក្រោម៖								
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣៣	០,៣១	០,២៨	១,២៥	១,១៣	០,១១	០,០៩	០,៣៧
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣៣	០,៣១	០,២៨	១,២៥	១,១៣	០,១១	០,០៩	០,៣៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី ៣០ ដល់ទី ២៦៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បាតបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	ផ្តល់ជូនភាគហ៊ុនិករបស់ក្រុមហ៊ុនមេ													
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ចំណេញក្របខ្ចក		សរុប		ភាគកម្មមិនមានអភិបាលភាព		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ បានធ្វើ														
ចំណាត់ថ្នាក់ឡើងវិញកំណត់សម្គាល់(៥)	៨៣៣.១៦៣.០១៩	១.៧៦៤.៧០៦.១៣៩	១១.៧០៦.២១៥	៨៧.៦៩១.១២០	៥៩២.៤០៣.៥៨៦	២.៤៣១.៣៧០.៨២៧	១៦១.៧៦៩.៨៦៥	៦៤១.១៣០.១៨២	១.១៩៩.០៥២.២៨៥	៤.៨៨៤.៨៩៨.២៦៨	៥.៩៩២.៧៥៧	២៤.៤១៤.៤៩២	១.២០៥.០៣៥.០៥២	៤.៩០៩.៣១២.៧៦០
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	១៣២.៩៥៦.៦៦០	៥៤១.៩៣១.៣៨៨	១៣២.៩៥៦.៦៦០	៥៤១.៩៣១.៣៨៨	៨០.៦០៧	៣២៨.៥៥៤	១៣៣.០៣៧.២៦៧	៥៤២.២៥៩.៩០២
លទ្ធផលចំណេញលម្អិតផ្សេងៗ														
ការវាស់វែងឡើងវិញលើផ្នែកដែលមាន														
ប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែល														
កើតឡើងពីការការពារហានិភ័យលំហូរ														
សាច់ប្រាក់	-	-	-	-	១០.៦៤៥.៩៨៨	៥៣.៣៩២.៨៨៤	-	-	១០.៦៤៥.៩៨៨	៥៣.៣៩២.៨៨៤	-	-	១០.៦៤៥.៩៨៨	៥៣.៣៩២.៨៨៤
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ត														
ប្រយោជន៍និយោជិត	-	-	-	-	-	-	(៣.៥៨៩.៤៨៣)	(១៤.៦៣០.៧៣៣)	(៣.៥៨៩.៤៨៣)	(១៤.៦៣០.៧៣៣)	(៤.៩៩៤)	(២០.៣៧២)	(៣.៥៩៤.៤៨១)	(១៤.៦៥១.១០៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុន														
បុត្រសម្ព័ន្ធបរទេស	-	-	-	-	(១៧.៣២៧.០៦១)	(៧០.៦២៥.១០១)	-	-	(១៧.៣២៧.០៦១)	(៧០.៦២៥.១០១)	(៤.៣០៣)	(១៧.៥៣៩)	(១៧.៣៣១.៣៦៤)	(៧០.៦៥២.៦៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	១២.៨៥២.៤១២	-	-	-	១២.៨៥២.៤១២	-	២៧២.៧៤០	-	១៣.១១៥.១៥២
លទ្ធផលចំណេញលម្អិតសរុបសម្រាប់														
ការិយបរិច្ឆេទ	-	-	-	-	(៦.៦៨១.១១៣)	(១៤.៣៨៩.៨០៥)	១២៩.៣៦៧.១៧៧	៥២៧.៣០០.៦១៥	១២២.៦៨៦.០៦៨	៥១២.៩១០.៨១០	៧១.៣០៦	៥៦៣.៣៨៣	១២២.៧៥៧.៣៧០	៥១៣.៤៧៤.១៩៣
ប្រតិបត្តិការជាមួយភាគហ៊ុនិក														
ការបង្កើនដើមទុនរបស់ ABL	-	-	-	-	-	-	(៣១២.៤៥៦)	(១.២៧៣.៥៣០)	(៣១២.៤៥៦)	(១.២៧៣.៥៣០)	-	-	(៣១២.៤៥៦)	(១.២៧៣.៥៣០)
ភាគលាភបានបង់	-	-	-	-	-	-	(៥៨.៤១៩.៥៦១)	(២៣៧.៦៥០.៧៧៥)	(៥៨.៤១៩.៥៦១)	(២៣៧.៦៥០.៧៧៥)	-	-	(៥៨.៤១៩.៥៦១)	(២៣៧.៦៥០.៧៧៥)
ការផ្ទេរពីប្រាក់ចំណេញក្របខ្ចកទៅជាទុន														
បម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៥០.២៨៧.៤៨៥	២០៤.៩៧១.៧៨៩	(៥០.២៨៧.៤៨៥)	(២០៤.៩៧១.៧៨៩)	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៩.៤៩២.៣៣៦	-	៥២៦.៧៨០	-	២៣.៣៧៨.០៤៤	-	-	-	៨៣.៣៩៧.១៦០	-	-	-	៨៣.៣៩៧.១៦០
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	១៩.៤៩២.៣៣៦	-	៥២៦.៧៨០	៥០.២៨៧.៤៨៥	២២៨.៣៤៩.៨៣៣	(១០៩.០១៩.៨៩២)	(៤៤៣.៨៩៦.០៩៤)	(៥៨.៧៣២.០០៧)	(១៩៥.៥២៧.១៤៥)	-	-	(៥៨.៧៣២.០០៧)	(១៩៥.៥២៧.១៤៥)
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២	៨៣៣.១៦៣.០១៩	១.៧៨៤.១៩៨.៤៧៥	១១.៧០៦.២១៥	៨៨.២១៧.៩០០	៦៣៦.០០៩.៩៥៨	២.៦៤៥.៣៣០.៨៥៥	១៨២.១១៧.១៥០	៧២៤.៥៣៤.៧០៣	១.២២២.៩៩៦.៣៥២	៥.២០២.២៨១.៩៣៣	៦.០៦៤.០៦៣	២៤.៩៧៧.៨៧៥	១.២២៩.០៦០.៤០៥	៥.២២៧.២៥៩.៨០៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបង្រួបបង្រួលមូលធនរួមចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ ឆ្នាំបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	ផ្តល់ជូនភាគហ៊ុនិករបស់ក្រុមហ៊ុនម													
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ចំណេញក្រុមទុក		សរុប		ភាគរួមនានាអំបាលភាព		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី ១ខែមករា ឆ្នាំ២០២១	៨៣៣.១៦៣.០១៩	១.៧៥២.១៨៤.៨១២	១១.៧០៦.២១៥	៨៧.៣៥១.៦៨០	៥០៣.០៩៨.២៣៦	២.០៨៨.៧០៨.៩៩៧	១៨១.៦៦២.០៣៧	៥៥៩.៣៣០.១២៧	១.០៨៩.៦២៥.៥០៧	៤.៨០៧.៥៣៥.១៧៦	-	-	១.០៨៩.៦២៥.៥០៧	៤.៨០៧.៥៣៥.១៧៦
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	១២០.៣៦៤.៥១៨	៤៨៩.៥២២.៤៩៦	១២០.៣៦៤.៥១៨	៤៨៩.៥២២.៤៩៦	(២៨២.៤៨៤)	(៩៨៦.០២០)	១២០.១២២.០៧៤	៤៨៨.៥៣៦.៤៧៦
លទ្ធផលចំណេញលម្អិតផ្សេងៗ ៖														
ការវាស់វែងរឿងរ៉ាវនៃភាគពូកែ	-	-	-	-	-	-	៥៧.៦៨៤	២៣៨.៦០១	៥៧.៦៨៤	២៣៨.៦០១	(៨៨៤)	(២.២១២)	៥៧.១៨០	២៣២.៣៨៩
លម្អៀងពីការប្តូរចំណូល - ក្រុមហ៊ុន	-	-	-	-	(១០.២៥៧.៦៨៤)	(៨១.៧១៧.៨៥៤)	-	-	(១០.២៥៧.៦៨៤)	(៨១.៧១៧.៨៥៤)	(១.៩២១)	(៧.៨១៣)	(១០.២៥៩.៥៦៩)	(៨១.៧២៥.៦៦៧)
លម្អៀងពីការប្តូរចំណូល	-	-	-	-	-	៦.២៦១.៥៧៣	-	-	-	៦.២៦១.៥៧៣	-	(២.៩៣៩)	-	៦.២៥៨.៦៣៤
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	(១០.២៥៧.៦៨៤)	(៣៥.៤៩៦.២៨១)	១២០.៤២២.២០២	៤៨៩.៧៥៧.០៩៧	១១០.១២៨.៥៥៤	៤៨៩.៣០០.៨១៦	(២៨៤.៩០៩)	(៩៨៨.៩៨៤)	១០៩.៩១៩.៦៨៥	៤៥៣.៣០១.៨៣២
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖														
ការបង្កើនដើមទុនរបស់ AB? និយោគដោយ AFT	-	-	-	-	-	-	-	-	-	-	៦.៩៧១.៦៨១	២៨.៣៥៣.៨២៧	៦.៩៧១.៦៨១	២៨.៣៥៣.៨២៧
ភាគលាភបានបង់	-	-	-	-	-	-	(៨២៦.២៣១)	(១.៧៣៣.៨៨១)	(៨២៦.២៣១)	(១.៧៣៣.៨៨១)	-	-	(៨២៦.២៣១)	(១.៧៣៣.៨៨១)
ការផ្ទេរពីប្រាក់ចំណេញក្រុមទុកទៅជាទុនបម្រុងទូទៅ	-	-	-	-	៦៤.១០៣.៨៨៩	២៦០.៧១០.៥១៧	(៦៥.៥២៧.៧៥៣)	(២៦២.៤៣៤.៣៧១)	(៨២៣.៨៦៤)	(១.៧២៣.៨៥៤)	-	-	(៨២៣.៨៦៤)	(១.៧២៣.៨៥៤)
ការផ្ទេរពីប្រាក់ចំណេញក្រុមទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	២៥.៤៣៩.៦៨៥	១០៣.៤៦៣.០៣៦	(២៥.៤៣៩.៦៨៥)	(១០៣.៤៦៣.០៣៦)	-	-	-	-	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមទុកទៅជាអប្បបរមាភាគកម្ម	-	-	-	-	-	-	៧២០.០៩២	២.៩២៨.៦១៤	៧២០.០៩២	២.៩២៨.៦១៤	(៧២០.០៩២)	(២.៩២៨.៦១៤)	-	-
អប្បបរមាភាគកម្មទុនបម្រុង	-	-	-	-	៣.០២៨.៣១៩	១២.៣១៦.១៧៣	-	-	៣.០២៨.៣១៩	១២.៣១៦.១៧៣	-	-	៣.០២៨.៣១៩	១២.៣១៦.១៧៣
លម្អៀងពីការប្តូរចំណូល	-	១៤.៧២៧.៥៤៣	-	៣៩៤.០១១	-	១៧.០១៦.៨៩០	-	-	-	៣២.១៨២.៤៨៤	-	៧៥.០១៩	-	៣២.២១៧.៥០៣
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	១៤.៧២៧.៥៤៣	-	៣៩៤.០១១	៩២.៥៧១.៨៥៣	៣៩៣.៥០៦.៦១៦	(៨៩.៦៧៣.៥៣៧)	(៣៦៤.៧០២.២៧៤)	២.៨៩៨.៣១៦	៤៣.៩២៩.៨៩៦	៦.២៥១.៥៨៩	២៥.៥០០.២៣២	៩.១៨៩.៩០៥	៦៩.៤៣០.១២៨
គិតត្រឹមថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២១	៨៣៣.១៦៣.០១៩	១.៧៦៦.៨៧១.៩៥៥	១១.៧០៦.២១៥	៨៧.៧៤៩.៦៥១	៥៨៥.៨០៨.៤៨១	២.៨០៦.៧៥៩.៣៣២	១៧២.៤១០.៧០២	៦៨៤.៣៨៤.៩៥០	១.២០២.៦៨៨.៣៧៧	៤.៩០៥.៧៦៥.៨៨៨	៦.០០៦.៦៨០	២៥.៥០១.២៨៨	១.២០៨.៦៩៥.០៥៧	៤.៩៣០.២៦៧.១៣៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី ៣០ ដល់ទី ២៦៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់រួមបញ្ចូលពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៨)	ពាន់រៀល (កំណត់សម្គាល់ ៨)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធ		១៦៧.៥៥៤.៦២២	១៤៦.៧៣៨.៧១៣	៦៨២.៩៥២.៦៤១	៥៩៦.៧៨៦.៣៤៧
<i>និយ័តកម្មលើ៖</i>					
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	១៩.៩៨៦.៩៥៣	១៨.៤៤៤.១៧៥	៨១.៤៦៦.៨២០	៧៥.០១២.៤៥៩
រំលស់របស់ទ្រព្យនិងឃីក្លាវ	១៤	១៦.៥៥៧.៥៥២	១៥.២៣៥.៨៩៧	៦៧.៤៨៨.៥៨២	៦១.៩៦៤.៣៩៣
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	៨.៧៥៤.៤៥២	៨.៩១៤.៦៩៨	៣៥.៦៨៣.១៤៦	៣៤.៦២៩.២៧៧
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៥(ក)	៧.១៩២.៣៨១	៥.៩១៣.៣១៤	២៩.៣១៦.១៤៥	២៤.០៤៩.៤៤៨
រំលស់លើទ្រព្យសកម្មរួបរួម	១៥	២.៣៦១.៦៦២	២.៩៥០.៩២៧	៩.៦២៦.១៣៤	១២.០០១.៤២០
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២៥(ក)	២.១២៥.៥៧៤	១.២៤៧.១៨៣	៨.៦៦៣.៨៤០	៥.០៧២.២៩៣
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៥(ខ)	១.៣២៤.៩១៧	១.១៥៣.៥៧៤	៥.៤០០.៣៦២	៤.៦៩១.៥៨៥
និយ័តកម្មលើទ្រព្យនិងឃីក្លាវ		៤៧៩.៣៣៩	៥៤៧.៣៥៨	១.៩៥៣.៧៨៦	២.២២៦.១០៥
និយ័តកម្មទ្រព្យសកម្មរួបរួម		(៤៧.១៥២)	(២៣០.៦៩៨)	(១៩២.១៩២)	(៩៣៨.២៤៩)
ចំណូលការគណក	៣០	(១១៧.៣៣៣)	(១១៦.៦១៤)	(៤៧៤.១១៦)	(៤៧៤.២៦៩)
(ចំណេញ)/ខាតពីការលក់ទ្រព្យនិងឃីក្លាវទ្រព្យសកម្មរួបរួមនិងភតិសន្យា	៣០	(៤៤៣.៨៤៦)	២៧០.៧៨៩	(១.៨០៩.១១៦)	១.១០១.២៩៩
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(២.៧៧៤.៩២៦)	(៣.១៦៦.០៦៣)	(១១.៣១០.៥៩៨)	(១២.៨៧៦.៣៧៩)
ទុនប្រមូលសម្រាប់ការប្តូររូបិយប័ណ្ណ		(១៧.៣៣១.៣៦៤)	(១០.២៥៩.៥៦៩)	(៧០.៦៥២.៦៤០)	(៤១.៧២៥.៦៦៧)
ចំណូលការប្រាក់សុទ្ធ		(៣៣៧.៧៥៦.៧១១)	(៣០០.៥៩៧.៤៦៧)	(១.៣៧៦.៦៩៦.៣៥៤)	(១.២២២.៥២៩.៨៩៩)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(១៣២.១៣៣.៨៨០)	(១១៣.៣៥៣.៧៨៣)	(៥៣៨.៥៧៧.៦៩៣)	(៤៦១.០០៩.៨៣៧)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើរបស់អតិថិជន		២៣៩.២៣១.៩៥៩	៦៣៧.៥០៤.៧១០	៩៧៥.១០៩.៤៦៥	២.៥៩២.៧៣១.៦៥៦
បំណុលផ្សេងៗ		១២.៤៤៥.២៤៧	១៨.១៧៣.៨៥១	៥០.៧២៦.៨២៧	៧៣.៩១៣.០៥២
ទ្រព្យសកម្មផ្សេងៗ		(១៣.៥៧២.៦៩៦)	(៤.៤៥៩.១៧២)	(៥៥.៣២២.៣០៩)	(១៨.១៣៤.៥៥៣)
ប្រាក់បញ្ញើតាមច្បាប់		(៥៤.៤៤៦.៤៤១)	១៤៦.៤៤៥.២៩៣	(២២១.៩២៣.៦៩៤)	៥៩៥.៥៩៣.០០៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៩.៣០៦.៨៦២)	(២០៧.៦៣២.៥៣៤)	(៣៧.៩៣៤.៧៧០)	(៨៤៤.៤៤១.៥១៦)
ប្រាក់បញ្ញើពីធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(៥៦.៦១៨.១៤៣)	១៩០.៤៧៦.៥៥៥	(២៣០.៧៧៥.៥៥១)	៧៧៤.៦៦៨.១៤៩
ឥណទាននិងបុរេបទាន		(៨១៦.៤៥២.៩៥៧)	(៥៤១.៣៥៨.២៥៩)	(៣.៣២៧.៨៦២.២៥៣)	(២.២០១.៧០៥.០៣៩)
សាច់ប្រាក់សុទ្ធប្រើក្នុង/បានពីប្រតិបត្តិការ		(៨៣០.៨៥៣.៧៧៣)	១២៥.៧៩៦.៦៦១	(៣.៣៨៦.៥៥៩.៩៧៨)	៥១១.៦១៥.០១៥
ចំណូលការប្រាក់បានទទួល		៤៩១.០៩០.៥៨០	៤២៥.០៥៦.៥៨០	២.០០១.៦៨៥.២០៤	១.៧២៨.៧០៥.១១១
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៥(ខ)	(៧.៣៦៧)	(៣.៦៣៦)	(៣០.០២៤)	(១៤.៧៨៨)
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់	២៥(ក)	(៨៧.៧៣៨)	(១១០.៣៧០)	(៣៥៧.៦២០)	(៤៤៨.៨៧៥)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៥(ក)	(៥.០៦២.៣៥០)	(៣.៩៣៤.៥៩៥)	(២០.៦៣៤.១៣៩)	(១៦.០០១.៩៩៨)
ពន្ធលើប្រាក់ចំណេញបានបង់	៣២(ក)	(៣៧.៧៤៣.៧៣២)	(២៩.១៨៧.១៣៧)	(១៥៣.៨៣៤.៤៥២)	(១១៨.៧០៤.០៨៦)
ចំណាយការប្រាក់បានបង់		(១០៩.៨៣៥.៣១៧)	(៨១.៩២៦.៥៣០)	(៤៤៧.៦៨៨.៧៥២)	(៣៣៣.១៩៥.១៩៨)
សាច់ប្រាក់សុទ្ធប្រើក្នុង/បានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័រឆ្នាប់)		(៤៩២.៤៤៩.៦៩៧)	៤៣៥.៦៩០.៩៧៣	(២.០០៧.៤២៨.៧៦៥)	១.៧៧១.៩៥៥.១៨៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់រួមបញ្ចូលពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ចាត់បញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ចាត់បញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធ(ប្រើក្នុង)/បានពីសកម្មភាពប្រតិបត្តិការ (យោងមកពីទំព័រ៩៩)	(៤៩២.៤៩៩.៦៩៧)	៤៣៥.៦៩០.៩៧៣	(២.០០៧.៤២៨.៧៦៥)	១.៧៧១.៩៥៥.១៥៥
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការប្រាក់បានមកពីការវិនិយោគ	១.៧៨៤.៥១០	៣៥៩.៨៥៣	៧.២៧៣.៦៦៣	១.៤៦៣.៥២២
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារនិងទ្រព្យសកម្មរួម	១.១១៧.៧៥៨	២៤១.៣២០	៤.៥៥៥.៩៨២	៩៨១.៤៤៨
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់	១.០១២.៤៩៨	៨៧.០៣៤	៤.១២៦.៩៥២	៣៥៣.៩៦៧
ភាគលាភបានទទួល	១១៧.៣៣៣	១១៦.៦១៤	៤៧៨.២៤៩	៤៧៤.២៦៩
សាច់ប្រាក់បានពីការលុបចោលកតិកាសន្យា	-	(៣.៤២០)	-	(១៣.៩០៩)
ការវិនិយោគបន្ថែម	-	(៣៦.១៤១)	-	(១៤៦.៩៨៥)
ការទិញទ្រព្យសកម្មរួម	១៥ (១.២០០.១៣០)	(២.២៩៤.១៦៦)	(៤.៨៩១.៧៣០)	(៩.៣៣០.៣៧៣)
ការទិញទ្រព្យនិងបរិក្ខារ	១៤ (១៨.៧២៩.៩៧១)	(១៩.០៦១.៦៨៤)	(៧៦.៣៤៣.៣៦២)	(៧៧.៥២៣.៨៨៥)
ការវិនិយោគហិរញ្ញវត្ថុ	(១៨៦.១៥៥.៦៨៥)	(២.៣០២.៣២៦)	(៧៥៨.៧៧០.៥៧២)	(៩.៣៦៣.៥៦០)
សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ	(២០២.០៥៣.៦៨៧)	(២២.៨៩២.៩២០)	(៨២៣.៥៧០.៨៦៤)	(៩៣.១០៥.៥០៦)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	៤៣៧.៤៤៨.៨៤៦	៩៩.៨៥៤.២៨៣	១.៧៨៣.០៤១.៤៩៦	៤០៦.១០៧.៣៦៩
វិនិយោគធ្វើឡើងដោយម្ចាស់ភាគកម្មមិនមានអតិបាលភាពរបស់ AIB	-	១០.០០០.០០០	-	៤០.៦៧០.០០០
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	-	-	-	-
ការបង់ពន្ធលើការបង្កើនដើមទុនរបស់ ABL	(៣១២.៤៤៦)	(៤២៣.៨៦៤)	(១.២៧៣.៥៣០)	(១.៧២៣.៨៥៥)
ការទូទាត់បំណុលកតិកាសន្យា	២៤ (៩.៦៦៤.៣៨៥)	(៩.១៤៣.០៤៧)	(៣៩.១៩២.០៣៣)	(៣៧.១៨៤.៧៧២)
ការសងបំណុលបន្ទាប់បន្សំ	(១៥.០០០.០០០)	-	(៦១.១៤០.០០០)	-
ចំណាយការប្រាក់បានបង់	(៤៩.៦៥៨.០៨៣)	(៣៨.១៨៩.៣៣៧)	(២០២.៤០៦.៣៤៦)	(១៥៥.៣១៦.០៣៤)
ការទូទាត់ភាគលាភ	(៥៨.៤១៩.៥៦១)	(៤២៦.២៣១)	(២៣៨.១១៨.១៣១)	(១.៧៣៣.៤៨១)
ការសងប្រាក់កម្ចី	(១៤៨.២៥៦.៩៤៩)	(១២០.០៧២.២៥៨)	(៦០៤.២៩៥.៣៦៤)	(៤៨៨.៣៣៣.៨៧៣)
សាច់ប្រាក់សុទ្ធបានពី(ប្រើក្នុង)សកម្មភាពហិរញ្ញប្បទាន	១៥៦.១៣៧.៤២២	(៥៨.៤០០.៤៥៤)	៦៣៦.៤១៦.១៣២	(២៣៧.៥១៤.៦៤៦)
ការប្រយុទ្ធជ័យ/កើនឡើងសាច់ប្រាក់និងសាច់ប្រាក់សមូលសុទ្ធ	(៥៣៨.៤១៥.៩៦២)	៣៥៤.៣៩៧.៥៩៩	(២.១៩៤.៥៨៣.៤៦១)	១.៤៩១.៣៣៥.០៣៣
សាច់ប្រាក់និងសាច់ប្រាក់សមូលនាដើមការិយបរិច្ឆេទ	១.៨០៣.២៣៩.២៩៧	១.៤៩៧.១០៥.៥០៤	៧.៣៤៦.៣៩៦.៨៩៦	៦.០៥៥.៧៩១.៧៦៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	៥៧.៩៩៣.៨៨២	៥៥.១៥៤.៣៦០
សាច់ប្រាក់និងសាច់ប្រាក់សមូលនាចុងការិយបរិច្ឆេទ	៣៤ ១.២៦៩.៨២៣.៣៣៥	១.៤៩៧.១០៥.៥០៤	៧.៤០៤.៤៨០.៧៧៨	៦.១១០.៩៤៦.១២៤

នៅអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ៩.១៩៥.២១៦ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៨.១៨៣.៨៣៥ ដុល្លារអាមេរិក)។ ការកំណត់ជាមុននៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម មានសមតុល្យចំនួន ១.១៩៣.៧៥៣ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៧២៧.៦០៦ ដុល្លារអាមេរិក) និងបំណុលកតិកាសន្យាមានសមតុល្យចំនួន ១.១៩៤.៨៨៥ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៧៤១.៦៤៧ ដុល្លារអាមេរិក) និងចំណេញ/ខាតពីការកំណត់ជាមុនមានសមតុល្យចំនួន ៣.២៦១ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ១៤.០៤១ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី៣០ ដល់ទី២៦៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយផ្សេងៗនោះពេល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		(កំណត់សម្គាល់ ៤២)	(កំណត់សម្គាល់ ៤២)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥ និង ៤២)
ប្រព្រឹត្តិការណ៍					
សាច់ប្រាក់ក្នុងដៃ	៧	៥២៨.៤៧៨.១៩២	៤៣៩.៤៦៥.៩៨០	២.១៧៦.៨០១.៦៧៣	១.៧៩០.៣៨៤.៤០៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៨	៥៦៧.៩០៧.៨៥៩	៥៤៣.៤២៦.៩២០	២.៣៣៩.២១២.៤៧១	២.២១៣.៩២១.២៧២
កាធិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៣៥៩.៨០៩.០០០	៨០១.០៨៤.៣៩២	១.៤៨២.០៥៣.២៧១	៣.២៦៣.៦១៧.៨១៣
ឥណទាននិងបុរេប្រទាន-សុទ្ធ	១០	៦.០៦៦.៣១៥.៦១៣	៥.២៣២.០៥៨.៩២០	២៤.៩៨៧.១៥៤.០១០	២១.៣១៥.៤០៨.០៤០
ទ្រព្យសកម្មផ្សេងៗ	១១	៤០.៥២០.៤៧៧	២៦.០៤៩.៥១៣	១៦៦.៩០៣.៨៤៦	១០៦.១២៥.៧១៧
ប្រាក់បញ្ញើតាមច្បាប់	១២	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤	១.៩២៣.៨៤៩.៣៨៩	១.៦៨២.៥០៦.៨១៤
កាធិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៣	៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៧៥.៣១៣.៨៧២	៣៧១.២១៣.៥៧៥
ទ្រព្យនិងបរិក្ខារ-សុទ្ធ	១៤	១០៥.៩០៦.២០១	១០៤.៤៣៧.១៨៣	៤៣៦.២២៧.៦៤២	៤២៥.៤៧៧.០៨៤
ទ្រព្យសកម្មអន្តរកាល-សុទ្ធ	១៥	១០.៤៥៤.០៤១	១១.៤១៥.៨៥៣	៤៣.០៦០.១៩៥	៤៦.៥០៨.១៨៥
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	២៥.២៤១.១២៨	២៥.៥៩៦.៧២៧	១០៣.៩៦៨.២០៦	១០៤.២៨១.០៦៦
ទ្រព្យសកម្មពន្ធពន្យារ	១៧	-	៧.៥២៣.៧១៧	-	៣០.៦៥១.៦២៣
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	១០.១៣៩.៧៩០	-	៤១.៧៦៥.៧៩៥	-
ប្រព្រឹត្តិការណ៍សរុប		៨.២៧២.៩៥៧.១១៨	៧.៦៩៥.១៦៣.៣៧៥	៣៤.០៧៦.៣១០.៣៧០	៣១.៣៥០.០៩៥.៥៩២
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៨	៤០៣.៣៨៧.១៨៧	៤៥៥.៦០៦.៨៣៥	១.៦៦១.៥៥១.៨២៣	១.៨៥៦.១៤២.២៤៦
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៥.៣៩២.៧០៥.៨៧៨	៥.១២៦.៩២៦.៩៩០	២២.២១២.៥៥៥.៥១១	២០.៨៨៧.១០០.៥៥៧
បំណុលផ្សេងៗ	២០	៩៣.៩៩៦.៦៨១	៧៦.៧០២.១៧៩	៣៨៧.១៧២.៣២៩	៣១២.៤៨៤.៦៧៧
ប្រាក់កម្ចី	២១	៨៦៩.៣៦៣.៧៨៧	៥៨៣.៦៤១.០៥៦	៣.៤៨០.៩០៩.៤៣៩	២.៣៧៧.៧៥៣.៦៦២
បំណុលបន្ទាប់បន្សំ	២២	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	-	៥០៦.១៥៨	-	២.០៦២.០៨៨
បំណុលកាតិសន្យា	២៤	២៥.៤៨៣.០៧១	២៥.៣៧១.៧៣៦	១០៤.៩៦៤.៧៦៩	១០៣.៣៦៤.៤៥២
អត្ថប្រយោជន៍និយោជិត	២៥	៣៤.២៣៦.៦០៩	២៥.៣៣១.៨០៧	១៤១.០២០.៥៩២	១០៣.២០១.៧៨២
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៣២(ក)	២៤.២៦៩.៨៥៦	៣៥.៤៩១.៣២៩	៩៩.៩៦៧.៥៣៧	១៤៤.៥៩១.៦៧៤
បំណុលពន្ធពន្យារ		៦២០.៤២០	-	២.៥៥៥.៥១០	-
បំណុលសរុប		៦.៩៨៧.៩៧៥.៤០១	៦.៤៨៦.០៧១.០៣១	២៨.៧៨៣.៤៧០.៦៧៦	២៦.៤២៤.២៥៣.៣៨០
មូលធន					
ដើមទុន	២៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៨៤.១៩៨.៤៧៥	១.៧៦៤.៧០៦.១៣៩
បុព្វលាភភាគហ៊ុន	២៦	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២១៧.៩០០	៤៧.៦៩១.១២០
ទុនបម្រុង	៣៦និង៤២	៦៧២.០៧៧.១៣១	៦០៧.៣៧៥.៤០២	២.៧៩២.៨៨៧.៣៦៧	២.៤៩១.៩៧៧.១៩៤
ប្រាក់ចំណេញរក្សាទុក	៤២	១៦៨.០៣៥.៣៥២	១៥៦.៨៤៧.៧០៨	៦៦៧.៥៣៥.៩៥២	៦២១.៤៦៧.៧៥៩
មូលធនសរុប		១.២៨៤.៩៨១.៧១៧	១.២០៩.០៥២.៣៤៤	៥.២៩២.៨៣៩.៦៩៤	៤.៩២៥.៨៤២.២១២
បំណុលនិងមូលធនសរុប		៨.២៧២.៩៥៧.១១៨	៧.៦៩៥.១៦៣.៣៧៥	៣៤.០៧៦.៣១០.៣៧០	៣១.៣៥០.០៩៥.៥៩២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី៣០ ដល់ទី២៦៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ **របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយផ្អែកបន្លោះពេល** **សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ ខែ បាតបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២**

		សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ បាតបញ្ចប់					សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ បាតបញ្ចប់				
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥២)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥និង៥២)			(កំណត់សម្គាល់ ៥២)	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥និង៥២)
ចំណូលការប្រាក់	២៧	៤៦៩.៦៨៧.០៩២	៣៩៨.០៥០.២៦២	១.៩១៤.៤៤៤.៥៨៧	១.៦១៨.៨៧០.៤១៦	១៦៣.៦៣៧.៥៣៩	១៣៧.០២៦.៩២២	៦៧២.២២៣.០១០	៥៥៨.៦៥៨.៧៦១		
ចំណាយការប្រាក់	២៨	(១៤៩.៨៨០.២៥១)	(១១៨.២២៨.៣៦៥)	(៦១០.៩១១.៩០៣)	(៤៨០.៨៣៤.៧៦០)	(៥៥.០៧៤.២៦៥)	(៤២.៥៧៨.៨០៧)	(២២៦.២៤៥.០៨១)	(១៧៣.៥៩៣.៧៩៦)		
ចំណូលការប្រាក់សុទ្ធ		៣១៩.៨០៦.៨៤១	២៧៩.៨២១.៨៩៧	១.៣០៣.៥៣២.៦៨៤	១.១៣៨.០៣៥.៦៥៦	១០៨.៥៦៣.២៧៤	៩៤.៤៤៨.១១៥	៤៤៥.៩៧៧.៩២៩	៣៨៥.០៦៤.៩៦៥		
ចំណូលកម្រៃនិងជើងសារ	២៩	៣២.០៨១.២០២	២៩.២១២.៤០៩	១៣០.៧៦២.៩៧៩	១១៨.៨០៦.៨៦៧	១១.២៨៥.០៦៥	៩.៣៧៣.០៤៣	៤៦.៣៥៩.០៤៧	៣៨.២១៣.៨៩៦		
ចំណាយកម្រៃនិងជើងសារ		(៣.១៦៤.៦៧០)	(១.៥៧៨.៦២៤)	(១២.៨៩៩.១៩៥)	(៦.៤២០.២៨០)	(១.៥៧០.៤៨២)	(៣៦៣.៩៤៩)	(៦.៤៥១.៥៤០)	(១.៤៨៣.៨២០)		
ចំណូលកម្រៃនិងជើងសារសុទ្ធ		២៨.៩១៦.៥៣២	២៧.៦៣៣.៧៨៥	១១៧.៨៦៣.៧៨៤	១១២.៣៨៦.៥៨៧	៩.៧១៤.៥៨៣	៥.៨០៩.០៩៤	៣៩.៩០៧.៥០៧	៣៦.៧៣០.០៧៦		
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរូបស់ឥណទាន និងបុរេប្រទានប្រាក់											
បញ្ញើនៅធនាគារផ្សេងៗគ្នានៃក្រុមហ៊ុន និងមូលហេតុនិយោគផ្សេងៗ	១០	(១៣.៧៩៩.៥១៥)	(៦.៧៣៧.៤៦៦)	(៥៦.២៤៦.៨២៣)	(២៧.៤០១.២៧៤)	(៥៦.៦០៦)	(៦.១៩៩.៤៥៣)	(២.៣៣៥.៨៣៣)	(២៥.២៧៥.១៧០)		
ការកាត់ត្រាត្រឡប់នៃការខាតបង់ឱនភាពនៃតម្លៃកិច្ចសន្យាក្រៅតារាងតុល្យការ	១០	៦០.៣៦៦	១៧៦.០២២	២៤៦.០៥២	៧១៥.៨៨១	៥.៣១០	១៨.៦០០	២១.៨១៣	៧៥.៨៣២		
ចំណាយពីការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(១៣.៧៣៩.១៤៩)	(៦.៥៦១.៤៤៤)	(៥៥.០០០.៧៧១)	(២៦.៦៨៥.៣៩៣)	(៥១.២៩៦)	(៦.១៨០.៨៥៣)	(២.៣១៤.០២០)	(២៥.១៩៩.៣៣៨)		
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		៣៣៤.៩៨២.២២៤	៣០០.៨៩៤.២៣៨	១.៣៦៥.៣៩៥.៦៩៧	១.២២៣.៧៣៦.៨៥០	១១៧.៧១៤.៥៦១	៩៧.២៧៦.៣៩៦	៤៨៣.៥៧១.៤១៦	៣៩៦.៥៩៩.៧០៣		
ចំណូលផ្សេងៗសុទ្ធ	៣០	១៧.៤៤៩.០៣៨	១១.៨៩៩.៤១២	៧១.១២២.២៧៩	៤៨.៣៩៤.៩០៩	៤.៩៥៨.៥០២	៤.២៦៦.៤៧១	២០.៣៦៩.៥២៦	១៧.៣៩៤.៤០២		
ចំណាយទូទៅនិងរដ្ឋបាល	៣១	(១៩២.៣៧៤.៥៧៦)	(១៦៦.៣០៨.៧៨៥)	(៧៨៤.១១៨.៧៧២)	(៦៧៦.៣៧៧.៨២៩)	(៦៤.១៨៤.៩២១)	(៥៤.៨៩៣.៨០៨)	(២៦៣.៦៧១.៦៥៥)	(២២៣.៨០២.០៥៥)		
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១៦០.០៨៤.៦៩០	១៤៦.៤៨៥.៨៦៥	៦៥៧.៣៩៩.២០៤	៥៥៥.៧១២.៩៨០	៤.៨៨៣.៥៨១	៤.៦៤២.៦៦៣	១៨០.២៦៧.៣០៧	១៩០.១៨៨.០៤៩		
ចំណាយពន្ធលើប្រាក់ចំណេញ	៣២(ខ)	(៣២.៧៧២.២៤៩)	(២៨.៦៦៧.៧២១)	(១៣៣.៥៧៩.៦៨៧)	(១១៦.៥៩១.៦២១)	(១១.៧០៣.៤៥៧)	(៩.១៩០.១៧៦)	(៤៨.០៧៧.៨០១)	(៣៧.៤៦៨.៣៤៨)		
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ(យោងទៅទំព័របន្ទាប់)		១២៧.៣១២.៤៤១	១១៧.៨១៨.១៤៤	៥២៣.៨១៩.៥១៧	៤៣៩.១២១.៣៥៩	៣.១៨០.១២៤	៣.៤៥២.៤៨៧	១៣២.១៩៦.៥០៦	១៥២.៧១៩.៧០១		

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយផ្អែកបន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		(កំណត់សម្គាល់ ៤២)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥និង៤២)	(កំណត់សម្គាល់ ៥និង៤២)		(កំណត់សម្គាល់ ៤២)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥និង៤២)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងមកពីទំព័រមុន)		១២៧.២៨៦.៤៣៧	១១៧.៨១៧.១៤០	៥១៨.៨១៩.៥១៧	៤៧៩.១៦២.៣០៩	៤៦.៧៨៤.៦៨៥	៣៧.៤៥៨.៨៤៣	១៩២.១៩១.៤៨៦	១៥២.៧១៩.៧០២
លទ្ធផលចំណេញលម្អិតផ្សេងៗ៖									
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖									
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	២៥	(៣.៦២៣.៤៥១)	៩៦.៧៣៧	(១៤.៧៦៩.១៨៦)	៣៩៣.៤២៩	២៧៦.៥៣៤	១១៧.២១២	១.១៣៦.០០២	៤៧៧.៨៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៥៧.២០៥.០៤២	៣៨.៦០៦.៧២១	-	-	២៣.៣៤៥.៤២៥	៤.៧៤៧.១០៤
ធាតុដែលត្រូវប្រែប្រួលត្រូវបានចាត់ថ្នាក់ឡើងវិញនៅតាមឆ្នាំទៅចំណេញឬខាត៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់		១០.៦៤៥.៩៨៨	-	៤៣.៣៩២.៨៨៤	-	៦.០០៩.៣៩១	-	២៤.៦៨៦.៥៧៨	-
លទ្ធផលចំណេញលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		៧.០២២.៤៩៧	៩៦.៧៣៧	៨៥.៨២៨.៧៤០	៣៩.០០០.១៥០	៦.២៨៥.៩២៥	១១៧.២១២	៤៩.១៦៨.០០៥	៥.២២៤.៩៧៧
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ		១៣៤.៣០៨.៩៣៤	១១៧.៩១៣.៨៧៧	៦០៤.៦៤៨.២៥៧	៥១៨.១៦២.៤៥៩	៥៣.០៧០.៦១០	៣៧.៥៧៦.០៥៥	២៤១.៣៥៩.៤៩១	១៥៧.៩៤៤.៦៧៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី៣០ ដល់ទី២៦៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយផ្សារបន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ ឆ្នាំបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ចំណេញរក្សាទុក		មូលធនសរុប	
	បុព្វធនធរណីក	ពាន់រៀល (កំណត់សម្គាល់ ៥)	បុព្វធនធរណីក	ពាន់រៀល (កំណត់សម្គាល់ ៥)	បុព្វធនធរណីក	ពាន់រៀល (កំណត់សម្គាល់ ៥)	បុព្វធនធរណីក	ពាន់រៀល (កំណត់សម្គាល់ ៥)	បុព្វធនធរណីក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ បានធ្វើចំណាត់ថ្នាក់ ឡើងវិញ (កំណត់សម្គាល់ ៥)	៤៣៣.១៦៣.០១៩	១.៧៦៤.៧០៦.១៣៩	១១.៧០៦.២១៥	៤៧.៦៩១.១២០	៦០៧.៣៧៥.៤០២	២.៤៩១.៩៧៧.១៩៤	១៥៦.៨៤៧.៧០៨	៦២១.៤៦៧.៧៥៩	១.២០៩.០៩២.៣៤៤	៤.៩២៥.៨៤២.២១២
ប្រាក់ចំណេញសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	-	-	១២៧.២៨៦.៤៣៧	៥១៨.៨១៩.៥១៧	១២៧.២៨៦.៤៣៧	៥១៨.៨១៩.៥១៧
លទ្ធផលចំណេញលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍	-	-	-	-	១០.៦៤៥.៩៤៨	៤៣.៣៩២.៨៨៤	-	-	១០.៦៤៥.៩៤៨	៤៣.៣៩២.៨៨៤
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	(៣.៦២៣.៤៥១)	(១៤.៧៦៩.១៨៦)	(៣.៦២៣.៤៥១)	(១៤.៧៦៩.១៨៦)
លម្អៀងពីការប្តូរធុបិយប័ណ្ណ	-	-	-	-	-	-	-	-	-	១២.៣៧៥.៦៥៥
លទ្ធផលចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	១០.៦៤៥.៩៤៨	៥៥.៧៦៨.៥៣៩	១២៣.៦៦២.៩៨៦	៥០៤.០៥០.៣៣១	១៣៤.៣០៨.៩៣៤	៥៥៩.៨១៨.៨៧០
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ភាគលាភបានបង់	-	-	-	-	-	-	(៥៨.៤១៩.៥៦១)	(២៣៧.៦៥០.៧៧៥)	(៥៨.៤១៩.៥៦១)	(២៣៧.៦៥០.៧៧៥)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៥៤.០៥៥.៧៨១	២២០.៣៣១.៣៦៣	(៥៤.០៥៥.៧៨១)	(២២០.៣៣១.៣៦៣)	-	-
លម្អៀងពីការប្តូរធុបិយប័ណ្ណ	-	១៩.៤៩២.៣៣៦	-	៥២៦.៧៨០	-	២៤.៨១០.២៧១	-	-	-	៤៤.៨២៩.៣៨៧
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	១៩.៤៩២.៣៣៦	-	៥២៦.៧៨០	៥៤.០៥៥.៧៨១	២៤៥.១៨១.៦៣៤	(១១២.៤៧៥.៣៥២)	(៤៥៧.៩៨២.១៣៨)	(៥៨.៤១៩.៥៦១)	(១៩២.៨២១.៣៨៨)
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២	៤៣៣.១៦៣.០១៩	១.៧៨៤.១៩៨.៤៧៥	១១.៧០៦.២១៥	៤៨.២១៧.៩០០	៦៧២.០៧៧.១៣១	២.៧៩២.៨៨៧.៣៦៧	១៦៨.០៣៥.៣៥២	៦៦៧.៥៣៥.៩៥២	១.២៨៤.៩៨១.៧១៧	៥.២៩២.៨៣៩.៦៩៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	ដើមទុន		បុព្វលាភភារករ		ទុនបម្រុង		ចំណេញក្រុមហ៊ុន		មូលធនសរុប	
	ទុន្នាគរណ៍	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាគរណ៍	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាគរណ៍	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាគរណ៍	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាគរណ៍	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៨១២	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៥១០.៧៤១.៥៥៦	២.០៧៩.៣៥៧.៨១០	១៣៨.៤១៤.៧៦៩	៥៤៦.៤៧៩.៥២៦	១.០៩៤.០២៥.៥៥៩	៤.៤២៥.៣៣៣.៣៨៨
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	១១៧.៨១៧.១៤០	៤៧៩.១៦២.៣០៩	១១៧.៨១៧.១៤០	៤៧៩.១៦២.៣០៩
លទ្ធផលចំណេញលម្អិតផ្សេងៗ៖										
ការកាត់បន្ថយតម្លៃនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	៩៦.៧៣៧	៣៩៣.៤២៩	៩៦.៧៣៧	៣៩៣.៤២៩
លម្អៀងពីការប្តូរឥណទាន	-	-	-	-	-	៦.១២១.០៦៩	-	-	-	៦.១២១.០៦៩
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	៦.១២១.០៦៩	១១៧.៩១៣.៨៧៧	៤៧៩.៥៥៥.៧៣៨	១១៧.៩១៣.៨៧៧	៤៨៥.៦៧៦.៨០៧
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ភាគលាភបានបង់	-	-	-	-	-	-	(៤២៦.២៣១)	(១.៧៣៣.៤៨១)	(៤២៦.២៣១)	(១.៧៣៣.៤៨១)
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាដើមទុនបម្រុង	-	-	-	-	៥៥.៣២៧.៩២៥	២២៥.០១៨.៦៧១	(៥៥.៣២៧.៩២៥)	(២២៥.០១៨.៦៧១)	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅទុនបម្រុងតាមប្បញ្ញត្តិ	-	-	-	-	៣០.០៦៤.០០៥	១២២.២៧០.៣០៨	(៣០.០៦៤.០០៥)	(១២២.២៧០.៣០៨)	-	-
លម្អៀងពីការប្តូរឥណទាន	-	១៤.៧២៧.៥៤៣	-	៣៩៤.០១១	-	១៧.៣៦០.០៩៤	-	-	-	៣២.៤៨៥.៦៥២
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	១៤.៧២៧.៥៤៣	-	៣៩៤.០១១	៥៥.៣៨១.៩៣០	៣៦៤.៦៤៩.០៧៧	(៤៥.៨១៨.១៦១)	(៣៤៥.០២២.៩៦០)	(៤២៦.២៣១)	៣០.៧៥២.១៧១
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១	<u>៤៣៣.១៦៣.០១៩</u>	<u>១.៧៦៦.៨៧១.៩៥៥</u>	<u>១១.៧០៦.២១៥</u>	<u>៤៧.៧៤៥.៦៥១</u>	<u>៥៦៦.១២៣.៤៨៦</u>	<u>២.៤៤០.១២៧.៩៥៦</u>	<u>១៧០.៥១០.៤៨៥</u>	<u>៦៧៧.០១២.៨០៤</u>	<u>១.២១១.៥១៣.២០៥</u>	<u>៤.៩៤១.៧៦២.៣៦៦</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី ៣០ ដល់ទី ២៦ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់ដោយផ្សែកចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
កំណត់ សម្គាល់					
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធ		១៦០.០៥៨.៦៨៦	១៥៦.៤៨៤.៨៦១	៦៥២.៣៩៩.២០៤	៥៩៥.៧៥៣.៩៣០
<i>និយ័តកម្មលើ៖</i>					
ខាតឱនភាពនៃតម្លៃសុទ្ធ	១០	១៣.៧៣៩.១៤៩	៦.៥៦១.៤៤៤	៥៦.០០០.៧៧១	២៦.៦៨៥.៣៩៣
រំលស់សរុបទ្រព្យនិងឃីក្លាវ	១៤	១៥.២៧២.៧២៣	១៣.៥០៤.១៨១	៦២.២៥១.៦១៩	៥៤.៩២១.៥០៤
រំលស់សរុបសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	៨.២៤៣.៨៣០	៧.៩០១.៦២៧	៣៣.៦០១.៨៥១	៣២.១៣៥.៩១៧
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៥(គ)	៧.១៣៧.៣៣៧	៥.៧៦៣.៧៩៣	២៩.០៩១.៧៨៦	២៣.៤៤១.៣៤៦
រំលស់លើទ្រព្យសកម្មរួម	១៥	២.១៦៥.៦៣២	២.៦២៧.៦១៩	៨.៨២៧.១១៦	១០.៦៨៦.៥២៦
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២៥(ក)	២.០៥៥.៣៤៣	១.១៩៣.៦៣៦	៨.៣៧៧.៥៧៨	៤.៨៥៤.៥១៨
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៥(ខ)	១.២៣៦.៩១៨	១.១៤២.៦៧៧	៥.០៤១.៦៧៨	៤.៦៤៧.២៦៧
និយ័តកម្មលើទ្រព្យនិងឃីក្លាវ		៤៧៩.៣៣៩	៥៤៧.៣៥៨	១.៩៥៣.៧៨៦	២.២២៦.១០៥
និយ័តកម្មលើទ្រព្យសកម្មរួម		(៤៧.១៥២)	(២៣០.៦៩៨)	(១៩២.១៩២)	(៩៣៨.២៤៩)
ចំណូលភាគលាភ	៣០	(១១៧.៣៣៣)	(១១៦.៦១៤)	(៤៧៨.២៤៩)	(៤៧៤.២៦៩)
ចំណេញពីការលក់ទ្រព្យនិងឃីក្លាវទ្រព្យសកម្មរួមនិងភតិសន្យា	៣០	(៤៤១.៤៨៥)	២៦៥.៦១៩	(១.៧៩៩.៤៩៣)	១.០៨០.២៧២
ចំណេញពីការប្តូររូបិយប័ណ្ណចិនទាន់បានទទួលស្គាល់		(៤៤៣.៧៨៦)	(៩៦១.៦៣៧)	(១.៨០៨.៨៧២)	(៣.៩១០.៩៧៨)
ចំណូលការប្រាក់សុទ្ធ		(៣១៩.៨០៦.៨៤១)	(២៧៩.៨២១.៨៩៧)	(១.៣០៣.៥៣៤.៦៨៤)	(១.១៣៨.០៣៥.៥៦០)
ចំណូល/(ការខាតបង់)ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(១១០.៤៦៧.៦៤០)	(៩៥.១៣៨.០៣១)	(៤៥០.២៦៦.១០១)	(៣៨៦.៩២៦.៣៧៤)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើសរុបអតិថិជន		២៦៥.៧៧៨.៨៨៨	៦៤៤.៣១៨.៦៥៤	១.០៨៣.៣១៤.៧៤៧	២.៦២០.៤៨៣.៩៦៦
បំណុលផ្សេងៗ		១២.៣១៣.៨៨៦	១៦.៧៣០.០២២	៥០.១៩១.៣៩៩	៦៨.០៤០.៩៩៩
ប្រាក់បញ្ញើតាមច្បាប់		(៥៤.០៨០.៦៤៧)	១៣៥.៥៣៧.២៧១	(២២០.៤៣២.៧១៧)	៥៥១.២៣០.០៨១
ទ្រព្យសកម្មផ្សេងៗ		(១៤.៤៧៥.៧៤៧)	(៤.៨៥៦.១០៣)	(៥៩.០០៣.១៤៥)	(១៩.៧៤៩.៧៧១)
ប្រាក់បញ្ញើនៅធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(៥២.២១៩.៦៤៨)	១៨១.៨១០.៦១៦	(២១២.៨៤៧.២៨៥)	៧៣៩.៤២៣.៧៧៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៩.២៩១.២៥៨)	(១៩៧.៨៧៨.៦៦៦)	(៣៧.៨៧១.១៦៨)	(៨០៤.៧៧២.៥៣៥)
ឥណទាននិងបុរេប្រទាន		(៨៤៦.៩៨៣.៤៩៥)	(៥៤២.៣៥៧.៤២១)	(៣.៤៥២.៣០៤.៧២៦)	(២.២០៥.៧៦៧.៦៣១)
សាច់ប្រាក់សុទ្ធប្រើក្នុង/បានពីប្រតិបត្តិការ		(៨០៩.៤៥២.៦៦១)	១៣៨.១៦៦.៣៤២	(៣.២៩៩.២១៨.៩៩៦)	៥៦១.៩២២.៥១០
<i>បម្រែបម្រួលក្នុង៖</i>					
ចំណូលការប្រាក់បានទទួល		៤៦៧.៩០២.៥៨២	៣៩៧.២៤១.៨១០	១.៩០៧.១៧០.៩២៤	១.៦១៥.៥៨២.៤៤១
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈដែលបានបង់	២៥(ខ)	(៧.៣៦៧)	(៣.៦៣៦)	(៣០.០២៨)	(១៤.៧៨៨)
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់	២៥(ក)	(៨៧.៧៣៨)	(១១០.៣៧០)	(៣៥៧.៦២០)	(៤៤៨.៨៧៥)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារដែលបានបង់	២៥(គ)	(៤.៩៩១.៧៩៥)	(៣.៨៦៥.៨២៥)	(២០.៣៤៦.៥៥៦)	(១៥.៧២២.៣១០)
ពន្ធលើប្រាក់ចំណូលដែលបានបង់	៣២(ក)	(៣៥.៨៤៩.៥៨៥)	(២៦.៨៩៣.៦១០)	(១៤៦.១២២.៩០៨)	(១០៩.៣៧៦.៣១២)
ចំណាយការប្រាក់ដែលបានបង់		(១០៥.៨៦៩.៣៨២)	(៧៦.៧៥៥.២៣១)	(៤៣១.៥២៣.៦០១)	(៣១២.១៦៣.៥២៤)
សាច់ប្រាក់សុទ្ធប្រើក្នុង/បានពីសកម្មភាពប្រតិបត្តិការ (យោងទៅទីកំណត់សម្គាល់)		(៤៨៨.៣២៨.៩៤៦)	៤២៧.៧៧៩.៤៨០	(១.៩៩០.៤២៨.៧៨៥)	១.៧៣៩.៧៧៩.១៤២

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងមកពី ជំពូកទី១)	(៨៨៨.៣២៨.៩៩៦)	៤២៧.៧៧៩.៤៨០	(១.៩៩០.៤២៨.៧៨៥)	១.៧៣៩.៧៧៩.១៤២
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការប្រាក់ បានមកពីការវិនិយោគ	១.៧៨៤.៥១០	៣៥៩.៨៥៣	៧.២៧៣.៦៦៣	១.៤៦៣.៤២២
សាច់ប្រាក់ បានមកពីការវិនិយោគដល់កំណត់	៩០៩.៣៣២	៧៦.៩៧៩	៣.៧០៦.៤៣៧	៣១៣.០៧៤
សាច់ប្រាក់ បានពីការលក់ទ្រព្យនិងធាតុ	៤៥១.៨៧៤	២៣៩.៣៤៩	១.៨៤១.៨៣៨	៩៧៣.៤៣២
ភាគលាភបានទទួល	១១៧.៣៣៣	១១៦.៦១៤	៤៧៨.២៩៩	៤៧៤.២៦៩
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ថែម	-	(២.១៤៥)	-	(៨.៧២៤)
សាច់ប្រាក់ បានពីការលក់ចរន្តសន្យា	-	(៣.៤២០)	-	(១៣.៩០៩)
ការវិនិយោគបន្ថែម	-	(៣៦.១៤១)	-	(១៤៦.៩៨៥)
ការទិញទ្រព្យសកម្មរួម	១៥	(១.១៤៥.៩៥៥)	(៤.៦៧០.៨៧២)	(៦.៩៥៧.៤២៥)
ការទិញទ្រព្យនិងធាតុ	១៤	(១៧.១៥៧.៩១៣)	(១៨.១៧៨.៤៦៨)	(៧៣.៩៣១.៨២៩)
ការវិនិយោគហិរញ្ញវត្ថុ		(១៨៦.០៥២.៥១៩)	(៧៥៨.៣៥០.០៦៧)	(៩.៣២២.៦៦៦)
សាច់ប្រាក់មកពី (ប្រើក្នុង)សកម្មភាពវិនិយោគ	(២០១.០៩២.៩៨៨)	(២១.៤៣០.៣៥២)	(៨១៩.៦៥៤.៧៧៥)	(៨៧.១៥៧.២៤១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ បានពីប្រាក់កម្ចី	២៤	៤២៥.៤១៤.៩៩៦	១.៧៣៣.៩៩១.៣២០	៣២៧.៤២៩.៦៤៧
ការទូទាត់បំណុលភតិសន្យា		(៩.០៥៤.៩៥១)	(៣៦.៩២៤.២៧៩)	(៣៥.៣១៩.៩៣០)
ការសងបំណុលបន្ទាប់បន្សំ		(១៥.០០០.០០០)	-	-
ចំណាយការប្រាក់ បានមកពី		(៤១.៧៧១.៤៣០)	(១៧០.២៦០.៣៤៩)	(១២០.៧៣៣.១៥៦)
ការទូទាត់ភាគលាភ		(៥៨.៤១៩.៥៦១)	(២៣៨.១១៨.១៣១)	(១.៧៣៣.៤៨១)
ការសងប្រាក់កម្ចី		(១៣៣.១៥២.៤៨៦)	(៥៤២.៦១៦.២៧៣)	(៤០១.០៧២.៣៧០)
សាច់ប្រាក់សុទ្ធមកពី (ប្រើក្នុង)សកម្មភាពហិរញ្ញប្បទាន	១៦៨.០២២.៥១៨	(៥៦.៩០៣.៩៣៨)	៦៨៤.៨៥៩.៧៨៣	(២៣១.៤២៨.៣២១)
(ការប្រែប្រួល)/កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមូលសុទ្ធ	(៥២១.៣៩៦.៣៧៨)	៣៤៩.៤៤៥.១៨៩	(២.១២៥.២២៣.៧៧៧)	១.៤០៨.៣៥០.៨៦១
សាច់ប្រាក់ និងសាច់ប្រាក់សមូលនាដើមការិយបរិច្ឆេទ	១.៧៨៤.៣៨០.៨៦៨	១.៤៥៧.៦៩៧.៩៣៩	៧.១៦៣.៦៤៣.៦៥៦	៥.៨៩៦.៣៨៨.១៦៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	៥៦.៧០៦.៩៦៩	៥៣.៧៥៥.០៧៥
សាច់ប្រាក់ និងសាច់ប្រាក់សមូលនាចុងការិយបរិច្ឆេទ	១.៧៨៤.៣៨០.៨៦៨	១.៤៥៧.៦៩៧.៩៣៩	៧.២២០.៣៥០.៦២៥	៥.៩៥០.១៤៣.២៣៨

នៅអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាជួលដី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ៩.០០៣.១៥៨ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៨.០៥៦.៧១០ ដុល្លារអាមេរិក)។ ការកំណត់ជាមុននៃសិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្ម មានសមតុល្យចំនួន ១.១៦៧.០០៦ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៧២៧.៦០៦ ដុល្លារអាមេរិក) និង បំណុលភតិសន្យាមានសមតុល្យចំនួន ១.១៦០.៩២១ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៧៤១.៦៤៧ ដុល្លារអាមេរិក) និង ចំណេញ/ខាតពីការកំណត់ជាមុនមានសមតុល្យចំនួន ១០.៣២៨ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ១៥.០៤១ ដុល្លារ អាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី៣០ ដល់ទី២៦៨គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១. ព័ត៌មានទូទៅ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារ ឯកទេសដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្មសម្រាប់រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានធ្វើជាថ្មីម្តងទៀតទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍។ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការ ចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ធនាគារមានបុត្រសម្ព័ន្ធចំនួន៤ (ដែលហៅថា “សម្ព័ន្ធធនាគារ”) ដែលធ្វើប្រតិបត្តិការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ១៣ លើរបាយការណ៍ ហិរញ្ញវត្ថុ។ បច្ចុប្បន្នសម្ព័ន្ធធនាគារមានការិយាល័យ ចំនួន ២៦៣ ទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធធនាគារ និងធនាគារ មានបុគ្គលិកចំនួន ១៣.៦៣១ នាក់ និង ១២.០៩៦ នាក់ រៀងគ្នា (ឆ្នាំ២០២១៖ ១៣.៦៧៤ នាក់ និង ១២.០៨១ នាក់ រៀងគ្នា)។

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេលនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្ត ប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុបន្ទះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.រ.ទ.ហ.អ.ក”)។ របាយការណ៍ ហិរញ្ញវត្ថុរួម និងដោយឡែកបន្ទះពេល ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមលើកលែងតែធាតុមួយចំនួន ដែលមិនត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមមានដូចជា៖

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ (ត)

- ឧបករណ៍ហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់
- ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងនិស្សន្ទ ដែលបានកំណត់តម្លៃតាមតម្លៃសមស្រប
- បានកំណត់ជាទ្រព្យសកម្មដែលមានអត្ថប្រយោជន៍ ឬកាតព្វកិច្ច និង
- សំវិធានធនដែលបានវាស់វែង តាមការចំណាយដែលបានប៉ាន់ស្មានល្អបំផុត ដែលតម្រូវឱ្យទូទាត់នូវកាតព្វកិច្ចបច្ចុប្បន្ន ជាមួយការធ្វើអប្បបរមា ប្រសិនបើមានផលប៉ះពាល់ជាសារវន្តទៅលើតម្លៃនៃសាច់ប្រាក់។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល អនុលោមទៅតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ។ វាក៏តម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកណាមួយដែលមានការសន្មត និងមានការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៤។

របាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល ត្រូវបានបង្ហាញដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា (ស.គ.អ.ក) ៣៤ របាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល។

អ្នកគ្រប់គ្រងលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេលដោយផ្អែកលើសន្ទនីយភាព។ ទ្រព្យសកម្ម និងបំណុលដែលលើសពី១២ខែ គឺត្រូវចាត់ទុកជាទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង។ ព័ត៌មានអំពីទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង និងបំណុលរយៈពេលខ្លី និងរយៈពេលវែងបានលាតត្រដាងនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុនៅក្នុងកំណត់សម្គាល់ ៣៨។

(ខ) ការប្រើប្រាស់ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម

(i) ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្មដែលចូលជាធរមាននៅក្នុងអំឡុងការិយបរិច្ឆេទ

សម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ស្តង់ដារ និងបំណកស្រាយគណនេយ្យទាំងអស់គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលទាក់ទង និងមិនមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារមានដូចជា៖

- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖ ចំណូលពីការលក់មុនពេលប្រើប្រាស់ (វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ)

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ការប្រើប្រាស់ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម (ត)

(i) ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្មដែលចូលជាធរមាននៅក្នុងអំឡុងការិយបរិច្ឆេទនេះ (ត)

- ឯកសារយោងចំពោះក្របខណ្ឌទស្សនទាន (វិសោធនកម្មលើ ស.វ.ហ.អ.ក ៣ ការរួមបញ្ចូលអាជីវកម្ម)
- កិច្ចសន្យាស្មុគស្មាញ ថ្លៃដើមដើម្បីបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក ៣៧ សំវិធានធនបំណុលយថាហេតុ និង ទ្រព្យសកម្មយថាហេតុ)
- ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.វ.ហ.អ.ក ២០១៨ - ២០២០

(ii) ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្មដែលមិនទាន់ចូលជាធរមាន

នៅថ្ងៃអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្មហើយបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានដែល ទាក់ទងសម្ព័ន្ធធនាគារ និងធនាគារមានដូចខាងក្រោម៖

- ចំណាត់ថ្នាក់បំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ)
- ការលាតត្រដាងគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក ១ និងការអនុវត្តរបាយការណ៍ស.វ.ហ.អ.ក ២)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក ៨ គោលការណ៍គណនេយ្យបម្រែបម្រួលការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង)
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការឯកតាភាគី (វិសោធនកម្មលើ ស.គ.អ.ក ១២ ពន្ធលើប្រាក់ចំណេញ)

អ្នកគ្រប់គ្រងបានសន្មតថា ការអនុលោមទៅតាមវិសោធនកម្មស្តង់ដារគណនេយ្យដែលបានរៀបរាប់ខាងលើទាំងនេះ នឹងមិនមានការប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និង ធនាគារនៅពេលខាងមុខឡើយ។

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលទៅលើក្រុមហ៊ុនមួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអចេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ(ត)

របាយការណ៍ហិរញ្ញវត្ថុរួមបន្ត្រោះពេល គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេលរបស់ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឱ្យធនាគារ និងបញ្ឈប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុ រួមបន្ត្រោះពេល ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានផ្លាស់ប្តូរដើម្បីធានាឱ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយ សម្ព័ន្ធ។

(ii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនិកក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយភាគកម្មមិនមានអភិបាលភាព ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជា ប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីភាគកម្មមិនមាន អភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន បុត្រសម្ព័ន្ធដែលបានទិញ ត្រូវបានកត់ត្រាជាកចេញពីមូលធន។ ករណីមានការលក់ភាគកម្មមិនមានអភិបាលភាព លម្អៀងរវាង តម្លៃតបស្នងដែលបានទទួល និងចំណែកភាគហ៊ុនពាក់ព័ន្ធនៃភាគកម្មមិនមានអភិបាលដែលបានលក់ក៏ ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iii) ការលក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ

នៅពេលដែលសម្ព័ន្ធលែងមានអភិបាលភាព អត្ថប្រយោជន៍ដែលមាននៅក្នុងក្រុមហ៊ុនត្រូវបានវាស់វែងឡើង វិញទៅតាមតម្លៃសមស្រប នៅកាលបរិច្ឆេទដែលអភិបាលភាពបានបាត់បង់ ជាមួយនឹងការផ្លាស់ប្តូរនៃតម្លៃ ដែលត្រូវ បានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ តម្លៃសមស្របគឺជាតម្លៃយោងដំបូងសម្រាប់គោលបំណង គណនេយ្យជាបន្តបន្ទាប់ សម្រាប់អត្ថប្រយោជន៍ដែលត្រូវទទួលបានទុកជាសមាគម ការដាក់ទុនរួមគ្នា ឬទ្រព្យសកម្ម ហិរញ្ញវត្ថុ។ លើសពីនេះទៀត ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅគ្រាមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ទាក់ទងនឹងអង្គភាពនោះ ត្រូវកត់ត្រាដូចករណីដែលសម្ព័ន្ធបានលក់ដោយផ្ទាល់នៃទ្រព្យសកម្ម ឬសងបំណុលដែល ពាក់ព័ន្ធ។ វាអាចមានន័យថា ចំនួនដែលបានទទួលនៅគ្រាមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើង វិញទៅរបាយការណ៍ប្រាក់ចំណេញ ឬខាត។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(iv) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្គុលនៅក្នុងរបាយការណ៍ដោយឡែកចន្លោះពេលរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្នងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ក្រុមហ៊ុននៃសម្ព័ន្ធ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិស្ថានសេដ្ឋកិច្ចសំខាន់ ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (រូបិយប័ណ្ណមុខងារ)។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់សម្ព័ន្ធធនាគារ និងធនាគារ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារតាមអត្រាប្តូរប្រាក់ នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនៃកិច្ចប្រតិបត្តិការក្រៅប្រទេស (ដែលមិនមានរូបិយប័ណ្ណនៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ហួសហេតុ) ដែលមានរូបិយប័ណ្ណមុខងារខុសគ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារ ត្រូវបានប្រែសម្រួលទៅជាប្រាក់រូបិយប័ណ្ណសម្រាប់ការបង្ហាញ ដូចខាងក្រោម៖

- ក) ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗដែលបានបង្ហាញត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទនៃរបាយការណ៍។
- ខ) ប្រាក់ចំណូល និងចំណាយ សម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលនីមួយៗ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាមធ្យមនេះមិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្គររបស់អត្រានៅកាលបរិច្ឆេទប្រតិបត្តិការ ក្នុងករណីដែលចំណូលនិងចំណាយត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួលនៃការវិនិយោគសុទ្ធ នៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្នែកលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ដែលជាផ្នែកមួយនៃចំណេញ ឬខាតពីការលក់។

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់លើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្របបូកនឹង (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជា ថ្លៃដើមបានរំលស់តម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជាត្រូវទូទាត់ប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរសម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋានតាមការវិនិយោគនីមួយៗ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

បន្ថែមពីនេះទៀត ការទទួលស្គាល់ដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមតម្រូវការ ហើយត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ FVOCI ឬ FVTPL ប្រសិនបើអនុវត្តដូច្នេះត្រូវលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបានកាន់កាប់ក្នុងកម្រិតសម្ពាធហ្វាស៊ីលីដីមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មាន ដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្ពាធហ្វាស៊ីលីដី និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្ពាធហ្វាស៊ីលីដី និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ
- ហានិភ័យដែលឆេះឥទ្ធិពលដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹងទុកអំពីសកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការលក់មិនត្រូវបានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃវិធីសាស្ត្រដែលសម្ព័ន្ធធនាគារ និងធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃដែលអាជីវកម្ម (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុក សម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិងសម្រាប់ លក់ឡើយ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជាការទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេល ទទួលស្គាល់លើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់ រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ក្នុងអំឡុងពេល ជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យ សន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើ សាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ដែរ ឬទេ។ វារួមបញ្ចូលការវាយតម្លៃថាតើទ្រព្យ សកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែល មិនអាចបំពេញតាមលក្ខខណ្ឌនៃការទូទាត់តែប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាទៅលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសជាអាទិភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់ លាក់ (ដូចជា ឥណទានមានទ្រព្យជាក់បញ្ជាក់ជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់ អត្រាការ ប្រាក់ឡើងវិញតាមរយៈពេលកំណត់) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (ត)

សម្ព័ន្ធធនាគារ និងធនាគារមានសំណុំតម្លៃឥណទានមានអត្រាថេររយៈពេលវែងដែលសម្ព័ន្ធធនាគារ និងធនាគារ មានជម្រើសស្នើឱ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញតាមរយៈពេលកំណត់។ សិទ្ធិ កំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ និងធនាគារមាន ជម្រើសក្នុងការទទួលយកអត្រាការប្រាក់ ដែលបានកែតម្រូវ ឬសងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះ ជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃតបស្នង សម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ ប្រាក់ ហានិភ័យឥណទាន ចំណាយ និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀតទាក់ទងនឹងចំនួនប្រាក់ ដើមដែលនៅជាប់ជំពាក់។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំពី អតិថិជន បានកម្រិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទាន ដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើ ឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ ជាទូទៅសម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃ ទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោល បំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យ ដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារ និងធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះ ឬទេ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន (ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ឥណទាន) តាមថ្លៃដើមបានរំលស់ ឬ FVTPL។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ (សូមមើល(iv)) ឬការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាអភិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុឡើយ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្ម័ងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានទទួលយក) និង (ii). ចំណេញ ឬខាតសរុប ដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។

ការចំណេញ ឬខាតសរុប ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ទាក់ទងនឹងមូលបត្រវិនិយោគមូលធន ដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួលស្គាល់នូវមូលបត្របែបនេះឡើយ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយសម្ព័ន្ធធនាគារ និងធនាគារត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

ធនាគារ សេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំងនោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្មគួរតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែកើតឡើងដែរឬទេ (សូមមើលគោលនយោបាយការលុបចេញពីបញ្ជីនៅខាងក្រោម)។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនបំពេញបានករណីទាំងនេះទេ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការធ្វើការកែប្រែពីការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែប្រែ និងត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ (សូមមើល (vii)) នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព (សូមមើល កំណត់សម្គាល់២ (ទ))។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នងដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានទូទាត់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញដោយធ្វើអប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការ កែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ និងថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ ដោយធ្វើការគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្ទោះពេល លុះត្រាតែសម្ព័ន្ធធនាគារ និងធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ទ.ហ.អ.ក ឬសម្រាប់ចំណេញ ឬខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធធនាគារ និងធនាគារ។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេ ដោយត្រូវធ្វើអប្បហារចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឱ្យសង។

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi) ការវាស់វែងតម្លៃសមស្រប (ត)

សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្របនៅចុងការិយបរិច្ឆេទ នៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (ECL) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល
- ឥណទាន និងបុរេប្រទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់លើការវិនិយោគមូលធនឡើយ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាល លើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុលដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនាការបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីឥណទាន និងបុរេប្រទាន) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់ឥណទាន និងបុរេប្រទាន តែងតែត្រូវបានវាស់វែងតាមចំនួនស្មើនឹង ECL ពេញមួយអាយុកាល។

សម្ព័ន្ធធនាគារ និង ធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយថាមានហានិភ័យឥណទានទាប នៅពេលដែលចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធធនាគារ និងធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ឧក្រិដ្ឋសងប្រាក់ក្នុងរយៈពេល ១២ ខែ របស់ឧបករណ៍ហិរញ្ញវត្ថុមួយដែលអាចកើតឡើងក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ១”។

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ឧក្រិដ្ឋសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានផ្អែកតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះខាតសាច់ប្រាក់ទាំងអស់ (ពេលគឺជាពេលវេលាដែលលំហូរសាច់ប្រាក់ដែលជំពាក់ ដោយយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក។
- កិច្ចសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជំពាក់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើកិច្ចសន្យាឥណទានត្រូវបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន និង
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ការទូទាត់ដែលរំពឹងទុក ចំពោះចំនួនទឹកប្រាក់ដែលនឹងផ្តល់ទៅអ្នកទទួលបានដោយដកចេញនូវចំនួនទឹកប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងទទួលបានមកវិញ។

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (PD);
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (LGD) និង

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

- ទំហំនៃការខកខានសង (EAD)។

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសង ក្នុង ១២ ខែ នឹងការខាតបង់ដែលបណ្តាលមកពីការខកខានសង នឹងទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងពេញមួយអាយុកាល និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។

ការសន្មតដែលផ្អែកលើការគណនា ECL ត្រូវបានត្រួតពិនិត្យប្រចាំខែ និងត្រួតពិនិត្យឡើងវិញប្រចាំត្រីមាស។ មិនមានការផ្លាស់ប្តូរសំខាន់ៗទៅលើបច្ចេកទេសប៉ាន់ស្មាន ឬមានការសន្មតសំខាន់ៗណាមួយបានកើតឡើងក្នុងអំឡុងកាលបរិច្ឆេទនៃរបាយការណ៍នេះឡើយ។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬភាពខកខានក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមវិធីសាស្ត្រទូទៅដែលតម្រូវមានដំណាក់កាល និងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬវិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពីភាគីឯករាជ្យ។

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលធនាគារអាចនឹងបាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជាភាគរយនៃទំហំនៃការខកខានសង (EAD) ហើយពឹងផ្អែកលើប្រភេទនិងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែលរំពឹងទុកពីអតិថិជន ។

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំដែលត្រឹមត្រូវ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេល សម្ព័ន្ធធនាគារ និងធនាគារអាចពិចារណាយកទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលប់ កម្រិតទាបបំផុតរបស់ការខាតបង់ដែលបណ្តាលមកពីការខកខានសងមួយ នឹងត្រូវយកទៅអនុវត្តសម្រាប់ការគណនា ECL។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃការខកខានសង ខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីធីរំលស់៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើរំលស់
- ហ្វាស៊ីលីធីអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន ("CCF")

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើមាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ សម្ព័ន្ធធនាគារ ឬ ធនាគារពិចារណាលើរយៈពេលមួយវែងជាង ។ រយៈពេលដែលវែងបំផុត គឺ គិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិទាមទារការសងត្រឡប់នៃឥណទាន ឬបុរេប្រទាន ឬបញ្ចប់កិច្ចសន្យាធានា ឬកិច្ចសន្យាផ្តល់ឥណទាន។

ទោះយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីធីបំណុលឥណទានដែលរួមមានទាំងឥណទាន និងការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យាអតិបរមា ប្រសិនបើសមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសំណង និងលុបចោលការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះការខាតបង់ឥណទានចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីធីទាំងនេះមិនមានរយៈពេលថេរ ឬរចនាសម្ព័ន្ធសងត្រឡប់ទេ ហើយត្រូវបានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីធីក្រុម។ សម្ព័ន្ធធនាគារ និងធនាគារអាចលុបចោលពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែសិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬ ធនាគារ ដឹងអំពីការកើនឡើងហានិភ័យ ឥណទាននៅកម្រិតហ្វាស៊ីលីធី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រង ហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីធី និង/ឬ បង្វែរសមតុល្យដែលនៅជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងត្រឡប់វិញថេរ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាត់បន្ថយទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាទុកជាតិមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើម នៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ដោយអនុលោមតាមសភាពរលេខ ៨៧-០២១-២៣១៤ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ធនាគារត្រូវបានតម្រូវឱ្យធ្វើការវាយតម្លៃឡើងវិញលើការធ្វើចំណាត់ថ្នាក់ទៅលើឥណទានដែលបានរៀបចំឡើងវិញ ដែលនៅមានសមតុល្យជំពាក់នៅឡើយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការធ្វើសំវិធានធនដូចខាងក្រោម៖

- ឥណទានដែលបានរៀបចំឡើងវិញដែល “មិនមានការប្រែប្រួល” ត្រូវបានកំណត់ជា “ឥណទានដំណើរការ” និងត្រូវបានចាត់ថ្នាក់ជា “ឥណទានឃ្លាំមើល” ជាមួយសំវិធានធន ៣% ដោយមិនគិតពីចំនួននៃការរៀបចំឡើងវិញ។
- ឥណទានដែលបានរៀបចំឡើងវិញដែលត្រូវការ “ការរៀបចំឡើងវិញបន្ថែម” ត្រូវបានកំណត់ជា “ឥណទានមិនដំណើរការ” និងត្រូវបានចាត់ថ្នាក់ជា “ឥណទានក្រោមស្តង់ដារ” ជាមួយសំវិធានធន ២០% សម្រាប់ឥណទានដែលរៀបចំឡើងវិញលើកទីមួយ និងត្រូវបានចាត់ថ្នាក់ជា “ឥណទានសង្ស័យ” ជាមួយសំវិធានធន ៥០% សម្រាប់ឥណទានដែលរៀបចំឡើងវិញលើកទីពីរ។
- ឥណទានដែលបានរៀបចំឡើងវិញដែល “ដែលមានការប្រែប្រួល” ត្រូវបានកំណត់ជា “ឥណទានមិនដំណើរការ” និងត្រូវបានចាត់ថ្នាក់ជា “ឥណទានដែលបាត់បង់” ដែលត្រូវធ្វើសំវិធានធន ១០០%។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមបានរំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI និងគណនីត្រូវទទួលភតិសន្យាហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទានដែរ ឬទេ (សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”។ ទ្រព្យសកម្មហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាន នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬបុរេប្រទាន ដោយសម្ព័ន្ធធនាគារ និងធនាគារ លើលក្ខខណ្ឌដែលសម្ព័ន្ធធនាគារ និងធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជានឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ
- ការបាត់បង់ទីផ្សារសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចរចាឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមពីនេះ ឥណទានសម្រាប់ការផ្សព្វផ្សាយដែលហួសកាលកំណត់សង ៩០ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន ទោះបីជានិយមន័យនៃការខកខានសងតាមបទប្បញ្ញត្តិបានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្ទោះពេល

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្ទោះពេលដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅជាការធ្វើសំវិធានធន

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្លោះពេល (ត)

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម (ត)៖

- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយរួមបញ្ចូលទាំងសមាសធាតុមិនទាន់បានប្រើប្រាស់ និងបានប្រើប្រាស់ ហើយសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែក ពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់សម្ព័ន្ធធនាគារ និងធនាគារធ្វើការបង្ហាញ សំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញ ជាការ កាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់ សំវិធានធនខាតបង់ លើតម្លៃយោងដុលនៃសមាសធាតុ ដែលបានប្រើប្រាស់ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង
- ឧបករណ៍បំណុលដែលវាស់វែងតាម FVOCI៖ មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្លោះពេលទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃ សមស្រប។ ទោះយ៉ាងណាក៏ដោយសំវិធានធនខាតបង់ត្រូវបានលាតត្រដាង និងទទួលស្គាល់នៅក្នុងទុន បម្រុងតម្លៃសមស្រប។

ការជម្រះចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានជម្រះចេញពីបញ្ជី (ជាផ្នែកឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកសម ហេតុផលថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជា ទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាន នូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវបានធ្វើឡើង តាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗបន្ថែម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានជម្រះចេញពីបញ្ជី នៅតែអាចជាកម្មវត្ថុចំពោះសកម្មភាពទាមទារសងមកវិញ តាមផ្លូវច្បាប់ ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅ ជំពាក់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ និងធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំមួយដ៏សំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ និងធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះរួមមាន៖

- ការធានា គឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នានិងឧបករណ៍បំណុល និង
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះបុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើផលប៉ះពាល់នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះវាទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សងសម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមានឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ("SICR") នៅពេលការធានាត្រូវបានទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង "ទ្រព្យសកម្មផ្សេងៗ"។ សម្ព័ន្ធធនាគារ និងធនាគារបង្ហាញពីចំណេញ ឬខាត លើសិទ្ធិទទួលបានសំណងនៅក្នុងចំណេញ ឬខាត ក្នុងធាតុជួរ "ការខាតបង់លើឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ"។

(viii) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

សម្ព័ន្ធធនាគារ និងធនាគារមានឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទច្រើនប្រភេទ ដើម្បីគ្រប់គ្រងការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់តាមរយៈការផ្លាស់ប្តូរអត្រាការប្រាក់។ ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដែលផ្តល់នូវគោលការណ៍ជាលាយលក្ខណ៍អក្សរលើការប្រើប្រាស់និស្សន្ទហិរញ្ញវត្ថុ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(viii) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ឧបករណ៍និស្សន្ទ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្របនាការបរិច្ឆេទនៃកិច្ចសន្យានៃឧបករណ៍និស្សន្ទដែលបានធ្វើឡើង និងត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របរបស់វានាការបរិច្ឆេទនៃរបាយការណ៍នីមួយៗ។ លទ្ធផលចំណេញ/ខាត ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតភ្លាមៗ លើកលែងតែឧបករណ៍និស្សន្ទត្រូវបានកំណត់ និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យ ក្នុងរយៈពេលនៃព្រឹត្តិការណ៍ក្នុងការទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត គឺអាស្រ័យលើលក្ខណៈនៃទំនាក់ទំនងនៃការការពារហានិភ័យ។

ឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របវិជ្ជមានត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មហិរញ្ញវត្ថុ ខណៈពេលដែលឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របអវិជ្ជមានត្រូវបានទទួលស្គាល់ជាបំណុលហិរញ្ញវត្ថុ។ ឧបករណ៍និស្សន្ទ មិនត្រូវបានកាត់កងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នលើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានទាំងសិទ្ធិស្របច្បាប់ និងគោលបំណងក្នុងការកាត់កង។

(ix) គណនេយ្យការពារលើហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ កំណត់នូវឧបករណ៍និស្សន្ទជាក់លាក់ជាឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ក្នុងការការពារហានិភ័យតម្លៃសមស្របការពារហានិភ័យលើលំហូរសាច់ប្រាក់ ឬការការពារហានិភ័យដែលសមស្របក្នុងការវិនិយោគក្នុងក្រុមហ៊ុនបរទេស។ ការការពារហានិភ័យនៃអត្រាការប្រាក់តាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ត្រូវបានកំណត់ជាការការពារហានិភ័យលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវបានអនុវត្តទៅលើគណនេយ្យការពារហានិភ័យតម្លៃសមស្របនៃផលបត្រនៃការការពារហានិភ័យអត្រាការប្រាក់។

នាការបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តលើទំនាក់ទំនងនៃការការពារហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារធ្វើការកត់ត្រាពីទំនាក់ទំនងរវាងឧបករណ៍ការពារហានិភ័យ និងសមាសធាតុការពារហានិភ័យ រួមជាមួយគោលបំណងចម្បងក្នុងការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការក្នុងការការពារហានិភ័យ។ បន្ថែមពីនេះទៀត នាការបរិច្ឆេទនៃការចាប់ផ្តើមការការពារហានិភ័យ និងបន្តនិរន្តរភាព សម្ព័ន្ធធនាគារ និងធនាគារកត់ត្រាថាតើឧបករណ៍ការពារហានិភ័យមានប្រសិទ្ធភាពក្នុងការកាត់កងក្នុងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យដែលចូលរួមក្នុងការការពារហានិភ័យ នៅពេលដែលការការពារហានិភ័យទាក់ទងនឹងការបំពេញតាមតម្រូវការក្នុងការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

- មានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងសមាសធាតុគណនីការពារហានិភ័យ និងឧបករណ៍ការពារហានិភ័យ
- ផលប៉ះពាល់ពីហានិភ័យឥណទានមិនទទួលបានទទួលពីការផ្លាស់ប្តូរតម្លៃដែលជាលទ្ធផលបានពីផ្នែកសេដ្ឋកិច្ច និង

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ix) គណនេយ្យការពារលើហានិភ័យ (ត)

- អនុបាតនៃការការពារហានិភ័យដែលទាក់ទង គឺដូចគ្នាទៅនឹងលទ្ធផលពីបរិមាណការពារហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការការពារហានិភ័យជាក់ស្តែង និងបរិមាណនៃឧបករណ៍ការពារហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ជាក់ស្តែងក្នុងការពារហានិភ័យ។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើតុល្យភាពឡើងវិញទាក់ទងនឹងការពារហានិភ័យ ដើម្បីបំពេញនូវតម្រូវការនៃអនុបាតការពារហានិភ័យនៅពេលដែលចាំបាច់។

ប្រសិនបើទំនាក់ទំនងនៃការពារហានិភ័យ មិនបានបំពេញតាមតម្រូវការនៃការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពទាក់ទងអនុបាតការពារហានិភ័យ ប៉ុន្តែគោលបំណងនៃការគ្រប់គ្រងហានិភ័យសម្រាប់ទំនាក់ទំនងនៃការការពារហានិភ័យនៅក្បែរដែល សម្ព័ន្ធធនាគារ និងធនាគារធ្វើការកែតម្រូវលើអនុបាតការពារហានិភ័យនៃទំនាក់ទំនងនៃការការពារហានិភ័យ (ឧទាហរណ៍ ធ្វើតុល្យភាពការពារហានិភ័យឡើងវិញ) ដូច្នេះវាបំពេញតាមតម្រូវការលក្ខណៈនៃវិនិច្ឆ័យម្តងទៀត។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធធនាគារ និងធនាគារ មានតែការការពារហានិភ័យលំហូរសាច់ប្រាក់តែប៉ុណ្ណោះនៅក្នុងកិច្ចសន្យាផ្លាស់ប្តូរអត្រាការប្រាក់។

ផ្នែកដែលមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងឧបករណ៍ការពារហានិភ័យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានកំណត់ និងការការពារហានិភ័យលំហូរសាច់ប្រាក់ត្រូវបានទទួលស្គាល់ក្នុងគណនីប្រាក់ចំណេញរក្សាទុករបស់សម្ព័ន្ធធនាគារ និងធនាគារ បានកំណត់ទៅលើការផ្លាស់ប្តូរតម្លៃសមស្របលើសមាសធាតុការពារហានិភ័យ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមការការពារហានិភ័យដកចេញនូវសមតុល្យដែលបានកែតម្រូវឡើងវិញទៅលើគណនីចំណេញ ឬខាត។

សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់កន្លងមកក្នុងលទ្ធផលលម្អិតផ្សេងៗ និងត្រូវបានបង្ហាញក្នុងគណនីមូលធនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាគណនីចំណេញ ឬខាត ក្នុងកាលបរិច្ឆេទនៅពេលដែលសមាសធាតុការពារហានិភ័យប៉ះពាល់ដល់គណនីចំណេញ ឬខាត ក្នុងករណីដូចគ្នាក្នុងការទទួលស្គាល់សមាសធាតុការពារហានិភ័យ។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមិនរំពឹងទុកថាប្រតិបត្តិការនេះនឹងកើតឡើង នោះសមតុល្យនេះត្រូវបានចាត់ថ្នាក់ឡើងវិញភ្លាមៗទៅក្នុងគណនីចំណេញ ឬខាត។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ix) គណនេយ្យការពារលើហានិភ័យ (ត)

សម្ព័ន្ធធនាគារ និងធនាគារបញ្ចប់គណនីការពារហានិភ័យលុះត្រាតែទំនាក់ទំនងការពារហានិភ័យ (ឬផ្នែកមួយរបស់វា) មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ (បន្ទាប់ពីការធ្វើសមតុល្យឡើងវិញ ប្រសិនបើអាចអនុវត្តបាន)។ ទាំងនេះរួមបញ្ចូលទាំងករណីដែលឧបករណ៍ការពារហានិភ័យបានហួសកាលកំណត់ ឬបានលក់ចេញ បានលុបចោល ឬបានប្រើប្រាស់ ឬនៅពេលដែលប្រតិបត្តិការក្នុងការព្យាករណ៍លើការការពារហានិភ័យដែលបានកំណត់មិនត្រូវបានកំណត់ថាអាចកើតមានឡើង។ ការបញ្ឈប់ ត្រូវបានកំណត់សម្រាប់ពេលអនាគត។ រាល់ការចំណេញ/ខាតត្រូវបានទទួលស្គាល់ក្នុងលទ្ធផលស្តង់ដារ និង បង្កើនទុកក្នុងគណនីមូលធននាការបរិច្ឆេទដែលគណនី មូលធនដែលនៅសល់ ហើយត្រូវបានទទួលស្គាល់នៅពេលដែលការព្យាករណ៍ប្រតិបត្តិការត្រូវបានទទួលស្គាល់ចុងក្រោយក្នុងគណនីចំណេញ ឬខាត។ នៅពេលដែលការព្យាករណ៍ប្រតិបត្តិការមិនត្រូវបានរំពឹងទុកថានឹងកើតមានឡើងទៀតចំណេញ/ខាត ត្រូវបានបង្កក្នុងគណនីមូលធន គឺត្រូវបានចាត់ថ្នាក់ឡើងវិញ និងបានទទួលស្គាល់ភ្លាមៗក្នុងគណនីចំណេញ ឬខាត។

(ច) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និង ប្រាក់បញ្ញើនៅធនាគារផ្សេងៗ ដែលឥណ្ឌូបត្ថម្ភទានដំបូងមានរយៈពេល ៣ខែ ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសមមូលសាច់ប្រាក់ ត្រូវបានគិតតាមថ្លៃដើមបានរំលស់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល។

(ឆ) ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល រួមមានឥណទាន និងបុរេប្រទាន ដែលបានវាស់វែងតាមថ្លៃដើមបានរំលស់។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមថ្លៃដើមបានរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ការវិនិយោគហិរញ្ញវត្ថុ

“ការវិនិយោគហិរញ្ញវត្ថុ” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្លោះពេល រួមមាន៖

- មូលបត្រវិនិយោគបំណុល ដែលបានវាស់វែងតាមថ្លៃដើមបានរំលស់។ មូលបត្រវិនិយោគបំណុលទាំងនេះត្រូវបានវាស់លើកដំបូង តាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមថ្លៃដើមបានរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។
- មូលបត្របំណុលដែលវាស់វែងតាម FVOCI និង
- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានវាស់វែងតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត តាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់តាមថ្លៃដើមបានរំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកត់ត្រាបញ្ចាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលវាស់វែងតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្គរដែលបានទទួលស្គាល់ពីមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូង និងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែវាបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគ ក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។ ចំណេញ និងខាតបង្គរដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានផ្ទេរទៅប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឈ) ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែល បានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

(ញ) ចំណេញក្នុងមួយភាគហ៊ុន

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (EPS) គឺកំណត់ដោយយកប្រាក់ចំណេញសុទ្ធដែលបានធ្វើនិយ័តកម្មរួច បែងចែកទៅម្ចាស់ភាគហ៊ុនដោយចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ដែលមាននៅក្នុងអំឡុងការិយបរិច្ឆេទ បន្ទាប់ពីការបែងចែកភាគលាភនៅក្នុងការិយបរិច្ឆេទ។

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ក៏គណនាដូចគ្នាដោយយកប្រាក់ចំណេញសុទ្ធចែកនឹងចំនួនជាមធ្យមនៃ ចំនួនភាគហ៊ុនដែលមាន និងចេញផ្សាយនៅក្នុងអំឡុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយប្រាក់ចំណេញសុទ្ធ សម្រាប់បែងចែកភាគហ៊ុន និងចំនួនជាមធ្យមនៃចំនួនភាគហ៊ុនដែលមាន គឺត្រូវធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីផល ប៉ះពាល់លើភាគហ៊ុនដែលអាចបម្លែង។ ភាគហ៊ុនដែលអាចបម្លែងបាន ត្រូវបានបម្លែងទៅជាភាគហ៊ុនបោះផ្សាយ សម្រាប់ភាគហ៊ុនធម្មតា។

ក្នុងករណីបង់ផ្តាច់នៃភាគហ៊ុនធម្មតា ប្រាក់ចំណេញសុទ្ធដែលយកទៅគណនាចំណេញក្នុងមួយភាគហ៊ុន មូលដ្ឋាន និងចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺថយចុះដោយភាពលើសនៃតម្លៃសមស្របដែលបានបង់ទៅអ្នក កាន់កាប់ឧបករណ៍លើតម្លៃយោងនៃការទទួលទិញឧបករណ៍នោះ។

(ដ) ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ។ ថ្លៃ ដើមរួមមានការចំណាយផ្ទាល់នានា ក្នុងការធ្វើទុក្ខភូមិទ្រព្យសម្បត្តិទាំងនោះ។

ថ្លៃដើមរស់ទ្រព្យសម្បត្តិ និងបរិក្ខាររួមមាន៖

- តម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងបរិក្ខារ រួមទាំងចំណាយនាំចូល និងពន្ធលើការទិញដែលមិនអាចដកមក វិញបាន បន្ទាប់ពីការដកតម្លៃអប្បបរមាពាណិជ្ជកម្ម និងការបង្វិលប្រាក់មកវិញ និង
- ថ្លៃដើមណាមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសម្បត្តិទៅកាន់ទីតាំង និងលក្ខខណ្ឌ ដែលសមស្របក្នុងការប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់អ្នកគ្រប់គ្រង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ដ) ទ្រព្យ និងបរិក្ខារ (ត)

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

ថ្លៃដើមក្នុងការសាងសង់ទ្រព្យសម្បត្តិដោយខ្លួនឯង រួមបញ្ចូលទាំងចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ រួមទាំងចំណាយណាមួយដែលចូលរួមដោយផ្ទាល់ក្នុងការនាំយកទ្រព្យសម្បត្តិទៅកាន់លក្ខខណ្ឌការងារសម្រាប់គោលបំណងនៃការប្រើប្រាស់ដែលបានគ្រោងទុក រួមទាំងថ្លៃដើមនៃការរុះរើ និងការដកហូតធាតុនៃទ្រព្យសម្បត្តិ និងការរៀបចំទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ហើយនិងចំណាយការប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បីលុបចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសកម្មត្រឹមតម្លៃកាកសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃ ទ្រព្យសកម្មនីមួយៗ សង្ខេបដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អដី	៣ ដល់ ២០
អគារ និង ការកែលម្អ	៣ ដល់ ២០
ការកែលម្អលើទ្រព្យជួល*	៣ ដល់ ៥
បរិក្ខារការិយាល័យ	៣ ដល់ ៧
បរិក្ខារកុំព្យូទ័រ	៣ ដល់ ៧
យានយន្ត	៣ ដល់ ៨

* ការកែលម្អលើទ្រព្យជួល គឺត្រូវបានរំលស់ដោយផ្អែកលើអាយុកាលប្រើប្រាស់នៃការកែលម្អចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ឬរយៈពេលខ្លីជាងនេះនៃភតិសន្យាដែលពាក់ព័ន្ធ។

តម្លៃកាកសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមានភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រំលស់លើទ្រព្យសកម្មដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសកម្មត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ដ) ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់នៅក្នុង ការិយបរិច្ឆេទរាយការណ៍នីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថាតម្លៃយោង អាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចប្រមូល បានមកវិញដែលប៉ាន់ស្មាន ត្រូវបានកាត់ត្រាបន្ថយឱ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពី ការលក់ និងតម្លៃយោង ហើយត្រូវបានកាត់ត្រានៅក្នុងចំណេញ ឬខាតក្នុងឆ្នាំ “ចំណូលផ្សេងៗសុទ្ធ”។

(ឬ) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្ម អរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រវត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃ បង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រមានរយៈពេលប្រាំឆ្នាំ លើកលែងតែ អាជ្ញាប័ណ្ណកម្មរបស់ប្រព័ន្ធធនាគារស្នូល ដែលមានអាយុកាលប្រើប្រាស់រយៈពេលដប់ឆ្នាំ។

ទ្រព្យសកម្មអរូបីមិនត្រូវបានគេទទួលស្គាល់នៅពេលលុបចោល ឬនៅពេលគ្មានការរំពឹងទុកពីផលប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់របស់វា។ ចំណេញ ឬខាតដែលកើតចេញពីការមិនទទួលស្គាល់ទ្រព្យសកម្ម អរូបីដែលវាស់វែងដោយភាពខុសគ្នារវាងផលចំណេញនៃការលុបចោលសុទ្ធ និងទឹកប្រាក់យោងរបស់ទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មនោះត្រូវបានលុបចោល។ ចំណាយផ្សេងៗ ពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកាត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងកាលបរិច្ឆេទឆ្នាំចាស់ គឺត្រូវបានវាយតម្លៃនាពេលចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្រាប់ការចង្អុលបង្ហាញណាមួយដែលបង្ហាញថាការខាតបង់បានថយចុះ ឬមិនបានកើតមានទៀត។ ការខាតបង់ឱនភាពគឺត្រូវបានកត់ត្រាបញ្ចូលសម្រាប់ប្រសិនបើមានការកែប្រែក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។ ឱនភាពនៃការខាតបង់ គឺត្រូវបានកត់ត្រាបញ្ចូលសម្រាប់ ចំពោះតែទំហំទឹកប្រាក់យោងរបស់ទ្រព្យសកម្មដែលមិនលើសពីចំនួនទឹកប្រាក់ដែលត្រូវបានកំណត់រួចរាល់ចំនួនរំលស់លើទ្រព្យប្រើ និងរំលស់លើទ្រព្យអរូបីសុទ្ធ ប្រសិនបើមិនមានឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់។ ការកត់ត្រាបញ្ចូលសម្រាប់ឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់ជាចំណូល។

ទ្រព្យសកម្មដែលមានអាយុកាលមិនអាចកំណត់បានមិនមែនជាកម្មវត្ថុក្នុងការធ្វើរំលស់ទេ និងត្រូវបានធ្វើតេស្តឡើងវិញជាប្រចាំឆ្នាំដើម្បីកំណត់ឱនភាពនៃតម្លៃ។ ទ្រព្យសកម្មជាកម្មវត្ថុក្នុងការធ្វើរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈ ដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ទ្រព្យសកម្មលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុតដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្នែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកត់ត្រាបញ្ចូលសម្រាប់ឱនភាពនៃតម្លៃដែលអាចកើតមាននៅក្នុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ។ ការខាតបង់ឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេល។

(ឈ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួន សម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃឥណទានអនុលោមតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ។ វាត្រូវបានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ។

ទុនបម្រុងផ្សេងៗ គឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធក្នុងកិច្ចប្រតិបត្តិការបរទេស។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត លើកលែងតែវិសាលភាពដែលវាទាក់ទងទៅនឹងខ្ទង់ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងៗគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុត្តាធិការនីមួយៗ ដែលសម្ព័ន្ធធនាគារប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្នដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងចំនួនតម្លៃយោងរបស់ពួកគេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្ម ឬបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់គណនេយ្យ ឬចំណេញ ឬខាត ដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើតមានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធដែលមិនបានប្រើ ។

(ត) អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់បំណុល និងចំណាយសម្រាប់ប្រាក់បន្ថែម។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនមួយ នៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើតកាតព្វកិច្ច ស្ថាបនា។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធ ត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និងធនាគារ។

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ក្រោយពីបំពេញការងារផ្សេងៗច្រើន។ ផែនការអត្ថប្រយោជន៍ទាំងនេះត្រូវបានសង្ខេបដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធលើកលែងតែធនាគារអេស៊ីលីដាឡាវ ("ABL") និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ("AMM") នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូល រយៈពេលសាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់ អតីតភាពការងារចំនួន ៧.៥ថ្ងៃ។
- ប្រាក់បំណាច់រំលឹកអតីតភាពការងារ៖ និយោជិតដែលបម្រើការងារក្រោមកិច្ចសន្យាការងារមានចំណែកមិន កំណត់ ហើយបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នឹងទទួលបានប្រាក់រំលឹកអតីត ភាពការងារស្មើនឹង ៣ថ្ងៃ ហើយក្នុងករណីបម្រើការងារលើសពី ៣ខែ និយោជិតនឹងទទួលបាន ១៥ថ្ងៃ។ ប្រាក់បំណាច់អតីតភាពការងារដែលត្រូវទូទាត់ មិនត្រូវលើសពី ៦ថ្ងៃ នៃប្រាក់ឈ្នួលមូលដ្ឋានគិតជាមធ្យមតាមឆ្នាំ នីមួយៗដែលបានទូទាត់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវលើសពី ១៥៦ថ្ងៃ ឡើយ។ ប្រាក់ បំណាច់នឹងត្រូវទូទាត់ចាប់ពីខែធ្នូ ឆ្នាំ២០២១។

បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់នាការ បរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រគណនាតាមឯកតាព្យាករណ៍ ដើម្បីប៉ាន់ស្មានតម្លៃអត្ថប្រយោជន៍ចុងក្រោយ របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារ ចាប់ពីឆ្នាំ២០០៨ ដល់ ២០១៨។ សម្ព័ន្ធធនាគារ និងធនាគារបែងចែកអត្ថប្រយោជន៍ទៅតាមចំណែក ដែលត្រូវទូទាត់ ប្រាក់បំណាច់រំលឹកអតីតភាពនេះ។ កាតព្វកិច្ចនេះកើតឡើងនៅពេលនិយោជិតបម្រើការងារដើម្បីទទួលបានប្រាក់ បំណាច់រំលឹកអតីតភាពការងារ ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទរាយការណ៍នា ពេលអនាគត។ តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវ ទូទាត់នាពេល អនាគត ដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ៦០ខែ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍ពេលចូលនិវត្តន៍

ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ផ្តល់ជូនផែនការ អត្ថប្រយោជន៍ពេលចូលនិវត្តន៍ដែលមិនត្រូវបានផ្តល់ជាមូលនិធិ ដែលជាផែនការអត្ថប្រយោជន៍ដែលបានកំណត់ សម្រាប់បុគ្គលិកដែលមានសិទ្ធិទទួលបាននៅពេលដែលពួកគាត់ដល់អាយុចូលនិវត្តន៍ដូចខាងក្រោម៖

- បុគ្គលិកដែលមានអតីតភាពការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារ ចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវ ចូលនិវត្តន៍នៅអាយុ ៥៨ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៦០ឆ្នាំ ចំពោះអ្នកមានជំនាញ បុគ្គលិកនឹងទទួល បាន អត្ថប្រយោជន៍ពេលចូលនិវត្តន៍ស្មើនឹងប្រាក់បៀវត្សចំនួន ១២ខែ នៃប្រាក់បៀវត្សចុងក្រោយ ឬ
- បុគ្គលិកដែលមានអតីតភាពការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវ ចូលនិវត្តន៍មុន នៅអាយុ ៥៥ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៥៧ឆ្នាំ ចំពោះអ្នកមានជំនាញ បុគ្គលិកនឹង ទទួលបាន អត្ថប្រយោជន៍ពេលចូលនិវត្តន៍ស្មើនឹងប្រាក់បៀវត្សចំនួន ៦ខែ នៃប្រាក់បៀវត្សចុងក្រោយ។

ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តន៍នេះ មិនមានរក្សាទុកក្នុងមូលនិធិដាច់ដោយឡែកទេ សម្រាប់ អត្ថប្រយោជន៍ពេលចូលនិវត្តន៍។

បំណុល ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច អត្ថប្រយោជន៍ដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍ ដើម្បីប៉ាន់ស្មានតម្លៃចុងក្រោយបំផុតដែលសម្ព័ន្ធធនាគារ និងធនាគារត្រូវចំណាយចំពោះអត្ថប្រយោជន៍ដែល និយោជិតត្រូវទទួលបានជាមួយនឹងការបម្រើការងាររបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងពេលកន្លងមក។ សម្ព័ន្ធធនាគារ និងធនាគារបែងចែក អត្ថប្រយោជន៍តាមគ្រានីមួយៗ ដែលកាតព្វកិច្ចផ្តល់អត្ថប្រយោជន៍ ពេលចូលនិវត្តន៍បានកើត ឡើង។ កាតព្វកិច្ចនោះកើតឡើងនៅពេលដែលបុគ្គលិកបម្រើការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ពេល ចូលនិវត្តន៍ ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថានឹងទទួលបានក្នុងការិយបរិច្ឆេទរាយការណ៍នាពេលអនាគត។ តម្លៃ បច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍ ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់ដែលរំពឹងទុក នាពេលអនាគត ដោយប្រើប្រាស់អត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលវែងរបស់ធនាគារ ជាអត្រាយោងរបស់វា ដោយសារនៅពេលបច្ចុប្បន្នមិនមានទីផ្សារមូលបត្រក្រុមហ៊ុនដែលមានគុណភាពខ្ពស់ ហើយ ក៏មិនមានមូលបត្របំណុលរាជរដ្ឋាភិបាលនៅក្នុងទីផ្សារដែរ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍និយោជិតក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

ចំណេញ និងខាតដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ កើតឡើងពីការកែតម្រូវគណនីសម្រង់ និងពីបម្រែបម្រួលនៃការសន្មត ដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ លទ្ធផលលម្អិតផ្សេងៗ និងទទួលស្គាល់ដោយផ្ទាល់ នៅក្នុងប្រាក់ចំណេញរក្សាទុក ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការ នោះកើតឡើង។ ចំណាយទាក់ទងនឹងការផ្តល់អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ដើម្បីធ្វើការបែងចែកចំណាយទាំងនោះទៅតាមរយៈពេលបម្រើការងារ ដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ។ តម្លៃសេវាកម្មពីអតីតកាល ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងរបាយការណ៍ចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេល។

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ធនាគារផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដល់និយោជិតបម្រើការងារនៅក្នុងតួនាទីគ្រប់គ្រងដូចខាងក្រោម៖

លំដាប់ថ្នាក់មុខតំណែងគ្រប់គ្រង	អត្ថប្រយោជន៍
លំដាប់ថ្នាក់ទី ៦	១.២៥០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៧	២.៥០០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៨	៣.៣៧៥ ដុល្លារអាមេរិក ទៅ ៣.៧៥០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៩	៥.០០០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ១០	៦.២៥០ ដុល្លារអាមេរិក

ពួកគេមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដែលបានផ្តល់ឱ្យ ពេលដែលពួកគេបានធ្វើការចាប់តាំងពីកាលបរិច្ឆេទនៃការតែងតាំង នៅក្នុងមុខតំណែងគ្រប់គ្រងបានរយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយការវាយតម្លៃលទ្ធផលការងាររបស់ពួកគេមានកម្រិតខ្ពស់ (ឧទាហរណ៍៖ ពិន្ទុនៃការវាយតម្លៃស្មើនឹង ឬខ្ពស់ជាង ៧០០ និងគ្មានលិខិតព្រមាន)។ ពួកគេនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិនៅថ្ងៃដំបូងនៃឆ្នាំទីបីរបស់ពួកគេ។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិតនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រតំណាងតាមឯកតាព្យាករណ៍។ តម្លៃបច្ចុប្បន្ន ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មានដោយយោងទៅលើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលបីឆ្នាំ ដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(៥) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនា នាពេលបច្ចុប្បន្ន ដែលជាលទ្ធផល នៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយធ្វើការពិចារណាទៅលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ទោះបីជាលទ្ធភាពនៃលំហូរចេញទាក់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះ ដោយប្រើប្រាស់អត្រាប្រាក់បញ្ញើ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យដាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារ ការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

(៩) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់ នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ មកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក (ECL) នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មានរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ទ) ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព (ត)

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

ថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម បូក ឬដករំលស់បង្គរ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណប្រតិទាន និងត្រូវធ្វើនិយ័តកម្មចំពោះការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្មសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន) ឬថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់របស់លំហូរសាច់ប្រាក់នៃឧបករណ៍ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាព ក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើរំលស់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋានតម្លៃដុលវិញ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ទ) ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលទទួលស្គាល់លើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន លើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល រួមមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់តាមថ្លៃដើមបានរំលស់
- ការប្រាក់លើឧបករណ៍បំណុលវាស់តាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលរួមមាន៖

- បំណុលហិរញ្ញវត្ថុដែលវាស់តាមថ្លៃដើមបានរំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ តាម FVTPL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ធន) កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

ចំណូលកម្រៃ និងជើងសាផ្សេងៗ រួមមានកម្រៃសេវាកម្មគណនី កម្រៃគ្រប់គ្រងការវិនិយោគ ជើងសាលើការលក់ កម្រៃបញ្ជី និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។

ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទង ត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានថេរ ក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជនដែលបង្កើតឱ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្តស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

(ន) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ចំណូលពីភាគលាភ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតា នេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដិន) សម្រាប់មូលបត្រមូលធនសម្រង់។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញរបស់ផ្នែកនៃថ្លៃដើមរបស់ការវិនិយោគត្រូវបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូលសម្ព័ន្ធធនាគារ និងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ប) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬ ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលការប្រើប្រាស់ទ្រព្យ សកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្ម័ង។

ក្នុងនាមជាកតិកៈ

នៅពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារបែង ចែកតម្លៃតបស្ម័ងនៅក្នុងកិច្ចសន្យាទៅតាមសមាសធាតុភតិសន្យានីមួយៗ ដោយផ្អែកលើមូលដ្ឋានថ្លៃតែម្នាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់តាមថ្លៃដើមដំបូង ដែលរួមមានតម្លៃដំបូងនៃបំណុល ភតិសន្យាដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬក នឹងចំណាយដោយផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងផ្លាស់ចេញទ្រព្យ សកម្មជាមូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវ ទ្រព្យសកម្មជាមូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវក្នុងលក្ខខណ្ឌនៃភតិសន្យា (លើកលែងតែចំណាយដែលកើតឡើង ក្នុងការផលិតសន្លឹក) ដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើម រហូត ដល់ចុងបញ្ចប់នៃអាយុកាលភតិសន្យា លើកលែងតែភតិសន្យាផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឱ្យសម្ព័ន្ធ ធនាគារ និងធនាគារនៅចុងការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្តជម្រើសធ្វើលទ្ធកម្ម។ ក្នុងករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើ រំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានដូចគ្នានៅនឹង ទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាព នៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់ បានបង់ នៅកាលបរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កប់នៅក្នុងភតិសន្យា ឬករណីដែលអត្រានោះ មិនអាចកំណត់ សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាការអនុវត្ត សម្ព័ន្ធធនាគារ និង ធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមាដើម្បីវាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលភតិសន្យា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ប) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេររួមទាំងសមាសធាតុនៃការទូទាត់ថេរ ដកចេញនូវរាល់អត្ថប្រយោជន៍នៃភតិសន្យា។
- ការទូទាត់ភតិសន្យាថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលវាស់វែងលើកដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃកាកសំណល់មានការធានា និង
- ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជា ក្នុងការអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មីប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យា មុនពេលកំណត់លើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជា មិនបញ្ចប់មុនពេលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬ អត្រាណាមួយ ឬប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ ក្រោមតម្លៃកាកសំណល់មានការធានា។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរការវាយតម្លៃ ថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរ ឬទេ ឬប្រសិនបើមានការទូទាត់ថេរ ជាស្ថានភាពពិតដែលកែប្រែ ឬភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែលើភតិសន្យាមិនត្រូវបានកត់ត្រាជាភតិសន្យាដាច់ដោយឡែកឡើយ។

នៅពេលដែលបំណុលភតិសន្យា ត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោង នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ប) ភតិសន្យា (ត)

ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ភតិសន្យារយៈពេលខ្លីគឺជាភតិសន្យាណាមួយដែលបរិច្ឆេទចាប់ផ្តើម ដែលមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាដែលមានរយៈពេលវែងជាងនេះត្រូវបានចាត់ទុកថាជាភតិសន្យារយៈពេលវែង។

មូលដ្ឋាននៃការជួលទ្រព្យសកម្ម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប ប្រសិនបើលក្ខណៈនៃទ្រព្យសកម្មដែលមានសភាពថ្មី ហើយជាទូទៅមិនមានតម្លៃទាប។ ឧទាហរណ៍ ការជួលឡានដែលមិនសមស្របជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបឡើយ ព្រោះឡានថ្មីមិនមានតម្លៃទាបឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា ត្រឹមត្រូវ សម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

(ផ) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ

ទ្រព្យសកម្មយថាហេតុ គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬរំពឹងទុកដែលបណ្តាលមកពីភាពដែលអាចទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុកថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ សម្ព័ន្ធធនាគារ និងធនាគារ។

បំណុលយថាហេតុ ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតធានាដែលត្រូវបានដាក់តម្កល់ជាទ្រព្យបញ្ចាំ គឺជាភាពពិតដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វាត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាភាពពិតដែលបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាលដែលមិនទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាចវាស់វែងទៅលើចំនួននៃភាពពិតឱ្យបានច្បាស់លាស់។

បំណុលយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញ លើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្មើតែគ្មាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(៣) ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍

សម្ព័ន្ធធនាគារ និងធនាគារកំណត់យកព្រឹត្តិការណ៍ ជាព្រឹត្តិការណ៍ទាំងនោះជាព្រឹត្តិការណ៍អំណោយផល និងមិនអំណោយផល ដែលកើតឡើងក្នុងរវាងចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនាការបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលបានអនុម័តឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារគឺត្រូវធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះ ដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ដែលមិនបានធ្វើនិយ័តកម្មបន្ទាប់ចុងការិយបរិច្ឆេទនៃរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលជាសារវន្ត។

(ក) របាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក គឺជាធាតុផ្សំរបស់សម្ព័ន្ធធនាគារដែលទាក់ទងនឹងសកម្មភាពអាជីវកម្ម ដែលអាចនឹងកើតមានចំណូល និងចំណាយ ដែលរួមបញ្ចូលចំណូល និងចំណាយ ដែលទាក់ទងនឹងប្រតិបត្តិការដែលមាននៅក្នុងធាតុផ្សំរបស់សម្ព័ន្ធធនាគារ។

ព័ត៌មានអំពីប្រតិបត្តិការតាមផ្នែក ដែលត្រូវនឹងកម្រិតកំណត់ខាងក្រោម សម្ព័ន្ធធនាគារនឹងរាយការណ៍ដាច់ដោយឡែករួមមាន៖

- ចំនួនទឹកប្រាក់នៃរបាយការណ៍ចំណេញ ឬខាតដែលស្មើនឹង ១០% ឬច្រើនជាងនៃចំនួនទឹកប្រាក់ចំណេញរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ ដែលមិនរាយការណ៍ខាត និងទឹកប្រាក់ខាតរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ដែលរាយការណ៍ខាត និង
- ទ្រព្យសកម្មដែលមានចំនួន ១០% ឬច្រើនជាងនៃទ្រព្យសកម្មរួមនៃប្រតិបត្តិការតាមផ្នែក។

ប្រតិបត្តិការតាមផ្នែក ដែលមិនត្រូវនឹងកម្រិតកំណត់នេះ អាចត្រូវបានរាយការណ៍ និងលាតត្រដាងដាច់ដោយឡែក ប្រសិនបើអ្នកគ្រប់គ្រងជឿថាព័ត៌មានអំពីផ្នែកនោះ គឺផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

សម្រាប់គោលបំណងរបស់អ្នកគ្រប់គ្រង សម្ព័ន្ធធនាគារគឺកំពុងតែរៀបចំឱ្យទៅជាអាជីវកម្មធំៗចំនួន២ គឺឱ្យកម្ចី និងសេវាហិរញ្ញវត្ថុផ្សេងៗ។ ផ្នែកទាំងនេះជាមូលដ្ឋាន ដែលសម្ព័ន្ធធនាគាររាយការណ៍ ក្នុងរបាយការណ៍តាមផ្នែកដំបូង។

ព័ត៌មានហិរញ្ញវត្ថុតាមផ្នែកត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់៦។

៣. សមាសភាពនៃសម្ព័ន្ធ

លម្អិតនៃបុត្រសម្ព័ន្ធរបស់ធនាគារនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់១៣។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣. សមាសភាពនៃសម្ព័ន្ធ (ត)

ព័ត៌មានហិរញ្ញវត្ថុសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល នៃបុត្រសម្ព័ន្ធមិនមែនកាន់កាប់ដោយធនាគារ ដែលមានភាគកម្មមិនមានអភិបាលភាពជាសារវន្ត គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ត្រីមាសដែលបានបញ្ចប់ត្រូវបានបង្ហាញនៅខាងក្រោម និងនៅក្នុងទំព័រនេះ។ ព័ត៌មានហិរញ្ញវត្ថុដែលបានសង្ខេប គឺតំណាងឱ្យចំនួនទឹកប្រាក់មុនពេលលុបបំបាត់ចោល។

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា.ក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក
ស្ថានភាពហិរញ្ញវត្ថុ		
ទ្រព្យសកម្មរយៈពេលខ្លី	២.៤៦០.៥១៧	២.០១៦.៥១៨
ទ្រព្យសកម្មរយៈពេលវែង	៣២.៣៤០.២២៨	៣២.៧១២.៨៩៤
ទ្រព្យសកម្មសរុប	៣៤.៨០០.៧៤៥	៣៤.៧២៩.៤១២
បំណុលរយៈពេលខ្លី	២.៣៦២.១៣០	៤៥៩.៧៥៩
បំណុលរយៈពេលវែង	៦.៤៩៧.៨៨១	៨.៦៤៧.៤១៤
បំណុលសរុប	៨.៨៦០.០១១	៩.១០៧.១៧៣
មូលធន	២៥.៩៤០.៧៣៤	២៥.៦២២.២៣៩
ម្ចាស់កម្មសិទ្ធិ និងសិទ្ធិបោះឆ្នោតកាន់កាប់ដោយភាគកម្មមិនមានអភិបាលភាព	២៣,៣៩១%	២៣,៣៩១%
មូលធនបែងចែកទៅ៖		
មូលធនកាន់កាប់ដោយសម្ព័ន្ធធនាគារ	១៩.៨៧២.៩៣៧	១៩.៦២៨.៩៨១
ភាគកម្មមិនមានអភិបាលភាព	៦.០៦៧.៧៩៧	៥.៩៩៣.២៥៨
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក
លទ្ធផលនៃប្រតិបត្តិការ៖		
ចំណូល	៤.១៣៩.៤៤៨	២.៧៧៨.០៩៥
ថ្លៃដើម និងចំណាយ	៣.៧៩៩.៥៣២	៣.៨១៩.១៦៥
ចំណេញ/(ខាត)សម្រាប់ការិយបរិច្ឆេទ	៣៣៩.៩១៦	(១.០៤១.០៧០)
សរុបលទ្ធផលចំណេញ/(ខាត)លម្អិតសម្រាប់ការិយបរិច្ឆេទ	៣១៨.៤៩៦	(១.០៤៣.៣៥៤)
ប្រាក់ចំណេញ/(ខាត)បែងចែកទៅ៖		
មូលធនកាន់កាប់ដោយសម្ព័ន្ធធនាគារ	២៦០.៤០៦	(៧៩៧.៥៥៣)
ភាគកម្មមិនមានអភិបាលភាព	៧៩.៥១០	(២៤៥.៨០១)
សរុបលទ្ធផលចំណេញ/(ខាត)លម្អិតសម្រាប់ការិយបរិច្ឆេទបែងចែកទៅ៖		
មូលធនកាន់កាប់ដោយសម្ព័ន្ធធនាគារ	២៤៣.៩៩៧	(៧៩៩.៣០៣)
ភាគកម្មមិនមានអភិបាលភាព	៧៤.៤៩៩	(២៤៥.០៥១)
ភាគលាភបានបង់ទៅភាគកម្មមិនមានអភិបាលភាព	-	-
លំហូរសាច់ប្រាក់៖		
សាច់ប្រាក់ចូល/(ចេញ) ប្រើក្នុងសកម្មភាពប្រតិបត្តិការ	១.០៩២.២៩៣	(១.១២១.៤៨៥)
សាច់ប្រាក់ចេញប្រើក្នុងសកម្មភាពវិនិយោគ	(៥០.៨៤០)	(៦១.២៨៧)
សាច់ប្រាក់ចូលប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	(៩៥៥.៦៤៨)	២.៥៩១.៩៩៧
លំហូរសាច់ប្រាក់សុទ្ធ	៨៥.៨០៥	១.៤០៨.២២៥

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់មានដូចខាងក្រោម៖

(ក) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានឥទ្ធិពលជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ ២(ច) (ii)៖ ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃម៉ូដែលអាជីវកម្ម ដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") តាមបរិមាណប្រាក់ដើមដែលនៅជាប់ជំពាក់។
- កំណត់សម្គាល់ ៣៨.១(ច)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មាននាពេលអនាគតទៅក្នុងការវាស់វែងនៃឥណទានដែលរំពឹងថានឹងបាត់បង់ (ECL) និងការជ្រើសរើស និងការអនុម័តលើម៉ូដែល ដែលប្រើដើម្បីវាស់វែង ECL។
- អត្រាប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែងរបស់អតិថិជនត្រូវបានប្រើជាអត្រាអប្បបរមា សម្រាប់គណនាបំណុលភតិសន្យា និងកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

រូបិយប័ណ្ណមុខងារ

ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃមូលដ្ឋានកាលៈទេសៈដែលពាក់ព័ន្ធនឹងសម្ព័ន្ធធនាគារ និងធនាគារ អ្នកគ្រប់គ្រងកំណត់យករូបិយប័ណ្ណគោលរបស់សម្ព័ន្ធធនាគារ និងធនាគារ ជាប្រាក់ដុល្លារអាមេរិក ("USD")។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលសម្ព័ន្ធធនាគារ និងធនាគារ ធ្វើប្រតិបត្តិការ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

ភតិសន្យា

ការវាយតម្លៃថាតើការរៀបចំមានរួមបញ្ចូលនូវភតិសន្យា គឺផ្អែកលើខ្លឹមសាររបស់ភតិសន្យានោះ។ ការរៀបចំ គឺជា ឬមានភតិសន្យាជួលនៅពេលដែលការបំពេញនូវការរៀបចំដោយផ្អែកលើទ្រព្យសកម្មជាក់លាក់ ឬ ទ្រព្យ សកម្ម និងការរៀបចំដែលទាក់ទងសិទ្ធិក្នុងការប្រើប្រាស់លើទ្រព្យសកម្ម។

ក្នុងការសិក្សាដើម្បីកំណត់ថាភតិសន្យាមានតម្លៃទាប អ្នកគ្រប់គ្រងពិចារណាលើតម្លៃសេដ្ឋកិច្ចនៃទ្រព្យសកម្ម ទាំងមូល។

អត្ថប្រយោជន៍ពេលចូលនិវត្តន៍

អត្ថមាននៃទីផ្សារសញ្ញាប័ណ្ណ និងមូលបត្របំណុលរដ្ឋាភិបាល ការគ្រប់គ្រងបានប្រើអត្រាការប្រាក់បញ្ញើមាន កាលកំណត់រយៈពេល ៦ ឆ្នាំ របស់ពួកគេ ជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលត្រូវ បានប៉ាន់ស្មាននាពេលអនាគត ដែលគេរំពឹងថានឹងត្រូវបានតម្រូវដើម្បីទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍ពេល ចូលនិវត្តន៍។

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

ខាងក្រោមនេះគឺជាការសន្មតសំខាន់ៗទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃភាពមិនប្រាកដ ប្រជាងនៃការប៉ាន់ប្រមាណនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ។

ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពកើតឡើងនៅពេលតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់លើសតម្លៃអាចប្រមូលមក វិញបាន គឺជាតម្លៃដែលខ្ពស់ជាងតម្លៃសមស្របដកថ្លៃដើមដើម្បីលក់ និងតម្លៃប្រើប្រាស់។ តម្លៃសមស្របដកថ្លៃ ដើមដើម្បីលក់ ត្រូវបានគណនាដោយប្រើប្រាស់ទិន្នន័យដែលមានស្រាប់ពីប្រតិបត្តិការលក់នៅក្នុងប្រតិបត្តិការ បុគ្គលជាប់ទាក់ទងរបស់ទ្រព្យសកម្មដែលមានភាពស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបានដកការចំណាយ កើនឡើងសម្រាប់ការលក់ទ្រព្យសកម្ម ។ តម្លៃប្រើប្រាស់ ត្រូវបានគណនាដោយប្រើមូលដ្ឋានអប្បបរមា។ លំហូរសាច់ ប្រាក់បានពីគម្រោងថវិកា និងមិនរួមបញ្ចូលការកែប្រែធនាសម្ព័ន្ធ របស់ធនាគារ និងសម្ព័ន្ធធនាគារ ដែលមិនទាន់បាន ប្តេជ្ញា ឬធ្វើការវិនិយោគនាពេលអនាគតដែលនឹងធ្វើឱ្យប្រសើរឡើងវិញនៃសមត្ថភាពទ្រព្យសកម្មរបស់ឯកតាបង្កើត សាច់ប្រាក់ដែលកំពុងធ្វើតេស្ត។

តម្លៃអាចប្រមូលមកវិញបាន គឺល្អបំផុតសម្រាប់អត្រាអប្បបរមា ដែលប្រើប្រាស់សម្រាប់ម៉ូដែលអប្បបរមាលំហូរ សាច់ប្រាក់ ក៏ដូចជាលំហូរសាច់ប្រាក់ដែលរំពឹងទុកថានឹងហូរចូលនៅពេលអនាគត និងអត្រាកំណើនដែលត្រូវបាន ប្រើប្រាស់សម្រាប់គោលបំណងបន្ថែម។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

- កំណត់សម្គាល់ ៣៨.១(ច)៖ ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងម៉ូដែលនៃការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក (ECL) រួមទាំងការបញ្ចូលព័ត៌មាននាពេលអនាគត ។
- កំណត់សម្គាល់ ៣៩៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យដែលមិនអាចអង្កេតបានជាសារវន្ត។
- កំណត់សម្គាល់ ៣៥៖ ការទទួលស្គាល់ និងការវាស់វែងថាភាព៖ ការសន្មតសំខាន់ៗអំពីលទ្ធភាព និងទំហំនៃលំហូរធនធាន។
- កំណត់សម្គាល់ ២(ច)(vii)៖ ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរសាច់ប្រាក់ដែលអាចប្រមូលមកវិញបាន។

អនុវត្តតាម ស.គ.អ.ក ៣៦៖ ឱនភាពនៃទ្រព្យសកម្ម៖ នៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារធ្វើការសិក្សាថា តើមានសូចនាករណាមួយ ដែលបង្ហាញថា ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុអាចនឹងមានឱនភាពដែរឬទេ? ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ ធនាគារត្រូវប៉ាន់ប្រមាណនូវចំនួនទឹកប្រាក់ដែលអាចទទួលបានមកវិញនៃទ្រព្យសកម្ម និងធ្វើការប្រៀបធៀប សមតុល្យយោង ជាមួយនឹងទឹកប្រាក់ដែលបានធ្វើការសិក្សា។

ក្នុងការសិក្សាថា តើមានសូចនាករណាមួយដែលបង្ហាញថាទ្រព្យសកម្មអាចនឹងមានឱនភាព សម្ព័ន្ធធនាគារ និងធនាគារត្រូវពិចារណាជាអប្បបរមាលើសូចនាករដូចខាងក្រោម៖

- ប្រភពព័ត៌មានខាងក្រៅ
 - ក) តម្លៃទីផ្សារនៃទ្រព្យសកម្មបានថយចុះគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលណាមួយ លើសពីការរំពឹងទុកដោយសារ កន្លងហួសពេលវេលា ឬការប្រើប្រាស់ធម្មតា។
 - ខ) ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដែលមានផលប៉ះពាល់អវិជ្ជមានដល់សម្ព័ន្ធធនាគារ និងធនាគារដែលបានកើតឡើងក្នុងអំឡុងពេល ឬនឹងកើតឡើងនាពេលអនាគតដ៏ខ្លី នៅក្នុងបរិដ្ឋាននៃបច្ចេកវិទ្យាទីផ្សារសេដ្ឋកិច្ច ឬច្បាប់ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើអាជីវកម្ម ឬនៅក្នុងទីផ្សារដែលទ្រព្យសកម្មមានគោលបំណងពិសេស។
 - គ) អត្រាការប្រាក់ទីផ្សារ ឬអត្រាទីផ្សារផ្សេងទៀតនៃផលចំណេញពីការវិនិយោគដែលបានកើនឡើងក្នុងអំឡុងពេលនោះ ហើយការកើនឡើងទាំងនោះទំនងជាប៉ះពាល់ដល់អត្រាអប្បហារដែលបានប្រើប្រាស់ក្នុងការគណនាតម្លៃកំពុងប្រើប្រាស់របស់ទ្រព្យសកម្ម ហើយធ្លាក់ចុះជាសារវន្តនូវតម្លៃទទួលបានមកវិញរបស់ទ្រព្យ។
 - ឃ) តម្លៃក្នុងបញ្ជីរបស់ទ្រព្យសកម្មសុទ្ធរបស់អង្គភាពលើសពីមូលធននីយកម្ម។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

- ប្រភពព័ត៌មានខាងក្នុង
 - ក) ភស្តុតាងដែលអាចរកបានពីភាពហួសសម័យ ឬការខូចខាតនៃទ្រព្យសកម្ម។
 - ខ) ការផ្លាស់ប្តូរដែលមានផលប៉ះពាល់អវិជ្ជមានលើសម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងក្នុងអំឡុងពេលនោះ ឬត្រូវបានរំពឹងថានឹងកើតឡើងនាពេលអនាគតដ៏ខ្លី ក្នុងទំហំ និងឥរិយាបថដែលទ្រព្យសកម្មត្រូវបានកំពុងប្រើប្រាស់ ឬរំពឹងថានឹងប្រើប្រាស់។ ការផ្លាស់ប្តូរទាំងនេះរួមមានទ្រព្យសកម្មដែលនៅទំនេរ ផែនការមិនបន្ត ឬរុះរើប្រតិបត្តិការដែលទ្រព្យសកម្មកំពុងស្ថិតនៅផែនការលុបចោលទ្រព្យសកម្មមុនកាលបរិច្ឆេទដែលរំពឹងទុកពីមុន។
 - គ) ភស្តុតាងដែលអាចរកបានពីរបាយការណ៍ផ្ទៃក្នុង ដែលបង្ហាញថាដំណើរការសេដ្ឋកិច្ចរបស់ទ្រព្យសកម្ម មានភាពអាក្រក់ ឬនឹងអាក្រក់ជាងការរំពឹងទុក។

ក្នុងការកំណត់តម្លៃដែលអាចប្រមូលមកវិញបាន សម្ព័ន្ធធនាគារ និងធនាគារបានធ្វើការព្យាករណ៍លើលំហូរសាច់ប្រាក់សុទ្ធក្នុងកាលបរិច្ឆេទប្រាំឆ្នាំខាងមុខរបស់ខ្លួន ដោយប្រើប្រាស់គំរូ Gordon Growth។ ក្រោមគំរូនេះ អ្នកគ្រប់គ្រងកំណត់ថ្លៃដើមជាមធ្យមនៃដើមទុនជាអត្រាអប្បបរមា ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចុងក្រោយបង្អស់របស់ធនាគារ ហើយអាចផ្លាស់ប្តូរបានប្រសិនបើមានការធានា។ បន្ថែមពីនេះទៀត អ្នកគ្រប់គ្រងសន្មតថាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមក្នុងរយៈពេល ១០ឆ្នាំរបស់ប្រទេសនីមួយៗដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារកំពុងធ្វើប្រតិបត្តិការអាជីវកម្ម គឺស្មើនឹងអត្រាកំណើន និងត្រូវធ្វើបច្ចុប្បន្នភាពតាមកាលបរិច្ឆេទនីមួយៗ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អ្នកគ្រប់គ្រងជឿជាក់ថាតម្លៃដែលអាចប្រមូលមកវិញបាននៃមូលធនវិនិយោគរបស់ធនាគារលើសពីតម្លៃយោងរបស់ខ្លួន។ ដូច្នេះហើយមិនមានការខាតបង់លើឱនភាពនៃតម្លៃណាមួយត្រូវបានកត់ត្រាឡើយ។

វិសក្ខរណៈ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃលក្ខខណ្ឌវិសក្ខរណៈ (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឱ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

វិស័យក្បួនៗ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក (ត)

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្ន អាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នកគ្រប់គ្រងបានព្យាករណ៍ទៅលើផលប៉ះពាល់របស់វិស័យក្បួនៗទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ នៅពេលដែលផលប៉ះពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឱ្យមានផលប៉ះពាល់ទៅលើខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

អត្ថប្រយោជន៍ពេលចូលនិវត្តន៍

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ចូលនិវត្តន៍អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយការគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួនដូចជាអត្រាកំណើនប្រាក់ខែ អត្រាឈប់ពីការងារ និងអត្រាមរណភាព។ ការសន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធសម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្តន៍ រួមមានអត្រាអប្បបរមា។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះ នឹងប៉ះពាល់ដល់តម្លៃនៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

ពន្ធ

ពន្ធត្រូវបានគណនាលើមូលដ្ឋាននៃការបកស្រាយលើបទប្បញ្ញត្តិពន្ធបច្ចុប្បន្ន ដែលបានអនុម័តនាកាលបរិច្ឆេទនៃរបាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃជាប្រចាំលើស្ថានភាពនៃប្រកាសពន្ធដែលស្របជាមួយបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដែលត្រូវបានបកស្រាយ។ ច្បាប់នេះបង្កើតនូវបទប្បញ្ញត្តិដែលសមស្រប លើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានរំពឹងទុកថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ ហើយការកំណត់នៃបំណុលពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់បំណុលពន្ធ និងសមតុល្យក្នុងកាលបរិច្ឆេទដែលការកំណត់ត្រូវបានធ្វើឡើង។

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ការកំណត់ថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មរួមបញ្ចូលចំនួននៃបំណុលភតិសន្យាដែលទទួលស្គាល់ និងការប៉ាន់ស្មានថ្លៃដើម ដែលនឹងកើតឡើងនៅពេលរុះរើ និងដកចេញនូវទ្រព្យសកម្មនោះ ឬធ្វើឱ្យដួចដើមតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យា។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

បំណុលភតិសន្យា គឺវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃភតិសន្យាដែលត្រូវទូទាត់ទៅតាមរយៈពេលនៃភតិសន្យា។ នៅក្នុងការគណនា បំណុលភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាមធ្យមនៃប្រាក់ថ្លៃដើមកម្ចី និងអត្រាការប្រាក់នៃប្រាក់បញ្ញើ មានកាលកំណត់សម្រាប់រយៈពេលវែង នៅពេលចាប់ផ្តើមអនុវត្តទៅតាមរយៈពេលនៃភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់ទ្រព្យសកម្ម

អាយុកាលនៃការប្រើប្រាស់ទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានប៉ាន់ស្មានផ្អែកលើការរំពឹងទុកទ្រព្យសកម្មអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានអាយុកាលទ្រព្យសម្បត្តិ និងបរិក្ខាររបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានត្រួតពិនិត្យជាប្រចាំតាមកាលកំណត់ និងកែប្រែប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានដោយសារ រូបរាងបច្ចេកទេស ឬសម័យកាល និងតាមច្បាប់ ឬការកំណត់ការប្រើប្រាស់ទ្រព្យសកម្មនៃសម្ព័ន្ធធនាគារ និងធនាគារ។ បន្ថែមលើសពីនេះ ការប៉ាន់ស្មានអាយុកាល គឺផ្អែកទៅលើការវាយតម្លៃតាមការអនុវត្តនៅក្នុងវិស័យ ការវាយតម្លៃតាមអ្នកបច្ចេកទេសខាងក្នុង និងបទពិសោធន៍លើទ្រព្យសកម្មដែលស្រដៀងគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលប្រតិបត្តិការនៅពេលអនាគតអាចប៉ះពាល់ជាសារវន្ត ដោយការកែប្រែការប៉ាន់ស្មានតាមកត្តាដែលរៀបរាប់ខាងលើ។ ចំនួនទឹកប្រាក់ និងពេលវេលានៃកត់ត្រាចំណាយនៃរយៈពេលណាមួយ អាចមានផលប៉ះពាល់ដោយសារការកែប្រែនៃកត្តាទាំងនោះ។ ការថយចុះនៃការប៉ាន់ស្មានអាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ និងបរិក្ខារនឹងកើនឡើងការទទួលស្គាល់ចំណាយប្រតិបត្តិការ និងថយចុះទ្រព្យសកម្មរយៈពេលវែង។

៥. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីសម្រាប់តែអនុវត្តទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍បរិច្ឆេទរាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេល ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៥. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

សម្ព័ន្ធធនាគារ និង ធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រានាការណបរិច្ឆេទ រាយការណ៍	អត្រាប្តូរ ៩ខែ	អត្រាប្តូរ ៣ខែ
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	១ ដុល្លារអាមេរិក =	៤.១១៩រៀល	៤.០៧៦រៀល	៤.១០៨រៀល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១ ដុល្លារអាមេរិក =	៤.០៧៩រៀល	៤.០៦៧រៀល	៤.០៧៧រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១ ដុល្លារអាមេរិក =	៤.០៧៤រៀល	មិនទាក់ទង	មិនទាក់ទង

តួលេខដែលត្រូវបានប្តូរនេះ មិនគួរបកស្រាយថាតួលេខនេះជាតួលេខសម្រាប់បង្ហាញ ដូចតួលេខជាប្រាក់ ដុល្លារអាមេរិក ឬយល់ថាជាតួលេខត្រូវបានប្តូរ ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ខាងលើ ឬអត្រាប្តូរប្រាក់ ផ្សេងទៀតទេ។

៦. ព័ត៌មានតាមផ្នែក

ប្រតិបត្តិការចម្បងរបស់សម្ព័ន្ធធនាគារ គឺក្នុងវិស័យហិរញ្ញវត្ថុ ដែលបានកំណត់ដោយរបាយការណ៍តាមផ្នែក របស់សម្ព័ន្ធធនាគារ។

(ក) អាជីវកម្មតាមផ្នែក

ប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ គឺគ្រប់គ្រងដាច់ដោយឡែក តាមលក្ខណៈនៃសេវា (ផ្នែកដំបូង) និង តាមទីផ្សារតំបន់ផ្សេងគ្នា (ផ្នែកទី២) ដែលផ្នែកនីមួយៗ គឺតំណាងឱ្យយុទ្ធសាស្ត្រអាជីវកម្ម។ ផ្នែកអាជីវកម្មរបស់សម្ព័ន្ធធនាគារមានដូចខាងក្រោម៖

កម្ចី៖ ផ្តល់ប្រាក់កម្ចីទៅឯកត្តជន ក្រុម និងនីតិបុគ្គល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ។ ផលិតផលត្រូវផ្តល់ជូនទៅតាម គោលបំណង លក្ខណៈ និងទំហំដូចជា កម្ចីជាក្រុម កម្ចីជុនតូច កម្ចីមធ្យម កម្ចីទិញផ្ទះ កម្ចីទិញឡាន កម្ចីទិញម៉ូតូ ឥណទានវិបារូបន៍ កម្ចីសម្រាប់ទុនបង្វិល ភតិសន្យាហិរញ្ញវត្ថុ កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម។ល។

សេវាហិរញ្ញវត្ថុផ្សេងៗ៖ ផ្តល់សេវាផ្សេងៗដូចជា ប្តូរប្រាក់ ការផ្តល់កាតឥណទាន និងឥណពន្ធ និងការទទួល សេវាកម្ម ការផ្ទេរប្រាក់ នៅក្នុងប្រទេស និងក្រៅប្រទេស សេវាចាត់ចែងសាច់ប្រាក់ ដូចជា ប្រាក់បៀវត្សរ៍ និងប្រមូល សាច់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបញ្ជាអចិន្ត្រៃយ៍។ សេវាទាំងនេះ គឺកំពុងធ្វើទំនើបកម្មប្រើ ប្រាស់តាមប្រព័ន្ធធនាគារឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទក្នុងទូរស័ព្ទដៃ អេស៊ីលីដា អ៊ីនធើណែត និង អ៊ីឌុមមើស ក៏ ដូចជាកម្មវិធីឌីជីថលផ្សេងៗទៀត។

ផ្នែកទាំងនេះ គឺជាមូលដ្ឋានដែលសម្ព័ន្ធធនាគាររាយការណ៍ជាព័ត៌មាននៃផ្នែកដំបូង។ ប្រតិបត្តិការផ្សេងៗរបស់ សម្ព័ន្ធធនាគារ រួមមានប្រតិបត្តិការ និងហិរញ្ញវត្ថុគ្រប់គ្រងដោយសម្ព័ន្ធធនាគារ។ ប្រតិបត្តិការរវាងផ្នែកនីមួយៗកើត ឡើងតាមការប៉ាន់ស្មានអត្រាទីផ្សារលើមូលដ្ឋានជំហោងដៃ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៦. ព័ត៌មានតាមផ្នែក (ត)

(ក) អាជីវកម្មតាមផ្នែក (ត)

ចំណូល និងចំណាយតាមផ្នែក គឺបែងចែកដោយផ្ទាល់ទៅផ្នែកដំបូងនៃអាជីវកម្ម និងទាក់ទងនឹងផ្នែកខ្លះនៃ ចំណូល និងចំណាយរបស់សម្ព័ន្ធធនាគារ ដែលអាចចែកទៅតាមផ្នែកនៃ អាជីវកម្ម ដែលឆ្លុះបញ្ចាំងពីចំណូល និងចំណាយនៃផ្នែកអាជីវកម្មនោះ។

សម្រាប់ផ្នែកទី២ ចំណូល និងចំណាយ នឹងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ដោយផ្អែកលើធនធានដែលបង្កើតប្រាក់ចំណូល និងតំបន់ភូមិសាស្ត្រដែលចំណាយកើតឡើង។

(ខ) ការវិភាគព័ត៌មានផ្នែកដំបូង

ព័ត៌មានផ្នែកដំបូង តាមផ្នែកអាជីកម្មលើមូលដ្ឋានរួមសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២						ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១					
	កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប		កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល												
ពីអតិថិជន												
ចំណូលការប្រាក់	៤៩២.៨៧៥.០៩១	២.០០៨.៩៥៨.៨៧១	-	-	៤៩២.៨៧៥.០៩១	២.០០៨.៩៥៨.៨៧១	៤២៥.៨៥៦.៧១៣	១.៧៣១.៩៥៩.២៥២	-	-	៤២៥.៨៥៦.៧១៣	១.៧៣១.៩៥៩.២៥២
ចំណាយការប្រាក់	១៥៥.១១៨.៣៨០	៦៣២.២៦២.៥១៧	-	-	១៥៥.១១៨.៣៨០	៦៣២.២៦២.៥១៧	១២៥.២៥៩.២៤៦	៥០៩.៤២៩.៣៥៣	-	-	១២៥.២៥៩.២៤៦	៥០៩.៤២៩.៣៥៣
ចំណូលការប្រាក់សុទ្ធ	៣៣៧.៧៥៦.៧១១	១.៣៧៦.៦៩៦.៣៥៤	-	-	៣៣៧.៧៥៦.៧១១	១.៣៧៦.៦៩៦.៣៥៤	៣០០.៥៩៧.៤៦៧	១.២២២.៥២៩.៨៩៩	-	-	៣០០.៥៩៧.៤៦៧	១.២២២.៥២៩.៨៩៩
ចំណូលមិនមែនការប្រាក់	-	-	៥៦.១៩៧.៧៨២	២២៩.០៦២.១៦០	៥៦.១៩៧.៧៨២	២២៩.០៦២.១៦០	-	-	៤៥.៣៤៤.៨៩៨	១៨៤.៨១៧.៧០០	៤៥.៣៤៤.៨៩៨	១៨៤.៨១៧.៧០០
សរុបចំណូលសុទ្ធ	៣៣៧.៧៥៦.៧១១	១.៣៧៦.៦៩៦.៣៥៤	៥៦.១៩៧.៧៨២	២២៩.០៦២.១៦០	៣៩៣.៩៥៤.៤៩៣	១.៦០៥.៧៥៨.៥១៤	៣០០.៥៩៧.៤៦៧	១.២២២.៥២៩.៨៩៩	៤៥.៣៤៤.៨៩៨	១៨៤.៨១៧.៧០០	៣៤៥.៩៤២.៣៦៥	១.៤០៦.៩៤៧.៥៩៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តរៀបចំ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៦. ព័ត៌មានតាមផ្នែក (ត)

(គ) ការវិភាគព័ត៌មានផ្នែកទី២

ព័ត៌មានផ្នែកទី២ (តាមភូមិសាស្ត្រ) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២										ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១									
ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ		សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា		ស៊ុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ		សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា		ស៊ុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)
របាយការណ៍ចំណេញប្រចាំ																			
និងលទ្ធផលសន្លឹកផ្សេងៗចន្លោះពេល																			
ចំណូលសរុប	៥២៤.២៣៧.២៧៧	២.១៣៦.៧៩១.១៤១	២១.៨១០.៩០២	៨៨.៩០១.២៣៧	៥.៥៨១.៦៨៣	២២.៧៥០.៩៤០	៥៥១.៦២៩.៨៦២	២.២៨៨.៤៨៣.៣១៨	៤៤២.៣១០.០១៧	១.៧៩៨.៨៧៤.៨៣៩	២៣.៨៥៤.១៨៤	៩៧.០១៤.៩៦៦	៧.១៧៤.៣៤៣	២៩.១៧៨.០៥៧	៤៧៣.៣៣៨.៥៤៤	១.៩២៥.០៦៧.៨៦២			
ចំណាយសរុប	៣៩៦.២០២.៣៦៧	១.៦១៤.៩២០.៨៤៨	១៧.១២១.៧៥១	៦៩.៧៨៨.២៤៧	៥.២៧៤.០៨២	២១.៤៩៧.១៥៨	៤១៨.៥៩៨.២០០	១.៧០៦.២០៦.២៦៣	៣២៥.៤៦៣.០១១	១.៣២៣.៦៥៨.០៦៦	១៩.២៦៦.២៦៤	៧៨.៣៥៥.៨៩៦	៨.១៣១.៥៦៥	៣៣.០៧១.០៧៣	៣៥២.៨៦០.៨៨០	១.៤៣៥.០៨៥.០៣៥			
ចំណេញសុទ្ធ	១២៨.០៣៤.៩១០	៥២១.៨៧០.២៩៣	៤.៦៨៩.១៥១	១៩.១១២.៩៩០	៣០៧.៦០១	១.២៥៣.៧៨២	១៣៣.០៣១.៦៦២	៥៨២.២៧៧.០៥៥	១១៦.៨៤៧.០០៦	៤៧៥.២១៦.៧៧៣	៤.៥៨៧.៩២០	១៨.៦៥៩.០៧០	(៩៥៧.២២២)	(៣.៨៩៣.០១៦)	១២០.៤៧៧.៧០៤	៤៨៩.៩៨២.៨២៧			
ព័ត៌មានតាមផ្នែកផ្សេងៗ																			
រំលស់ទ្រព្យរូបិ៍ និងអរូបិ៍	២៦.៣៧២.៣២២	១០៧.៤៩៣.៥៨៤	១.០៩៦.៧៧០	៤.៤៧០.៤៣៥	២១៤.៩៥២	៨៧៦.១៤៤	២៧.៦៨៤.០៤៤	១១២.៨៤០.១៦៣	២៤.៩៦០.៩៣១	១០១.៥១៦.១០៦	១.៤២៨.៨៦៦	៥.៨១០.៤៦៦	៣១១.៩០៥	១.២៦៨.៥១៨	២៦.៧០១.៥២២	១០៨.៥៩៥.០៩០			
ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២										ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១									
ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ		សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា		ស៊ុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ		សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា		ស៊ុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ធ៍)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល																			
ទ្រព្យសកម្មសរុប	៨.៣១០.៥៩៣.៥០៤	៣៤.២៣១.៣៣៨.៦៤៣	១៥១.២២២.៩៦០	៦២២.៨៨៧.៣៧២	១៦.៧៨៣.១៨១	៦៨.៩៦៥.១៦៤	៨.៤៧៨.៥៥៩.៦៤៥	៣៤.៩២៣.១៨៧.១៧៩	៧.៧៣២.២០៧.៩៥៨	៣១.៥០១.០១៥.២២១	១៩៩.២១៨.៤៨១	៨១១.៦១៥.៩២៩	២២.៣១៣.៧៣១	៩០.៩០៦.១៤០	៧.៩៥៣.៧៤០.១៣០	៣២.៤០៣.៥៣៧.២៩០			
បំណុលសរុប	៦.៩៩៧.១៥១.៧៥៧	២៨.៨២១.២៦៨.០៨៧	១១៨.៧៩៣.០២៩	៤៨៩.៣០៨.៨៤៦	២.៦១០.៣៦១	១០.៧៥២.០៧៩	៧.១១៨.៥៥៥.១៤៧	២៩.៣២១.៣២៨.៦៥២	៦.៩៩៥.៣៧៩.៩៧៤	២៦.៤៦២.១៧៨.០១៤	១៥៦.៤០៧.១៣៩	៦៣៧.២០២.៦៨៨	៥.៩៦៨.៤៧៣	២៤.៣១៥.៥៥៩	៦.៦៤៧.៧៥៥.៥៨៦	២៧.១២៣.៦៩៦.២៨៧			

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៦. ព័ត៌មានតាមផ្នែក (ត)

(ឃ) ការផ្ទៀងផ្ទាត់

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល។

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល				
ចំណូលសរុបតាមផ្នែក	៥៥១.៦២៩.៨៦២	៤៧៣.៣៣៨.៥៤៤	២.២៤៨.៤៤៣.៣១៨	១.៩២៥.០៦៧.៨៦២
លុបចោលនៅចំណូលផ្នែកខាងក្នុង	(២.៥៥៦.៩៨៩)	(២.១៣៦.៩៣៣)	(១០.៤២២.២៨៧)	(៨.៦៩០.៩១០)
ចំណូលសុទ្ធនៅក្នុងចំណេញ ឬខាត	៥៤៩.០៧២.៨៧៣	៤៧១.២០១.៦១១	២.២៣៨.០២១.០៣១	១.៩១៦.៣៧៦.៩៥២
ចំណេញ ឬខាត				
ចំណូលសរុបតាមផ្នែកប្រតិបត្តិការ	១៣៣.០៣១.៦៦២	១២០.៤៧៧.៧០៤	៥៤២.២៣៧.០៥៥	៤៨៩.៩៨២.៨២៧
លុបចោលនៅចំណូលផ្នែកខាងក្នុង	៥.៦០៥	(៣៥៥.៦៣០)	២២.៨៤៧	(១.៤៤៦.៣៥១)
ចំណូលសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	១៣៣.០៣៧.២៦៧	១២០.១២២.០៧៤	៥៤២.២៥៩.៩០២	៤៨៨.៥៣៦.៤៧៦
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម				
ទ្រព្យសកម្មសរុបតាមផ្នែក	៨.៤៧៨.៥៥៩.៦៤៥	៧.៩៥៣.៧៥០.១៣០	៣៤.៩២៣.១៨៧.១៧៩	៣២.៤០៣.៥៣៧.២៩០
ទ្រព្យសកម្មមិនបានបែងចែក	(៩៨.៤២៩.៤៧៥)	(៩៨.៤៨៧.៨០៦)	(៤០៥.៤៣១.០០៨)	(៤០១.២៣៩.៣២៣)
ទ្រព្យសកម្មសរុប	៨.៣៨០.១៣០.១៧០	៧.៨៥៥.២៦២.៣២៤	៣៤.៥១៧.៧៥៦.១៧១	៣២.០០២.២៩៧.៩៦៧
បំណុល				
បំណុលសរុបតាមផ្នែក	៧.១១៨.៥៥៥.១៤៧	៦.៦៥៧.៧៥៥.៥៨៦	២៩.៣២១.៣២៨.៦៥២	២៧.១២៣.៦៩៦.២៥៧
បំណុលមិនបានបែងចែក (លុបចោលនៅបំណុលផ្នែកខាងក្នុង)	(៧.៤៨៥.៣៨២)	(៧.៥៣៨.៣០៥)	(៣០.៨៣២.២៨៩)	(៣០.៧១១.០៥០)
បំណុលសរុប	៧.១១១.០៦៩.៧៦៥	៦.៦៥០.២១៧.២៨២	២៩.២៩០.៤៩៦.៣៦៣	២៧.០៩២.៩៨៥.២០៧

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៧. សាច់ប្រាក់ក្នុងដៃ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
តាមរូបិយប័ណ្ណ៖								
ជាប្រាក់ដុល្លារអាមេរិក	៣៨៣.៣៦៧.៩៤៥	៣១៣.៨៤៧.៤៦៤	១.៥៧៩.០៩២.៥៦៥	១.២៧៨.៦១៤.៥៦៨	៣៨១.៨៤៩.០៥២	៣១២.៣០៦.៥២៤	១.៥៧២.៨៣៦.២៤៥	១.២៧២.៣៣៦.៧៧៩
ជាប្រាក់រៀលខ្មែរ	១១៥.១៨១.៤៧៨	១០៤.៩៩៦.៣៥៩	៤៧៤.៤៣២.៥០៨	៤២៧.៧៤៥.១៦៧	១១៥.១៧៣.៥៦៧	១០៤.៩៩៤.៤៣០	៤៧៤.៣៩៩.៩២២	៤២៧.៧៤៧.៣០៨
ជាប្រាក់បាតថៃ	២៩.៤៣៧.៤៧៨	១៩.០១៩.០៩១	១២១.២៥២.៩៧២	៧៧.៤៨៣.៧៧៧	២៧.៥៧៦.៤៩៨	១៧.១៥២.៥០៨	១១៣.៥៨៧.៥៩៥	៦៩.៨៧៩.៣១៨
ជាប្រាក់អឺរ៉ូ	១.១៧២.៦៣១	២.៥២១.៤៨០	៤.៨៣០.០៦៧	១០.២៧២.៥១០	១.១៧០.៨៦៨	២.៥១៨.៧៦៥	៤.៨២២.៨០៥	១០.២៦១.៤៤៩
រូបិយប័ណ្ណផ្សេងៗ	៨.៤១០.២០០	៩.៩៩០.៧៥៥	៣៤.៦៤១.៦១៤	៤០.៧០២.៣៣៥	២.៧០៨.២០៧	២.៤៩៣.៧៥៣	១១.១៥៥.១០៦	១០.១៥៩.៥៤៩
	៥៣៧.៥៦៩.៧៣២	៤៥០.៣៧៥.១៤៩	២.២១៤.២៤៩.៧២៦	១.៨៣៤.៨៦៨.៣៥៧	៥២៨.៤៧៨.១៩២	៤៣៩.៤៦៥.៩៨០	២.១៧៦.៨០១.៦៧៣	១.៧៩០.៣៨៤.៤០៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ - សុទ្ធ

	សម្ព័ន្ធជនធនាគារ				ធនាគារ			
	ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
ធនាគារជាតិនៃកម្ពុជា	៣៤៧.៩០៥.០៤៦	២៩០.៤៧៧.៤៤១	១.៤៣៣.០២០.៨៨៤	១.១៨៣.៤០៥.០៩៥	៣៤៧.៩០៥.០៤៦	២៩០.៤៧៧.៤៤០	១.៤៣៣.០២០.៨៨៤	១.១៨៣.៤០៥.០៩១
ធនាគារផ្សេងៗ	៧៦.៣៧៤.៥៥៩	៤១.៩៤០.៧៧៧	៣១៤.៥៨៦.៧៦៨	១៧០.៨៦៦.៧២៥	៧៦.៣៧៤.៥៥៩	៤១.៩៤០.៧៧៧	៣១៤.៥៨៦.៧៦៨	១៧០.៨៦៦.៧២៥
	៤២៤.២៧៩.៦០៥	៣៣២.៤១៨.២១៨	១.៧៤៧.៦០៧.៦៥២	១.៣៥៤.២៧១.៨២០	៤២៤.២៧៩.៦០៥	៣៣២.៤១៨.២១៧	១.៧៤៧.៦០៧.៦៥២	១.៣៥៤.២៧១.៨១៦
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	១៦.៤៣២.១៤៩	៣០.៦៣១.៤២៦	៦៧.៦៨៤.០២២	១២៤.៧៩២.៤៣០	-	-	-	-
ធនាគារផ្សេងៗ	១៤៦.៣៧៦.៦៧៣	២១៤.៥៤៦.៨១៧	៦០២.៩២៥.៥១៦	៨៧៤.០៦៣.៧៣២	១៤៤.០៥៨.៥៤០	២១១.២២៨.៩៨៥	៥៩៣.៣៧៧.១២៦	៨៦០.៥៤៦.៨៨៥
	១៦២.៨០៨.៨២២	២៤៥.១៧៨.២៤៣	៦៧០.៦០៩.៥៣៨	៩៩៨.៨៥៦.១៦២	១៤៤.០៥៨.៥៤០	២១១.២២៨.៩៨៥	៥៩៣.៣៧៧.១២៦	៨៦០.៥៤៦.៨៨៥
សរុបសមតុល្យជាមួយធនាគារក្នុងស្រុក និងក្រៅស្រុក	៥៨៧.០៨៨.៤២៧	៥៧៧.៥៩៦.៤៦១	២.៤១៨.២១៧.១៩០	២.៣៥៣.១២៧.៩៨២	៥៦៨.៣៣៨.១៤៥	៥៤៣.៦៤៧.២០២	២.៣៤០.៩៨៤.៧៧៨	២.២១៤.៨១៨.៧០១
សវិធានធនលើឱនភាពនៃតម្លៃខាតបង់	(៤៨០.៦៨៧)	(៤៧៩.១៦៣)	(១.៩៧៩.៩៥០)	(១.៩៥២.១១០)	(៤៣០.២៧៦)	(២២០.២៨២)	(១.៧៧២.៣០៧)	(៨៩៧.៤២៩)
	៥៨៦.៦០៧.៧៣០	៥៧៧.១១៧.២៩៨	២.៤១៦.២៣៧.២៤០	២.៣៥១.១៧៥.៨៧២	៥៦៧.៩០៧.៨៦៩	៥៤៣.៤២៦.៩២០	២.៣៣៩.២១២.៤៧១	២.២១៣.៩២១.២៧២
ប្រាក់បញ្ញើរយៈពេលខ្លី	៥៨៦.៦០៧.៧៣០	៥៧៧.១១៧.២៩៨	២.៤១៦.២៣៧.២៤០	២.៣៥១.១៧៥.៨៧២	៥៦៧.៩០៧.៨៦៩	៥៤៣.៤២៦.៩២០	២.៣៣៩.២១២.៤៧១	២.២១៣.៩២១.២៧២
ប្រាក់បញ្ញើរយៈពេលវែង	-	-	-	-	-	-	-	-
	៥៨៦.៦០៧.៧៣០	៥៧៧.១១៧.២៩៨	២.៤១៦.២៣៧.២៤០	២.៣៥១.១៧៥.៨៧២	៥៦៧.៩០៧.៨៦៩	៥៤៣.៤២៦.៩២០	២.៣៣៩.២១២.៤៧១	២.២១៣.៩២១.២៧២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ - សុទ្ធ (ត)

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនីចរន្ត	៣៤៨.៥៥៩.៦២៤	២៩១.១៧៣.៩៤២	១.៤៣៥.៧១៧.០៩១	១.១៨៦.២៤២.៦៤០	៣៤៨.៥៥៩.៦២៤	២៩១.១៧៣.៩៤១	១.៤៣៥.៧១៧.០៩១	១.១៨៦.២៤២.៦៣៦
ប្រាក់បញ្ញើមានកាលកំណត់	៧៥.៧១៩.៩៧១	៤១.២៤៤.២៧៦	៣១១.៨៩០.៥៦១	១៦៨.០២៩.១៨០	៧៥.៧១៩.៩៧១	៤១.២៤៤.២៧៦	៣១១.៨៩០.៥៦១	១៦៨.០២៩.១៨០
	<u>៤២៤.២៧៩.៥៩៥</u>	<u>៣៣២.៤១៨.២១៨</u>	<u>១.៧៤៧.៦០៧.៦៥២</u>	<u>១.៣៥៤.២៧១.៨២០</u>	<u>៤២៤.២៧៩.៥៩៥</u>	<u>៣៣២.៤១៨.២១៧</u>	<u>១.៧៤៧.៦០៧.៦៥២</u>	<u>១.៣៥៤.២៧១.៨១៦</u>
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
គណនីចរន្ត	១២២.៤៩៥.៥៨១	២៤៥.១៧៨.២៤៣	៥០៤.៥៥៩.២៩៨	៩៩៨.៨៥៦.១៦២	១០៤.០៤៥.៩១៥	២១០.២២៣.៦២៩	៤២៨.៥៦៥.១២៤	៨៥៦.៤៥១.០៦៥
ប្រាក់បញ្ញើមានកាលកំណត់	៤០.៣១៣.២៤១	-	១៦៦.០៥០.២៤០	-	៤០.០១២.៦២៥	១.០០៥.៣៥៦	១៦៤.៨១២.០០២	៤.០៩៥.៨២០
	<u>១៦២.៨០៨.៨២២</u>	<u>២៤៥.១៧៨.២៤៣</u>	<u>៦៧០.៦០៩.៥៣៨</u>	<u>៩៩៨.៨៥៦.១៦២</u>	<u>១៤៤.០៥៨.៥៤០</u>	<u>២១១.២២៨.៩៨៥</u>	<u>៥៩៣.៣៧៧.១២៦</u>	<u>៨៦០.៥៤៦.៨៨៥</u>
សមតុល្យជាមួយធនាគារនៅក្នុងនិងក្រៅប្រទេសសរុប	<u>៥៨៧.០៨៨.៤១៧</u>	<u>៥៧៧.៥៩៦.៤៦១</u>	<u>២.៤១៨.២១៧.១៩០</u>	<u>២.៣៥៣.១២៧.៩៨២</u>	<u>៥៦៨.៣៣៨.១៣៥</u>	<u>៥០១.៤៣៨.២១៤</u>	<u>២.៣៤០.៩៨៤.៧៧៧</u>	<u>២.២៤៦.៨១៨.៧០១</u>
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	<u>(៤៨០.៦៨៧)</u>	<u>(៤៧៩.១៦៣)</u>	<u>(១.៩៧៩.៩៥០)</u>	<u>(១.៩៥២.១១០)</u>	<u>(៤៣០.២៧៦)</u>	<u>(២២០.២៨២)</u>	<u>(១.៧៧២.៣០៧)</u>	<u>(៨៩៧.៤២៩)</u>
	<u><u>៥៨៦.៦០៧.៧៣០</u></u>	<u><u>៥៧៧.១១៧.២៩៨</u></u>	<u><u>២.៤១៦.២៣៧.២៤០</u></u>	<u><u>២.៣៥១.១៧៥.៨៧២</u></u>	<u><u>៥៦៧.៩០៧.៨៥៩</u></u>	<u><u>៥៨៣.២១៧.៩៣២</u></u>	<u><u>២.៣៣៩.២១២.៤៧០</u></u>	<u><u>២.២៤៥.៣២១.២៧២</u></u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ - សុទ្ធ (ត)

ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីសន្សំ	០,០០% - ០,៥០%	០,០០% - ០,៥០%	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	០,១៤% - ៧,៥០%	០,១២% - ៧,៥០%	០,១៤% - ៦,០០%	០,១២% - ៥,៥០%

គ) តាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
តាមតម្រូវការ	៨៧១.០៥៥.២០៥	៥៣៦.៣៥២.១៨៥	១.៩៤០.២៧៦.៣៩០	២.១៨៥.០៩៨.៨០២	៤៥២.៦០៥.៥៣៩	៥០១.៣៩៧.៥៧០	១.៨៦៤.២៨២.២១៥	២.០៤២.៦៩៣.៧០១
មិនលើសពីមួយខែ	៧២.២៣៣.៣០៩	១០.០០៣.៤៣០	២៩៧.៥២៩.០០០	៤០.៧៥៣.៩៧៤	៧២.២៣៣.៣០៩	១១.០០៨.៧៨៧	២៩៧.៥២៩.០០០	៤៤.៨៤៩.៧៩៧
រវាងពីរខែទៅបីខែ	៣១.៥០៦.៤១៥	២១.៤០៧.៦៩៣	១២៩.៧៧៤.៩២៣	៨៧.២១៤.៩៨១	៣១.២០៥.៧៩៩	២១.៤០៧.៦៩១	១២៨.៥៣៦.៦៨៦	៨៧.២១៤.៩៣៣
រវាងពីបួនខែទៅប្រាំមួយខែ	១២.២៩៣.៤៨៨	៩.៨៣៣.១៥៣	៥០.៦៣៦.៨៧៧	៤០.០៦០.២៦៥	១២.២៩៣.៤៨៨	៩.៨៣៣.១៥៤	៥០.៦៣៦.៨៧៧	៤០.០៦០.២៧០
រវាងពីប្រាំពីរខែទៅដប់ពីរខែ	-	-	-	-	-	-	-	-
	៥៨៧.០៨៨.៤១៧	៥៧៧.៥៩៦.៤៦១	២.៤១៨.២១៧.១៩០	២.៣៥៣.១២៧.៩៨២	៥៦៨.៣៣៨.១៣៥	៥៤៣.៦៤៧.២០២	២.៣៤០.៩៨៩.៧៧៨	២.២១៤.៨១៨.៧០១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៩. ការវិនិយោគហិរញ្ញវត្ថុ- សុទ្ធ

		សម្ព័ន្ធធនាគារ				ធនាគារ			
កំណត់សម្គាល់		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
មូលហេតុកាតហ៊ុនដែលមិនបានចុះបញ្ជី -ដោយតម្លៃសមស្របតាមរយៈលទ្ធផលបង្កើតផ្សេងៗ៖	(ក)								
ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd		១៥៣.៥២៩	១៥៣.៥២៩	៦៣២.៣៨៦	៦២៥.៤៧៧	១៥៣.៥២៩	១៥៣.៥២៩	៦៣២.៣៨៦	៦២៥.៤៧៧
Swift		៣៦.១៤១	៣៦.១៤១	១៤៨.៨៦៥	១៤៧.២៣៨	៣៦.១៤១	៣៦.១៤១	១៤៨.៨៦៥	១៤៧.២៣៨
សរុបវិនិយោគហិរញ្ញវត្ថុនៅ FVOD		១៨៩.៦៧០	១៨៩.៦៧០	៧៨១.២៥១	៧៧២.៧១៥	១៨៩.៦៧០	១៨៩.៦៧០	៧៨១.២៥១	៧៧២.៧១៥
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងថ្លៃដើមបានរំលស់									
មូលហេតុកាតព្វកិច្ចបញ្ចុះបញ្ចាំជាមួយធនាគារជាតិនៃកម្ពុជា	(ខ)	៣២៤.១៩០.៦៤៨	៨០០.៨៩៤.៧២២	១.៣៣៥.៣៤១.២៧៩	៣.២៦២.៨៤៥.០៩៨	៣២៤.១៩០.៦៤៨	៨០០.៨៩៤.៧២២	១.៣៣៥.៣៤១.២៧៩	៣.២៦២.៨៤៥.០៩៨
មូលហេតុគ្រប់បំណុល	(គ)	៣៦.០៣៦.៧៧៧	-	១៤៨.៤៣៥.៤៨៤	-	៣៦.០៣៦.៧៧៧	-	១៤៨.៤៣៥.៤៨៤	-
		៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២	១.៤៨៣.៧៧៦.៧៦៣	៣.២៦២.៨៤៥.០៩៨	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២	១.៤៨៣.៧៧៦.៧៦៣	៣.២៦២.៨៤៥.០៩៨
សរុបធន EOL		(៦០៨.០៩៥)	-	(២.៥០៩.៧៤៣)	-	(៦០៨.០៩៥)	-	(២.៥០៩.៧៤៣)	-
សរុបការវិនិយោគហិរញ្ញវត្ថុនៅក្នុងថ្លៃដើមបានរំលស់		៣៥៩.៦១៥.៣៣០	៨០០.៨៩៤.៧២២	១.៤៨១.២៧២.០២០	៣.២៦២.៨៤៥.០៩៨	៣៥៩.៦១៥.៣៣០	៨០០.៨៩៤.៧២២	១.៤៨១.២៧២.០២០	៣.២៦២.៨៤៥.០៩៨
សរុបវិនិយោគហិរញ្ញវត្ថុ		៣៥៩.៨០៥.០០០	៨០១.០៨៤.៣៩២	១.៤៨២.០៥៣.២៧១	៣.២៦៣.៦១៧.៨១៣	៣៥៩.៨០៥.០០០	៨០១.០៨៤.៣៩២	១.៤៨២.០៥៣.២៧១	៣.២៦៣.៦១៧.៨១៣

(ក) តំណាងឱ្យការវិនិយោគតាមមូលធនរបស់ធនាគារនៅក្នុងក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. ("CBC"). កាន់កាប់ដោយផ្ទាល់ចំនួន ៥% និងកាន់កាប់ដោយប្រយោល ១% តាមរយៈសមាគមធនាគារក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ទឹកប្រាក់វិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. ("CBC"). មានចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ១៥៣.៥២៩ ដុល្លារអាមេរិក) និងនៅក្នុងក្រុមហ៊ុន Swift មានចំនួន ៣៦.១៤១ ដុល្លារអាមេរិក ដោយអ្នកគ្រប់គ្រងជឿថាថ្លៃដើមនៃការវិនិយោគ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ចំណូលភាគលាភទទួលបានពី CBC ក្នុងអំឡុងពេលការិយបរិច្ឆេទមានចំនួន ៤៧៥.២០០.០០០ រៀល (១១៧.៧៨០ ដុល្លារអាមេរិក) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៤៧៥.២០០.០០០ រៀល (១១៦.៤៩៩ ដុល្លារអាមេរិក) ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៩. ការវិនិយោគហិរញ្ញវត្ថុ- សុទ្ធ (ត)

- (ខ) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ២៣.៩៨៣.០៣៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ១៥.៧៩៣.៨៨២ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។ មូលបត្រអាចជួញដូរបានផ្សេងទៀត មានទឹកប្រាក់ចំនួន ៣០០.២០៧.៦០៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ៧៨៥.១០០.៨៤០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសដប់ពីរខែ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍លើការទូទាត់ឧបករណ៍ដាត់ទាត់នេះនៅឡើយទេ។
- (គ) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ធនាគារបានវិនិយោគលើមូលបត្របំណុលសាជីវកម្មដែលមានតម្លៃចារឹកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដែលបានធានាដោយ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាភាគីទីបី។ មូលបត្របំណុលទទួលបានការប្រាក់ ក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំនិងមានកាលកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ធនាគារបានទិញមូលបត្ររដ្ឋពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងចំនួន ២០.០០០ សន្លឹក ដែលមានតម្លៃចារឹកស្មើនឹង ១.០០០.០០០ រៀលក្នុងមួយសន្លឹក ។ ការវិនិយោគក្នុងមូលបត្ររដ្ឋនេះទទួលបាន អត្រាការប្រាក់ ២% ក្នុងមួយឆ្នាំ ក្នុងរយៈពេលកាន់កាប់ចំនួន ១២ខែ ដែលធានាដោយរដ្ឋាភិបាលកម្ពុជា ។ មូលបត្ររដ្ឋទទួលបានទិន្នផល គិតត្រឹមឥណប្រតិទានក្នុងអត្រា ២,២០% ក្នុងមួយឆ្នាំនិងមានកាលកំណត់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ ការវិនិយោគលើមូលបត្រទាំងនេះ ត្រូវបានវាស់វែងតាមវិធីសាស្ត្រថ្លៃដើមបានរំលស់ និងកាន់កាប់ក្នុងគោលបំណង ដើម្បីទទួលបានការប្រាក់ និងលំហូរសាច់ប្រាក់ត្រូវបានរំពឹងថានឹងប្រមូលបាននៅពេលវេលាជាក់លាក់ណាមួយនាពេលអនាគត។

វិភាគតាមឥណប្រតិទាន នៃការវិនិយោគហិរញ្ញវត្ថុនៅក្នុងថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ខែ	៣០០.២០៧.៦២៣	៧៨៥.១០០.៨៤០	១.២៣៦.៥៥៥.១៩៨	៣.១៩៨.៥០០.៨២៣	៣០០.២០៧.៦២៣	៧៨៥.១០០.៨៤០	១.២៣៦.៥៥៥.១៩៨	៣.១៩៨.៥០០.៨២៣
រវាងពី ២ខែ ទៅ ៣ខែ	២២.០៤៨.៤១៤	១៥.៤៩៣.៨៥៦	៩០.៨១៧.៤១៧	៦៣.១២១.៩៦៩	២២.០៤៨.៤១៤	១៥.៤៩៣.៨៥៦	៩០.៨១៧.៤១៧	៦៣.១២១.៩៦៩
រវាងពី ៤ខែ ទៅ ៦ខែ	៣.១២៥.៣៩១	៣០០.០២៦	១២.៨៧៣.៤៨៦	១.២២២.៣០៦	៣.១២៥.៣៩១	៣០០.០២៦	១២.៨៧៣.៤៨៦	១.២២២.៣០៦
រវាងពី ៧ខែ ទៅ ១២ខែ	៤.៨៤៥.៩៩៧	-	១៩.៩៦០.៦៦២	-	៤.៨៤៥.៩៩៧	-	១៩.៩៦០.៦៦២	-
លើសពី ១២ខែ	៣០.០០០.០០០	-	១២៣.៥៧០.០០០	-	៣០.០០០.០០០	-	១២៣.៥៧០.០០០	-
	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២	១.៤៨៣.៧៧៦.៧៦៣	៣.២៦២.៨៨៥.០៩៨	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២	១.៤៨៣.៧៧៦.៧៦៣	៣.២៦២.៨៨៥.០៩៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន - សុទ្ធ

	សម្ព័ន្ធធនាគារ											
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១			ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១		
	តម្លៃយោងដុល ដុល្លារអាមេរិក	សវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៨)	សវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៨)	សវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៨)
ឥណទានខ្នាតតូច	២.៧៦១.៩៤៧.២៨៤	២៣.៥៣៩.៧៣៤	២.៧៣៨.៤០៧.៥៥០	២.៤៥៤.៣០៦.១៥៥	១៩.៩៧០.៥៨៧	២.៤៣៤.៣៣៥.៥៦៨	១១.៣៧៦.៤៦០.៨៦៣	៩៦.៩៦០.១៦៤	១១.២៧៩.៥០០.៦៩៩	៩.៩៩៨.៨៤៣.២៧៥	៨១.៣៦០.១៧០	៩.៩១៧.៤៨៣.១០៥
ឥណទានខ្នាតមធ្យម	២.៥១៣.០០៣.៥៧៤	១៨.០០៣.៣២៤	២.៤៩៥.០០០.២៥០	២.១២៦.៩៦៩.២៣៣	១០.២១៣.៤២៩	២.១១៦.៧៥៥.៨០៤	១០.៣៥១.០៦១.៧២១	៧៤.១៥៥.៦៩២	១០.២៧៦.៩០៦.០២៩	៨.៦៦៥.២៧២.៦៥៥	៨១.៦០៩.៥១១	៨.៦២៣.៦៦៣.១៨៤
ឥណទានបុគ្គលិក	២៨៣.៩២៩.៦៦៣	១០៥.៩១៥	២៨៣.៨២៣.៧៤៨	២៥៥.៦៥៨.៣៩៩	១៥៤.៧៨១	២៥៥.៥០៣.៦១៨	១.១៦៩.៥០៦.២៥២	៤៣៦.២៦៤	១.១៦៩.០៧០.០១៨	១.០៤១.៥៥២.៣១៨	៦៣០.៥៧៨	១.០៤០.៩២១.៧៤០
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើ ប្រាស់ផ្សេងៗ	២៤២.៩៦៨.២១២	២.០៨០.៤០៧	២៤០.៨៨៧.៨០៥	២០២.៥៤២.០៤១	១.៦៧៤.៥៦៦	២០០.៨៦៧.៤៧៥	១.០០០.៧៨៦.០៦៥	៨.៥៦៩.១៩៧	៩៩២.២១៦.៨៦៨	៨២៥.១៥៦.២៧៤	៦៨២២.១៨២	៨១៨.៣៣៤.០៩២
ឥណទានគណៈកម្មាធិការសាធារណៈ	១៥២.១០០.៣៣៧	១.៥៥៨.៣៧៧	១៥០.៥៤១.៩៦០	១៣៥.៩៧១.៨០៨	៨៩២.៥២៦	១៣៥.០៧៩.២៨២	៦២៦.៥០១.២៨៨	៦.៤១៨.៩៥៥	៦២០.០៨២.៣៣៣	៥៥៣.៩៤៩.១៤៦	៣.៦៣៦.១៥១	៥៥០.៣១២.៩៩៥
ឥណទានដីបារាំង	១៣៦.៦៤៥.៩៦៩	២៥១.៧៣៩	១៣៦.៣៩៤.២៣០	៩៥.៩៧៤.១១៦	២៩៨.២៥៣	៩៥.៦៧៥.៨៦៣	៥៦២.៨៤៤.៧៤៦	១.០៣៦.៩១៣	៥៦១.៨០៧.៨៣៣	៣៩០.៩៩៨.៥៤៩	១.២១៥.០៨៣	៣៨៩.៧៨៣.៤៦៦
ប័ណ្ណឥណទាន	៥៥.៣៤០.៣៧៦	១.១៣១.២៩៦	៥៤.២០៩.០៨០	៤០.២៨១.០៧៨	៧៣៤.៩៥៦	៣៩.៥៤៦.១២២	២២៧.៩៤៧.០០៩	៤.៦៥៩.៨០៨	២២៣.២៨៧.២០១	១៦៤.១០៤.១១២	២.៩៩៤.២១១	១៦១.១១០.៩០១
ឥណទានទុនប្តីរូប	២៨.៧៣៦.៣១៨	៧៥.៣៦៤	២៨.៦៦០.៩៥៤	៤៩.៦៥០.៣៩៣	៨៣.១៧៤	៤៩.៥៦៧.២១៩	១១៨.៣៦៤.៨៩៤	៣១០.៤២៤	១១៨.០៥៤.៤៧០	២០២.៧៧៥.៧០១	៣៣៨.៨៥១	២០១.៩៣៦.៨៥០
ឥណទានគណៈកម្មាធិការបុគ្គលិក	២៧.២៤៧.៣៤២	៥០.៨៣៣	២៧.១៩៦.៥០៩	២៤.៥៦២.០៨៩	១០.២០៦	២៤.៥៥១.៨៨៣	១១២.២៣១.៨០២	២០៩.៣៨១	១១២.០២២.៤២១	១០០.០៦៥.៩៥១	៤១.៥៧៩	១០០.០២៤.៣៧២
ឥណទានកែលម្អគណៈកម្មាធិការ	២៣.៦៣២.០៣៤	១.៤៦៥.៨៦១	២២.១៦៦.១៧៣	៣១.៤៥១.០២៨	៥៧៥.០០៥	៣០.៨៧៦.០២៣	៩៧.៣៤០.៣៤៨	៦.០៣៧.៨៨១	៩១.៣០២.៤៦៧	១២៨.១៣១.៤៨៨	២.៣៤២.៥៧០	១២៥.៧៨៨.៩១៨
ឥណទានពាណិជ្ជកម្ម	១៧.៣៣៣.១០៧	១៤.៣៧០	១៧.៣១៨.៧៣៧	១១.២០៨.២៣៧	១៣.៥៩១	១១.១៩៤.៦៤៦	៧១.៣៩៥.០៦៨	៥៩.១៩០	៧១.៣៣៥.៨៧៨	៤៥.៦៦២.៣៥៨	៥៥.៣៧០	៤៥.៦០៦.៩៨៨
	៦.២៤២.៨៨៤.២១៦	៤៨.២៧៧.២២០	៦.១៩៤.៦០៦.៩៩៦	៥.៤២៨.៥៧៥.៥៧៧	៣៤.៦២១.០៧៤	៥.៣៩៣.៩៥៣.៥០៣	២៥.៧១៤.៤៤០.០៨៦	១៩៨.៨៥៣.៨៦៩	២៥.៥១៥.៥៨៦.២១៧	២២.១១៦.០១២.៨២៧	១៤១.០៤៦.២៥៦	២១.៩៧៤.៩៦៦.៥៧១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	ធនាគារ											
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១			ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១		
	កម្រៃយោងដុល ដុល្លារអាមេរិក	សិវិធាននៃ ដុល្លារអាមេរិក	កម្រៃយោង ដុល្លារអាមេរិក	កម្រៃយោងដុល ដុល្លារអាមេរិក	សិវិធាននៃ ដុល្លារអាមេរិក	កម្រៃយោង ដុល្លារអាមេរិក	កម្រៃយោងដុល កាន់រៀល	សិវិធាននៃ កាន់រៀល	កម្រៃយោង កាន់រៀល	កម្រៃយោងដុល កាន់រៀល	សិវិធាននៃ កាន់រៀល	កម្រៃយោង កាន់រៀល
							(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)		(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)
ឥណទានខ្នាតតូច	២.៦៤៤.១២៩.៤៩៩	១១.២៧៤.៨៩២	២.៦៣២.៨៥៤.៦០៧	២.៣១០.៧៧៨.៣២៣	៨.៦៣០.៣២៥	២.៣០២.១៤៧.៩៩៨	១០.៨៩១.១៦៩.៤០៦	៤៦.៤៤១.២៨០	១០.៨៤៤.៧២៨.១២៦	៩.៤១៤.១១០.៨៨៨	៣៥.១៥៩.៩៤៤	៩.៣៧៨.៩៥០.៩៤៤
ឥណទានខ្នាតមធ្យម	២.៥០៦.៣៨២.០៧១	១៧.៩៥០.១៤៥	២.៤៨៨.៤៣១.៩២៦	២.១១៨.៨៦៥.៦៤២	១០.១៧១.៤៨១	២.១០៨.៦៩៥.១៦១	១០.៣២៣.៧៨៧.៧៥០	៧៣.៩៣៦.៦៤៧	១០.២៤៩.៨៥១.១០៣	៨.៦៣២.២៥៨.៦២៦	៤១.៤៣៨.៦១៤	៨.៥៩០.៨២០.០១២
ឥណទានបុគ្គលិក	២៧៨.០១៧.៤១៣	៩៣.៧៨៦	២៧៧.៩២៣.៦២៧	២៤៨.៧៧២.២៩៤	១១៧.៥៩៤	២៤៨.៦៥៤.៧០០	១.១៤៥.១៥៣.៧២៤	៣៨៦.៣០៥	១.១៤៤.៧៦៧.៤១៩	១.០១៣.៤៩៨.៣២៦	៤៧៩.០៧៨	១.០១៣.០១៩.២៤៨
ឥណទានផ្ទាល់ខ្លួននិងអ្នក ប្រើប្រាស់ផ្សេងៗ	២៣៩.២៥៧.៧៩៦	១.៩៩៨.៨៧៣	២៣៧.២៥៨.៩២៣	១៩៦.៣៨៧.៧០២	១.៤៧៩.៩១៤	១៩៤.៩០៧.៧៨៨	៩៨៥.៥០២.៨៦២	៨.២៣៣.៣៥៨	៩៧៧.២៦៩.៥០៤	៨០០.០៨៣.៤៩៨	៦.០២៩.១៧០	៧៩៤.០៥៤.៣២៨
ឥណទានគម្រោងសាធារណៈ	១៤៩.៩៩៧.៨១២	១.៥៤៥.៤១៥	១៤៨.៤៥២.៣៩៧	១៣៤.៣៥៩.៣៤១	៨៩១.២៣០	១៣៣.៤៦៨.១១១	៦១៧.៨៤០.៩៨៨	៦.៣៦៥.៥៦៤	៦១១.៤៧៥.៤២៤	៥៤៧.៣៧៩.៩៥៥	៣.៦៣០.៨៧១	៥៤៣.៧៤៩.០៨៤
ឥណទានវិញ្ញាបន៍	១៣៦.៤៦០.៩០៩	២៥១.១៨៧	១៣៦.២០៩.៧២២	៩៤.៥៥០.៨៥៣	២៩៥.៥៦៤	៩៤.២៥៥.២៨៩	៥៦២.០៨២.៤៨៤	១.០៣៤.៦៣៩	៥៦១.០៤៧.៨៤៥	៣៨៥.២០០.១៧៥	១.២០៤.១២៨	៣៨៣.៩៩៦.០៤៧
ប័ណ្ណឥណទាន	៥៥.៣៤០.៣៧៦	១.១៣១.២៩៦	៥៤.២០៩.០៨០	៤០.២៨១.០៧៨	៧៣៤.៩៥៦	៣៩.៥៤៦.១២២	២២៧.៩៤៧.០០៩	៤.៦៥៩.៨០៨	២២៣.២៨៧.២០១	១៦៤.១០៥.១១២	២.៩៩៤.២១១	១៦១.១១០.៩១១
ឥណទានទុនប្បិល	២៧.៧៣៦.៣១៨	៧៥.៣៦៤	២៨.៦៦០.៩៥៤	៤៩.៦៥០.៣៩៣	៨៣.១៧៤	៤៩.៥៦៧.២១៩	១១៨.៣៦៤.៨៩៤	៣១០.៤២៤	១១១.០៥៤.៤៧០	២០២.២៧៥.៧០១	៣៣៨.៨៥១	២០១.៩៣៦.៨៥០
ឥណទានគម្រោងបុគ្គលិក	២៧.២០៣.៨០៦	៥០.៨២៨	២៧.១៥២.៩៧៨	២៤.៩៩០.៥២៧	១០.១៨៨	២៤.៤៨០.៣៣៩	១១២.០៥២.៤៧៧	២០៩.៣៦១	១១១.៤៨៣.១១៦	៩៩.៧៧៤.៤៧៧	៤១.៥០៦	៩៩.៧៣២.៩០១
ឥណទានកែលម្អគម្រោង	១៤.០០១.៦០៨	១៥៨.៩៤៦	១៧.៨៤២.៦៦២	២៥.៣០៣.០៣៥	១៦០.៤៨៨	២៥.១៤២.៥៤៧	៧៤.១៤៨.៦២៣	៦៥៤.៦៩៩	៧៣.០៥៣.៩២៤	១០៣.០៨៤.៥៦៥	៦៥៣.៨២៨	១០២.៤៣០.៧៣៧
ឥណទានការណ៍រដ្ឋកម្ពុជា	១៧.៣៣៣.១០៧	១៤.៣៧០	១៧.៣១៨.៧៣៧	១១.២០៨.២៣៧	១៣.៥៩១	១១.១៩៩.៦៤៦	៧១.៣៩៥.០៦៨	៥៩.១៩០	៧១.៣៣៥.៨៧៨	៤៥.៦៦២.៣៥៨	៥៥.៣៧០	៤៥.៦០៦.៩៨៨
	៦.១០០.៨៦០.៧១៥	៣៤.៥៤៥.១០២	៦.០៦៦.៣១៥.៦១៣	៥.២៥៤.៦៤៧.៤២៥	២២.៥៨៨.៨០៥	៥.២៣២.០៨៥.៩២០	២៥.១២៩.៤៨៤.២៨៥	១៤២.២៩១.២៧៥	២៤.៩៨៧.១៥៤.០១០	២១.៤០៧.៤៣៣.៦១១	៩២.០២៥.៥៧១	២១.៣១៥.៤០៨.០៤០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមគណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ឆ្នាំ	១.៥០១.២១២.៩១៦	១.៣៥០.០៦០.០៤៦	៦.១៨៣.៤៩៦.០០១	៥.៥០០.១៤៤.៦២៧	១.៤៤៨.២៧៨.៣២១	១.២៨២.៨៨៦.៩២៤	៥.៩៦៥.៤៥៨.៤០៤	៥.២២៦.៤៨១.៣២៨
លើស ១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	២.១០៧.១៥៩.០៩៤	១.៨៩៨.៣០៣.៩៤២	៨.៦៧៩.៣៨៨.៣០៨	៧.៧៣៣.៦៩០.២៦០	២.០៥៣.៥១៧.៧៨៩	១.៨៣៦.៥៨៤.១៧០	៨.៤៥៨.៤៣៩.៧៧៣	៧.៤៨២.២៤៣.៩០៩
លើស ៣ឆ្នាំ ប៉ុន្តែមិនលើសពី៥ឆ្នាំ	១.៥៥៦.៧៤៦.២០៤	១.៣២៦.២០៣.០៣៦	៦.៤១២.២៣៧.៦១៤	៥.៤០២.៩៥១.១៦៩	១.៥៣១.២៣០.៣៩៤	១.២៩៤.០០០.២៥៤	៦.៣០៧.១៣៧.៩៩៣	៥.២៧១.៧៥៧.០៣៥
លើសពី៥ឆ្នាំ	១.០៧៧.៧៦៦.០០២	៨៥៤.០០៧.៥៥៣	៤.៤៣៩.៣១៨.១៦៣	៣.៤៧៩.២២៦.៧៧១	១.០៦៧.៨៣៤.២១១	៨៤១.១៧៦.០៧៧	៤.៣៩៨.៤០៩.១១៥	៣.៤២៦.៩៥១.៣៣៩
	<u>៦.២៤២.៨៨៤.២១៦</u>	<u>៥.៤២៨.៥៧៤.៥៧៧</u>	<u>២៥.៧១៤.៤៤០.០៨៦</u>	<u>២២.១១៦.០១២.៨២៧</u>	<u>៦.១០០.៨៦០.៧១៥</u>	<u>៥.២៥៤.៦៤៧.៤២៥</u>	<u>២៥.១២៩.៤៤៥.២៨៥</u>	<u>២១.៤០៧.៤៣៣.៦១១</u>

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

សម្រាប់ការិយបរិច្ឆេទ ធនាគារ និងសម្ព័ន្ធុធនាគារបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធុធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សំវិធានធន (ការកាត់ត្រាត្រឡប់) ការខាតបង់ឱនភាពនៃតម្លៃលើ៖								
ឥណទាននិងបុរេប្រទាន	១៩.៣៨៣.៧៦៣	១៨.៥៦៩.២៤៥	៧៨.៨៤៥.១៧៨	៧៥.៥២១.១១៩	១២.៩៨០.៥៦៩	៦.៤០៩.១៣៦	៥២.៩០៨.៧៩៩	២៦.០៦៥.៩៥៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៦.៣៧០	១៨៥.៨០៣	៦៦.៧២៤	៧៥៥.៦៦១	២០៩.២៣៥	៥១៦.៧១៤	៨៥២.៨៤២	២.១០១.៤៧៦
គណនីត្រូវទទួលផ្សេងៗ	២១.១៦៦	(១៨៧.៦៣៨)	៨៦.២៧៣	(៧៦៣.១២៤)	១.៦១៦	(១៨៨.៣៨៤)	៦.៥៨៧	(៧៦៦.១៥៨)
ការវិនិយោគមូលបត្របំណុល	៦០៨.០៩៥	-	២.៤៧៨.៥៩៥	-	៦០៨.០៩៥	-	២.៤៧៨.៥៩៥	-
	១៩.៩៨៩.៣៩៤	១៨.៥៦៧.៤១០	៨១.៤៧៦.៧៧០	៧៥.៥១៣.៦៥៦	១៣.៧៩៩.៥១៥	៦.៧៣៧.៤៦៦	៥៦.២៦៦.៨២៣	២៧.៤០១.២៧៤
កិច្ចសន្យាក្រៅតារាងតុល្យការ	(២.៤៤១)	(១២៣.២៣៥)	(៩.៩៥០)	(៥០១.១៩៧)	(៦០.៣៦៦)	(១៧៦.០២២)	(២៤៦.០៥២)	(៧១៥.៨៨១)
	១៩.៩៨៦.៩៥៣	១៨.៤៤៤.១៧៥	៨១.៤៦៦.៨២០	៧៥.០១២.៤៥៩	១៣.៧៣៩.១៤៩	៦.៥៦១.៤៤៤	៥៦.០២០.៧៧១	២៦.៦៨៥.៣៩៣

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សំវិធានធន (ការកត់ត្រាត្រឡប់) ការខាតបង់ ឱនភាពនៃ តម្លៃលើ៖								
ឥណទាននិងបុរេប្រទាន	១.៣៥០.៦៣៨	៨.៦១០.៤៧៥	៥.៥៤៨.៤២១	៣៥.១០៤.៩០៧	៣៧៥.១៥១	៦.៤៩១.៤៨៥	១.៥៤១.១២០	២៦.៤៦៥.៧៨៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៤៦.១៣៧	(៥៦.៧៧២)	៦០០.៣៣១	(២៣១.៤៥៩)	១៨៤.៧៦២	(៦៣.៩៨១)	៧៥៩.០០២	(២៦០.៨៥១)
គណនីត្រូវទទួលផ្សេងៗ	(២.៧៥១)	(២២៧.០៨៩)	(១១.៣០១)	(៩២៥.៨៤២)	៥៨៤	(២២៨.០៥១)	២.៣៩៩	(៩២៩.៧៦៤)
ការវិនិយោគមូលបត្របំណុល	៨.១០៩	-	៣៣.៣១១	-	៨.១០៩	-	៣៣.៣១២	-
	១.៥០២.១៣៣	៨.៣២៦.៦១៤	៦.១៧០.៧៦២	៣៣.៩៤៧.៦០៦	៥៦៨.៦០៦	៦.១៩៩.៤៥៣	២.៣៣៥.៨៣៣	២៥.២៧៥.១៦៩
កិច្ចសន្យាក្រៅតារាងតុល្យការ	១.១០៩	៩១៤	៤.៥៥៦	៣.៧២៦	(៥.៣១០)	(១៨.៦០០)	(២១.៨១៣)	(៧៥.៨៣២)
	១.៥០៣.២៤២	៨.៣២៧.៥២៨	៦.១៧៥.៣១៨	៣៣.៩៥១.៣៣២	៥៦៣.២៩៦	៦.១៨០.៨៥៣	២.៣១៤.០២០	២៥.១៩៩.៣៣៧

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

បម្រែបម្រួលសំវិធានធនការខាតបង់ឱនភាពនៃតម្លៃក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៤.៦២១.០៧៤	៣៥.៣៤២.៥៤៧	១៤១.០៤៦.២៥៦	១៤២.៩៦០.៦០២	២២.៥៨៨.៥០៥	៣១.២០៩.៣៨៩	៩២.០២៥.៥៧១	១២៦.២៤១.៩៧៨
សំវិធានធន(កត់ត្រាត្រឡប់)សម្រាប់ការខាត								
បង់ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ	១៩.៣៤៣.៧៦៣	១៨.៥៦៩.២៤៥	៧៨.៨៤៥.១៧៨	៧៥.៥២១.១១៩	១២.៩៨០.៥៦៩	៦.៤០៩.១៣៦	៥២.៩០៨.៧៩៩	២៦.០៦៥.៩៥៦
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(២.១៤៣.៣១៧)	(៩.២៧០.៧២២)	(៨.៧៣៦.១៦០)	(៣៧.៧០៤.០២៦)	(៧៧០.២០៥)	(៧.១១២.០៩៣)	(៣.១៣៩.៣៥៦)	(២៨.៩២៤.៨៨២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣.៥៥៤.៣០០)	(៣.២៣៩.៥៦២)	(១៤.៤៤៦.៥៦៧)	(១៣.១៧៥.២៩៩)	(២៥៣.៧៦៧)	(៧៣៣.១០៨)	(១.០៣៤.៣៥៤)	(២.៩៨១.៥៥០)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២.១៤៥.១៦២	១.២៧៤.៣៥៥	-	-	១.៥៣០.៦១៥	១.០៤៣.៨៨៦
នាចុងការិយបរិច្ឆេទ	៤៨.២៧៧.២២០	៤១.៤០១.៥០៨	១៩៨.៨៥៣.៨៦៩	១៦៨.៨៧៦.៧៥១	៣៤.៥៤៥.១០២	២៩.៧៧៣.៣២៨	១៤២.២៩១.២៧៥	១២១.៤៤៥.៣៨៨

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១០. ឥណទាន និងបុរេប្រទាន- សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៤៩.៤៦១.១៦០	៥២.៦៦៩.០២៤	២០១.៣០៦.៩២៣	១៧៣.៨៧៦.២៧៣	៣៤.៧២៣.២៣៨	៣០.៤៤០.៩៧១	១៤១.៣២៣.៥៧៩	១២៤.០៤៦.៩៥៧
សំវិធានធន/(កត់ត្រាត្រឡប់)សម្រាប់ការខាត								
បង់ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ	១.៣៥០.៦៣៨	៨.៦១០.៤៧៥	៥.៥៤៨.៤២១	៣៥.១០៤.៩០៧	៣៧៥.១៥១	៦.៤៩១.៤៨៥	១.៥៤១.១២០	២៦.៤៦៥.៧៨៤
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(៧៧២.០៣៧)	(៨.១៥៣.៧១០)	(៣.១៧១.៥២៨)	(៣៣.២៤២.៦៧៦)	(៤៨៨.៦៧៣)	(៧.០៦៨.០៤៣)	(២.០០៧.៤៦៩)	(២៨.៨១៦.៤១១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.៧៦២.៥៤១)	(១.៧២៤.២៨១)	(៧.២៤០.៥១៨)	(៧.០២៩.៨៩៤)	(៦៤.៦១៤)	(៩១.០៨៩)	(២៦៥.៤៣៤)	(៣៧១.៣៧០)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២.៤១០.៥៧១	១៦៨.១៤១	-	-	១.៦៩៩.៤៧៩	១២០.៤២៨
នាចុងការិយបរិច្ឆេទ	៤៨.២៧៧.២២០	៤១.៤០១.៥០៨	១៩៨.៨៤៣.៨៦៩	១៦៨.៨៧៦.៧៥១	៣៤.៥៤៥.១០២	២៩.៧៧៣.៣២៤	១៤២.២៩១.២៧៥	១២១.៤៤៥.៣៨៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១១. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ការទូទាត់ជាមុន និងបុរេប្រទាន	១៥.០២០.៨២៩	១៧.៨៥៤.៤៨៤	៦១.៨៧០.៧៩៥	៧២.៧៣៩.១៦៨	១៤.១៨៥.២៥៩	១៦.១៣៨.៣៥១	៥៨.៤២៩.០៨២	៦៥.៧៤៧.៦៤២
ការផ្គត់ផ្គង់សម្ភារការិយាល័យ	៤.៤៥៤.៣៧២	២.៨២០.៣៨១	១៨.៣៤៧.៥៥៨	១១.៤៩០.២៣២	៤.២៥៦.៥០០	២.៦៧៣.៨២៨	១៧.៥៣២.៥២៤	១០.៨៩៣.១៧៥
ប្រាក់ទទួលបានពី Western Union និង Visa	១.៥៨៧.៩៩១	២.១៧២.៣២៧	៦.៥៤០.៩៣៥	៨.៨៥០.០៦០	១.៥៧០.៣៧៧	២.០៧៩.២៨៦	៦.៤៦៨.៣៨៣	៨.៤៧១.០១១
ពន្ធប្រាក់ចំណេញត្រូវទទួល	២.៩៩៩.១១៤	២.៧៧៨.៣៦៩	១២.១៨៨.៥៩១	១១.៣១៩.០៧៥	២.៨៧៨.៤៨៨	២.៧០៧.៥៩៧	១១.៨៥៦.៤៩២	១១.០៣០.៧៥០
ផ្សេងៗ	១៧.៦២០.៦៤៨	២.៥១៥.៦២៩	៧២.៥៧៩.៤៤៩	១០.២៤៨.៦៧៣	១៧.៦២៩.៨៥៣	២.៤៥០.៤៥១	៧២.៦១៧.៣៦៥	៩.៩៨៣.១៣៩
	៤១.៦៥២.៩៥៤	២៨.១៤១.១៩០	១៧១.៥២៧.៣២៨	១១៤.៦៤៧.២០៨	៤០.៥២០.៤៧៧	២៦.០៤៩.៥១៣	១៦៦.៩០៣.៨៤៦	១០៦.១២៥.៧១៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មរយៈពេលខ្លី	២៧.២៨០.៣៩១	១៧.៩៩៥.៤០២	១១២.៣៦៧.៩៣១	៧៣.៣១៣.២៦៨	២៦.៤៧០.១០០	១៦.២៦៩.៤៤១	១០៩.០៣០.៣៤២	៦៦.២៨១.៧០៥
ទ្រព្យសកម្មរយៈពេលវែង	១៤.៣៦២.៥៦៣	១០.១៤៥.៧៨៨	៥៩.១៥៩.៣៩៧	៤១.៣៣៣.៩៤០	១៤.០៥០.៣៧៧	៩.៧៨០.០៧២	៥៧.៨៧៣.៥០៤	៣៩.៨៤៤.០១២
	៤១.៦៤២.៩៥៤	២៨.១៤១.១៩០	១៧១.៥២៧.៣២៨	១១៤.៦៤៧.២០៨	៤០.៥២០.៤៧៧	២៦.០៤៩.៥១៣	១៦៦.៩០៣.៨៤៦	១០៦.១២៥.៧១៧

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១២. ប្រាក់បញ្ញើតាមច្បាប់

	សម្ព័ន្ធមណ្តាញ				មណ្ឌល			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ជាមួយធនាគារកណ្តាល (ក)	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤	១.៩២៣.៨៤៩.៣៨៩	១.៦៨២.៥០៦.៨១៤	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤	១.៩២៣.៨៤៩.៣៨៩	១.៦៨២.៥០៦.៨១៤
ជាមួយធនាគារកណ្តាលផ្សេងៗ (ខ)	២.៥៩៣.៥២១	២.២២៥.០៤៧	១០.៦៨២.៧១៣	៩.០៦៤.៨៤១	-	-	-	-
ផ្សេងៗ (គ)	២៤២.៧៧៩	២៤៥.៤៥៩	១.០០០.០០៧	១.០០០.០០០	-	-	-	-
	<u>៤៦៩.៩០៣.៤០១</u>	<u>៤១៥.៤៥៦.៩៦០</u>	<u>១.៩៣៥.៥៣២.១០៩</u>	<u>១.៦៩២.៥៧១.៦៥៥</u>	<u>៤៦៧.០៦៧.១០១</u>	<u>៤១២.៩៨៦.៤៥៤</u>	<u>១.៩២៣.៨៤៩.៣៨៩</u>	<u>១.៦៨២.៥០៦.៨១៤</u>

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះប្រាក់រៀល និង ១២,៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើសរុបរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ អនិវាសនជន និង ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីអនិវាសនជន ។ យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០១៨-២៨២ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ។ ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណប្រាក់រៀលនិងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ។

ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដោយប្រកាសកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច ចំពោះប្រាក់រៀលពី៨% មកត្រឹម ៧% និងរូបិយប័ណ្ណបរទេសពី១២,៥០% មកត្រឹម ៧%។

ទុនបម្រុងកាតព្វកិច្ចមានចំនួន ៤២៣.៦៧៩.០៦០ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងមានចំនួន ៣៦៩.៦៧០.១៥២ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

		ធនាគារ			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគហ៊ុនធម្មតាដែលមិនត្រូវបានចុះបញ្ជីលើ ផ្សារភាគហ៊ុនតាមផ្ទៃដើម					
ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត	(ក)	៤៩.៣៨៩.៥៦៦	៤៩.៣៨៩.៥៦៦	២០៣.៤៣៥.៦២២	២០១.២១៣.០៩២
ក្រុមហ៊ុន អេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី	(ខ)	២.០១០.០០០	២.០១០.០០០	៨.២៧៩.១៩០	៨.១៨៨.៧៤០
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក	(គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៨១.៥៧៦.៧៩៥	៨០.៦៨៥.៥៧០
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១៩.៩១៣.១៥០	១៩.៩១៣.១៥០	៨២.០២២.២៦៥	៨១.១២៦.១៧៣
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធសរុប		៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៧៥.៣១៣.៨៧២	៣៧១.២១៣.៥៧៥

លម្អិតពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានដូចខាងក្រោម៖

		ជាម្ចាស់ភាគហ៊ុន និងមានសិទ្ធិបោះឆ្នោត	
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
ឈ្មោះក្រុមហ៊ុនបុត្រសម្ព័ន្ធ			
ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត	ក)	៩៩,៩០%	៩៩,៩០%
ក្រុមហ៊ុន អេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី	(ខ)	១០០%	១០០%
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក	(គ)	៧៦,៦០៩%	៧៦,៦០៩%
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១០០%	១០០%

(ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ABL ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាប័ណ្ណជាលើកដំបូងពីធនាគារជាតិ ឡាវ។ សកម្មភាពអាជីវកម្មចម្បងរបស់ ABL គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ធនាគារ កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០% ។ ធនាគារ ធ្វើការវិនិយោគដំបូងនៅឆ្នាំ២០០៨ ជាមួយ ABL នូវទឹកប្រាក់ចំនួន ៥.៤៧៧.៣៩៩ ដុល្លារអាមេរិក។ នៅឆ្នាំ២០០៩ ធនាគារធ្វើការលក់ភាគហ៊ុនទៅក្រុមហ៊ុន International Finance Corporation ("IFC") នូវទឹកប្រាក់ចំនួន ៨៧៦.៣៨៤ ដុល្លារអាមេរិក ដែលធ្វើឱ្យថយចុះការវិនិយោគនៅត្រឹមចំនួន ៤.៦០១.០១៥ ដុល្លារអាមេរិក។ នៅឆ្នាំ២០១០ ធនាគារធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៥.៩៦៦.៩៦៥ដុល្លារអាមេរិក ដោយនាំឱ្យកើនឡើងការវិនិយោគដល់ ១០.៥៦៧.៩៨៩ ដុល្លារអាមេរិក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (ត)

នៅឆ្នាំ២០១៤ ធនាគារធ្វើការទិញភាគហ៊ុនពី FMO, Stichting Triodos Doen “TRI-Doen”, Triodos Fair Share Fund “TRI-Fair” និង IFC ចំនួន ២៨.៨៧៥.០៩៨ ដុល្លារអាមេរិក និងធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៩.៩៤៦.៤៨៤ ដុល្លារអាមេរិក ដោយធ្វើឱ្យកើនឡើងការវិនិយោគដល់ ៤៩.៣៨៩.៥៦៦ ដុល្លារអាមេរិក។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ការវិនិយោគនៅក្នុង ABL គឺនៅដដែល។

ស្ថានភាពនៃប្រតិបត្តិការ

យោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិរបស់ប្រទេសឡាវ អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ក្នុងចំនួន ៣០,០១% ដែលបានកត់ត្រាក្នុងខែសីហានៃឆ្នាំនេះ។ កំណត់ត្រាទាំងនេះគឺជាតួលេខខ្ពស់បំផុតនៅក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ដែលបានបង្កការលំបាកបន្ថែមទៀតដល់ប្រជាជនក្នុងការកម្រិតចំណូលចិញ្ចឹមជីវិត។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងចំនួនពី ២៣,៦% ក្នុងខែមិថុនា ដល់ ២៥,៦% ក្នុងខែកក្កដា ដែលបានរាយការណ៍ពីការកើនឡើងតម្លៃទំនិញគ្រប់ប្រភេទទាំងអស់។ ការបន្តធ្លាក់ចុះនៃប្រាក់គីបឡាវ និងការហាក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ រួមជាមួយនឹងការកើនឡើងតម្លៃទំនិញពីការនាំចូលដី និងចំណីសត្វ គឺជាកត្តាសំខាន់ៗដែលជម្រុញឱ្យមានអតិផរណានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ធនាគារជាតិឡាវបានចេញសេចក្តីសម្រេចលេខ ៤៤៩/BOL (“សេចក្តីសម្រេចលេខ ៤៤៩”) ក្នុងការគ្រប់គ្រងសេវាប្តូររូបិយប័ណ្ណដែលផ្តល់ដោយធនាគារពាណិជ្ជ និងការិយាល័យប្តូររូបិយប័ណ្ណដែលមានប្រតិបត្តិការនៅក្នុងប្រទេសឡាវ។ គោលបំណងនេះ ដើម្បីធានាពីស្ថិរភាពនៃប្រាក់គីបឡាវ (“LAK”) ដែលបានធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក និងកំពុងជួញដូរនៅក្នុងទីផ្សារក្នុងស្រុក ក្នុងតម្លៃទាបជាងអត្រាប្តូរប្រាក់ផ្លូវការរបស់ BOL និងជិតនឹងគម្លាតនៃអត្រាប្តូរប្រាក់នេះ។ សេចក្តីសម្រេចលេខ ៤៤៩ នេះ មានប្រសិទ្ធភាពភ្លាមៗជំនួសឱ្យសេចក្តីសម្រេចលេខ ១០៩/BOL ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែបង្ហាញពីស្ថានភាពខុសគ្នាខ្លាំងរវាងអត្រាប្តូររូបិយប័ណ្ណក្នុងវិស័យធនាគារធៀបទៅនឹងអត្រាទីផ្សារ។ នៅចុងខែកញ្ញា ឆ្នាំ២០២២ នេះ អត្រាប្តូររូបិយប័ណ្ណរបស់ធនាគារក្នុង១ ដុល្លារអាមេរិក ស្មើនឹង ១៦.៥២៣ គីបឡាវ ហើយអត្រាប្តូររូបិយប័ណ្ណនៅលើទីផ្សារក្នុង ១ ដុល្លារអាមេរិក ស្មើនឹង ១៨.៧០០ គីបឡាវ។ វាក៏ជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ធនាគារផងដែរ ដូចមាននៅក្នុងរបាយការណ៍ ABL ទៅកាន់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង ជារូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក។

ប្រាក់តម្កល់តាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាលរួមបញ្ចូលទាំងទុនបម្រុងកាតព្វកិច្ច និងទុនបម្រុងដែលបានចុះបញ្ជី។ សមតុល្យទាំងនេះ មិនទទួលបានការប្រាក់ឡើយ។ នៅក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិឡាវ ធនាគារតម្រូវឱ្យរក្សាទុកសាច់ប្រាក់បម្រុងជាក់លាក់ជាមួយ ធនាគារជាតិឡាវ ក្នុងទម្រង់ជាទុនបម្រុងកាតព្វកិច្ច ដែលត្រូវបានគណនាក្នុងអត្រា ៥% នៃរូបិយប័ណ្ណ គីបឡាវ (“LAK”) និង ៥% សម្រាប់រូបិយប័ណ្ណបរទេស (ឆ្នាំ២០២១៖ ៣% និង ៥%) លើមូលដ្ឋានជារៀងរាល់ពីរដងក្នុង ១ ខែ នៃប្រាក់តម្កល់របស់អតិថិជនដែលមានកាលបរិច្ឆេទកំណត់ដំបូងតិចជាង ១២ខែ។ ការបង្កើននូវតម្រូវការទុនបម្រុង មានន័យថាធនាគារកណ្តាលអាចកាត់បន្ថយការផ្គត់ផ្គង់សាច់ប្រាក់ ដែលអាចឱ្យធ្វើការគ្រប់គ្រងការផ្គត់ផ្គង់ សាច់ប្រាក់ និងទប់ស្កាត់អតិផរណាបានប្រសើរជាងមុន ក៏ដូចជាឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (ត)

ស្ថានភាពនៃប្រតិបត្តិការ (ត)

រយៈពេល ៣ឆ្នាំចុងក្រោយនេះ អាជីវកម្ម និងអតិថិជនជាច្រើន បានធ្វើស្នើសុំការរក្សាទុកនៃជម្ងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពនៃការរក្សាទុកនៃជម្ងឺនេះ មានភាពប្រសើរឡើងបន្តិចម្តងៗ។ ក្នុងអំឡុងពេលមានវិបត្តិជម្ងឺកូវីដ-១៩ អតិថិជនរបស់ ABL បានស្នើសុំពន្យារពេលការសងប្រាក់កម្ចី ឬកាត់បន្ថយរំលស់ឥណទានប្រចាំខែ។ ជាលទ្ធផល ABL បានបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយការខកខានសងឥណទាន និងបានបង្កើតផែនការសកម្មភាពមួយដើម្បីកែលម្អគុណភាពនៃផលប៉ុន្តែឥណទានរបស់ខ្លួន។ ABL បានរក្សាប្រតិបត្តិការរបស់ខ្លួនឱ្យដំណើរការដោយរលូនទោះបីជាមានការប្រឈមមុខនឹងបញ្ហាដូចបានរៀបរាប់ខាងលើក៏ដោយ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ អត្រាប្តូរប្រាក់នៅតែបន្តការប្រែប្រួល ដែលមានផលប៉ះពាល់ដល់ដំណើរការរបស់ ABL ប្រសិនបើយើងកំណត់យកសមតុល្យជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែបើគិតជា គីបឡាវ ឥណទានដែលនៅជំពាក់ គឺនៅតែលើសផែនការប្រហែល ១%។ ខណៈពេលដែលនៅក្នុងលក្ខខណ្ឌនៃឥណទានដែលខកខានសង បានថយចុះចំនួន ៦,៣៦% បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០២២ ដោយសារតែមានការកើនឡើងនៃអត្រាប្រមូលមកវិញបាន ក៏ដូចជាការប្រមូលមកវិញបាននូវគណនីដែលលុបចេញពីបញ្ជីពីពេលមុន ដោយសារការរក្សាទុកនៃជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង។ រហូតមកដល់ពេលនេះ ABL នៅតែមានលទ្ធភាពទូទាត់ទៅលើបំណុលរបស់ខ្លួន ហើយសន្ទនីយភាព និងលំហូរសាច់ប្រាក់របស់ខ្លួននៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ។

(ខ) ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ ACS ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.០៤៤៨ KH/២០១០។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ គណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក”) បានផ្តល់អាជ្ញាប័ណ្ណដល់ ACS ជាល្បួញជើងសាមូលបត្រ។ ដើមទុនចុះបញ្ជីរបស់ ACS មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ២.០១០.០០០ ភាគហ៊ុន និង មានតម្លៃចារឹក ១ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ សកម្មភាពអាជីវកម្មចម្បង ACS គឺការផ្តល់សេវាជាល្បួញជើងសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ("AIB") (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននិង សេនធ័រ) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co. ១៣៣២KH/២០១១ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ ដើមទុនចុះបញ្ជីរបស់ AIB មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្នុងឆ្នាំ២០១៨ AIB បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មី ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

AIB ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ពីរាជរដ្ឋាភិបាលកម្ពុជា។ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់ គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុ និងធនាគារ។ AIB អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេសកម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សុំប្តូរឈ្មោះថ្មី និង ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើសំណើរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដំឡើងដើមទុនរបស់ AIB ដែលវិនិយោគដោយ AFT (អេស៊ីលីដា ហ្វាយណាន់ស្យែល ត្រាស់) នូវទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ស្មើនឹងអត្រា ២៣,៣៩១០% នៃភាគហ៊ុនសរុបដែលបានចុះបញ្ជីស្មើនឹង ៦.០៤៧.០៤៦ ភាគហ៊ុន តម្លៃ១.៦៥៣៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន តាមរយៈកិច្ចព្រមព្រៀងវិនិយោគភាគហ៊ុន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រវាងធនាគារ AIB និង AFT ។ ដូច្នេះ ភាគហ៊ុនរបស់ AIB កើនឡើងដល់ ២៩.៨០៥.០៤៦ ដុល្លារអាមេរិក ដែលធ្វើឱ្យភាពជាម្ចាស់កម្មសិទ្ធិរបស់ធនាគារនៅសល់ត្រឹម ៧៦,៦០៩០% ស្មើនឹង ១៩.៨០៥.០០០ ដុល្លារអាមេរិក។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ AIB បានដាក់លិខិតស្នើសុំអនុម័តលើការធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួន នៅក្រសួងពាណិជ្ជកម្មទាក់ទងនឹងការបង្កើនដើមទុន។ នាថ្ងៃអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ការអនុម័តពីក្រសួងពាណិជ្ជកម្មនៅកំពុងដំណើរការនៅឡើយ។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

AMM បានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗ តាមលិខិតចុះបញ្ជីលេខ ១៤៣៧១៥០៩៤ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ AMM គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញារហូតដល់ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនាសម្រាប់ឆ្នាំ២០២២ តទៅ ដោយអនុលោមតាមលិខិតលេខ NgaKaSa/AhMaKha (១០៥/២០២១) បានចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលបានជូនដំណឹងស្តីពីការផ្លាស់ប្តូរឆ្នាំសារពើពន្ធរបស់ប្រទេសមីយ៉ាន់ម៉ា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដោយផ្តល់នូវសេវា ផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុង ទីក្រុង Yangon នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ៣ ក្នុងទីក្រុង Mon State និង ២៥ ក្រុងក្នុងតំបន់ Magway។

ធនាគារ បានធ្វើការវិនិយោគដំបូងនៅក្នុង AMM ចំនួន ៩.៤១១.៧៦៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣។ នៅឆ្នាំ ២០១៤ ធនាគារ បានលក់ភាគហ៊ុនកាន់កាប់ទៅ ("IFC") COFIBRED and Kreditanstalt Fur Wiederaufbau ("KfW") នូវ ចំនួន ៣.៦៥៩.៣៧១ ដុល្លារអាមេរិក ដែលធ្វើឱ្យថយចុះការវិនិយោគនៅសល់ត្រឹម ៥.៧៥២.៣៩៤ ដុល្លារអាមេរិក។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ AMM នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ធនាគារ បានទិញ ភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥% នៃភាគហ៊ុនទាំងអស់) ពី KfW COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុនិក និងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សា- ភិបាល ត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មាការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ បានបញ្ចូលដើមទុន ចំនួន ៣.៩៦៩.៩២៣ ដុល្លារអាមេរិក ស្មើនឹង ៦.០៩៩.៣៩០.០០០ មីយ៉ាន់ម៉ាក្បាត និង បានបញ្ចូលដើមទុនបន្ថែម ចំនួន ៣.៩៩៥.៣៦៧ ដុល្លារអាមេរិក ស្មើនឹង ៦.០៣៩.៣៩៦.០០០ មីយ៉ាន់ម៉ាក្បាត ("MYR") នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៩៩,៩៩% ជាកម្មសិទ្ធិរបស់ ធនាគារ និងនៅសល់ប៉ុន្មានទៀតជាកម្មសិទ្ធិរបស់ AIB ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ធនាគារ បានបង់នូវទឹកប្រាក់ចំនួន ២.១៤៥ ដុល្លារអាមេរិកដើម្បីកាន់កាប់ភាគហ៊ុន ១០០%របស់AMMដែលមានទឹកប្រាក់ចំនួន ២០.១៤០.០០០.០០០ក្បាត (ឆ្នាំ២០១៩៖ ៩៩,៩៩%នៃ ៨.០០០.០០០.០០០ ក្បាត)។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ AMM បានដាក់លិខិតស្នើសុំអាជ្ញាធរ ដើម្បីអនុម័ត MAA លើការធ្វើវិសោធនកម្មលើ អនុស្សរណៈរបស់ខ្លួន។ Microfinance Business Supervisory Committee បានអនុម័តលើសំណើសុំរបស់ AMM ជាមួយនឹង លិខិតលេខ KaKa-១/៦ (៤៦៧/២០២១) ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

ស្ថានភាពនៃប្រតិបត្តិការ

ទាំងសេដ្ឋកិច្ច និងប្រជាជនមីយ៉ាន់ម៉ា កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីអស្ថេរភាពនយោបាយ និងករណីរាតត្បាតនៃជម្ងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២១។ មានការតវ៉ា និងចលនាតស៊ូប្រឆាំង បណ្តាលឱ្យមានការផ្អាកជាបណ្តោះអាសន្នក្នុងសកម្មភាពអាជីវកម្មទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយរួមបញ្ចូលទាំងសេវាកម្មសំខាន់ៗមួយចំនួនដូចជាអគ្គិសនី ការដឹកជញ្ជូន និងតំណភ្ជាប់ប្រព័ន្ធឌីជីថល ដែលបណ្តាលឱ្យមានការប្រែប្រួលយ៉ាងខ្លាំងលើអត្រាប្តូរប្រាក់។ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២២ ដោយសារតែមានការអនុវត្តការចាក់វ៉ាក់សាំងវីរុសកូវីដ-១៩ និងវិធានការបង្ការ ជម្ងឺកូវីដ-១៩ ពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួន បានធ្វើឱ្យការរាតត្បាតជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង។ បន្ថែមពីនេះទៀត ដើម្បីធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងសម្រួលដល់ការចេញចូលរបស់ទេសចរណ៍បរទេស រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើការដកបម្រាម សម្រាប់ភ្ញៀវទេសចរណ៍ចេញចូល ដោយអនុញ្ញាតឱ្យដើរហោះហើរអន្តរជាតិបានដំណើរការជាធម្មតាវិញ បន្ទាប់ពីមានការផ្អាកដំណើរការអស់រយៈពេលជាងពីរឆ្នាំ ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌត្រួតពិនិត្យសុខភាពសាធារណៈមួយចំនួន។

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រឈមមុខពីការរំខានជាបន្តបន្ទាប់នៃសកម្មភាពខាងក្រៅ និងខាងក្នុងប្រទេស ដែលបានរារាំងពីការស្តារសេដ្ឋកិច្ចឡើងវិញពីស្ថានភាពធ្លាក់ចុះមួយនេះ។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ទុកថា នឹងមានចំនួន ៣% នៅក្នុងឆ្នាំសារពើពន្ធនៃដំណាច់ការិយបរិច្ឆេទបានបញ្ចប់ខែកញ្ញា ឆ្នាំ២០២២ នេះ ហើយផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២២នេះ ត្រូវបានគេប៉ាន់ស្មានថា នៅតែមានប្រហែលចំនួន ១៣% ភាគរយទាបជាងឆ្នាំ២០១៩ ចំណែកឯភាពក្រីក្រក៏ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤០% នៃចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រជាតិនៅក្នុងឆ្នាំ២០២២។

ការចុះខ្សោយផ្នែកសេដ្ឋកិច្ចនេះ បានចង្អុលបង្ហាញពីបណ្តុំនៃឧបសគ្គដែលសេដ្ឋកិច្ចមីយ៉ាន់ម៉ាកំពុងតែប្រឈម។ ការប្រឈមនឹងបញ្ហាទាំងនេះរាប់បញ្ចូលទាំងការកើនឡើងតម្លៃទំនិញវត្ថុធាតុដើមនាំចូល និងទំនិញប្រើប្រាស់ផ្សេងៗដែលជាផ្នែកមួយបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ការកើនឡើងនូវឆ្មោះនៅក្នុងស្រុក ការខ្វះខាតចរន្តអគ្គិសនី តម្រូវការសម្ភារប្រើប្រាស់ ការរំខានផ្នែកហិរញ្ញវត្ថុ ការកើនឡើងនៃអតិផរណា ការបោះបង់ចោលពីការគ្រប់គ្រង អត្រាប្តូររូបិយប័ណ្ណបណ្តោះអាសន្ន និងការធ្លាក់ថ្លៃ ប្រាក់ក្បាត ។ល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

ស្ថានភាពនៃប្រតិបត្តិការ (ត)

ទាក់ទងនឹងបញ្ហានយោបាយ ប្រមុខរដ្ឋាភិបាលបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសអំពីការរៀបចំការបោះឆ្នោតសកលនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយនឹងធ្វើការផ្ទេរសិទ្ធិអំណាចឱ្យទៅគណបក្សដែលនឹងឈ្នះឆ្នោត។

AMM នៅតែមានដំណើរការដូចធម្មតា ដោយផ្ដោតទៅលើការប្រមូលឥណទាន និងការផ្តល់ឥណទាន ក៏ដូចជាការសន្សំប្រាក់ដោយស្ម័គ្រចិត្ត។ AMM នៅតែអាចគាំទ្រសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនដោយយ៉ាងរលូន និងនៅតែមានគម្លាតដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននាពេលអនាគត ដោយសារស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញពីករណីនៃជម្ងឺកូវីដ-១៩ ហើយសន្តិសុខជាតិ ត្រូវបានគ្រប់គ្រងកាន់តែច្រើន។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សមតុល្យឥណទានដែលនៅជំពាក់របស់ AMM បានកើនឡើងចំនួន ២,៣៣% ហើយបានបន្ថយតម្លៃឥណទានខកខានសងចំនួន ៧,០៩% បើប្រៀបធៀបទៅនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសារមានការកើនឡើងនៃអត្រាប្រមូលប្រាក់ប្រចាំខែ ការកើនឡើងនូវអត្រាប្រមូលបានពីឥណទានដែលបានបាត់បង់ពីមុន ការកើនឡើងប្រាក់សន្សំប្រចាំខែដោយស្ម័គ្រចិត្ត និងសាច់ប្រាក់ងាយស្រួលព្រមទាំងលំហូរសាច់ប្រាក់ដែលស្ថិតនៅក្នុងស្ថានភាពល្អប្រសើរផងដែរ។

(ង) ធនាគារ អេស៊ីលីដា ភីអិលស៊ី (ការិយាល័យតំណាង)

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាការិយាល័យតំណាងធនាគារបរទេស លេខ FB/R.O-១/(០៤) ២០១៦ ពីធនាគារកណ្តាលមីយ៉ាន់ម៉ា និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មជាការិយាល័យតំណាង លេខ ៥៨FC/២០១៦-២០១៧ (YGN) ពីក្រសួងផែនការ និង ហិរញ្ញវត្ថុ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

ការិយាល័យតំណាងត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពដូចខាងក្រោម៖

- ក. ធ្វើទីផ្សារ ផ្សព្វផ្សាយ ចរចា និង រៀបចំឯកសារសម្រាប់គោលដៅអាជីវកម្មជូនអតិថិជនរបស់ធនាគារ
- ខ. ណែនាំអតិថិជនរបស់ធនាគារ អំពីធនាគារផ្សេងៗដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង
- គ. ត្រួតពិនិត្យ និង គ្រប់គ្រងប្រាក់កម្ចីដែលផ្តល់ដោយ ធនាគារ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ

	ដើម្បី ដុល្លារកម្ពុជា	ការកែលម្អ ដើម្បី ដុល្លារកម្ពុជា	រោងចក្រនិង ការកែលម្អ ដុល្លារកម្ពុជា	សម្ព័ន្ធធនាគារ			ទ្រព្យសម្បត្តិរដ្ឋ សាច់សល់ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
				ការកែលម្អ លើទ្រព្យរដ្ឋ ដុល្លារកម្ពុជា	បរិក្ខារ ករិយាល័យ ដុល្លារកម្ពុជា	បរិក្ខារអំពូល ដុល្លារកម្ពុជា	យានយន្ត ដុល្លារកម្ពុជា	
ថ្លៃដើម								
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ២០២២	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៨.៩៤៨.៤១៩	៧.១១១.៦៧០	៧២.៣០៨.៦៩៥	៨៣.៥៩៥.២៥៩	១៩.៧៣៨.២៧០	១២.៩៥៥.៥៦២
ការទិញបន្ថែម	-	-	៨៦.៣៣៥	១.១៧៣.៦៥១	២.៥៩២.៩៥០	៧.៤៦០.៤៩៥	៣.២៦៥.៤៦៣	៤.១៥១.០៧៧
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	(៣០៨)	(១៩០.៣៤៦)	(១.៧៨០.០៧៨)	(១.៩១១.៦៩៣)	(៥៦៨.៥៤៩)	(៦៣៥.១២៩)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	៧.៣០០	១.២៥៥.៤៩៦	៨.៦៥៦.៦៨៧	៦៦៧.៧១៩	៦.៣០៨	(១០.៥៩៣.៥១០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(២១៣.៩៣៤)	(៤៧៦.៤៧៨)	(២.១៧០.៤២៩)	(៣២២.៧៩៩)	(៧៣.៤៧៧)
និយ័តកម្ម	-	-	-	-	(៣.២៣២)	២០	-	(៤៧០.១៤៣)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.០៤១.៧៨៦	៩.១៣៦.៥៣៧	៨១.២៩៨.៥៤៤	៨៧.៦៤១.៣៧១	២២.១១៨.៦៥៣	៥.៣៣៤.៤៣០
ដកៈរំលស់បង្គុះ								
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ២០២២	-	៨២៨.៣០៣	២៦.៧០៨.៥៦៣	៤.៤៨៨.៦៦០	៥៦.១៨១.៧៦៥	៦៧.៩២១.៤៨៥	១៥.៣៩៩.៥១៦	-
រំលស់ក្នុងការិយបរិច្ឆេទ	-	៥១.៧៧០	៣.៤៥៩.១៤១	៨៣២.៣២៩	៥.៩៩០.២៦៦	៥.០៦៣.១៨១	១.១៦០.៨៦៥	-
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	(៣០៨)	(១៨៤.៧០២)	(១.៧៦៩.១០២)	(១.៩០៩.០៨៧)	(៥៦៧.៥២៦)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣២)	(១៣.៩០៩)	(១៨៦.២៨៥)	(៤៦៦.៣០៥)	(១.៧៦៩.៦៩៦)	(៣២០.១២៦)	-
និយ័តកម្ម	-	-	-	-	៣.៣៧៥	៦០៩	-	-
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	-	៨៨០.០៤១	៣០.១៥៣.៤៨៧	៤.៩៥០.០០២	៥៩.៩៣៩.៩៩៩	៦៩.៣០៦.៤៩២	១៥.៦៧២.៧២៩	-
អត្ថប្រយោជន៍	១៤.៥៤២.២៨០	៨៧៩.៣៤០	៦៨.៨៨៨.២៩៩	៤.១៨៦.៥៣៥	២១.៣៥៨.៥៤៥	១៨.៣៣៤.៨៧៩	៦.៤៤៩.៩២៤	៥.៣៣៤.៤៣០
សម្បូរលើការរៀប (កំណត់សម្គាល់ ៥)	៥៩.៨៩៩.៦៥១	៣.៦២២.០០១	២៨៣.៧៥០.៧៣៩	១៧.២៤៤.៣៣៨	៨៧.៩៧៥.៨៤៧	៧៥.៥២១.៣៦៧	២៦.៥៥០.៧៦១	២១.៩៧២.៥១៧

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទ្រព្យសម្បត្តិ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសរុបមានចំនួន ១២៤.៣៣៤.៥៣៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ៖ ១១៤.៣៥២.៩៤០ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ ដោយសម្ព័ន្ធធនាគារ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ (ត)

	សម្ព័ន្ធធនាគារ								
	ជំនួញ ដុល្លារកម្ពុជា	កាត់កលម្ភ ជំនួញ ដុល្លារកម្ពុជា	គោរពនិង កាត់កលម្ភ ដុល្លារកម្ពុជា	កាត់កលម្ភ លើទ្រព្យសម្បត្តិ ដុល្លារកម្ពុជា	បរិក្ខារ ករិយាល័យ ដុល្លារកម្ពុជា	បរិក្ខារអំពូល ដុល្លារកម្ពុជា	យានយន្ត ដុល្លារកម្ពុជា	ទ្រព្យសម្បត្តិពុទ្ធ សាច់សង ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២១	១៤.៥៤២.២៨០	១.៧៥១.៩៣៤	៩៨.៨០៦.៣៦០	៥.២០៥.២៥៣	៦៤.៩៧៥.៧០៦	៧៦.១១៧.៧១៥	១៩.១០១.២៤៩	៥.៣៦៤.៨៥៧	២៨៥.៨៦៥.៣៥៤
ការទិញបន្ថែម	-	-	៣៦.៣២៣	៨៥១.៩៦៧	៦.៥៣៤.៨៥៦	៦.១៤១.៩៩៨	២.២២៨.៥៦០	៣.២៦៧.៩៨៤	១៩.០៦១.៦៨៨
ការលក់ចេញ/ការដោះចេញពីបញ្ជី	-	-	(៩.១៧០)	(២៦៦.៧៧៤)	(៤៥១.៤២៣)	(៤៦៥.៤៤៤)	(៧២៨.៣៦៣)	-	(១.៩២១.១៧៤)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	៧.៤៤៧	១០៩.៦៨០	៧៨៦.៧៨២	៨៧.០១៦	២០៩.៣១០	៥៦.៨៥០	(១.២៥៧.០៨៥)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៩៩.៨៥៥)	(១៨៤.៥៦៥)	(៥៤៤.៩០១)	(៩៦.៤៥៨)	-	(៩២៥.៧៧៩)
និយ័តកម្ម	-	-	-	-	៣៥៨	៦៧១	១៣៩	(៥៤៨.០៣០)	(៥៤៦.៨៦២)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៨.៩៤៣.១៩៣	៦.៤៧៧.៣៧៣	៧០.៩៦១.៩៤៨	៨១.៤៥៩.៣៤៩	២០.៥៦១.៩៧៧	៦.៨២៧.៧២៦	៣០១.៥៣៣.២២៧
ដកៈរំលស់បង្គុះ									
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២១	-	៦៥២.១៩០	២២.១២៥.១៧៣	៤.៤៤៣.៣០៧	៥១.៣៥៩.៦៦៥	៦៣.៦២៥.៤៧២	១៦.១១៣.១០៦	-	១៥៨.៣១៨.៩១៣
រំលស់ក្នុងការិយបរិច្ឆេទ	-	១៤៤.៥២៧	៣.៤៤៩.៦០៨	៤២៩.១០៤	៤.៨១៧.៥៦៦	៥.៣២៨.៩២៨	១.០៦៦.១៦៤	-	១៥.២៣៤.៨៩៧
ការលក់ចេញ/ការដោះចេញពីបញ្ជី	-	-	(៤.៩៩៩)	(២៥៩.៦០៦)	(៤៤៧.២២៤)	(៤៦៤.០៣១)	(៧២៨.៣៦៣)	-	(១.៩០៤.២២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៩)	(២០.៣៩៩)	(៨៨.៦១៥)	(១៨៥.៦៩៨)	(៤៣៨.៧០០)	(៩២.៩៤៩)	-	(៨២៦.៤១០)
និយ័តកម្ម	-	-	-	-	៣៥៨	២០៨	(៧០)	-	៤៩៦
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	-	៧៩៦.៦៦៨	២៥.៥៥៥.៣៨៣	៤.៥២៤.១៩០	៥៥.៥៥៤.៦៦៧	៦៨.០៥១.៨៧៧	១៦.៣៥៧.៨៨៨	-	១៧០.៨២៤.៦៧៣
តម្លៃយោង	១៤.៥៤២.២៨០	៩៦២.៧១៣	៧៣.៣៨៣.៨១០	១.៩៥៣.១៨៣	១៥.៤០៧.២៨១	១៣.៨០៧.៤៧២	៤.២០៤.០៨៩	៦.៨២៧.៧២៦	១៣០.៧០៨.៥៥៤
សម្រាប់លើការរៀប(កំណត់សម្គាល់ ៥)	៥៩.៣១៧.៩៦០	៣.៩២៦.៩០៦	២៩៩.៣៧៣.៣៥១	៧.៩៦៧.០៣៣	៦២.៨៨៧.០៨៩	៥៤.៦៨៩.០៧៨	១៧.១៤៨.៤៧៩	២៧.៨៥០.២៩៦	៥៣៣.១៦០.១៩២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៤. ទ្រព្យ និងបរិក្ខារ - សុទ្ធ (ត)

	ធនាគារ								
	ដីធ្លី ឥណទាន	កាត់កលប្បដីធ្លី ឥណទាន	គោរនិង កាត់កលប្ប ឥណទាន	កាត់កលប្ប លើទ្រព្យរដ្ឋ ឥណទាន	បរិក្ខារ ករិយាល័យ ឥណទាន	បរិក្ខារអំពូល ឥណទាន	យានយន្ត ឥណទាន	ទ្រព្យសម្បត្តិពុល សាច់សង់ ឥណទាន	សរុប ឥណទាន
ថ្លៃដើម									
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ២០២២	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.០២២.០៥៧	៦.៣៧៧.០០៥	៦៩.៨៨៩.២១២	៧៦.៤០៤.៣៥៣	១៨.៥៧៩.៧៨០	១២.៦៦១.៤៣៨	២៦៣.៥៤៤.៩១៥
ការទិញបន្ថែម	-	-	៨៦.៣៣៥	១.១៤២.២១៥	២.៤០១.៥២២	៦.៧៨៣.៩៥៨	៣.១៩៨.៩៦៨	៣.៥៤៤.៥១៥	១៧.១៥៧.៥១៣
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	(៣០៨)	(១៧១.៤៨៤)	(១.៧៤០.៨០៤)	(១.៨៧៥.២៤៩)	(៥៤៨.២០០)	-	(៤.៣៣៦.០៤៥)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	៧.៣០០	១.២៥៥.៤៩៦	៨.៦៥៦.៦៨៧	៦៦៧.៧១៩	៦.៣០៨	(១០.៥៩៣.៥១០)	-
និយ័តកម្ម	-	-	-	-	(៣.២៣២)	២០	-	(៤៧០.១៤៣)	(៤៧៣.៣៥៥)
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១១៥.៣៨៤	៨.៦០៣.២៣២	៧៩.២០៣.៣៨៥	៨១.៩៨០.៨០១	២១.២៣៦.៨៤៦	៥.១៤២.៣០០	២៧៥.៨៩៣.០២៨
ដកៈរំលស់បង្ក្រាប									
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ២០២២	-	១៥៦.៦៥៨	២៤.៣៨៣.៧៨៥	៣.៨៧២.២១០	៥៤.០៥០.៣៧៨	៦២.៣៣៥.៦៨៦	១៤.៣០៩.០១៥	-	១៥៩.១០៧.៧៣២
រំលស់ក្នុងការិយបរិច្ឆេទ	-	៦.៩១៩	២.៩០៩.៣៥០	៧៩៨.២៥៩	៥.៨៦១.៤០៥	៤.៥៦៥.៤៤៣	១.១៣១.៣៤៧	-	១៥.២៧២.៧២៣
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	(៣០៨)	(១៦៨.១៩៦)	(១.៧៣៤.១៧២)	(១.៨៧៤.៧៨០)	(៥៤៨.២០០)	-	(៤.៣៣៥.៦៥៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣២)	(១៣.៩០៩)	(៣.៤០០)	(២៧.២៤៤)	(២២.៣៤០)	(៥.០៣១)	-	(៧១.៩៥៦)
និយ័តកម្ម	-	-	-	-	៣.៣៧៥	៦០៩	-	-	៣.៩៨៤
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២	-	១៦៣.៥៤៥	២៧.២៧៨.៩១៨	៤.៤៩៨.៨៧៣	៥៨.១៥៣.៧៤២	៦៥.០០៤.៦១៨	១៤.៨៨៧.១៣១	-	១៦៩.៩៨៦.៨២៧
តម្លៃយោង	២.៣២៨.៣៤៤	១១៩.១៨១	៤៩.៨៣៦.៤៦៦	៤.១០៤.៣៥៩	២១.០៤៩.៦៤៣	១៦.៩៧៦.១៨៣	៦.៣៤៩.៧២៥	៥.១៤២.៣០០	១០៥.៩០៦.២០១
សម្បូលនៃការរំលៀង (កំណត់សម្គាល់ ៥)	៩.៥៩០.៤៤៩	៤៩០.៩០៧	២០៥.២៧៦.៤០៣	១៦.៩០៥.៨៥៥	៨៦.៧០៣.៤៨០	៦៩.៩២៤.៨៩៨	២៦.១៥៤.៥១៧	២១.១៨១.១៣៣	៤៣៦.២២៧.៦៤២

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទ្រព្យសម្បត្តិ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសរុបមានចំនួន ១១៥.៥១៦.៨៧៩ដុល្លារអាមេរិក ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ១០៧.៥៩៧.៩៤៧ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ដោយធនាគារ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៤. ប្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ (ត)

	ធនាគារ								
	ដើម្បី បុណ្យការណ៍	កាត់កលប្បដិដ្ឋិ បុណ្យការណ៍	គោរពនិង កាត់កលប្ប បុណ្យការណ៍	កាត់កលប្ប លើប្រព្យសម្បត្តិ បុណ្យការណ៍	បរិក្ខារ ករិយាល័យ បុណ្យការណ៍	បរិក្ខារអំពូលធំៗ បុណ្យការណ៍	យានយន្ត បុណ្យការណ៍	ប្រព្យសម្បត្តិពុល សាងសង់ បុណ្យការណ៍	សរុប បុណ្យការណ៍
ថ្លៃដើម									
គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២១	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៩៣.២០១	៤.៣១៨.១០៦	៦២.១៧៣.២៤៦	៦៨.២៥៣.១៥៧	១៧.៨០០.៨៧០	៥.២៤៣.៣៣៨	២៣៧.២៩២.៩៨៨
ការទិញបន្ថែម	-	-	២៣.១២០	៨៣០.៧៧២	៦.៤៨៩.៣៣១	៥.៥៣៧.៦៣៣	២.១៧៣.០៥២	៣.១២៤.៥៦០	១៨.១៧៨.៤៦៨
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	(៩.១៧០)	(២៤៩.៧១០)	(៤៣១.៤៨៥)	(៤៥៧.៨៣១)	(៧២៧.៧៥១)	-	(១.៨៧៥.៩៤៧)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	១០៩.៦៨០	៧៨៦.៧៨២	៨២.៨១៦	២០៩.៣១០	៥៦.៨៥០	(១.២៤៥.៤៣៤)	-
និយ័តកម្ម	-	-	-	-	៣៥៨	៦៧១	១៣៩	(៥៤៨.០៣០)	(៥៤៦.៨៦២)
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.០១៦.៨៣១	៥.៦៨៥.៩៥០	៦៨.៣១៤.២៦៦	៧៣.៥៤២.៩៤០	១៩.៣០៣.១៦០	៦.៥៧៤.៤៣០	២៥៣.០៤៨.៦៤៧
ដកៈរំលស់បង្ក្រាប									
គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២១	-	១៤៧.៤៥២	២០.៥៣៥.៣៨០	៣.៧៥២.៧០៧	៤៩.១៨៨.៣៨៣	៥៧.៩៥៩.៥៥១	១៤.៨៧៣.០៩៣	-	១៤៦.៤៥៦.៥៦៦
រំលស់ក្នុងការិយបរិច្ឆេទ	-	៦.៩៣៥	២.៩០០.៣១៤	៣៧១.៥៤៥	៤.៥៤៤.២៨៨	៤.៦៤៦.៥៨៣	១.០៣៤.៥១៦	-	១៣.៥០៩.១៨១
ការលក់ចេញ	-	-	(៤.៩៩៩)	(២៤៦.៩០១)	(៤២៨.៧១០)	(៤៥៧.៧៧៦)	(៧២៧.៧៥១)	-	(១.៨៦៦.១៣៧)
លម្អៀងពីការប្តូរធុបិយប័ណ្ណ	-	(៤៩)	(២០.៣៩៩)	(២.៧៨៩)	(៣១.៩១៨)	(៣២.០៣៦)	(៧.២៥០)	-	(៩៤.៤៤១)
និយ័តកម្ម	-	-	-	-	៣៥៨	២០៨	(៧០)	-	៤៩៦
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១	-	១៥៤.៣៣៨	២៣.៤១០.២៩៦	៣.៨៧៤.៥៦២	៥៣.២៧២.៤០១	៦២.១១៦.៥៣០	១៥.១៧២.៥៣៨	-	១៥៨.០០០.៦៦៥
តម្លៃបេឡា	២.៣២៨.៣៤៤	១២៨.៣៨៨	៥៣.៦០៦.៥៣៥	១.៨១១.៣៨៨	១៥.០៤១.៨៦៥	១១.៤២៦.៤១០	៤.១៣០.៦២២	៦.៥៧៤.៤៣០	៩៥.០៤៧.៩៨២
សម្បូលនឹងការរៀប (កំណត់សម្គាល់ ៥)	៩.៤៩៧.៣១៥	៥២៣.៦៩៥	២១៨.៦៦១.០៥៦	៧.៣៨៨.៦៥៣	៦១.៣៥៥.៧៦៧	៤៦.៦០៨.៣២៦	១៦.៨៤៨.៨០៧	២៦.៨១៧.១០០	៣៨៧.៧០០.៧១៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៥. ទ្រព្យសកម្មអរូបី - សុទ្ធ

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីអភិវឌ្ឍន៍ បុព្វហេតុ	ការងារអភិវឌ្ឍន៍ បុព្វហេតុ	សរុប បុព្វហេតុ	កម្មវិធីអភិវឌ្ឍន៍ បុព្វហេតុ	ការងារអភិវឌ្ឍន៍ បុព្វហេតុ	សរុប បុព្វហេតុ
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣៩.៩២៤.១៧៨	១.៦៦៦.៦៥៩	៤១.៥៩០.៨៣៧	៣៦.៤៦៤.៩៤៤	១.៦៣៧.៤២៦	៣៨.១០២.៣៧០
ការទិញបន្ថែម	៦៥.៨០៦	១.១៣៤.៣២៤	១.២០០.១៣០	៤៩.៣៦៣	១.០៩៦.៥៨២	១.១៤៥.៩៤៥
ការលក់ចេញ	(២៥៩.៦៤៧)	(១៥.២៣៣)	(២៧៥.៨៨០)	(២៤៤.២០៦)	-	(២៤៤.២០៦)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	៣១៨.៦៦៨	(៣១៨.៦៦៨)	-	៣១៨.៦៦៨	(៣១៨.៦៦៨)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.១២៨.៦២៥)	(៤.៦៤១)	(១.១៣៣.២៦៦)	-	-	-
និយ័តកម្ម	៦.៣៦៣	៤០.៩៩៨	៤៧.៣៦១	៦.៣៦៣	៤០.៩៩៨	៤៧.៣៦១
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៣៨.៩២៦.៧៤៣	២.៥០៣.៤៣៩	៤១.៤៣០.១៨២	៣៦.៥៩៥.១៣២	២.៤៥៦.៣៣៨	៣៩.០៥១.៤៧០
ដកៈរំលស់បង្កើន						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២៩.៣០៤.៧៣៩	-	២៩.៣០៤.៧៣៩	២៦.៦៨៦.៥១៧	-	២៦.៦៨៦.៥១៧
រំលស់ក្នុងការិយបរិច្ឆេទ	២.៣៦១.៦៦២	-	២.៣៦១.៦៦២	២.១៦៥.៦៣២	-	២.១៦៥.៦៣២
ការលក់ចេញ	(២៥៩.៦៤៧)	-	(២៥៩.៦៤៧)	(២៤៤.២០៦)	-	(២៤៤.២០៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៩០០.៧៣២)	-	(៩០០.៧៣២)	(១០.៧២៣)	-	(១០.៧២៣)
និយ័តកម្ម	២០៩	-	២០៩	២០៩	-	២០៩
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៣០.៥០៦.២៣១	-	៣០.៥០៦.២៣១	២៨.៥៩៧.៤២៩	-	២៨.៥៩៧.៤២៩
តម្លៃសរុប	៨.៤២០.៥១២	២.៥០៣.៤៣៩	១០.៩២៣.៩៥១	៧.៩៩៧.៧០៣	២.៤៥៦.៣៣៨	១០.៤៥៤.០៤១
សម្រាប់លើកកាន់ត្រឹម (កំណត់សម្គាល់ ៥)	៣៤.៦៨៤.០៨៩	១០.៣១១.៦៦៥	៤៤.៩៩៥.៧៥៤	៣២.៩៨២.៥៣៩	១០.១១៧.៦៥៦	៤៣.០០០.១៩៥

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទ្រព្យសកម្មអរូបីរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានថ្លៃដើមប្រវត្តិសាស្ត្រចំនួន ២៣.៨១០.១៩៩ ដុល្លារអាមេរិក និង ២១.៥១១.៥៣២ ដុល្លារអាមេរិក រៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ២១.៨១៤.២២២ ដុល្លារអាមេរិក និង ១៩.៩៣១.៧១៦ ដុល្លារអាមេរិក) ដែលបានរំលស់ទាំងស្រុងនៅតែកំពុងបន្តប្រើប្រាស់។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៥. ប្រាក់សកម្មអរូបី - សុទ្ធ (ត)

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអន្តរជាតិ	ការងារកំពុង ដំណើរការ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ	កម្មវិធីកុំព្យូទ័រ ដុល្លារអន្តរជាតិ	ការងារកំពុង ដំណើរការ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣៩.២៦៩.០៧៨	១.៨៣២.៩០៥	៤១.១០១.៩៨៣	៣៥.៨៣៧.៩២០	១.៧៤១.១២៣	៣៧.៥៧៩.០៤៣
ការទិញបន្ថែម	១.២៧៣.០៧៩	១.០២១.០៨៧	២.២៩៤.១៦៦	៦៨៤.៨៦៧	១.០២៥.៨៣៥	១.៧១០.៧០២
ការលក់ចេញ	(៩៦៥.០០០)	-	(៩៦៥.០០០)	(៩៦៥.០០០)	-	(៩៦៥.០០០)
ការផ្ទេរចេញ	៦៧០.៧១២	(៦៧០.៧១២)	-	៦៧០.៧១២	(៦៧០.៧១២)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៩៣.២៥១)	-	(១៩៣.២៥១)	-	-	-
និយ័តកម្ម	-	២៣០.៦៩៨	២៣០.៦៩៨	-	២៣០.៦៩៨	២៣០.៦៩៨
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៤០.០៥៤.៦១៨	២.៤១៣.៩៧៨	៤២.៤៦៨.៥៩៦	៣៦.២២៨.៤៩៩	២.៣២៦.៩៤៤	៣៨.៥៥៥.៤៤៣
ដកៈរំលស់បង្ក						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២៦.៤១១.៣០៨	-	២៦.៤១១.៣០៨	២៣.៦៩៤.៤៨៥	-	២៣.៦៩៤.៤៨៥
រំលស់ក្នុងការិយបរិច្ឆេទ	២.៩៥០.៩២៧	-	២.៩៥០.៩២៧	២.៦២៧.៦១៩	-	២.៦២៧.៦១៩
ការលក់ចេញ	(៤៥៩.២២០)	-	(៤៥៩.២២០)	(៤៥៩.២២០)	-	(៤៥៩.២២០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៨៣.៦២៤)	-	(១៨៣.៦២៤)	(១៨.១២៧)	-	(១៨.១២៧)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	២៨.៧១៩.៣៩១	-	២៨.៧១៩.៣៩១	២៥.៨៤៤.៧៩៥	-	២៥.៨៤៤.៧៩៥
តម្លៃសរុប	<u>១១.៣៣៥.២២៧</u>	<u>២.៤១៣.៩៧៨</u>	<u>១៣.៧៤៩.២០៥</u>	<u>១០.៣៨៣.៧០៤</u>	<u>២.៣២៦.៩៤៤</u>	<u>១២.៧១០.៦៤៨</u>
សមមូលនៃពាន់រៀល (កំណត់សម្គាល់ ៥)	<u>៤៦.២៣៦.៣៩១</u>	<u>៩.៨៤៦.៦១៦</u>	<u>៥៦.០៨៣.០០៧</u>	<u>៤២.៣៥៥.២៨៤</u>	<u>៩.៤៩១.៦០៥</u>	<u>៥១.៨៤៦.៨៨៩</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម - សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២៧.៤៩១.៦៧៦	២៨.៣៣៧.៨៨៤	១១៣.២៣៨.២១៣	១១៥.៤៤៨.៥៣៩	២៥.២៤១.១២៨	២៥.៥៩៦.៧២៧	១០៣.៩៦៨.២០៦	១០៤.២៨១.០៦៦

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២៨.៣៣៧.៨៨៤	២៩.៥២៩.៧៦៨	១១៥.៤៤៨.៥៣៩	១១៩.៤៤៧.៩១២	២៥.៥៩៦.៧២៧	២៦.១៨២.១៧២	១០៤.២៨១.០៦៦	១០៥.៩០៦.៨៨៦
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	៩.១៩៥.២១៦	៨.១៨៣.៨៣៥	៣៧.៤៧៩.៧០០	៣៣.២៨៣.៦៥៧	៩.០០៣.១៥៨	៨.០៥៦.៧១០	៣៦.៦៩៦.៨៧២	៣២.៧៦៦.៦៤០
រំលស់សម្រាប់ការិយបរិច្ឆេទ	(៨.៧៥៤.៤៥២)	(៨.៥១៤.៦៩៨)	(៣៥.៦៨៣.១៤៦)	(៣៤.៦២៩.២៧៧)	(៨.២៤៣.៨៣០)	(៧.៩០១.៦២៧)	(៣៣.៦០១.៨៥១)	(៣២.១៣៥.៩១៧)
ការបញ្ចប់ភតិសន្យាសម្រាប់ការិយបរិច្ឆេទ	(១.១៩៣.៧៥៣)	(៧២៧.៦០៦)	(៤.៨៦៥.៧៣៧)	(២.៩៥៩.១៧៤)	(១.១៦៧.០០៦)	(៧២៧.៦០៦)	(៤.៧៥៦.៧១៦)	(២.៩៥៩.១៧៤)
លម្អៀងពីការប្តូរធុបិយប័ណ្ណ	(៩៣.២១៩)	(៥៥.៩០៤)	(៣៧៩.៩៦១)	(២២៧.៣៦២)	៥២.០៧៩	៤៥.៥៦៨	២១២.២៧៤	១៨៥.៣២៥
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១.២៣៨.៨១៨	៩៩០.៦៤០	-	-	១.១៣៦.៥៦១	៨៨៣.៨៧០
នាចុងការិយបរិច្ឆេទ	២៧.៤៩១.៦៧៦	២៨.៤១៥.៣៩៥	១១៣.២៣៨.២១៣	១១៥.៩០៦.៣៩៦	២៥.២៤១.១២៨	២៥.៦៥៥.២១៧	១០៣.៩៦៨.២០៦	១០៤.៦៤៧.៦៣០

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម - សុទ្ធ (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលអគារការិយាល័យ និងថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដិមការិយបរិច្ឆេទ	២៨.៦៥៤.៨៩៩	២៩.២១១.៧៩១	១១៦.៦២៥.៤៣៩	១១៩.០៣៨.០៤៨	២៦.៣៦៣.៦៩៤	២៦.២២៧.១១៧	១០៧.៣០០.២៣៥	១០៦.៨៧៥.៥០២
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	២.០៥៣.៤៥៤	២.៨៣៩.៤៣៥	៨.៤៣៥.៥៨៩	១១.៥៧៦.៣៧៦	១.៨៥៥.៥៥៧	២.៨២៥.១៨០	៧.៦២២.៦២៨	១១.៥១៨.២៥៩
រំលស់សម្រាប់ការិយបរិច្ឆេទ	(២.៩៦៤.១៦៧)	(២.៩៨៣.៤០៤)	(១២.១៧៦.៧៩៨)	(១២.១៦៣.៣៣៨)	(២.៨០៣.៧៥៧)	(២.៧៨២.១៤៩)	(១១.៥១៧.៨៣៤)	(១១.៣៤២.៨២១)
ការបញ្ចប់ភតិសន្យាសម្រាប់ការិយបរិច្ឆេទ	(១៧៩.៦៩១)	(៦២៩.៦៧៨)	(៧៣៨.១៧១)	(២.៥៦៧.១៩៧)	(១៨២.៣៤២)	(៦២៩.៦៧៨)	(៧៤៩.០៦១)	(២.៥៦៧.១៩៧)
លម្អៀងពីការប្តូរធុនប័ណ្ណ	(៧២.៨១៩)	(២២.៧៤៩)	(២៩៩.១៤០)	(៩២.៧៤៨)	៧.៩៧៦	១៤.៧៤៧	៣២.៧៦៥	៦០.១២៤
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១.៣៩១.២៩៤	១១៥.២៥៥	-	-	១.២៧៩.៤៧៣	១០៣.៧៦៣
នាចុងការិយបរិច្ឆេទ	<u>២៧.៤៩១.៦៧៦</u>	<u>២៨.៤១៥.៣៩៥</u>	<u>១១៣.២៣៨.២១៣</u>	<u>១១៥.៩០៦.៣៩៦</u>	<u>២៥.២៤១.១២៨</u>	<u>២៥.៦៥៥.២១៧</u>	<u>១០៣.៩៦៨.២០៦</u>	<u>១០៤.៦៤៧.៦៣០</u>

សម្ព័ន្ធធនាគារ និងធនាគារ បោះឆ្នោតមិនទទួលស្គាល់បំណុលភតិសន្យា សម្រាប់កិច្ចសន្យាជួលដែលមានរយៈពេលខ្លី (កិច្ចសន្យាជួលដែលមានរយៈពេលរំពឹងទុក ១២ខែ ឬតិចជាង) ឬ កិច្ចសន្យាជួលទ្រព្យសកម្មដែលមានតម្លៃទាបដែលមានសមតុល្យចំនួន ១៩០.២១៥ ដុល្លារអាមេរិក និង១៨០.៩៣៩ ដុល្លារអាមេរិក រៀងគ្នា (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ២២៦.៧៦៤ ដុល្លារអាមេរិក និង ២២៤.០៨៥ ដុល្លារអាមេរិក រៀងគ្នា)។ ការទូទាត់កិច្ចសន្យានោះ គឺតាមមូលដ្ឋានថេរ។ លើសពីនេះទៀត ការបង់ប្រាក់ជួលផ្សេងៗមួយចំនួន មិនត្រូវបានអនុញ្ញាតឱ្យទទួលស្គាល់ជាបំណុលភតិសន្យា និងត្រូវកត់ជាចំណាយនៅពេលដែលកើតឡើង ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម - សុទ្ធ(ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ៖

	សម្ព័ន្ធមណ្ឌ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណាយរំលស់	៨.៧៥៤.៤៥២	៨.៥១៤.៦៩៨	៣៥.៦៨៣.១៤៦	៣៤.៦២៩.២៧៧	៨.២៤៣.៨៣០	៧.៩០១.៦២៧	៣៣.៦០១.៨៥១	៣២.១៣៥.៩១៧
ការប្រាក់លើបំណុលកតិសន្យា	១.៤៥០.៤៦៤	១.៤៦៤.៥៥៧	៥.៩១២.០៩១	៥.៩៥៦.៣១៣	១.៣២៩.២១៥	១.៣២០.៥១៩	៥.៤១៧.៨៨០	៥.៣៧០.៥៥១
(ខាត)ចំណេញពីការលុបកតិសន្យាមុនពេលកំណត់	(៣.២៦១)	១៤.០៤១	(១៣.២៩២)	៥៧.១០៥	(១០.៣២៨)	១៤.០៤១	(៤២.០៩៧)	៥៧.១០៥
	១០.២០១.៦៥៥	៩.៩៩៣.២៨៦	៤១.៥៨១.៩៤៥	៤០.៦៤២.៦៩៥	៩.៥៦២.៧១៧	៩.២៣៦.១៨៧	៣៨.៩៧៧.៦៣៤	៣៧.៥៦៣.៥៧៣

	សម្ព័ន្ធមណ្ឌ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណាយរំលស់	២.៩៦៤.១៦៧	២.៩៨៣.៤០៤	១២.១៧៦.៧៩៨	១២.១៦៣.៣៣៨	២.៨០៣.៧៥៧	២.៧៨២.១៤៩	១១.៥១៧.៨៣៤	១១.៣៤២.៨២១
ការប្រាក់លើបំណុលកតិសន្យា	៤៨៤.៧៧៩	៤៩២.៧០៩	១.៩៩១.៤៧២	២.០០៨.៧៧៥	៤៤៧.៣១២	៤៤៥.៧៩៧	១.៨៣៧.៥៥៨	១.៨១៧.៥១៤
ខាតពីការលុបកតិសន្យាមុនពេលកំណត់	២៨.៤៥៩	១០.៤៤២	១១៦.៩១០	៤២.៥៧២	២៤.៨៥៩	១០.៤៤២	១០២.១២១	៤២.៥៧២
	៣.៤៧៧.៤០៥	៣.៤៨៦.៥៥៥	១៤.២៨៥.១៨០	១៤.២១៤.៦៨៥	៣.២៧៥.៩២៨	៣.២៣៨.៣៨៨	១៣.៤៥៧.៥១៣	១៣.២០២.៩០៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ	៤២.៧៨៦.៤៥៣	៣៧.៤៤៤.៧៦៦	១៧៦.២៣៧.៣៩៩	១៥២.៥៤៩.៩៧៧	៣៩.៣៨១.៣៥១	៣៤.៣២០.០៩៤	១៦២.២១១.៧៨៥	១៣៩.៨២០.០៦៤
បំណុលពន្ធពន្យារ	(៤២.១៩៨.៧៥១)	(២៨.៣៧៦.១៦០)	(១៧៣.៨១៦.៦៥៤)	(១១៥.៦០៤.៤៧៦)	(៤០.០០១.៧៧១)	(២៦.៧៩៦.៣៧៧)	(១៦៤.៧៦៧.២៩៥)	(១០៩.១៦៨.៤៤១)
	៥៨៧.៧០២	៩.០៦៨.៦០៦	២.៤២០.៧៤៥	៣៦.៩៤៥.៥០១	(៦២០.៤២០)	៧.៥២៣.៧១៧	(២.៥៥៥.៥១០)	៣០.៦៥១.៦២៣

បម្រែបម្រួលនៃទ្រព្យសកម្ម/បំណុលពន្ធពន្យារសុទ្ធ សម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៩.០៦៨.៦០៦	១១.១៩៥.៨៤៥	៣៦.៩៤៥.៥០១	៤៥.២៨៧.១៩៣	៧.៥២៣.៧១៧	១២.៦៨៥.៩៤៧	៣០.៦៥១.៦២៣	៥១.៣១៤.៦៥៦
ដកចេញពីបន្ទុកក្នុង របាយ-								
ការណ៍ចំណេញឬខាត	(៨.២១០.៧៤៦)	(៤២០.៧៦៣)	(៣៣.៤៦៧.០០១)	(១.៧១១.២៤៣)	(៨.១៤៤.១៣៧)	(៣.៨៩៦.៨៣៩)	(៣៣.១៩៥.៥០២)	(១៥.៨៤៨.៤៤៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៧០.១៥៨)	(១៣៧.៩១៦)	(១.១០១.១៦៤)	(៥៦០.៩០៤)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៤៣.៤០៩	៣៧៣.៩៥៤	-	-	(១១.៦៣១)	៣៨៤.៥៦០
នាចុងការិយបរិច្ឆេទ	៥៨៧.៧០២	១០.៦៣៧.១៦៦	២.៤២០.៧៤៥	៤៣.៣៨៩.០០០	(៦២០.៤២០)	៨.៧៨៩.១០៨	(២.៥៥៥.៥១០)	៣៥.៨៥០.៧៧២

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បម្រែបម្រួលនៃទ្រព្យសកម្មពន្ធពន្យារសុទ្ធសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖(ត)

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានការកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅ នឹងអាជ្ញាធរសារពើពន្ធដដែល ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៥.១០៩.១៦៧	១១.៧៦៨.៩៦០	២០.៧៩៤.៣១០	៤៧.៩៥៨.៥១២	៣.៥៧៨.៧២២	៩.៥៣៧.៣២៥	១៤.៥៦៥.៣៩៩	៣៨.៨៦៤.៥៩៩
ដកចេញពីបន្ទុកក្នុង របាយការណ៍								
ចំណេញឬខាត	(៤.៦៨៨.៦២៧)	(៩០៨.៥៣៦)	(១៩.២៦០.៨៨០)	(៣.៧០៤.១០១)	(៤.១៩៩.១៤២)	(៧៤៨.២១៧)	(១៧.២៥០.០៧៥)	(៣.០៥០.៤៨១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៦៧.១៦២	(២២៣.២៥៨)	៦៨៦.៧០១	(៩១០.២២៣)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២០០.៦១៤	៤៤.៨១២	-	-	១២៩.១៦៦	៣៦.៦៥៤
នាចុងការិយបរិច្ឆេទ	<u>៥៨៧.៧០២</u>	<u>១០.៦៣៧.១៦៦</u>	<u>២.៤២០.៧៤៤</u>	<u>៤៣.៣៨៩.០០០</u>	<u>(៦២០.៤២០)</u>	<u>៨.៧៨៩.១០៨</u>	<u>(២.៥៥៩.៥១០)</u>	<u>៣៥.៨៥០.៧៧២</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្ម និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់សម្ព័ន្ធធនាគារ

	កម្រៃពិដំណើរការ កាលបរិច្ឆេទ នៃសម្រាប់ បុព្វហេតុ	ប្រាក់បំណុល មិនទាន់ ទទួលបាន បុព្វហេតុ	សំវិធានការ កាលបរិច្ឆេទ បាត់បង់ បុព្វហេតុ	សំវិធានការ មិនទាន់ ទទួលបាន បុព្វហេតុ	ប្រាក់ប្រាក់ បុព្វហេតុ	ខាតបង់ការប្រែប្រួល មិនទាន់ទទួលបាន បុព្វហេតុ	រំលស់ការប្រែប្រួល មិនទាន់ទទួលបាន បុព្វហេតុ	កម្រៃសេវា បុព្វហេតុ	ផ្សេងៗ បុព្វហេតុ	សរុប បុព្វហេតុ
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២ (ដកចេញ)កត់ត្រាជាបន្តកក្កដាបាយ ការណ៍ចំណេញឬខាត	៨.២៦២.៤៣៧	២៩.៤៦១	១១.២៩៦.៧៤៣	៧.៧៨៨.៧១៩	១.៨០២.២៩០	១.០៨៦.៣៥៥	៨៣៦.៩៤១	៣៧៤.១៨៦	៥.៩៦៧.៦៣៤	៣៧.៤៤៤.៧៦៦
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	១.៦១៣.០៣២	២៧.៣៤៤	២.១៦៤.៥៨៨	១.៥៩៣.៥១៩	៦៦៨.៧៦៨	៤៧២.៩០២	(៨៣៦.៥៨៩)	(១៨.២៦៣)	(៣៤៣.៦១៤)	៥.៣៤១.៦៨៧
សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៩.៨៧៥.៤៦៩	៥៦.៨០៥	១៣.៤៦១.៣៣១	៩.៣៨២.២៣៨	២.៤៧១.០៥៨	១.៥៥៩.២៥៧	៣៥២	៣៥៥.៩២៣	៥.៦២៤.០២០	៤២.៧៨៦.៤៥៣
សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៤០.៦៧៧.០៥៧	២៣៣.៩៨០	៥៥.៤៤៧.២២២	៣៨.៦៤៥.៤៣៨	១០.១៧៨.២៨៨	៦.៤២២.៥៨០	១.៤៥០	១.៤៦៦.០៤៧	២៣.១៦៥.៣៣៧	១៧៦.២៣៧.៣៩៩
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ (ដកចេញ)កត់ត្រាជាបន្តកក្កដាបាយ- ការណ៍ចំណេញឬខាត	៧.៥៦០.៦៦៣	៥០.២៩៥	៩.៤២៦.៨៥៦	៧.៣៣៥.២៥៤	២៦១.៤៣៤	៨១៤.៣៦៣	១.៦០២.៥៨៤	៣១៧.២០៩	៤.៩៥៥.៨៩០	៣២.៣២៤.៥៤៨
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	២៥៤.៩៣៧	(៧.៤៥៧)	១.១៩៣.០១០	(៦៥៦.៧៣០)	១.៧៩១.០៦២	១៤៧.២៥០	(១៧៥.៨១៦)	៤៩.៥៤៨	២.១៨២.៤០២	៤.៧៧៨.២០៦
សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៧.៨១៥.៦០០	៤២.៨៣៨	១០.៦១៩.៨៦៦	៦.៦៧៨.៥២៤	២.០៥២.៤៩៦	៩៦១.៦១៣	១.៤២៦.៧៦៨	៣៦៦.៧៥៧	៧.១៣៨.២៩២	៣៧.១០២.៧៥៤
សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៣១.៨៧៩.៨៣២	១៧៤.៧៣៦	៤៣.៣១៨.៤៣៣	២៧.២៩១.៦៩៩	៨.៣៧២.១៣១	៣.៩២២.៨១៩	៥.៨១៩.៧៨៧	១.៨៩២.៨០៤	២៩.១១៧.០៩៣	១៥១.៣៤២.១៣៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្ម និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖ (ត)

ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ

	កម្រៃពិជំរើរ ការងារបាន នៅសល់ ជុំនួនករណី	សំវិធានបាន ផលបាន បាត់បង់ ជុំនួនករណី	សំវិធានបាន ផ្សេងៗ ជុំនួនករណី	ប្រាក់គ្រាន់ បុគ្គលិក ជុំនួនករណី	ខាតវិភាគប្តូរ រូបិយប័ណ្ណ មិនទាន់បាន ទទួលបាន ជុំនួនករណី	រំលស់ការវិនិយោគ លើស្ថិតិពន្ធ ជុំនួនករណី	កតិសន្យា ជុំនួនករណី	ផ្សេងៗ ជុំនួនករណី	សរុប ជុំនួនករណី
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ (ដកចេញ)កត់ត្រាជាបន្ត កក្កដាបាយការណ៍ ចំណេញឬខាត	៨.២៦២.៨៣៧	១១.២៩៦.៧៨៣	៧.៦៨៣.០០២	១.៨០២.២៩០	១.០៨៦.០៧៥	៨៣៤.៧៨១	៣២៧.៧២០	៣.០៦៧.០៤៦	៣៤.៣២០.០៩៤
	១.៦១៣.០៣២	២.១៦៤.៥៨៨	១.៥៧៣.៤៩៥	៦៦៨.៧៦៨	៤៧២.៥០៦	(៨៣៤.៧៨១)	២៥.៦៦៩	(៦២២.០២០)	៥.០៦១.២៥៧
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២	៩.៨៧៥.៨៦៩	១៣.៤៦១.៣៧១	៩.២១៦.៤៩៧	២.៤៧១.០៥៨	១.៥៥៨.៥៨១	-	៣៥៣.៣៨៩	២.៤៤៥.០២៦	៣៩.៣៨១.៣៥១
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)</i>	<u><u>៤០.៦៧៧.០៥៧</u></u>	<u><u>៥៥.៤៨៧.២២២</u></u>	<u><u>៣៧.៩៦២.៧៥១</u></u>	<u><u>១០.១៧៨.២៨៨</u></u>	<u><u>៦.៤១៩.៧៩៥</u></u>	<u><u>-</u></u>	<u><u>១.៤៥៥.៦០៩</u></u>	<u><u>១០.០៧១.០៦៣</u></u>	<u><u>១៦២.២១១.៧៨៥</u></u>
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ (ដកចេញ)ត្រាជាបន្ត កក្កដាបាយការណ៍ ចំណេញឬខាត	៧.៥៦០.៦៦៣	៩.៤២៦.៨៥៦	៧.២២០.២៤៣	២៦១.៤៣៤	៨១៤.២៨៦	១.៦០០.៧៤២	២៧០.១៦៩	៣.៨៦១.២៧០	៣១.០១៥.៦៦៣
	២៥៤.៩៣៧	១.១៩៣.០១០	(៦៧១.៧៣៤)	១.៧៩១.០៦២	១៤៧.១១៨	(១៧៦.១៨១)	៤៣.៧៩៨	១១១.៧០១	២.៦៩៣.៧១១
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១	៧.៨១៥.៦០០	១០.៦១៩.៨៦៦	៦.៥៤៨.៥០៩	២.០៥២.៤៩៦	៩៦១.៤០៤	១.៤២៤.៥៦១	៣១៣.៩៦៧	៣.៩៧២.៩៧១	៣៣.៧០៩.៣៧៤
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)</i>	<u><u>៣១.៨៧៩.៨៣២</u></u>	<u><u>៤៣.៣១៨.៨៣៣</u></u>	<u><u>២៦.៧១១.៣៦៨</u></u>	<u><u>៨.៣៧២.១៣១</u></u>	<u><u>៣.៩២១.៥៦៧</u></u>	<u><u>៥.៨១០.៧៨៤</u></u>	<u><u>១.២៨០.៦៧១</u></u>	<u><u>១៦.២០៥.៧៥១</u></u>	<u><u>១៣៧.៥០០.៥៣៧</u></u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៧. ប្រកួសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បំណុលពន្ធពន្យាររបស់សម្ព័ន្ធធនាគារ និងធនាគារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	បំណែងចែក ប្រកួសកម្មពន្ធ បំណុលពន្ធពន្យារ		បំណែងចែក ប្រកួសកម្មពន្ធ បំណុលពន្ធពន្យារ		បំណែងចែក ប្រកួសកម្មពន្ធ បំណុលពន្ធពន្យារ		បំណែងចែក ប្រកួសកម្មពន្ធ បំណុលពន្ធពន្យារ	
	រំលស់តាមវិធី ពន្ធពន្យារ	បំណុលពន្ធពន្យារ	បំណុលពន្ធពន្យារ	បំណុលពន្ធពន្យារ	រំលស់តាមវិធី ពន្ធពន្យារ	បំណុលពន្ធពន្យារ	បំណុលពន្ធពន្យារ	បំណុលពន្ធពន្យារ
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣៨៨.៧៨៩	៧៦៥	២៨.០២៦.៦៤៦	២៨.៣៧៦.១៦០	-	២៦.៧៩៦.៣៧៧	២៦.៧៩៦.៣៧៧	
កត់ត្រាជាបន្ត ក្នុងរបាយការណ៍ចំណេញប្រចាំ	៦៦៨.៨១៦	២.៦១២	១៣.១៥១.១៦៣	១៣.៨២២.៥៩១	៥៦៣.៧៧៤	១២.៦៤១.៦២០	១៣.២០៥.៣៩៤	
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	១.០៥៧.៦០៥	៣.៣៧៧	៤១.១៧៧.៨០៩	៤២.១៩៨.៧៥១	៥៦៣.៧៧៤	៣៩.៤៣៧.៩៩៧	៤០.០០១.៧៧១	
<i>សម្រួលនឹងពន្ធពន្យារ (កំណត់សម្គាល់ ៥)</i>	<i>៤.១៩១.៣៥០</i>	<i>១៣.៩១០</i>	<i>១៦៩.៦១១.៣៩៤</i>	<i>១៧៣.៨១៦.៦៥៤</i>	<i>២.៣២២.១៨៥</i>	<i>១៦២.៤៤៥.១១០</i>	<i>១៦៤.៧៦៧.២៩៥</i>	
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២៩៥.៩០១	៤១	២០.៨៣២.៧៦១	២១.១២៨.៧០៣	-	១៨.៣២៩.៧១៦	១៨.៣២៩.៧១៦	
កត់ត្រាជាបន្ត ក្នុងរបាយការណ៍ចំណេញប្រចាំ	៤៦.៧៥០	៨៣៤	៥.២៨៩.៣០១	៥.៣៣៦.៨៨៥	-	៦.៥៩០.៥៥០	៦.៥៩០.៥៥០	
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៣៤២.៦៥១	៨៧៥	២៦.១២២.០៦២	២៦.៤៦៥.៥៨៨	-	២៤.៩២០.២៦៦	២៤.៩២០.២៦៦	
<i>សម្រួលនឹងពន្ធពន្យារ (កំណត់សម្គាល់ ៥)</i>	<i>១.៣៩៧.៦៧៣</i>	<i>៣.៥៦៩</i>	<i>១០៦.៥៥១.៨៩២</i>	<i>១០៧.៩៥៣.១៣៤</i>	<i>-</i>	<i>១០១.៦៤៩.៧៦៥</i>	<i>១០១.៦៤៩.៧៦៥</i>	

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	៩២.៨០១.៣០៣	១៥២.៧៤២.៤៣៩	៣៨២.២៤៨.៥៦៧	៦២២.២៧២.៦៩៦	៩៥.២៤៤.៦០៩	១៥៥.១៧៤.០៤០	៣៩២.៣១២.៥៤៥	៦៣២.១៧៩.០៤០
គណនីប្រាក់បញ្ញើសន្សំ	៣៨.៨៩២.៨៧៦	៣៤.៤៥០.៥៥៣	១៦០.១៩៩.៧៥៦	១៤០.៣៥១.៥៥៣	៣៨.២៩១.៥០៣	៣៣.៣៤៨.១២៤	១៥៧.៧២២.៧០១	១៣៥.៨៦០.២៥៧
គណនីប្រាក់បញ្ញើមានកាលកំណត់	២៩៥.៤២៨.៦៧០	២៩៦.៥៤៨.០០០	១.២១៦.៨៧០.៦៩២	១.២០៨.១៣៦.៥៥២	២៦៩.៨៥១.០៧៥	២៦៧.០៨៤.៦៧១	១.១១១.៥១៦.៥៧៧	១.០៨៨.១០២.៩៤៩
	<u>៤២៧.១២២.៨៤៩</u>	<u>៤៨៣.៧៤០.៩៩២</u>	<u>១.៧៥៩.៣១៩.០១៥</u>	<u>១.៩៧០.៧៦០.៨០១</u>	<u>៤០៣.៣៨៧.១៨៧</u>	<u>៤៥៥.៦០៦.៨៣៥</u>	<u>១.៦៦១.៥៥១.៨២៣</u>	<u>១.៨៥៦.១៤២.២៤៦</u>

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមកាលប្រតិទិន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល៦ខែ	២៥៨.១៣៥.៥០០	៣២០.៣៩៥.៧៤៧	១.០៦៣.២៦០.១២៤	១.៣០៥.២៩២.២៧៣	២៥១.២០៥.៣៩២	៣១០.៥៤៨.៥៧៨	១.០៣៤.៧១៥.០០៩	១.២៦៥.១៧៤.៩០៧
លើសពី៦ខែប៉ុន្តែមិនលើសពី១ឆ្នាំ	៤០.០០៤.៤៦៩	៣៩.៨៩៧.០១៦	១៦៤.៧៧៨.៤០៨	១៦២.៥៤០.៤៤៣	២៥.០៥១.២០៨	២៥.១១៨.៨៣១	១០៣.១៨៥.៩២៦	១០២.៣៣៤.១១៧
លើសពី១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	១៤.៨៨៥.២៦៩	១៦.៧៧៩.៤៣២	៦១.៣១២.៤២៣	៦៨.៣៥៩.៤០៦	១៣.៦៣៩.១៨៨	១៣.២៧០.៦២៩	៥៦.១៧៩.៦៥១	៥៤.០៦៤.៥៤៣
លើសពី៣ឆ្នាំ	១១៤.០៩៧.៦១១	១០៦.៦៦៨.៧៩៧	៤៦៩.៩៦៨.០៦០	៤៣៤.៥៦៨.៦៧៩	១១៣.៤៩១.៤៣៩	១០៦.៦៦៨.៧៩៧	៤៦៧.៤៧១.២៣៧	៤៣៤.៥៦៨.៦៧៩
	<u>៤២៧.១២២.៨៤៩</u>	<u>៤៨៣.៧៤០.៩៩២</u>	<u>១.៧៥៩.៣១៩.០១៥</u>	<u>១.៩៧០.៧៦០.៨០១</u>	<u>៤០៣.៣៨៧.១៨៧</u>	<u>៤៥៥.៦០៦.៨៣៥</u>	<u>១.៦៦១.៥៥១.៨២៣</u>	<u>១.៨៥៦.១៤២.២៤៦</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៤៤.៧១៧	៤២.៤៦៩	១៨៤.១៨៩	១៧៣.០១៩	២.៥១២.៣២៩	២.៥៦៥.០២៥	១០.៣៤៨.២៨៣	១០.៤៩៩.៩១២
ភាគីមិនពាក់ព័ន្ធ	៤២៧.០៧៨.១៣២	៤៨៣.៦៩៨.៥២៣	១.៧៥៩.១៣៤.៨២៦	១.៩៧០.៥៨៧.៧៨២	៤០០.៨៧៤.៨៥៨	៤៥៣.០៤១.៨១០	១.៦៥១.២០៣.៥៤០	១.៨៤៥.៦៩២.៣៣៤
	<u>៤២៧.១២២.៨៤៩</u>	<u>៤៨៣.៧៤០.៩៩២</u>	<u>១.៧៥៩.៣១៩.០១៥</u>	<u>១.៩៨៧.៦០០.៨០១</u>	<u>៤០៣.៣៨៧.១៨៧</u>	<u>៤៥៥.៦០៦.៨៣៥</u>	<u>១.៦៦១.៥៥១.៨២៣</u>	<u>១.៨៥៦.១៩២.២៤៦</u>

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
គណនីចរន្ត	០,០០% - ០,៩០%	០,០០% - ០,៩០%	០,០០% - ០,៥០%	០,០០% - ០,២០%
គណនីប្រាក់បញ្ញើសន្សំ	០,០០% - ១,៩០%	០,០០% - ១,៩០%	០,០០% - ០,៧៥%	០,០០% - ០,៥០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,០០% - ៩,០១%	០,៧៥% - ៧,៩៥%	១,០០% - ៩,០១%	០,៧៥% - ៧,៩៥%

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

១៩. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	៧៣៥.១១៨.៧៨៩	៧៥១.១៦៥.៦៣០	៣.០២៧.៩៥៤.២៩២	៣.០៦០.២៤៨.៧៧៧	៧២៣.១០៩.៧០៤	៧៤០.៩០៣.១៤២	២.៩៧៨.៤៨៨.៨៧១	៣.០១៨.៤៣៩.៤០១
ប្រាក់បញ្ញើសន្សំ	២.០០២.២៤៨.៤៥៦	២.០៤៧.១១៨.៥៩៤	៨.២៤៧.២៦១.៣៩០	៨.៣៣៩.៩៦១.១៥២	១.៩៨០.៨០៨.១៦៦	២.០១៧.០១៤.៦៦៨	៨.១៥៨.៩៤៨.៨៣៦	៨.២១៧.៣១៧.៧៥៧
ប្រាក់បញ្ញើកម្រិត	១៥.២៦០.៦៧៦	១២.៥១៦.០២៥	៦២.៨៥៨.៧២៥	៥០.៩៩០.២៨៥	១៥.២២០.៥៧៤	១២.៩៩៩.៣២៨	៦២.៦៩៣.៥៤៣	៥០.៩២២.២៦២
ប្រាក់បញ្ញើមានកាលកំណត់	២.៧១៨.៨៨២.៧៣១	២.៤២១.៤៧៨.៤៤៤	១១.១៩៩.០៧៧.៩៦៩	៩.៨៦៥.១០៣.១៨១	២.៦៧៣.៥៦៧.៤៣៤	២.៣៥៦.៥០៩.៨៥២	១១.០១២.៤២៤.២៦១	៩.៦០០.៤២១.១៣៧
	៥.៤៧១.៥១០.៦៥២	៥.២៣២.២៧៨.៦៩៣	២២.៥៣៧.១៥២.៣៧៦	២១.៣១៦.៣០៣.៣៩៥	៥.៣៩២.៧០៥.៨៧៨	៥.១២៦.៩២៦.៩៩០	២២.២១២.៥៥៥.៥១១	២០.៨៨៧.១០០.៥៥៧

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ៦ខែ	៣.៨៨៤.៦៨៧.៥៤៧	៣.៨០៤.៣៥០.៩២៧	១៦.០០១.០២៤.០០៦	១៥.៤៩៨.៩២៥.៦៧៧	៣.៨៣៧.៨៨២.១៨៦	៣.៧៤៣.១៣២.៨៣៩	១៥.៨០៨.២៣៦.៧២៤	១៥.២៤៩.៥២៣.១៨៦
លើសពី ៦ខែ ប៉ុន្តែមិនលើសពី ១ឆ្នាំ	៨១៩.៦២៣.៩២៩	៧៣៨.៣១២.៩៩៣	៣.៣៧៦.០៣០.៩៦៤	៣.០០៧.៨៨៧.១៣៣	៨០៧.៩១០.៤៩៦	៧២១.២១៨.១៣៥	៣.៣២៧.៧៨៣.៣៣៣	២.៩៣៨.២៤២.៦៨២
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	៥៩២.៤៨៨.៦៦៣	៥១៤.៤៩២.៨៦៣	២.៤៤០.៤៦០.៨០៣	២.០៩៦.០៤៣.៩២៤	៥៧៩.៤៥៩.០២០	៤៩៧.៨៥៧.៩៧៩	២.៣៨៦.៧៩១.៧០៣	២.០២៨.២៧៣.៤០៦
លើសពី ៣ឆ្នាំ	១៧៤.៧១០.៥១៣	១៧៥.១២១.៩១០	៧១៩.៦៣២.៦០៣	៧១៣.៤៤៦.៦៦១	១៦៧.៤៥៤.១៧៦	១៦៤.៧១៨.០៣៧	៦៨៩.៧៤៣.៧៥១	៦៧១.០៦១.២៨៣
	៥.៤៧១.៥១០.៦៥២	៥.២៣២.២៧៨.៦៩៣	២២.៥៣៧.១៥២.៣៧៦	២១.៣១៦.៣០៣.៣៩៥	៥.៣៩២.៧០៥.៨៧៨	៥.១២៦.៩២៦.៩៩០	២២.២១២.៥៥៥.៥១១	២០.៨៨៧.១០០.៥៥៧

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

១៩. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម (ត)៖

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	២០.២៥៥.៥៧៦	១៨.៧៦៩.២១១	៨៣.៤៣២.៧១៨	៧៦.៤៦៥.៧៦៦	២៣.៦៧៣.៨០០	២១.៩៧៣.៦៦៥	៩៧.៥១២.៣៨២	៨៩.៥២០.៧១១
ភាគីមិនពាក់ព័ន្ធ	៥.៤៥១.២៥៥.០៧៦	៥.២១៣.៥០៩.៤៨២	២២.៤៥៣.៧១៩.៦៥៨	២១.២៣៩.៨៣៧.៦២៩	៥.៣៦៩.០៣២.០៧៨	៥.១០៤.៩៥៣.៣២៥	២២.១១៥.០៤៣.១២៩	២០.៧៩៧.៥៧៩.៨៤៦
	<u>៥.៤៧១.៥១០.៦៥២</u>	<u>៥.២៣២.២៧៨.៦៩៣</u>	<u>២២.៥៣៧.១៥២.៣៧៦</u>	<u>២១.៣១៦.៣០៣.៣៩៥</u>	<u>៥.៣៩២.៧០៥.៨៧៨</u>	<u>៥.១២៦.៩២៦.៩៩០</u>	<u>២២.២១២.៥៥៥.៥១១</u>	<u>២០.៨៨៧.១០០.៥៥៧</u>

គ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
គណនីរង	០,០០% - ០,៩០%	០,០០% - ០,៩០%	០,០០% - ០,៥០%	០,០០% - ០,២០%
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០% - ១៥,០០%	០,០០% - ១៥,០០%	០,០០% - ០,៧៥%	០,០០% - ០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	<u>០,៥០% - ៨,៨០%</u>	<u>០,៥០% - ១១,៦៥%</u>	<u>០,៥០% - ៨,៤៥%</u>	<u>០,៥០% - ៨,២៥%</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២០. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
បង្គរការឈប់សម្រាកប្រចាំឆ្នាំ	២៤.៦០៦.៥២៤	២២.៣២២.៩៣១	១០១.៣៥៤.២៧២	៩០.៩៤៣.៦២១	២៤.២០១.១៦៧	២១.៨៩៤.៦៥៥	៩៩.៦៨៤.៦០៧	៨៩.១៩៨.៨២៤
បង្គរប្រាក់ប្តូរនៃបុគ្គលិក	៨.៧០១.៦៤៤	១៧.២៩៦.៦៣០	៣៥.៨៤២.០៧២	៧០.៤៦៦.៤៧១	៧.៧៦៤.៩៩៩	១៦.២៨៥.២៩៩	៣១.៩៨៤.០៣១	៦៦.៣៤៦.៣០៨
មូលនិធិអតិថិជនផ្ទេរប្រាក់	២៤.២៤៧.៦២៨	១៥.៣៣២.៧៧២	៩៩.៨៧៥.៩៨០	៦២.៤៦៥.៧១៣	២៣.៩៧៩.៤៦១	១៥.៣២៤.៥៥៦	៩៨.៧៧១.៤០០	៦២.៤៣២.២៤១
ពន្ធគ្រប់គ្រង	២.៨២៦.៦២៦	៣.២៩៦.១៦៩	១១.៦៤២.៨៧២	១៣.៤២៥.៥៩៣	២.៧៨៤.៥១៣	៣.២៣៨.២០៥	១១.៤៦៩.៤០៩	១៣.១៩២.៤៤៧
ផ្សេងៗ	៣៥.៧៤០.០៦៥	២០.១៧៣.៦៦៩	១៤៧.២១៣.៣២៨	៨២.១៨៧.៥២៧	៣៥.២៦៦.៥៤១	១៩.៩៥៩.៤៦៤	១៤៥.២៦២.៨៨២	៨១.៣១៤.៨៥៧
	៩៦.១២២.៤៨៧	៧៨.៤២២.១៧១	៣៩៥.៩២៨.៥២៤	៣១៩.៤៩១.៩២៥	៩៣.៩៩៦.៦៨១	៧៦.៧០២.១៧៩	៣៨៧.១៧២.៣២៩	៣១២.៤៨៤.៦៧៧
	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលរយៈពេលខ្លី	៦៣.០០៥.៨៤១	៥៦.០៦៨.៤៨៥	២៥៩.៥២១.០៥៩	២២៨.៤២៣.០០៨	៦១.២៦០.៨៥៩	៥៤.៦៥៤.៤៣៨	២៥២.៣៣៣.៤៧៨	២២២.៦៦២.១៨០
បំណុលរយៈពេលវែង	៣៣.១១៦.៦៤៦	២២.៣៥៣.៦៨៦	១៣៦.៤០៧.៤៦៥	៩១.០៦៨.៩១៧	៣២.៧៣៥.៨២២	២២.០៤៧.៧៤១	១៣៤.៨៣៨.៨៥១	៨៩.៨២២.៤៩៧
	៩៦.១២២.៤៨៧	៧៨.៤២២.១៧១	៣៩៥.៩២៨.៥២៤	៣១៩.៤៩១.៩២៥	៩៣.៩៩៦.៦៨១	៧៦.៧០២.១៧៩	៣៨៧.១៧២.៣២៩	៣១២.៤៨៤.៦៧៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

២១. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីនោះទេ ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់កម្ចីរយៈពេលខ្លី	២៥៧.២៥០.៨៤៩	១៦៣.១៨៦.១៣៥	១.០៥៩.៦១៦.២៤៧	៦៦៤.៨២០.៣១៤	២៥១.១៩១.១៧៨	១៤៩.២៩០.២៦២	១.០៣៤.៦៥៦.៤៦៣	៦០៨.២០៨.៥២៧
ប្រាក់កម្ចីរយៈពេលវែង	៦២៦.៩២៧.៨៨៦	៤៥៥.៣០២.៦៦៨	២.៥៨២.៣១៥.៩៦២	១.៨១៤.១៦៣.០៦៩	៦១៨.១៧២.៦០៩	៤៣៨.៣៥០.៧៩៤	២.៥៨៦.២៥២.៩៧៦	១.៧៦៩.៥៤៥.១៣៥
	<u>៨៨៤.១៧៨.៧៣៥</u>	<u>៦១៨.៤៨៨.៨០៣</u>	<u>៣.៦៤១.៩៣២.២០៩</u>	<u>២.៤៧៨.៩៨៣.៣៨៣</u>	<u>៨៦៩.៣៦៣.៧៨៧</u>	<u>៥៨៧.៦៤១.០៥៦</u>	<u>៣.៦២០.៩០៩.៤៣៩</u>	<u>២.៣៧៧.៧៥៣.៦៦២</u>

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៤៨.៧៥០.៧៦៥	-	២០០.៨០៤.៤០១	-	៤៨.៧៥០.៧៦៥	-	២០០.៨០៤.៤០១	-
ភាគីមិនពាក់ព័ន្ធ	៨៣៥.៤២៧.៩៧០	៦១៨.៤៨៨.៨០៣	៣.៤៤១.១២៧.៨០៨	២.៤៧៨.៩៨៣.៣៨៣	៨២០.៦១៣.០២២	៥៨៧.៦៤១.០៥៦	៣.៤២០.១០៥.០៦៨	២.៣៧៧.៧៥៣.៦៦២
	<u>៨៨៤.១៧៨.៧៣៥</u>	<u>៦១៨.៤៨៨.៨០៣</u>	<u>៣.៦៤១.៩៣២.២០៩</u>	<u>២.៤៧៨.៩៨៣.៣៨៣</u>	<u>៨៦៩.៣៦៣.៧៨៧</u>	<u>៥៨៧.៦៤១.០៥៦</u>	<u>៣.៦២០.៩០៩.៤៣៩</u>	<u>២.៣៧៧.៧៥៣.៦៦២</u>

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២១. ប្រាក់កម្ចី (ត)

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
អត្រាការប្រាក់ប្រចាំឆ្នាំ	២,០០% - ១២,០០%	២,០០% - ១៤,៥០%	២,០០% - ៧,៦៩%	២,០០% - ៧,៦៩%

២២. បំណុលបន្ទាប់បន្សំ

ទាំងនេះគឺជាបំណុលបន្ទាប់បន្សំពីភាគីមិនពាក់ព័ន្ធ។ បំណុលទាំងនេះត្រូវអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងខ្ទង់ប្រភេទទីពីរ នៅក្នុងការគណនាមូលនិធិផ្ទាល់របស់ធនាគារ ដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលបន្ទាប់បន្សំរយៈពេលខ្លី	៣១.៣៣០.២៦៦	២៩.១១៨.៩២០	១២៩.០៤៩.៣៦៦	១១៨.៦៣០.៤៨០	៣១.៣៣០.២៦៦	២៩.១១៨.៩២០	១២៩.០៤៩.៣៦៦	១១៨.៦៣០.៤៨០
បំណុលបន្ទាប់បន្សំរយៈពេលវែង	១១២.៥៨១.៦៤៦	១២៧.៣៧៤.០២១	៤៦៣.៧២៣.៨០០	៥១៨.៩២១.៧៦២	១១២.៥៨១.៦៤៦	១២៧.៣៧៤.០២១	៤៦៣.៧២៣.៨០០	៥១៨.៩២១.៧៦២
	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២២. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	-	-	-	-	-	-	-	-
ភាគីមិនពាក់ព័ន្ធ	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២
	<u>១៤៣.៩១១.៩១២</u>	<u>១៥៦.៤៩២.៩៤១</u>	<u>៥៩២.៧៧៣.១៦៦</u>	<u>៦៣៧.៥៥២.២៤២</u>	<u>១៤៣.៩១១.៩១២</u>	<u>១៥៦.៤៩២.៩៤១</u>	<u>៥៩២.៧៧៣.១៦៦</u>	<u>៦៣៧.៥៥២.២៤២</u>

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
អត្រាការប្រាក់ប្រចាំឆ្នាំ	៥,៧៦% - ៨,៤៨%	៥,៧៦% - ៨,៤៨%	៥,៧៦% - ៨,៤៨%	៥,៧៦% - ៨,៤៨%

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៣. ឧបករណ៍ហិរញ្ញវត្ថុនិស្ស័ន្ធ

ស្ថិតក្រោមកិច្ចសន្យាប្តូរអត្រាការប្រាក់ដែលមានស្រាប់ សម្ព័ន្ធធនាគារ និងធនាគារបានព្រមព្រៀងធ្វើការផ្លាស់ប្តូរនូវភាពខុសគ្នារវាងសមតុល្យពីអត្រាការប្រាក់ថេរ និងសមតុល្យពីអត្រាការប្រាក់អណ្តែត ដែលត្រូវបានគណនាទៅលើប្រាក់ដើមដែលបានព្រមព្រៀង។ កិច្ចសន្យាបែបនេះអាចឱ្យសម្ព័ន្ធធនាគារ និងធនាគារ កាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរអត្រាការប្រាក់លើតម្លៃសមស្របនៃអត្រាការប្រាក់ថេរលើ បំណុលដែលបានចេញផ្សាយ និងលំហូរសាច់ប្រាក់ដែលបង្ហាញពីអត្រាការប្រាក់អថេរលើបំណុលដែលបានចេញផ្សាយ។ តម្លៃសមស្របនៃការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទនៃរបាយការណ៍ ត្រូវបាន កំណត់តាមការធ្វើអប្បហារលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់ខ្សែកោងនាចុងកាលបរិច្ឆេទនៃរបាយការណ៍ និងហានិភ័យឥណទានដែលមាននៅក្នុងកិច្ចសន្យា និងបានបកស្រាយដូចខាង ក្រោម។ អត្រាការប្រាក់ជាមធ្យម គឺផ្អែកលើសមតុល្យដែលនៅសល់នាចុងកាលបរិច្ឆេទនៃរបាយការណ៍។

តារាងខាងក្រោមបកស្រាយលម្អិតពីសមតុល្យប្រាក់ដើមជាតម្លៃ និងរយៈពេលនៅសល់នៃកិច្ចសន្យាប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

ការការពារហានិភ័យលំហូរសាច់ប្រាក់

សម្ព័ន្ធធនាគារ										
កិច្ចសន្យាដែលនៅមាន	អត្រាមធ្យមនៃកិច្ចសន្យា ដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)
រយៈពេលតិចជាងមួយឆ្នាំ	១,២៦៧%	០,៣០០%	៩០.០០០.០០០	៣៧០.៧១០.០០០	១០.០០០.០០០	៥០.៧៥០.០០០	៧០៧.២៩៥	២.៩១៣.៣៤៨	(១.៥២៥)	(៦.២១៣)
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	៣,០៣៦%	១,៧៥០%	១៥.០០០.០០០	៦១.៧៨៥.០០០	១១០.០០០.០០០	៥៤៨.១៥០.០០០	១១៥.៨២៩	៥៧៧.១០០	(១.៨១៨.៨១៣)	(៧.៤០៩.៨៥៤)
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	០,៥៧២%	០,៩៨៣%	១១៥.០០០.០០០	៥៧៣.៦៨៥.០០០	១៤៨.៧៥០.០០០	៦០៦.០០៧.៥០០	៩.៣១៦.៦៦៦	៣៨.៣៧៥.៣៤៧	១.៣១៥.១៨០	៥.៣៥៣.៩៦៩
			២២០.០០០.០០០	៩០៦.១៨០.០០០	២៦៨.៧៥០.០០០	១.០៩៤.៨៨៧.៥០០	១០.១៣៩.៧៩០	៥១.៧៦៥.៧៩៥	(៥០៦.១៥៨)	(២.០៦២.០៨៨)

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

២៣. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ការការពារហានិភ័យលំហូរសាច់ប្រាក់(ត)

កិច្ចសន្យាដែលនៅមាន	ធនាគារ									
	អត្រាប្រាក់កម្ចីកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បុព្វលាភ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កាន់រៀប	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បុព្វលាភ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កាន់រៀប	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បុព្វលាភ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កាន់រៀប	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បុព្វលាភ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កាន់រៀប
			(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	
រយៈពេលកំណត់ជាមួយឆ្នាំ	១,២៦៧%	០,៣០០%	៩០.០០០.០០០	៣៧០.៧១០.០០០	១០.០០០.០០០	៤០.៧៤០.០០០	៧០៧.២៩៥	២.៩១៣.៣៤៨	(១.៥២៥)	(៦.២១៣)
ចាប់ពីមួយឆ្នាំ ដល់ពីរឆ្នាំ	៣,០៣៦%	១,៧៥០%	១៥.០០០.០០០	៦១.៧៨៥.០០០	១១០.០០០.០០០	៤៤៨.១៤០.០០០	១១៥.៨២៩	៤៧៧.១០០	(១.៨១៨.៨១៣)	(៧.៤០៩.៨៤៤)
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	០,៥៧២%	០,៩៨៣%	១១៥.០០០.០០០	៤៧៣.៦៨៥.០០០	១៤៨.៧៥០.០០០	៦០៦.០០៧.៥០០	៩.៣១៦.៦៦៦	៣៨.៣៧៥.៣៤៧	១.៣១៤.១៨០	៥.៣៥៣.៩៦៩
			២២០.០០០.០០០	៩០៦.១៨០.០០០	២៦៨.៧៥០.០០០	១.០៥៤.៨៨៧.៥០០	១០.១៣៩.៧៩០	៤១.៧៦៥.៧៩៥	(៥០៦.១៥៨)	(២.០៦២.០៨៨)

ការផ្លាស់ប្តូរអត្រាការប្រាក់ ត្រូវបានទូទាត់ស្របគ្នាជាមួយកាលបរិច្ឆេទផុតកំណត់នៃធាតុដែលការពារ។ សម្ព័ន្ធធនាគារ និងធនាគារនឹងធ្វើការទូទាត់ទៅលើតម្លៃលម្អៀងរវាងអត្រាការប្រាក់ថេរ និងអត្រាការប្រាក់អណ្តែតលើមូលដ្ឋានជាក់ស្តែង។

រាល់កិច្ចសន្យាប្តូរអត្រាការប្រាក់ទាំងអស់ដែលផ្លាស់ប្តូរតម្លៃអត្រាការប្រាក់អណ្តែត សម្រាប់តម្លៃនៃអត្រាការប្រាក់ថេរ ត្រូវបានកំណត់ជាការការពារហានិភ័យដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលបង្កើនអត្រាការប្រាក់អថេរលើប្រាក់កម្ចី។ ការផ្លាស់ប្តូរអត្រាការប្រាក់ និងការទូទាត់ការប្រាក់លើតំណទានកើតឡើងក្នុងពេលដំណាលគ្នា ហើយសមតុល្យបង្កនៃមូលធន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាគណនីចំណេញ ឬខាតលើកាលបរិច្ឆេទដែលការទូទាត់អត្រាការប្រាក់អណ្តែតលើបំណុលប៉ះពាល់ដល់ចំណេញ ឬខាត។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៤. បំណុលកតិសន្យា

ការវិភាគបំណុលកតិសន្យារបស់សម្ព័ន្ធធនាគារ និងធនាគាររដ្ឋចំនាត់ថ្នាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លានរៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លានរៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លានរៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លានរៀល (កំណត់សម្គាល់ ៥)
បំណុលកតិសន្យាដែលមិនបានធ្វើអប្បបរមា								
គិតជាដុល្លារ	១១.២៦៦.៥៨៤	១១.២៩៤.៦២៨	៤៦.៤០៧.០៥៩	៤៦.០១៤.៣១៤	១០.៨៥០.៤៩៦	១០.៥៣៧.៣៤០	៤៤.៦៩៣.១៩៣	៤២.៩២៩.១២៣
មួយទៅប្រាំឆ្នាំ	១៧.៩៦៧.១២០	១៨.២២៥.៨៧៣	៧៤.០០៦.៥៦៧	៧៤.២៥២.២០៧	១៧.១២៧.៣២៦	១៧.១៧៦.៣៦២	៧០.៥៤៧.៤៥៦	៦៩.៩៧៦.៤៩៩
លើសពីប្រាំឆ្នាំ	៣.៥៣៨.៦៦៩	៣.៨៩៤.២៣២	១៤.៥៧៥.៧៧៨	១៥.៨៦៥.១០៦	៤៦៧.៣២៣	៧៤៦.៥២៩	១.៥២៩.៥០៣	៣.០៤២.៣៩៩
បំណុលកតិសន្យាសរុបដែលមិនបានធ្វើអប្បបរមា	៣២.៧៧២.៣៧៣	៣៣.៤១៤.៧៣៣	១៣៥.៩៨៩.៤០៤	១៣៦.១៣១.៦២៧	២៨.៤៤៥.១៤៥	២៨.៤៦០.២៣១	១១៧.១៦៩.១៥២	១១៥.៩៥៧.០២១
កម្រៃបច្ចុប្បន្ននៃបំណុលកតិសន្យា								
បំណុលកតិសន្យារយៈពេលខ្លី	១០.៩៣៨.៣៣៥	១០.៩៣៧.៨៨៣	៤៥.០៥៥.០០២	៤៤.៥៦០.៩៣៥	១០.៥៤៥.៤៦៣	១០.២១២.៦៩៦	៤៣.៤៣៦.៧៦២	៤១.៦០៦.៥២៤
បំណុលកតិសន្យារយៈពេលវែង	១៦.៥៤៦.២២៤	១៦.៩៣៧.០៥៧	៦៨.១៤៣.៨៩៧	៦៩.០០១.៥៧១	១៤.៩៣៧.៦០៨	១៥.១៥៩.០៤០	៦១.៥២៨.០០៧	៦១.៧៥៧.៩២៨
សរុបកម្រៃបច្ចុប្បន្ននៃបំណុលកតិសន្យា	២៧.៤៨៤.៥៥៩	២៧.៨៧៤.៩៤០	១១៣.២០៨.៨៩៩	១១៣.៥៦២.៥០៦	២៥.៤៨៣.០៧១	២៥.៣៧១.៧៣៦	១០៤.៩៦៤.៧៦៩	១០៣.៣៦៤.៤៥២

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៤. បំណុលតតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២៧.៨៧៤.៩៤០	២៨.៦១៧.៩០២	១១៣.៥៦២.៥០៦	១១៥.៧៥៩.៤១៤	២៥.៣៧១.៧៣៦	២៥.៧៧២.៣៨៥	១០៣.៣៦៤.៤៥២	១០៤.២៤៩.២៩៧
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	៩.១៤៥.៤៥០	៧.៩២៧.៣១២	៣៧.២៧៦.៨៥៤	៣២.២៤០.៣៧៨	៨.៩៩៩.៩៩២	៧.៨០៤.៨១៤	៣៦.៦៨៣.៩៦៧	៣១.៧៤២.១៧៩
ការទូទាត់សម្រាប់ការិយបរិច្ឆេទ	(៩.៦៦៤.៣៨៥)	(៨.៩១៤.៣៣៥)	(៣៩.៣៩២.០៣៣)	(៣៦.២៥៤.៦០០)	(៩.០៥៨.៩៥១)	(៨.៤៦០.១៨៦)	(៣៦.៩២៤.២៨៤)	(៣៤.៤០៧.៥៧៦)
ការបញ្ចប់ភតិសន្យាសម្រាប់ការិយបរិច្ឆេទ	(១.១៩៤.៤៨៥)	(៧៤១.៦៤៧)	(៤.៨៦៨.៧២១)	(៣.០១៦.២៧៨)	(១.១៦០.៩២១)	(៧៤១.៦៤៧)	(៤.៧៣១.៩១៤)	(៣.០១៦.២៧៨)
ការប្រាក់សម្រាប់ការិយបរិច្ឆេទ	១.៤៥០.៤៦៤	១.៤៦៤.៥៥៧	៥.៩១២.០៩១	៥.៩៥៦.៣១៣	១.៣២៩.២១៥	១.៣២០.៥១៩	៥.៤១៧.៨៨០	៥.៣៧០.៥៥១
និយ័តកម្ម	២.០០០	-	៨.១៥២	-	២.០០០	-	៨.១៥២	-
លម្អៀងពីអត្រាប្តូរប្រាក់	(១២៩.៤២៥)	(១២៦.៦៩៥)	(៥២៧.៥៣៦)	(៥១៥.២៦៩)	-	-	-	-
លម្អៀងពីការរួចរំលាយបំណុល	-	-	១.២៣៧.៥៨៦	៩៦៨.៣១៨	-	-	១.១៤៦.៥១៦	៨៧៥.៣៤២
នាចុងការិយបរិច្ឆេទ	២៧.៤៨៤.៥៥៩	២៨.២២៧.០៨៤	១១៣.២០៨.៨៩៩	១១៥.១៣៨.២៧៦	២៥.៤៨៣.០៧១	២៥.៦៩៥.៨៨៥	១០៤.៩៦៤.៧៦៩	១០៤.៨១៣.៥១៥

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៤. បំណុលកតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២៨.៤១៨.០៨៧	២៨.៦៩០.៩២៩	១១៥.៦៦១.៦១៤	១១៦.៩១៥.៥៣៦	២៦.៣៤៣.២៦២	២៥.៩៩៤.៧០៧	១០៧.២១៧.០៧៦	១០៥.៩២៨.៤៣១
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	២.០០៦.៨៥៤	២.៧៤៧.១៩៦	៨.២៤៤.១៥៦	១១.២០០.៣១៨	១.៨៥៥.៥៥៧	២.៦៩០.៣៤៩	៧.៦២២.៦២៨	១០.៩៦៨.៥៥៣
ការទូទាត់សម្រាប់ការិយបរិច្ឆេទ	(៣.១៧១.៩៣៣)	(២.៩៧៨.៧៧២)	(១៣.០៣០.៣០១)	(១២.១៤៤.៤៥៣)	(២.៩៥៥.៨៦០)	(២.៧៩៤.៨៤៨)	(១២.១៥២.៦៧៣)	(១១.៣៩៤.៥៩៥)
ការបញ្ចប់ភតិសន្យាសម្រាប់ការិយបរិច្ឆេទ	(២០៧.៨៨០)	(៦៤០.១២០)	(៨៥៣.៩៧១)	(២.៦០៩.៧៦៩)	(២០៧.២០០)	(៦៤០.១២០)	(៨៥១.១៧៨)	(២.៦០៩.៧៦៩)
ការប្រាក់សម្រាប់ការិយបរិច្ឆេទ	៤៨៤.៧៧៩	៤៩២.៧០៩	១.៩៩១.៤៧២	២.០០៨.៧៧៥	៤៤៧.៣១២	៤៤៥.៧៩៧	១.៨៣៧.៥៥៨	១.៨១៧.៥១៤
លម្អៀងពីអត្រាប្តូរប្រាក់	(៤៥.៣៤៨)	(៨៤.៨៥៨)	(១៨៦.២៩០)	(៣៤៥.៩៦៦)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	១.៣៨២.២១៩	១១៣.៨៣៥	-	-	១.២៨១.៣៥៨	១០៣.៣៨១
នាចុងការិយបរិច្ឆេទ	<u>២៧.៤៨៨.៥៥៩</u>	<u>២៨.២២៧.០៨៤</u>	<u>១១៣.២០៨.៨៩៩</u>	<u>១១៥.១៣៨.២៧៦</u>	<u>២៥.៤៨៣.០៧១</u>	<u>២៥.៦៩៥.៨៨៥</u>	<u>១០៤.៩៦៤.៧៦៩</u>	<u>១០៤.៨១៣.៥១៥</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៤. បំណុលកកសិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលដូចខាងក្រោម ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៥)	រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៥)	រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់សរុបសម្រាប់ការជួល	៩.៦៦៤.៣៨៥	៨.៩១៤.៣៣៥	៣៩.៣៩២.០៣៣	៣៦.២៥៤.៦០០	៩.០៥៨.៩៥១	៨.៤៦០.១៨៦	៣៦.៩២៤.២៨៤	៣៤.៤០៧.៥៧៦

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៥)	រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៥)	រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់សរុបសម្រាប់ការជួល	៣.១៧១.៩៣៣	២.៩៧៨.៧៧២	១៣.០៣០.៣០១	១២.១៤៤.៤៥៣	២.៩៥៥.៨៦០	២.៧៩៤.៨៤៨	១២.១៤២.៦៧៣	១១.៣៩៤.៥៩៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមលេខ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

២៥. អត្ថប្រយោជន៍និយោជិត

កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៥)	លានរៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៥)	លានរៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ ពេលចូលនិវត្តន៍	(ក)	២២.៤៦៣.៧៤៥	១៦.៩៧៤.០៧៣	៩២.៥២៨.១៦៦	៦៩.១៥២.៣៧៣	២១.៨៨១.៣១៥	១៦.៣២០.៣៥៣	៩០.១២៩.១៣៥
អត្ថប្រយោជន៍ អភិវឌ្ឍន៍វិជ្ជាជីវៈ	(ខ)	៤.១៥៦.៩១៣	២.៨៦៤.៣៩៩	១៧.១២២.៣២៥	១១.៦៦៩.៥៦២	៤.០៧៥.៩៨៧	២.៨៥១.៥២៧	១៦.៧៨៨.៩៩០
អត្ថប្រយោជន៍ ប្រាក់បំណាច់អតីតភាពការងារ	(គ)	៨.៣៦២.២២៣	៦.២៥៨.៣៤៥	៣៤.៤៤៣.៩៩៦	២៥.៤៩៦.៤៩៧	៨.២៧៩.៣០៧	៦.១៥៩.៩២៧	៣៤.១០២.៤៦៧
		៣៤.៩៨២.៨៨១	២៦.០៩៦.៨១៧	១៤៤.០៩៤.៤៨៧	១០៦.៣១៨.៤៣២	៣៤.២៣៦.៦០៩	២៥.៣៣១.៨០៧	១៤១.០២០.៥៩២
								១០៣.២០១.៧៨២

កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៥)	លានរៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៥)	លានរៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ រយៈពេលខ្លី		៦.៦៥៥.២២២	២.៨៦៤.៣៩៩	២៧.៤១២.៨៥៩	១១.៦៦៩.៥៦២	៦.៥៩៩.២៧៣	២.៨៥១.៥២៧	១៦.៧៨៨.៩៩០
អត្ថប្រយោជន៍ រយៈពេលវែង		២៨.៣២៧.៦៥៩	២៣.២៣២.៤១៨	១១៦.៦៨១.៦២៨	៩៤.៦៨៨.៨៧០	២៧.៦៨៧.៣៣៦	២២.៤៨០.២៨០	១២៤.២៣១.៦០២
		៣៤.៩៨២.៨៨១	២៦.០៩៦.៨១៧	១៤៤.០៩៤.៤៨៧	១០៦.៣១៨.៤៣២	៣៤.២៣៦.៦០៩	២៥.៣៣១.៨០៧	១៤១.០២០.៥៩២
								១០៣.២០១.៧៨២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍

ផែនការអត្ថប្រយោជន៍ដែលមានកំណត់ដោយមិនមានមូលនិធិបង្ហាញទៅសម្ព័ន្ធធនាគារ និងធនាគារពីហានិភ័យជាក់ស្តែងមានដូចជា ហានិភ័យអត្រាការប្រាក់ ហានិភ័យរយៈពេលវែង និងហានិភ័យប្រាក់បៀវត្ស។

ហានិភ័យអត្រាការប្រាក់

ការថយចុះនៃអត្រាការប្រាក់របស់គណនីប្រាក់បញ្ញើមានរយៈពេលវែងរបស់ធនាគារ នឹងធ្វើឱ្យកើនឡើងនូវផែនការបំណុល វានឹងត្រូវបានកាត់កងដោយផ្នែកតាមការកើនឡើងនៃផលត្រឡប់មកវិញនូវផែនការលើការវិនិយោគលើបំណុល។

ហានិភ័យរយៈពេលវែង

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ ដែលបានកំណត់ ត្រូវបានគណនាដោយយោងទៅលើការប៉ាន់ស្មានដែលល្អបំផុតរបស់កាលកំណត់នៃអ្នកចូលរួមក្នុងផែនការទាំងក្នុងអំឡុងពេល និងបន្ទាប់រយៈពេលបំពេញការងាររបស់បុគ្គលិក។ ការកើនឡើងនៃអាយុកាលដែលបានរំពឹងទុករបស់អ្នកចូលរួមក្នុងផែនការនឹងធ្វើឱ្យកើនឡើងនូវផែនការបំណុល។

ហានិភ័យប្រាក់បៀវត្ស

តម្លៃបច្ចុប្បន្នរបស់កាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ ត្រូវបានគណនាដោយយោងទៅលើប្រាក់បៀវត្សពេលអនាគតរបស់អ្នកចូលរួមគម្រោងដោយអនុលោមតាមប្រាក់បៀវត្សអប្បបរមា និងអតិបរមាតាមមុខតំណែងរបស់បុគ្គលិកក្នុងសម្ព័ន្ធធនាគារ និងធនាគារ។ ក៏ដូចជា ការកើនឡើងនៃប្រាក់បៀវត្សរបស់អ្នកចូលរួមផែនការនឹងធ្វើឱ្យកើនឡើងនូវកាតព្វកិច្ចរបស់គម្រោង។

នាយកដ្ឋានរៀបចំ និងត្រួតពិនិត្យផែនការថវិកា របស់សម្ព័ន្ធធនាគារ គឺទទួលខុសត្រូវក្នុងការគណនា ហើយអ្នកគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការវាយតម្លៃលើភាពសមស្រប និងអនុម័តលើតម្លៃបច្ចុប្បន្នរបស់កាតព្វកិច្ចនៃផែនការអត្ថប្រយោជន៍ដែលបានកំណត់។ ការគណនាចុងក្រោយត្រូវបានធ្វើឡើងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ តម្លៃបច្ចុប្បន្នរបស់កាតព្វកិច្ចនៃផែនការអត្ថប្រយោជន៍ដែលបានកំណត់ និងថ្លៃដើមសេវាកម្មដែលពាក់ព័ន្ធបច្ចុប្បន្ន ត្រូវបានវាស់វែងដោយប្រើប្រាស់វិធីសាស្ត្រឯកតាណាទានដែលបានគ្រោងទុក។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

(i) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល ត្រូវបានកំណត់ដូចខាងក្រោម៖

	សម្ព័ន្ធមណ្ឌល				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លានរៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លានរៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លានរៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លានរៀល (កំណត់សម្គាល់ ៥)
តម្លៃបច្ចុប្បន្ននៃការទទួលបានអត្ថប្រយោជន៍ ដែលបានកំណត់កាតព្វកិច្ច	២២.៤៦៣.៧៤៥	១៦.៩៧៤.០៧៣	៩២.៥២៨.១៦៦	៦៩.១៥២.៣៧៣	២១.៨៨១.៣១៥	១៦.៣២០.៣៥៣	៩០.១២៩.១៣៥	៦៦.៤៨៩.១១៧
តម្លៃសមស្របនៃទ្រព្យសកម្មផែនការ បំណុលសុទ្ធត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល	-	-	-	-	-	-	-	-
	២២.៤៦៣.៧៤៥	១៦.៩៧៤.០៧៣	៩២.៥២៨.១៦៦	៦៩.១៥២.៣៧៣	២១.៨៨១.៣១៥	១៦.៣២០.៣៥៣	៩០.១២៩.១៣៥	៦៦.៤៨៩.១១៧

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

(ii) បម្រែបម្រួលលើភាគព្យកិច្ចអត្ថប្រយោជន៍ ដែលបានកំណត់ក្នុងមូលការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៦.៩៧៤.០៧៣	១១.០១០.៤៧១	៦៩.១៥២.៣៧៣	៤៤.៥៣៧.៣៥៥	១៦.៣២០.៣៥៣	១០.៤៩៨.១៩០	៦៦.៤៨៩.១១៧	៤២.៤៦៥.១៧៨
តម្លៃសេវាកម្មបច្ចុប្បន្ន	១.២៣៧.៦៤០	៦៥៣.៩២៨	៥.០៤៤.៦២១	២.៦៥៩.៥២៥	១.២០១.៩៣៦	៦២៨.៥០០	៤.៨៩៩.០៩១	២.៥៥៦.១១០
ចំណាយការប្រាក់	៨៩៣.០៩៧	៦០៤.០២១	៣.៦៤០.២៦៣	២.៤៥៦.៥៥៣	៨៥៨.៥៧០	៥៧៥.៩០២	៣.៤៩៩.៥៣១	២.៣៤២.១៩៣
អត្ថប្រយោជន៍បានបង់	(៨៧.៧៣៨)	(១១០.៣៧០)	(៣៥៧.៦២០)	(៤៤៨.៨៧៥)	(៨៧.៧៣៨)	(១១០.៣៧០)	(៣៥៧.៦២០)	(៤៤៨.៨៧៥)
ចំណេញពីការទូទាត់អត្ថប្រយោជន៍ (ចំណេញ)ខាតពីការវាស់វែងឡើងវិញក្នុង	(៥.១៦៣)	(១០.៧៦៦)	(២១.០៤៥)	(៤៣.៧៨៥)	(៥.១៦៣)	(១០.៧៦៦)	(២១.០៤៥)	(៤៣.៧៨៥)
ការិយបរិច្ឆេទ	៣.៥៩៤.៤៨១	(៥៧.១៤០)	១៤.៦៥១.១០៥	(២៣២.៣៨៩)	៣.៦២៣.៤៥១	(៩៦.៧៣៧)	១៤.៧៦៩.១៨៦	(៣៩៣.៤២៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៤២.៦៤៥)	(៣០.៧០៣)	(៥៨១.៤២១)	(១២៤.៨៦៩)	(៣០.០៩៥)	(១២.២៩៦)	(១២២.៦៦៣)	(៥០.០០៨)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៩៩៩.៨៨៩	៣៨៦.៩៤៥	-	-	៩៧៣.៥៣៧	៣៦៨.៦២៧
នាចុងការិយបរិច្ឆេទ	២២.៤៦៣.៧៤៥	១២.០៥៩.៤៤១	៩២.៥២៨.១៦៦	៤៩.១៩០.៤៦០	២១.៨៨១.៣១៥	១១.៤៧២.៤២៣	៩០.១២៩.១៣៥	៤៦.៧៩៦.០១២

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

(ii) បម្រែបម្រួលលើកាតព្វកិច្ចអត្ថប្រយោជន៍ ដែលបានកំណត់ក្នុងមូលការិយបរិច្ឆេទមានដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២២.០៦៣.៨៥៧	១១.៧៦៤.៨៤៧	៨៩.៧៩៩.៨៩៨	៨៧.៩៤១.៧៥២	២១.៤៩១.៥២៧	១១.១៨៧.០៣២	៨៧.៤៧០.៥១៤	៨៥.៥៨៧.១៥៤
តម្លៃសេវាកម្មបច្ចុប្បន្ន	៤០៩.៣៥៦	២១១.៣៩៤	១.៦៨១.៦៣៤	៨៦១.៨៥៣	៤០៣.៤៦៨	២១៤.៦៤៣	១.៦៥៧.៤៤៧	៨៧៥.១០០
ចំណាយការប្រាក់	២៩៨.៥៦៩	២០៩.២៨៦	១.២២៦.៥២១	៨៥៣.២៥៩	២៨៧.០២១	១៩៤.២៨៣	១.១៧៩.០៨២	៧៩២.០៩២
អត្ថប្រយោជន៍បានបង់	(១៩.៦២៦)	-	(៨០.៦២៤)	-	(១៩.៦២៦)	-	(៨០.៦២៤)	-
ចំណេញពីការទូទាត់អត្ថប្រយោជន៍	(៤.៤០១)	(៣.៤៦៤)	(១៨.០៧៩)	(១៤.១២៣)	(៤.៤០០)	(៣.៤៦៤)	(១៨.០៧៥)	(១៤.១២៣)
ចំណេញពីការកាត់សំដែងឡើងវិញក្នុង ការិយបរិច្ឆេទ	(២៥៨.១៦៤)	(១០៧.៦៨៧)	(១.០៦០.៥៣៨)	(៤៣៩.០៤០)	(២៧៦.៥៣៤)	(១១៧.២១២)	(១.១៣៦.០០២)	(៤៧៧.៨៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៥.៨៤៦)	(១៤.៩៣៥)	(១០៦.១៧៥)	(៦០.៨៩០)	(១៤១)	(២.៨៥៩)	(៥៧៩)	(១១.៦៥៦)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១.០៨៥.៥២៩	៤៧.៦៤៩	-	-	១.០៥៧.៣៧២	៤៥.៣១៨
នាចុងការិយបរិច្ឆេទ	២២.៤៦៣.៧៤៥	១២.០៥៩.៤៤១	៩២.៥២៨.១៦៦	៨៩.១៩០.៤៦០	២១.៨៨១.៣១៥	១១.៤៧២.៤២៣	៩០.១២៩.១៣៥	៨៦.៧៩៦.០១២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

(iii) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ត្រូវបានកំណត់ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រោល់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រោល់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រោល់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រោល់រៀល (កំណត់សម្គាល់ ៥)
តម្លៃសេវាកម្មបច្ចុប្បន្ន	១.២៣៧.៦៤០	៦៥៣.៩២៨	៥.០៤៤.៦២១	២.៦៥៩.៥២៥	១.២០១.៩៣៦	៦២៨.៥០០	៤.៨៩៩.០៩១	២.៥៥៦.១១០
ចំណាយការប្រាក់	៨៩៣.០៩៧	៦០៤.០២១	៣.៦៤០.២៦៣	២.៤៥៦.៥៥៣	៨៥៨.៥៧០	៥៧៥.៩០២	៣.៤៩៩.៥៣១	២.៣៤២.១៩២
ចំណេញពីការទូទាត់អត្ថប្រយោជន៍	(៥.១៦៣)	(១០.៧៦៦)	(២១.០៤៤)	(៤៣.៧៨៥)	(៥.១៦៣)	(១០.៧៦៦)	(២១.០៤៤)	(៤៣.៧៨៤)
	២.១២៩.៥៧៤	១.២៤៧.១៨៣	៨.៦៦៣.៨៤០	៥.០៧២.២៩៣	២.០៤៤.៣៤៣	១.១៩៣.៦៣២	៨.៣៧៧.៥៧៨	៤.៨៥៤.៥១៨

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រោល់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រោល់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រោល់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រោល់រៀល (កំណត់សម្គាល់ ៥)
តម្លៃសេវាកម្មបច្ចុប្បន្ន	៤០៩.៣៥៦	២១១.៣៩៤	១.៦៨១.៦៣៤	៨៦១.៨៥៣	៤០៣.៤៦៨	២១៤.៦៤៣	១.៦៥៧.៤៤៧	៨៧៥.១០០
ចំណាយការប្រាក់	២៩៨.៥៦៩	២០៩.២៨៦	១.២២៦.៥២១	៨៥៣.២៥៩	២៨៧.០២១	១៩៤.២៨៣	១.១៧៩.០៨២	៧៩២.០៩២
ចំណេញពីការទូទាត់អត្ថប្រយោជន៍	(៤.៤០១)	(៣.៤៦៤)	(១៨.០៧៤)	(១៤.១២២)	(៤.៤០០)	(៣.៤៦៤)	(១៨.០៧៥)	(១៤.១២៣)
	៧០៦.៤៩៤	៤១៨.៦៤៤	២.៤៣៥.០៨៨	១.០០៤.៥៥២	៦៩២.០៤៧	២១៦.៩៩៦	១.៤២៤.៤៤៩	១.០៦៨.៩៨៥

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

(ឈ) ការសន្មតដ៏សំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយ និងកាតព្វកិច្ចប៉ាន់ស្មាន មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១
អត្រាកំណើនប្រាក់បៀវត្ស	៤,១១%	៣,៥០%
អត្រាអតិផរណា	២,៥០%	២,៥០%
អត្រាអប្បហារ	៧,០០%	៧,០០%
អត្រាមរណៈភាព(*) និង អត្រាបម្រែបម្រួលបុគ្គលិក(**)		

(*) តារាងអត្រាមរណៈមានដូចខាងក្រោម៖

អាយុ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១	
	ត្រួតពិនិត្យ: (% ក្នុងមួយឆ្នាំ)		ត្រួតពិនិត្យ: (% ក្នុងមួយឆ្នាំ)	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	០ - ០,៤៩	០ - ០,៨៨	០ - ០,៤៩	០ - ០,៨៨
៣០-៣៩	០ - ០,១៩	០ - ០,២២	០ - ០,១៩	០ - ០,២២
៤០-៤៩	-	០ - ០,៤៥	-	០ - ០,៤៥
៥០-៥៩	-	០ - ៦,៦៧	-	០ - ៦,៦៧
៦០	-	-	-	-

(**) តារាងអត្រាបម្រែបម្រួលបុគ្គលិកមានដូចខាងក្រោម៖

អាយុ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១	
	ត្រួតពិនិត្យ: (% ក្នុងមួយឆ្នាំ)		ត្រួតពិនិត្យ: (% ក្នុងមួយឆ្នាំ)	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	២,៣ - ៩,១០	៤,១៧ - ៩,៧៦	២,៣ - ៩,១០	៤,១៧ - ៩,៧៦
៣០-៣៩	១,៧៦ - ៤,២៦	២,៧៣ - ៥,៣៥	១,៧៦ - ៤,២៦	២,៧៣ - ៥,៣៥
៤០-៤៩	០ - ៣,៨៦	០ - ៦,០៩	០ - ៣,៨៦	០ - ៦,០៩
៥០-៥៩	-	០ - ៨,៣៣	-	០ - ៨,៣៣
៦០	-	-	-	-

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

ភាពប្រែប្រួលនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ចំពោះការផ្លាស់ប្តូរការសន្មតដ៏សំខាន់គឺ៖

	ការផ្លាស់ប្តូរការសន្មត		ផលប៉ះពាល់លើកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់					
			ការកើនឡើងលើការសន្មត		ការថយចុះលើការសន្មត			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
អត្រាកំណើនប្រាក់ខែ	១,០០%	១,០០%	ការកើនឡើងដោយ	២១,០១%	២១,២៧%	ការថយចុះដោយ	១៦,៨៩%	១៧,០៦%
អត្រាអប្បបរមា	១,០០%	១,០០%	ការថយចុះដោយ	១៦,៨៩%	១៧,០០%	ការកើនឡើងដោយ	២០,៩៨%	២១,២២%
អត្រាអតិផរណា	១,០០%	១,០០%	ការកើនឡើងដោយ	២១,០៨%	២១,២៩%	ការថយចុះដោយ	១៦,៩១%	១៧,០៧%
អត្រាមណោភាព	០,១០%	០,១០%	ការថយចុះដោយ	១,៩៣%	១,៩៥%	ការកើនឡើងដោយ	០,១៧%	០,១៨%
អត្រាបម្រែបម្រួលរបស់បុគ្គលិក	១,០០%	១,០០%	ការថយចុះដោយ	១២,៨៥%	១៣,០៦%	ការកើនឡើងដោយ	៦,៣១%	៦,៦២%

ការវិភាគដែលចាំបាច់ បានបង្ហាញខាងលើអាចមិនមែនជាការបង្ហាញនៃការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងកាតព្វកិច្ចលើអត្ថប្រយោជន៍ដែលបានកំណត់ ដោយសារវាប្រហែលជាមិនអាចទៅរួចដែលការផ្លាស់ប្តូរនៅក្នុងការសន្មតនឹងកើតមានឡើងដាច់ដោយឡែកពីគ្នាពីការសន្មតមួយចំនួនដែលទាក់ទងគ្នា។

បន្ថែមពីនេះទៀត ការបង្ហាញពីការវិភាគដែលចាំបាច់ខាងលើ តម្លៃបច្ចុប្បន្នរបស់កាតព្វកិច្ចលើអត្ថប្រយោជន៍ដែលបានកំណត់ ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្រឯកតាវណាទានដែលបានកំណត់នាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដែលដូចគ្នាក្នុងការអនុវត្តលើការគណនាកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្លោះពេល។

មិនមានការផ្លាស់ប្តូរទៅលើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់ក្នុងការរៀបចំការវិភាគដែលចាំបាច់ពីកាលបរិច្ឆេទកន្លងមកទេ។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពី (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២.៨៦៤.៣៩៩	១.៣០៧.១៧២	១១.៦៦៩.៥៦២	៥.២៨៧.៥១១	២.៨៥១.៥២៧	១.៣០៧.១៧២	១១.៦១៧.១២១	៥.២៨៧.៥១១
ការបន្ថែម (កំណត់សម្គាល់ ៣១)	១.៣២៤.៩១៧	១.១៥៣.៥៧៤	៥.៤០០.៣៦២	៤.៦៩១.៥៨៥	១.២៣៦.៩១៨	១.១៤២.៦៧៧	៥.០៤១.៦៧៨	៤.៦៩៧.២៦៧
អត្ថប្រយោជន៍បានបង់	(៧.៣៦៧)	(៣.៦៣៦)	(៣០.០២៨)	(១៤.៧៨៨)	(៧.៣៦៧)	(៣.៦៣៦)	(៣០.០២៨)	(១៤.៧៨៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៥.០៣៦)	(៨.៤០៦)	(១០២.០៤៧)	(៣៤.១៨៧)	(៥.០៩១)	(៨.៤០២)	(២០.៧៥១)	(៣៤.១៨៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១៨៤.៤៧៦	៥៨.១៤៣	-	-	១៨០.៩៧០	៥៨.០១២
នាចុងការិយបរិច្ឆេទ	៤.១៥៦.៩១៣	២.៤៤៨.៧០៤	១៧.១២២.៣២៥	៩.៩៨៨.២៦៤	៤.០៧៥.៩៨៧	២.៤៣៧.៨១១	១៦.៧៨៨.៩៩០	៩.៩៨៣.៨៣១

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពី (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (ត)

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈមានដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣.៧៣០.៤៦៦	២.០៧០.២៥៩	១៥.១៨២.៩៩៧	៨.៤៣៦.៣០៥	៣.៦៥៨.៧១៤	២.០៣៩.៩៨៣	១៤.៨៩០.៩៦៦	៨.៣១២.៩៣១
ការបន្ថែម (កំណត់សម្គាល់ ៣១)	៤៣៤.៤០៣	៣៨៣.៨២៥	១.៧៨៤.៥២៨	១.៥៦៤.៨៥៥	៤១៩.៦៦៣	៤០៣.២១៣	១.៧២៣.៩៧៦	១.៦៤៣.៨៩៩
អត្ថប្រយោជន៍បានបង់	(២.២៥២)	(១.៣៧៣)	(៩.២៥១)	(៥.៥៩៨)	(២.២៥២)	(១.៣៧៣)	(៩.២៥១)	(៥.៥៩៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៥.៧០៤)	(៥.០០៧)	(២៣.៤៣២)	(១៦.៣៣៧)	(១៣៨)	(៤.០១២)	(៥៦៧)	(១៦.៣៥៧)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	១៨៧.៤៨៣	៩.០៣៩	-	-	១៨៣.៨៦៦	៨.៩៥៦
នាចុងការិយបរិច្ឆេទ	៤.១៨៦.៩១៣	២.៤៤៨.៧០៤	១៧.១២២.៣២៥	៩.៩៨៨.២៦៤	៤.០៧៥.៩៨៧	២.៤៣៧.៨១១	១៦.៧៨៨.៩៩០	៩.៩៤៣.៨៣១

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(គ) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សម្ព័ន្ធបណ្ណ				បណ្ណ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រោល់រៀល (កំណត់សម្គាល់ ៥)	រោល់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រោល់រៀល (កំណត់សម្គាល់ ៥)	រោល់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦.២៥៨.៣៤៥	៦.០៣៦.៤១២	២៥.៤៩៦.៤៩៧	២៤.៤១៧.២៨៦	៦.១៥៩.៩២៧	៥.៩៧៦.៤០១	២៥.០៩៥.៥៤៤	២៤.១៧៤.៥៤២
ការបន្ថែម(កំណត់សម្គាល់ ៣១)	៧.១៩២.៣៨១	៥.៩១៣.៣១៤	២៩.៣១៦.១៤៥	២៤.០៤៩.៤៤៨	៧.១៣៧.៣៣៧	៥.៧៦៣.៧៩៣	២៩.០៩១.៧៨៦	២៣.៤៤១.៣៤៦
អត្ថប្រយោជន៍បានបង់	(៥.០៦២.៣៥០)	(៣.៩៣៤.៥៩៥)	(២០.៦៣៤.១៣៩)	(១៦.០០១.៩៩៨)	(៤.៩៩១.៧៩៥)	(៣.៨៦៥.៨២៥)	(២០.៣៤៦.៥៥៦)	(១៥.៧២២.៣១០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៦.១៥៣)	(៦៣.៥១៤)	(១០៦.៦០០)	(២៥៨.៣១១)	(២៦.១៦២)	(៤៩.៦៩៨)	(១០៦.៦៣៦)	(២០២.១២២)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៣៧២.០៩៣	២២៨.២២០	-	-	៣៦៨.៣២៩	២២៥.៣៧៨
នាចុងការិយបរិច្ឆេទ	៨.៣៦២.២២៣	៧.៩៥១.៦១៧	៣៤.៤៤៣.៩៩៦	៣២.៤៣៤.៦៥៥	៨.២៧៩.៣០៧	៧.៨២៤.៦៧១	៣៤.១០២.៤៦៧	៣១.៩១៦.៨៣៨

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

២៥. អត្ថប្រយោជន៍និយោជិត (ត)

(គ) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ (ត)

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦.១១៥.១៩៨	៦.១៣៧.៤១៣	២៤.៨៨៨.៨៥៥	២៥.០០៩.៩៥៨	៦.០៧១.៣៣៩	៦.០៥២.៤៩៩	២៤.៧១០.៣៥១	២៤.៦៦៣.៩៣៥
ការបន្ថែម (កំណត់សម្គាល់ ៣១)	២.២៥៩.៤៨០	១.៨៥៨.៧៣៣	៩.២៨១.៩៤៤	៧.៥៧៨.០៥៤	២.២២០.៤១៩	១.៨០៨.១៨៥	៩.១២១.៤៨១	៧.៣៧១.៩៧០
អត្ថប្រយោជន៍បានបង់	(១១.៦៦៧)	(៨.៧២៩)	(៤៧.៩២៨)	(៣៥.៥៨៨)	(១១.៦៦៥)	(៨.៥៧៧)	(៤៧.៩១៦)	(៣៤.៩៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧៨៨)	(៣៥.៨០០)	(៣.២៣៧)	(១៤៥.៩៥៧)	(៧៨៧)	(២៧.៤៣៦)	(៣.២៣៣)	(១១១.៨៥៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៣២៤.៣៦២	២៨.១៧៨	-	-	៣២១.៧៨៤	២៧.៧៥៤
នាចុងការិយបរិច្ឆេទ	៨.៣៦២.២២៣	៧.៩៥១.៦១៧	៣៤.៤៤៣.៩៩៦	៣២.៤៣៤.៦៤៥	៨.២៧៩.៣០៧	៧.៨២៤.៦៧១	៣៤.១០២.៤៦៧	៣១.៩១៦.៨៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន ដែលមានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន ។ ភាគហ៊ុនទាំងអស់ត្រូវបានបង្កើតឡើងដោយស្របតាមកាតព្វកិច្ច និងអាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ចំនួនភាគហ៊ុន	បុព្វលាភ	ការកាន់កាប់ភាគហ៊ុន គិតជាភាគរយ	ចំនួនភាគហ៊ុន	បុព្វលាភ	ការកាន់កាប់ភាគហ៊ុន គិតជាភាគរយ
ACLEDA Financial Trust	១១៥.៦២៦.៣០១	១១៥.៦២៦.៣០១	២៦,៦៩៣%	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៥,៧៣៩%
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
NHTPE Rumdul	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%	-	-	-
Triodos Microfinance Fund	៦.២៧៤.៥៨២	៦.២៧៤.៥៨២	១,៥៤៨%	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥២៥%
Triodos Fair Share Fund	៥.៣៦៥.៨៤៤	៥.៣៦៥.៨៤៤	១,២៣៨%	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៥៩%
Triodos Sustainable Finance Foundation	-	-	-	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥០២%
Shareholders Legalised from ASA. Plc.	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៥,៧៥២%	៨៩.៨៧៨.០២៦	៨៩.៨៧៨.០២៦	២០,៧៤៩%
Public Shareholders	៨២.៤៩៩.០២២	៨២.៤៩៩.០២២	១៩,០៤៥%	២១.៦៧១.៣៨៦	២១.៦៧១.៣៨៦	៥,០០៣%
	<u>៤៣៣.១៦៣.០១៩</u>	<u>៤៣៣.១៦៣.០១៩</u>	<u>១០០%</u>	<u>៤៣៣.១៦៣.០១៩</u>	<u>៤៣៣.១៦៣.០១៩</u>	<u>១០០%</u>
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>១.៧៨៤.១៩៨.៤៧៥</u>			<u>១.៧៦៤.៧០៦.១៣៩</u>		

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុន គឺចំនួនដែលលើសរវាងទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មីបន្ទាប់ពីទូទាត់ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃភាគហ៊ុនដែលបានបោះផ្សាយ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុននឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មីចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលបត្រកម្ពុជាសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ លក្ខន្តិកៈត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ភាគហ៊ុនិកពិតប្រាកដចំនួន ១១.៤៨៨ នៃ ASA Plc. ជាម្ចាស់ភាគហ៊ុនស្ថាប័នមួយរបស់ធនាគារ បានធ្វើឱ្យភាគហ៊ុនទាំងអស់របស់ខ្លួនស្របច្បាប់លើភាគហ៊ុនសរុប ១០៧.២០៤.៥៤៧ ស្មើនឹង ២៤,៧៤៩២% នៃភាគហ៊ុនសរុបរបស់ធនាគារស្របតាមវិធានការដែលពាក់ព័ន្ធ និងបទប្បញ្ញត្តិពី និយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក)។ បន្ទាប់ពីធ្វើឱ្យស្របច្បាប់ ៤% នៃភាគហ៊ុនរបស់ធនាគារ ស្មើនឹង ១៧.៣២៦.៥២១ ភាគហ៊ុន នឹងត្រូវបានបង្ហាញនៅលើទីផ្សារមូលបត្រកម្ពុជា។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ASA Plc. បានបន្ថែមហ៊ុនស្របច្បាប់នៅ លើទីផ្សារមូលបត្រកម្ពុជាចំនួន ៦៤.៩១៥.១៩០ ភាគហ៊ុនដែលស្មើនឹង ១៤,៩៨៦៣%។ សម្រាប់ភាគហ៊ុនដែលនៅសល់ចំនួន ៥,០០៣១% នឹងត្រូវរក្សាទុកដោយ ASA Plc. តាមផែនការដែលបានកំណត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

ភាគលាភ

ក្នុងអំឡុងការិយបរិច្ឆេទ ភាគលាភត្រូវបានទូទាត់ទៅភាគហ៊ុនិករបស់ធនាគារដោយធនាគារដូចខាងក្រោម៖

សម្ព័ន្ធជនធនាគារ និងធនាគារ			
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
- ក្នុងដំណាច់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ៖ ៥៤៨,៦៤០៥ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ និងបានទូទាត់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២	៥៨.៤១៩.៥៦១	២៣៧.៦៥០.៧៧៥	
- ក្នុងដំណាច់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ៖ ៣៩៩,២៦៧០ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងបានទូទាត់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១		៤២៦.២៣១	១.៧៣៤.៧៦០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

២៧. ចំណូលការប្រាក់

	សម្ព័ន្ធមណ្តាល				មណ្ឌល			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទាន	៤៨៦.៣២៦.៨៤០	៤២៥.១៣១.១៧៨	១.៩៨២.២៦៨.២០០	១.៧២៤.៩៤១.៥០១	៤៦៣.១៣៣.២១៩	៣៩៦.៣០៧.៧២៣	១.៨៨៧.៧៣១.០០១	១.៦១១.៧៨៣.៥០៩
ការវិនិយោគហិរញ្ញវត្ថុ	៣.៨៨៧.៦១៦	៤៣៦.៨៣១	១៥.៨៤៥.៩២៣	១.៧៧៦.៥៩២	៣.៨៨៧.៦១៦	៤៣៦.៨៣២	១៥.៨៤៥.៩២៣	១.៧៧៦.៥៩២
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖								
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	១.៨៣៨.០៥១	១.០៦០.០២៥	៧.៤៩១.៨៩៦	៤.៣១១.១២១	១.៨៣៨.០៥១	១.០៥២.០៧៥	៧.៤៨៩.៤៦៩	៤.២៧៨.៧៨៩
- ធនាគារនៅក្រៅប្រទេសកម្ពុជា	៧៣៣.៥៩៤	១១៧.៥៦៧	២.៩៩០.១២៩	៤៧៨.១៤៥	៧៣៩.៨១១	១៤៧.៧៤៥	៣.០១៥.៤៧១	៦០០.៨៨០
- ធនាគារជាតិ នៃកម្ពុជា	៨៨.៩៩០	១១១.១១២	៣៦២.៧២៣	៤៥១.៨៩៣	៨៨.៩៩០	១០៥.៨៨៧	៣៦២.៧២៣	៤៣០.៦៤២
	៤៩២.៨៧៥.០៩១	៤២៥.៨៥៦.៧១៣	២.០០៨.៩៥៨.៨៧១	១.៧៣១.៩៥៩.២៥២	៤៦៩.៦៨៧.០៩២	៣៩៨.០៥០.២៦២	១.៩១៤.៤៤៤.៥៨៧	១.៦១៨.៨៧០.៤១៦

	សម្ព័ន្ធមណ្តាល				មណ្ឌល			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទាន	១៦៨.២៨១.៧៣៥	១៤៥.១៧៣.៧១៨	៦៩១.៣០១.៣៦៧	៥៩១.៨៧៣.២៨៨	១៦១.០៨៤.៣៦០	១៣៦.១៥៨.២៣០	៦៦១.៧៣៤.៥៥១	៥៥៥.១១៧.១០៤
ការវិនិយោគហិរញ្ញវត្ថុ	១.៥៣៣.៨៦០	២៣៨.៦៥១	៦.៣០១.០៩៧	៩៧២.៩៨២	១.៥៣៣.៨៦០	២៤០.៩៦៩	៦.៣០១.០៩៧	៩៨២.៤៣០
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖								
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	៦៤៨.០៧៨	៤៥៩.៤២២	២.៦៦៨.៧៦៩	១.៨៧៣.០៦៤	៦៤៨.០៧៨	៤៥៩.៤២២	២.៦៦៨.៧៦៩	១.៨៧៣.០៦៤
- ធនាគារនៅក្រៅប្រទេសកម្ពុជា	២៩៩.៦៣៧	៤៨.០០៤	១.២៣០.៩០៩	១៩៥.៧១២	២៩៩.៦៣៧	៦២.៤១៥	១.២៣០.៩០៩	២៥៥.៤៦៦
- ធនាគារជាតិ នៃកម្ពុជា	៧១.៥៩៩	១១១.១១២	២៩៤.១២៩	៤៥៣.០០២	៧១.៥៩៩	១០៥.៨៨៧	២៩៤.១២៩	៤៣១.៧០២
	១៧០.៨៣៥.៥០៩	១៤៦.០៣០.៩០៧	៧០១.៧៩២.២៧១	៥៩៥.៧៤៨.០០៨	១៦៣.៦៣៧.៥៣៩	១៣៧.០២៦.៩២២	៦៧២.២២៣.០១០	៥៥៨.៦៥៨.៧០១

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

២៨. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើមានកាលកំណត់	១០.០៩០.៩៨៨	៨.៣៨៤.៧៨២	៤១.១៣០.៨៦៧	៣៤.១០០.៩០៨	៩.០១០.៩៤០	៧.៣៣០.៨៨១	៣៦.៧២៨.៥៩១	២៩.៨១៤.៦៩៣
ប្រាក់បញ្ញើសន្សំ	៥០.៤៣០	៣៩.០៤៤	២០៥.៥៥៣	១៥៨.៧៩២	២៣.៣៥៨	២០.៤៧៦	៩៥.២០៧	៨៣.២៧៦
គណនីចរន្ត	១០.៦២២	១៧៦	៤៣.២៩៥	៧១៦	១០.៦២២	១៧៦	៤៣.២៩៥	៧១៦
ប្រាក់បញ្ញើរបស់អតិថិជន								
ប្រាក់បញ្ញើមានកាលកំណត់	៩៦.១២៩.៩០៤	៧៨.៨០២.០៤៥	៣៩១.៨២៥.៤៨៩	៣២០.៤៨៧.៩១៧	៩៣.៥០០.០៥៨	៧៥.៨២៤.០៣៣	៣៨១.១០៦.២៣៦	៣០៨.៣៧៦.៣៤២
ប្រាក់បញ្ញើសន្សំ	៧.៩៧៣.៣៨៧	៤.៩៧៩.៣១៧	៣២.៤៩៩.៥២៥	២០.២៥០.៨៨២	៧.៥២៨.៥២៦	៤.២៥១.៦២០	៣០.៦៨៦.២៧២	១៧.២៩១.៣៣៩
គណនីចរន្ត	៨៣៧.៤៩៣	៧៤.២៦៥	៣.៤១៣.៦២១	៣០២.០៣៦	៨៣៦.៨៦០	៧៤.២៦៥	៣.៤១១.០៤១	៣០២.០៣៦
បំណុលបន្ទាប់បន្សំ	៧.៧៧៨.២៥៩	៨.៧៦៣.៤៤៥	៣១.៧០៤.១៨៤	៣៥.៦៤០.៩៣១	៧.៧៧៨.២៥៩	៨.៧៦៣.៤៤៥	៣១.៧០៤.១៨៦	៣៥.៦៤០.៩២៩
ប្រាក់កម្ចី	៣០.៧៩៦.៨៣៣	២២.៧៥១.៦២៥	១២៥.៥២៧.៨៩២	៩២.៥៣០.៨៥៨	២៩.៨៦២.៤១៣	២០.៦៤២.៩៥០	១២១.៧១៩.១៩៥	៨៣.៩៥៤.៨៧៨
ចំណាយការប្រាក់លើភតិសន្យា	១.៤៥០.៨៦៤	១.៤៦៤.៥៤៧	៥.៩១២.០៩១	៥.៩៥៦.៣១៣	១.៣២៩.២១៥	១.៣២០.៥១៩	៥.៤១៧.៨៨០	៥.៣៧០.៥៥១
	<u>១៥៥.១១៨.៣៨០</u>	<u>១២៥.២៥៩.២៤៦</u>	<u>៦៣២.២៦២.៥១៧</u>	<u>៥០៩.៤២៩.៣៥៣</u>	<u>១៤៩.៨៨០.២៥១</u>	<u>១១៨.២២៨.៣៦៥</u>	<u>៦១០.៩១១.៩០៣</u>	<u>៤៨០.៨៣៨.៧៦០</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៨. ចំណាយការប្រាក់(ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើមានកាលកំណត់	៣.៣២៧.៨៤៦	៣.១៨៤.៧៨២	១៣.៦៧០.៧៩១	១២.៩៨៤.៣៥៦	២.៩៨៧.៥៥២	២.៧៩៣.០៥១	១២.២៧២.៨៦៤	១១.៣៨៧.២៦៩
ប្រាក់បញ្ញើសន្សំ	២៤.៥៦៣	១៧.៣៦៨	១០០.៩០៥	៧០.៨០៩	១១.២៩៧	៨.៨០០	៤៦.៤០៨	៣៥.៨៧៨
គណនីចរន្ត	៦.៥៦០	៧២	២៦.៩៤៨	២៩៤	៦.៥៦០	៧២	២៦.៩៤៨	២៩៤
ប្រាក់បញ្ញើរបស់អតិថិជន								
ប្រាក់បញ្ញើមានកាលកំណត់	៣៣.៦០០.៤៩៣	២៨.៨៦០.៩៤២	១៣៨.០៣០.៨២៥	១១៧.៦៦៦.០៦១	៣២.៨២៩.៦៩១	២៧.៨៤០.១៩៤	១៣៤.៨៦៤.៣៧១	១១៣.៥០៤.៤៧១
ប្រាក់បញ្ញើសន្សំ	៣.៨៧៣.៣៨៦	១.៦៧០.២៧២	១៥.៩១១.៨៧០	៦.៨០៩.៦៩៩	៣.៧៣៤.៣៦០	១.៤៦១.៥៤៤	១៥.៣៤០.៧៥១	៥.៩៥៨.៧១៥
គណនីចរន្ត	៤២៥.៥៩០	៣៧.៦៧៩	១.៧៤៨.៣២៥	១៥៣.៦១៧	៤២៥.៣៩៦	៣៧.៦៧៩	១.៧៤៧.៥២៧	១៥៣.៦១៧
បំណុលបន្ទាប់បន្សំ	២.៤០៥.២៧០	២.៩៥៧.៩៨៧	៩.៨៨០.៨៤៩	១២.០៥៩.៧១៣	២.៤០៥.២៧០	២.៩៥៧.៩៨៧	៩.៨៨០.៨៤៩	១២.០៥៩.៧១៣
ប្រាក់កម្ចី	១២.៥០៨.៩៥៤	៧.៥៦៤.៥៨៧	៥១.៣៨៦.៧៨៣	៣០.៨៤០.៨២១	១២.២២៦.៨២៧	៧.០៣៣.៦៨៣	៥០.២២៧.៨០៥	២៨.៦៧៦.៣២៥
ចំណាយការប្រាក់លើភតិសន្យា	៤៨៤.៧៧៩	៤៩២.៧០៩	១.៩៩១.៤៧២	២.០០៨.៧៧៥	៤៨៤.៣១២	៤៨៥.៧៩៧	១.៨៣៧.៥៥៨	១.៨១៧.៥១៤
	៥៦.៦៥៧.៤៤១	៤៤.៧៨៦.៣៩៨	២៣២.៧៤៨.៧៦៨	១៨២.៥៩៩.១៤៥	៥៥.០៧៤.២៦៥	៤២.៥៧៨.៨០៧	២២៦.២៤៥.០៨១	១៧៣.៥៩៣.៧៩៦

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

២៩. ចំណូលកម្រៃ និង ខេីងសា

	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃជើងសា	១២.៤៥៤.៧៤២	១១.៤៩៩.២០៨	៥០.៧៦៥.៥២៨	៤៦.៧៦៧.២៧៩	១១.៥៧៧.៦០១	១១.០៩២.៧១៩	៤៧.១៩០.៣០២	៤៥.១១៤.០៨៨
កម្រៃពីម៉ាស៊ីនអេឌីអ៊ីម	៧.៣៦៩.៦៩១	៦.៤១៣.៦១៤	៣០.០៣៨.៨៦១	២៦.០៨៤.១៦៨	៧.៣២៦.៤៥០	៦.៣៤២.៨២៦	២៩.៨៦២.៦១០	២៥.៧៩៦.២៧៣
កម្រៃពីការសងគណនាមុនកាលកំណត់	៦.១៤៤.៥៣៨	៥.៤២០.២៤១	២៥.០៤៥.១៣៧	២២.០៤៤.១២០	៤.៨៩៣.៨៥៨	៤.០១៧.៩៣៩	១៩.៩៤៧.៣៦៥	១៦.៣៤០.៩៥៨
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	៣.៥២៧.៩៦៣	២.៨២៥.៨៩៦	១៤.៣៧៩.៩៧៧	១១.៤៩២.៩១៩	៣.៤៤៤.៦៨៤	២.៦៨២.៧៣៩	១៤.០៤០.៥៣២	១០.៩១០.៧០០
កម្រៃពីការបណ្តុះបណ្តាល	១.៦២៤.១៥០	៩៣៨.៣៤២	៦.៦២០.០៣៥	៣.៨១៦.២៣៧	២៨.២៤៤	១៩.២៧២	១១៥.១២៣	៧៨.៣៧៩
កម្រៃពីសេវាប្រាក់បញ្ញើ	៦៩១.៣៦៧	១.៨៩៣.៥៦៤	២.៨១៨.០១២	៧.៧០១.១២៥	៥៣០.៨១៤	១.៧៦០.២៨១	២.១៦៣.៥៩៨	៧.១៥៩.០៦៣
កម្រៃពីការធានា	៦៥៧.៦៦២	៤៨៤.៨២៦	២.៦៨០.៦៣០	១.៩៧១.៧៨៧	៦៥៦.០០២	៤៨៣.៧៨៩	២.៦៧៣.៨៦៤	១.៩៦៧.៥៧០
កម្រៃផ្សេងៗ	៣.៦៥៣.២៥៣	២.៩០៣.៣០៥	១៤.៨៩០.៦៦០	១១.៨០៧.៧៤២	៣.៦២៣.៥៤៩	២.៨១២.៨៤៤	១៤.៧៦៩.៥៨៥	១១.៤៣៩.៨៣៦
	៣៦.១២៣.៣៦៦	៣២.៣៧៨.៩៩៦	១៤៧.២៣៨.៨៤០	១៣១.៦៨៥.៣៧៧	៣២.០៨១.២០២	២៩.២១២.៤០៩	១៣០.៧៦២.៩៧៩	១១៨.៨០៦.៨៦៧

កម្រៃជើងសាពីការទូទាត់ ចំនួន ២៣៧.៩៣២.៣០០ រៀល (ស្មើនឹង ៤៨.៣៧៤ ដុល្លារអាមេរិក) និង ៩០.៩៩៩ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់ក្នុងការិយបរិច្ឆេទ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ២.៩៧៤.៩០០ រៀល(ស្មើនឹង ៧២៩ ដុល្លារអាមេរិក)និង ៥.២៨៤ ដុល្លារអាមេរិក)រៀងគ្នា ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

២៩. ចំណូលកម្រៃ និង ខេងសា (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃជើងសា	៣.៨៦៩.៤០៤	៣.៤៥៩.៨៨៥	១៥.៨៩៥.៥១២	១៤.១០៥.៩៥១	៣.៧៤៨.២១៦	៣.២៨៨.៤៣៨	១៥.៣៩៧.៦៧១	១៣.៤០៦.៩៦២
កម្រៃពីម៉ាស៊ីនអេធីអ៊ីម	២.៧០៣.៧៦៧	២.២៩៥.២៣៨	១១.១០៧.០៧៥	៩.៣៥៧.៦៨៥	២.៦៩០.៩៥៣	២.២៦៩.៩២៦	១១.០៥៤.៤៣៥	៩.២៥៤.៤៨៨
កម្រៃពីការសង្កេតទានមុនកាលកំណត់	២.០១៧.៩៦៤	២.០០៩.០១២	៨.២៨៩.៧៩៦	៨.១៩០.៧៤២	១.៦៤៧.៩០៣	១.៥០៦.៤៨៥	៦.៧៦៩.៥៨៦	៦.១៤១.៩៣៩
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	១.៣៣៤.៦២៧	៩១៤.២៧៤	៥.៤៨២.៦៤៨	៣.៧២៧.៤៩៥	១.៣១១.៩១៦	៨៦៦.៣៨១	៥.៣៨៩.៣៥១	៣.៥៣២.២៣៥
កម្រៃពីការបណ្តុះបណ្តាល	៤១២.០២៨	៣០៨.៥៥៧	១.៦៩២.៦១១	១.២៥៧.៩៨៧	៩.៣៧២	៦.៤៣៨	៣៨.៥០០	២៦.២៤៨
កម្រៃពីការធានា	៣៤៧.២០០	១៩៥.៨២៤	១.៤២៦.២៩៨	៧៩៨.៣៧៤	៣៤៧.០៥២	១៩៥.៧៧៤	១.៤២៥.៦៩០	៧៩៨.១៧១
កម្រៃពីសេវាប្រាក់បញ្ញើ	១១២.២៧៥	៧៨.៧៨៥	៤៦១.២២៦	៣២១.២០៦	៧០.១៣០	៦៥.៩៧៩	២៨៨.០៩៤	២៦៨.៩៩៦
កម្រៃផ្សេងៗ	១.៤៧០.៤៤០	១.២០៥.៥៩៣	៦.០៤០.៥៦៦	៤.៩១៥.២០៤	១.៤៥៩.៥២៣	១.១៧៣.៦២២	៥.៩៩៥.៧២០	៤.៧៨៤.៨៥៧
	<u>១២.២៦៧.៧០៥</u>	<u>១០.៤៦៧.១៦៨</u>	<u>៥០.៣៩៥.៧៣២</u>	<u>៤២.៦៧៥.៦៤៤</u>	<u>១១.២៨៥.០៦៥</u>	<u>៩.៣៧៣.០៩៣</u>	<u>៤៦.៣៩៩.០៤៧</u>	<u>៣៨.២១៣.៨៩៦</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣០. ចំណូលផ្សេងៗ - សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស-សុទ្ធ	១១.០២៤.៩៩៤	៨.២១៥.៦៥៣	៤៤.៩៣៧.៨៧៦	៣៣.៤១៣.០៦១	១០.៨៣១.៤៣៤	៨.១៩៨.៥៩៥	៤៤.១៤៨.៩២៥	៣៣.៣៤៣.៦៨៦
ការប្រមូលឥណទាន និងបុរេប្រទានបាត់បង់ ដែលបានជម្រះចេញពីបញ្ជីរួចមកវិញ	៧.២៧៣.៤៧៤	៣.៨៤៨.៥៩៨	២៩.៦៤៦.៦៨០	១៥.៦៥២.២៤៨	៥.៦៩០.៩៧២	២.៩៦១.១៤០	២៣.១៩៦.៤០២	១២.០៤២.៩៥៦
ភាគលាភលើតម្លៃសមស្របតាមរយៈ								
ចំណេញឬខាត	១១៧.៣៣៣	១១៦.៦១៤	៤៧៨.២៤៩	៤៧៤.២៦៩	១១៧.៣៣៣	១១៦.៦១៤	៤៧៨.២៤៩	៤៧៤.២៦៩
ចំណេញ(ខាត)ពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារនិងកតិសន្យា	៤៤៣.៨៤៦	(២៧០.៧៨៩)	១.៨០៩.១១៦	(១.១០១.២៩៩)	៤៤១.៤៨៥	(២៦៥.៦១៩)	១.៧៩៩.៤៩៣	(១.០៨០.២៧២)
ចំណូលផ្សេងៗ	១.២១៤.៧៦៩	១.០៥៥.៨២៦	៤.៩៥១.៣៩៩	៤.២៩៤.០៤៤	៣៦៧.៨១៤	៨៨៨.៦៨២	១.៤៩៩.២១០	៣.៦១៤.២៧០
	<u>២០.០៧៤.៤១៦</u>	<u>១២.៩៦៥.៩០២</u>	<u>៨១.៨២៣.៣២០</u>	<u>៥២.៧៣២.៣២៣</u>	<u>១៧.៤៤៩.០៣៨</u>	<u>១១.៨៤៩.៤១២</u>	<u>៧១.១២២.២៧៩</u>	<u>៤៨.៣៩៤.៩០៩</u>

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

៣០. ចំណូលផ្សេងៗ - សុទ្ធ (ត)

	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការប្តូររូបិយប័ណ្ណណាប៉េស៊ី-សុទ្ធ	៣.១៤៤.០៥៣	២.៨៦៥.៤៣០	១២.៩១៥.៧៧០	១១.៦៨២.៣៥៨	៣.០៩១.០៣៩	២.៨៥៧.៤៦៥	១២.៦៩៧.៩៨៨	១១.៦៤៩.៨៨៥
ការប្រមូលឥណទាន និងបុរេប្រទានបាត់បង់ដែលបានជម្រុះចេញពីបញ្ជីរួចមកវិញ	២.៣០៣.១៧២	១.០៨៧.៧៨៣	៩.៤៦១.៤៣១	៤.៤៣៤.៨៩១	១.៥០៣.១៦៤	៨០៦.៩៦១	៦.១៧៤.៩៩៨	៣.២៨៩.៩៨០
ភាគលាភលើតម្លៃសមស្របតាមរយៈចំណេញប្រឌាត	-	-	-	-	-	-	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារ និងកតិសន្យា	២២៤.៥៧៨	១៦៥.៤៣១	៩២២.៥៦៦	៦៧៤.៤៦២	២២២.១៥៨	១៧០.០៦៨	៩១២.៦២៥	៦៩៣.៣៦៧
ចំណូលផ្សេងៗ	២៥៥.១៨៦	៥០៤.៥៩៧	១.០៤៨.៣០៤	២.០៥៧.២៤៣	១៤២.១៤១	៤៣១.៩៧៧	៥៨៣.៩១៥	១.៧៦១.១៧០
	<u>៥.៩២៦.៩៨៩</u>	<u>៤.៦២៣.២៤១</u>	<u>២៤.៣៤៨.០៧១</u>	<u>១៨.៨៥៨.៩៥៤</u>	<u>៤.៩៥៨.៥០២</u>	<u>៤.២៦៦.៤៧១</u>	<u>២០.៣៦៩.៥២៦</u>	<u>១៧.៣៩៤.៤០២</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣១. ចំណាយទូទៅ និងរដ្ឋបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	១០៦.៦៩៤.០៧២	៨២.៨០១.៧៨០	៤៣៤.៨៨៥.០៣៧	៣៣៦.៧៥៤.៨៣៩	១០០.៧៩៩.៧៩៥	៧៦.៤៣៣.៥៧០	៤១០.៨៥៩.៩៦៤	៣១០.៨៥៥.៣២៩
អត្ថប្រយោជន៍និយោជិតផ្សេងៗ	១៨.៥៦៩.២៤៦	២៩.៣៤៥.២៤៤	៧៥.៦៨៨.២៤៧	១១៩.៣៤៧.១០៧	១៩.៤៣១.៨៧៩	២៨.៨៥៥.០០៨	៧៩.២០៤.៣៣៩	១១៧.៣៥៣.៣១៨
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងធុរកិច្ច (កំណត់សម្គាល់ ១៤)	១៦.៥៥៧.៥៥២	១៥.២៣៥.៨៩៧	៦៧.៤៨៨.៥៥២	៦១.៩៦៤.៣៩៣	១៥.២៧២.៧២៣	១៣.៥០៤.១៨១	៦២.២៥១.៦១៩	៥៤.៩២១.៥០៤
ចំណាយរដ្ឋបាល និងថែទាំ	១០.៤៩១.០០៥	៨.៨៣៣.០៣៦	៤២.៧៦១.៣៣៦	៣៥.៩២៣.៩៥៧	១០.១៩៣.១៨៩	៨.៣៩២.២៨៨	៤១.៥៥៧.៤៣៨	៣៤.១៣១.៤៣៥
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៦)	៨.៧៥៤.៤៥២	៨.៥១៤.៦៩៨	៣៥.៦៨៣.១៤៦	៣៤.៦២៩.២៧៧	៨.២៤៣.៨៣០	៧.៩០១.៦២៧	៣៣.៦០១.៨៥១	៣២.១៣៥.៩១៧
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ (កំណត់សម្គាល់ ២៥(គ))	៧.១៩២.៣៨១	៥.៩១៣.៣១៤	២៩.៣១៦.១៤៥	២៤.០៤៩.៤៤៨	៧.១៣៧.៣៣៧	៥.៧៦៣.៧៩៣	២៩.០៩១.៧៨៦	២៣.៤៤១.៣៤៦
ចំណាយទឹកភ្លើង	៤.៣៨៣.១១៥	៤.០៥៣.០៦៤	១៧.៨៦៥.៥៧៧	១៦.៤៨៣.៨១១	៤.១១៥.០៧០	៣.៧៩៣.៣២៣	១៦.៧៧៣.០២៥	១៥.៤២៧.៤៤៥
ចំណាយធានារ៉ាប់រង	៣.៩៤៧.៤៤៦	៣.៧២២.១៦០	១៦.០៨៩.៧៩០	១៥.១៣៨.០២៥	៣.៦៥៣.០៣៦	៣.៣៥៨.២៣៤	១៤.៨៨៩.៧៧៥	១៣.៦៥៧.៩៣៨
ចំណាយទំនាក់ទំនង	៣.៨៣៦.៦៤៦	២.៩៣១.៧៥៥	១៥.៦៣៨.១៦៩	១១.៩២៣.៤៨៨	២.៩៧៧.៩២០	២.១៨៨.៨៣៩	១២.១៣៨.០០២	៨.៩២២.០០៨
ចំណាយរំលស់លើទ្រព្យសកម្មរួម (កំណត់សម្គាល់ ១៥)	២.៣៦១.៦៦២	២.៩៥០.៩២៧	៩.៦២៦.១៣៤	១២.០០១.៤២០	២.១៦៥.៦៣២	២.៦២៧.៦១៩	៨.៨២៧.១១៦	១០.៦៨៦.៥២៦
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍ (កំណត់សម្គាល់ ២៥(ក))	២.១២៥.៥៧៤	១.២៤៧.១៨៣	៨.៦៦៣.៨៤០	៥.០៧២.២៩៣	២.០៥៥.៣៤៣	១.១៩៣.៦៣៦	៨.៣៧៧.៥៧៨	៤.៨៥៤.៥១៨
ចំណាយការធ្វើដំណើរ	២.០៤៥.៣៩៧	១.២៥១.០៦២	៨.៣៣៧.០៣៨	៥.០៨៨.០៦៩	១.៨០៨.៦២៩	១.១១៣.៤៥៤	៧.៣៧១.៩៧២	៤.៥២៨.៤១៧
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (កំណត់សម្គាល់ ២៥(ខ))	១.៣២៨.៩១៧	១.១៥៣.៥៧៤	៥.៤០០.៣៦២	៤.៦៩១.៥៨៥	១.២៣៦.៩១៨	១.១៤២.៦៧៧	៥.០៤១.៦៧៨	៤.៦៤៧.២៦៧
ចំណាយកម្រៃអាជ្ញាប័ណ្ណ	៨២៦.៦៣៩	៨២៦.៤៤៤	៣.៣៦៩.៣៨១	៣.៣៦១.១៤៨	៨០៥.៣០០	៨០៥.៥០៣	៣.២៨៦.៤០៣	៣.២៧៥.៩៨១
ចំណាយផ្សេងៗ	១៣.៩០២.៨២៣	១០.១៨៦.៩៤៣	៥៦.៦៦៧.៩០៦	៤១.៤៣០.២៩៨	១២.៤៧៧.៩៧៥	៩.២៣៥.០៣៣	៥០.៨៦០.២២២	៣៧.៥៥៨.៨៨០
	២០៣.០១២.៩២៧	១៧៨.៩៦៧.០៨១	៨២៧.៤៨០.៦៩០	៧២៧.៨៥៩.១១៨	១៩២.៣៧៤.៥៧៦	១៦៦.៣០៨.៧៨៥	៧៨៤.១១៨.៧៧២	៦៧៦.៣៧៧.៨២៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣១. ចំណាយទូទៅនិងរដ្ឋបាល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រាក់បៀវត្ស និង ប្រាក់ឈ្នួលចំនួន ៣៤.៨២៥ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ៣៥.៩១២ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ទាក់ទិននឹងសម្ភារផ្គត់ផ្គង់ការិយាល័យ ចំនួន ១៩៣ ដុល្លារអាមេរិក ចំណាយទូទៅចំនួន ៧៥៩ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ៧៦០ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៩.៥០៧ ដុល្លារអាមេរិក (៣៨.៧៥០.០០០ រៀល) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ សម្ភារផ្គត់ផ្គង់ការិយាល័យចំនួន ១៥៨ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ៤៩៧ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៩.៥០០ ដុល្លារអាមេរិក (៣៨.៧៥០.០០០ រៀល)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣១. ចំណាយទូទៅ និងរដ្ឋបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	៣៣.៣០៥.៦១០	២៨.០៥៨.៦៧៨	១៣៦.៨១៩.៤៤៦	១១៤.៣៩៥.២៣០	៣១.៦១៦.៤០០	២៦.០២៧.១២៨	១២៩.៨៨០.១៧១	១០៦.១១២.៦០១
អត្ថប្រយោជន៍និយោជិតផ្សេងៗ	៧.៨២៣.៦២៣	៨.៣៧៣.៧៣២	៣២.១៣៩.៤៤៣	៣៤.១៣៩.៧០៥	៨.០៧៨.៦១៣	៨.៣២៧.០៣៦	៣៣.៩៨៩.៩៤២	៣៣.៩៨៩.៣២៦
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងធុរកិច្ច (កំណត់សម្គាល់ ១៥)	៥.៤៩០.៣៤៥	៥.១១២.៩៩១	២២.៥៥៤.៣៣៧	២០.៨៤៥.៦៦៤	៥.០៧៨.១១០	៤.៥៤១.០៦៩	២០.៨៦០.៨៧៦	១៨.៥១៣.៩៣៨
ចំណាយរដ្ឋបាល និងថែទាំ	៣.៦៣៨.៦៧៧	២.៦០៤.២១៤	១៤.៩៤៧.៦៨៥	១០.៦១៧.៣៨០	៣.៥៣៣.៥៩៧	២.៤៤៨.៣៩១	១៤.៥១៦.០១៦	៩.៩៨២.០៩០
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៦)	២.៩៦៤.១៦៧	២.៩៨៣.៤០៤	១២.១៧៦.៧៩៨	១២.១៦៣.៣៣៨	២.៨០៣.៧៥៧	២.៧៨២.១៤៩	១១.៥១៧.៨៣៤	១១.៣៤២.៨២១
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារការ (កំណត់សម្គាល់ ២៥(គ))	២.២៥៩.៤៨០	១.៨៨៨.៧៣៣	៩.២៨១.៩៤៤	៧.៥៧៨.០៥៤	២.២២០.៤១៩	១.៨០៨.១៨៥	៩.១២១.៤៨១	៧.៣៧១.៩៧០
ចំណាយទឹកភ្លើង	១.៤៨៥.២៤០	១.៤៥៩.១៥០	៦.១០១.៣៦៦	៥.៩៤៨.៩៥៥	១.៣៨៩.០៩៩	១.៣៦៤.៤៦២	៥.៧០៦.៤១៩	៥.៥៦២.៩១២
ចំណាយទំនាក់ទំនង	១.៣៨៦.៦៨៥	១.០២៧.៧៨១	៥.៦៩៦.៥០២	៤.១៩០.២៦៣	១.១០០.៨៤៣	៧៧៣.១៨៦	៤.៥២២.២៦៣	៣.១៥២.២៧៩
ចំណាយធានាការិយាល័យ	១.២៥៣.១០៨	១.៣១១.៣១៣	៥.១៤៧.៧៦៨	៥.៣៤៦.២២៣	១.១៦១.០១៥	១.១៩២.៤២៨	៤.៧៦៩.៤៥០	៤.៨៦១.៥២៩
ចំណាយរំលស់លើទ្រព្យសកម្មរួបរួម	៧៦២.០៩២	៩៥២.៣០៥	៣.១៣០.៦៧៤	៣.៨៤១.៧៧៧	៧០៥.០០៦	៨៣៧.៦៥០	២.៨៩៦.១៦៥	៣.៤១៩.០៩៩
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍ (កំណត់សម្គាល់ ២៥(ក))	៧០៣.៥២៤	៤១៧.២១៦	២.៨៩០.០៧៧	១.៧០០.៩៩០	៦៨៦.០៨៩	៤០៥.៤៦២	២.៨១៨.៤៥៤	១.៦៥៣.០៦៩
ចំណាយការធ្វើដំណើរ	៦៨២.៥៦៨	៤៤៦.៣១៨	២.៨០៣.៩៨៩	១.៨១៩.៦៣៨	៥៩៣.៣៦៦	៤០៤.៣៧៨	២.៤៣៧.៣៨៣	១.៦៤៨.៦៤៩
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (កំណត់សម្គាល់ ២៥(ខ))	៤៣៤.៤០៣	៣៨៣.៨២៥	១.៧៨៤.៥២៨	១.៥៦៤.៨៥៥	៤១៩.៦៦៣	៤០៣.២១៣	១.៧២៣.៩៧៦	១.៦៤៣.៨៩៩
ចំណាយកម្រៃអាជ្ញាប័ណ្ណ	២៧៦.០១៩	២៧៧.៩៧២	១.១៣៣.៨៨៦	១.១៣៣.២៩២	២៦៩.៤១៣	២៧១.០៦៦	១.១០៦.៧៤៩	១.១០៥.១៣៦
ចំណាយផ្សេងៗ	៤.៩៤១.០៦៧	៣.៦៤៣.២៨០	២០.២៩៧.៩០៣	១៤.៨៥៣.៦៥៤	៤.៥២៩.៥៧១	៣.៣០៨.០០៥	១៨.៦០៧.៤៧៦	១៣.៤៨៦.៧៣៧
	៦៧.៤០៦.៦០៨	៥៨.៩០០.៩១២	២៧៦.៩០៦.៣៤៦	២៤០.១៣៩.០១៨	៦៤.១៨៤.៩២១	៥៤.៨៩៣.៨០៨	២៦៣.៦៧១.៦៥៥	២២៣.៨០២.០៥៥

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣២. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលពន្ធលើប្រាក់ចំណេញប្រចាំ ការិយបរិច្ឆេទ	២៤.៨៧៨.៦៤៤	៣៦.៣១៥.៧៦៧	១០២.៤៧៥.១៣៥	១៤៧.៩៥០.៤៣៥	២៤.២៦៩.៨៥៦	៣៥.៤៩១.៣២៩	៩៩.៩៦៧.៥៣៧	១៤៤.៥៩១.៦៧៤

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៦.៣១៥.៧៦៧	៣០.២៩២.៣៧០	១៤៧.៩៥០.៤៣៥	១២២.៥៣២.៦៣៧	៣៥.៤៩១.៣២៩	២៧.៩៥០.៣៣៤	១៤៤.៥៩១.៦៧៤	១១៣.០៥៩.១០១
ចំណាយពន្ធលើប្រាក់ចំណេញ	២៦.៣០៦.៦០៩	២៦.១៩៥.៨៧៦	១០៧.២២៥.៧៣៨	១០៦.៥៣៨.៦២៨	២៤.៦២៨.១១២	២៤.៧៧០.៨៨២	១០០.៣៨៤.១៨៥	១០០.៧៤៣.១៧៧
ពន្ធលើប្រាក់ចំណេញបានបង់	(៣៧.៧៤៣.៧៣២)	(២៩.១៨៧.១៣៧)	(១៥៣.៨៤៣.៤៥២)	(១១៨.៧០៤.០៨៦)	(៣៥.៨៤៩.៥៨៥)	(២៦.៨៩៣.៦១០)	(១៤៦.១២៦.៩០៨)	(១០៩.៣៧៦.៣១២)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១.១៤២.៤១៤	៩៩៤.០៤៥	-	-	១.១១៤.៥៨៦	៩២៤.៨៣៩
នាចុងការិយបរិច្ឆេទ	២៤.៨៧៨.៦៤៤	២៧.៣០១.១០៩	១០២.៤៧៥.១៣៥	១១១.៣៦១.២២៤	២៤.២៦៩.៨៥៦	២៥.៨២៧.៦០៦	៩៩.៩៦៧.៥៣៧	១០៥.៣៥០.៨០៥

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣២. សារពើពន្ធ (ត)

(ក) បំណុលពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៨.៨៧៣.៥៦៨	១៩.៤៨២.៤៣៦	៧៦.៨១៥.៤២២	៧៩.៣៩០.៩២៧	១៧.៩១២.៩៦១	១៧.៤០៤.៤០៨	៧២.៩០៥.៧៥១	៧០.៩២២.៩៦៣
ចំណាយពន្ធលើប្រាក់ចំណេញ	៧.៧២៨.៣០៩	៨.៨៦៣.៨៦៣	៣១.៧៤៧.៨៩៣	៣៦.១៣៧.៩៦៩	៧.៥០៤.៣១៥	៨.៤៤១.៩៥៩	៣០.៨២៧.៧២៦	៣៤.៤១៧.៨៦៧
ពន្ធលើប្រាក់ចំណេញបានបង់	(១.៧២៣.២៣៣)	(១.០៤៥.១៩០)	(៧.០៧៩.០៤១)	(៤.២៦១.២៤០)	(១.១៤៧.៤២០)	(១៨.៧៦១)	(៤.៧១៣.៦០១)	(៧៦.៤៨៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៩៩០.៨៦១	៩៣.៥៦៨	-	-	៩៤៧.៦៦១	៨៦.៤៦៤
នាចុងការិយបរិច្ឆេទ	<u>២៤.៨៧៨.៦៤៤</u>	<u>២៧.៣០១.១០៩</u>	<u>១០២.៤៧៥.១៣៥</u>	<u>១១១.៣៦១.២២៤</u>	<u>២៤.២៦៩.៨៥៦</u>	<u>២៥.៨៦២.៦០៦</u>	<u>៩៩.៩៦៧.៥៣៧</u>	<u>១០៥.៣៥០.៨០៥</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣២. សារពើពន្ធ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ ចំណាយពន្ធពន្យារ	២៦.៣០៦.៦០៩ ៨.២១០.៧៤៦ ៣៨.៥១៧.៣៥៥	២៦.១៩៥.៨៧៦ ៤២០.៧៦៣ ២៦.៦១៦.៦៣៩	១០៧.២២៥.៧៣៨ ៣៣.៤៦៧.០០១ ១៤០.៦៩២.៧៣៩	១០៦.៥៣៨.៦២៨ ១.៧១១.២៤៣ ១០៨.២៤៩.៨៧១	២៤.៦២៨.១១២ ៨.១៤៥.១៣៧ ៣២.៧៧២.២៤៩	២៤.៧៧០.៨៨២ ៣.៨៩៦.៨៣៩ ២៨.៦៦៧.៧២១	១០០.៣៨៥.១៨៥ ៣៣.១៩៥.៥០២ ១៣៣.៥៨០.៦៨៧	១០០.៧៤៣.១៧៧ ១៥.៨៤៨.៤៤៤ ១១៦.៥៩១.៦២១

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ ចំណាយពន្ធពន្យារ	៧.៧២៨.៣០៩ ៤.៦៨៨.៦២៧ ១២.៤១៦.៩៣៦	៨.៨៦៣.៨៦៣ ៩០៨.៥៣៦ ៩.៧៧២.៣៩៩	៣១.៧៤៧.៨៩៣ ១៩.២៦០.៨៨០ ៥១.០០៨.៧៧៣	៣៦.១៣៧.៩៦៩ ៣.៧០៤.១០២ ៣៩.៨៤២.០៧១	៧.៥០៤.៣១៥ ៤.១៩៩.១៥២ ១១.៧០៣.៤៦៧	៨.៤៤១.៩៥៩ ៧៤៨.២១៧ ៩.១៩០.១៧៦	៣០.៨២៧.៧២៦ ១៧.២៥០.០៧៥ ៤៨.០៧៧.៨០១	៣៤.៤១៧.៨៦៧ ៣.០៥០.៤៨១ ៣៧.៤៦៨.៣៤៨

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

៣២. សារពើពន្ធ (ត)

គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធ	១៦៧.៥៥៥.៦២២	១៥៦.៧៣៨.៧១៣	៦៨២.៩៥២.៦៥១	៥៩៦.៧៨៦.៣៤៧	១៦០.០៥៨.៦៨៦	១៥៦.៤៨៤.៨៦១	៦៥២.៣៩៩.២០៤	៥៩៥.៧៥៣.៩៣០
ពន្ធគណនាតាមគ្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្តចំពោះ ប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	៣៣.៥៣០.៥៧៤	២៩.១៨៣.២១៤	១៣៦.៦៧០.៦២០	១១៨.៦៨៨.១៣១	៣២.០១១.៧៣៧	២៩.២៩៦.៩៧២	១៣០.៤៧៩.៨៤០	១១៩.១៥០.៧៨៥
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ/ (ចំណូលមិនជាប់ពន្ធ)	៩៨៦.៧៨១	(២.៥៦៦.៥៧៥)	៤.០២២.១១៩	(១០.៤៣៨.២៦០)	៧៦០.៥១២	(៦២៩.២៥១)	៣.០៩៩.៨៤៧	(២.៥៥៩.១៦៤)
	៣៤.៥១៧.៣៥៥	២៦.៦១៦.៦៣៩	១៤០.៦៩២.៧៣៩	១០៨.២៤៩.៨៧១	៣២.៧៧២.២៤៩	២៨.៦៦៧.៧២១	១៣៣.៥៧៩.៦៨៧	១១៦.៥៤១.៦២១
	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធ	៦១.៨៣៦.៥៥៨	៤៨.៦៩៦.៨៧២	២៥៤.០២៤.៥៨០	១៩៨.៥៣៧.១៤៧	៥៨.៤៨៨.១៤២	៤៦.៦៤៩.០១៩	២៤០.២៦៩.២៨៧	១៩០.១៨៨.០៥០
ពន្ធគណនាតាមគ្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្តចំពោះ ប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	១២.៣៦៦.៧៨១	៩.៦០០.១៨៥	៥០.៨០២.៧៣៦	៣៩.១៣៩.៩៥៤	១១.៦៩៧.៦២៨	៩.៣២៩.៨០៤	៤៨.០៥៣.៨៥៦	៣៨.០៣៧.៦១១
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ/ (ចំណូលមិនជាប់ពន្ធ)	៥០.១៥៥	១៧២.២១៤	២០៦.០៣៧	៧០២.១១៧	៥.៨២៩	(១៣៩.៦២៨)	២៣.៩៤៥	(៥៦៩.២៦៣)
	១២.៤១៦.៩៣៦	៩.៧៧២.៣៩៩	៥១.០០៨.៧៧៣	៣៩.៨៤២.០៧១	១១.៧០៣.៤៧៧	៩.១៩០.១៧៦	៤៨.០៧៧.៨០១	៣៧.៤៦៨.៣៨៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣២. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

ដោយត្រូវបានចុះបញ្ជីដោយជោគជ័យនៅ ជ. ម. ក. ធនាគារ អាចទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូល ចំនួន ៥០% ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ (តាមសមាមាត្រទៅនឹងភាគរយមូលបត្រកម្មសិទ្ធិដែលបាន ចុះបញ្ជីដោយយក ២០.០០០១ ភាគរយជាគោល អនុលោមតាមប្រកាសលេខ ១៨៣ ស្តីពីការណែនាំ អនុវត្តការលើកទឹកចិត្ត ពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ) និងការលើកលែងបំណុល ពន្ធផ្សេងៗរួមទាំងពន្ធលើប្រាក់ចំណូល និងពន្ធកាត់ទុកសម្រាប់រយៈពេលចាប់ពីឆ្នាំ N-៣ ដល់ N-១០ ដែល N ជាឆ្នាំ IPO (“ពី N-៣ ដល់ N-១០”) ដោយអនុលោមតាមអនុក្រឹត្យលេខ ០១ អនក្រ.ប.ក ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ និងការពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធ លើប្រាក់ចំណូលសម្រាប់រយៈពេល ៣ឆ្នាំ បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការស្របតាមប្រកាសលេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ធនាគារបានបំពេញបែបបទទៅអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) តាមរយៈនិយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក) ដើម្បី ទទួលបានការលើកទឹកចិត្តពន្ធ។

ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ធនាគារបានទទួលលិខិតអនុម័តពីអ.ព.ជ ពីការយល់ព្រមលើការពន្យារពេលជាបណ្តោះ អាសន្នលើការបង់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់ធនាគារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ។

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ធនាគារបានទទួលលិខិតអនុម័តពីអ.ព.ជ ស្តីពីការយល់ព្រមលើការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលសម្រាប់រយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ដោយត្រូវអនុវត្តការគណនាតាម រូប មន្ត្រីដូចមានចែងក្នុងឧបសម្ព័ន្ធ និងប្រកាសលេខ ១៨៣ ស្តីពីការណែនាំអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះ សហគ្រាសបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ។

ឃ) បញ្ហាពន្ធផ្សេងៗ

លិខិតប្រកាសពន្ធរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ តាមការិយបរិច្ឆេទ។

ផ្នែកខ្លះនៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារអាចមានការបកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយ អគ្គនាយកដ្ឋានពន្ធដារ។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៣. ចំណេញក្នុងមួយភាគហ៊ុន

ខាងក្រោមនេះបង្ហាញពីប្រាក់ចំណេញរបស់ធនាគារ ដែលប្រើប្រាស់ក្នុងការគណនាចំណេញក្នុងមួយភាគហ៊ុន មូលដ្ឋាន និងចំណេញក្នុងមួយភាគហ៊ុនថយចុះ សម្រាប់រយៈពេលដែលបានបង្ហាញ ៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនអ្នកកាន់ភាគហ៊ុន របស់ធនាគារ	១៣២.៩៥៦.៦៦០	១២០.៣៦៤.៥១៨	៥៤១.៩៣១.៣៤៨	៤៨៩.៥២២.៤៩៦	៤៩.៤៣៩.៣៩៥	៣៨.៩៦៤.៥១២	២០៣.០៩៧.០៣៥	១៥៨.៨៥៨.៣១៥
ចំនួនភាគហ៊ុនគិតជាមធ្យម	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	០,៣១	០,២៨	១,២៥	១,១៣	០,១១	០,០៩	០,៤៧	០,៣៧
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	០,៣១	០,២៨	១,២៥	១,១៣	០,១១	០,០៩	០,៤៧	០,៣៧

ធនាគារ ពុំមានភាគហ៊ុនថយចុះគិតត្រឹមដំណាច់ការិយបរិច្ឆេទនីមួយៗ។ ដូច្នេះចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម(ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៧)	៥៣៧.៥៦៩.៧៣២	៤៦០.៩៥២.៤៣៨	២.២១៤.២៤៩.៧២៦	១.៨៨០.២២៤.៩៩៥	៥២៨.៤៧៨.១៩២	៤៤៥.៨៦១.៩២៨	២.១៧៦.៨០១.៦៧៣	១.៨១៨.៦៧០.៨០៤
<i>ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖</i>								
សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖								
- គណនីចរន្ត	៣៤៧.៩០៥.០៤៦	៤៦៤.៨៣៤.៩៧៣	១.៤៣៣.០២០.៨៨៤	១.៨៩៦.០៦១.៨៥៥	៣៤៧.៩០៥.០៤៦	៤៣៥.១៧៣.៦៣៩	១.៤៣៣.០២០.៨៨៤	១.៧៧៥.០៧៣.២៧៣
- មូលហត្ថប្រាក់បញ្ញើអាចជួញដូរបានដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	១៥៩.២៩០.៣៥៦	៦៨៧.១៨០.១២៧	៦៥៦.១១៦.៩៧៦	២.៨០៣.០០៧.៧៣៨	១៥៩.២៩០.៣៥៦	៦៨៧.១៨០.១២៧	៦៥៦.១១៦.៩៧៦	២.៨០៣.០០៧.៧៣៨
សមតុល្យនៅធនាគារផ្សេងៗ៖								
- គណនីចរន្ត	១២៣.១៥០.១៥៩	១៨៤.៦០០.៦៦៧	៥០៧.២៥៥.៥០៥	៧៥២.៩៨៦.១២១	១០៤.៧០០.៤៩៣	១៨២.៤៨៤.៨៩៥	៤៣១.២៦១.៣៣១	៧៤៤.៣៥៥.៨៨៧
- គណនីប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	៩៦.៩០៨.០៤២	៥៣.៩៣៤.៨៩៨	៣៩៩.១៦៤.២២៦	២២០.០០០.៤៥៨	៩៦.៦០៧.៤២៥	៥៦.៤៤២.៥៣៩	៣៩៧.៩២៥.៩៨៤	២៣០.២២៩.១១៧
	១.២៦៤.៨២៣.៣៣៥	១.៨៥១.៥០៣.១០៣	៥.២០៩.៨០៧.៣១៧	៧.៥៥២.២៨១.១៥៧	១.២៣៦.៩៨១.៥១២	១.៨០៧.១៤៣.១២៨	៥.០៩៥.១២៦.៨៨៨	៧.៣៧៩.៣៣៦.៨១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៥. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានា ធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានវិញ្ញាបន៍ដែលមិនបាន								
ប្រើប្រាស់	១៩៦.៩១៦.០២២	១៤៦.១០៤.៦២៩	៨១១.០៩៧.០៩៥	៥៩៥.២៣០.២៥៩	១៩៦.៤៦៦.១០០	១៤៥.៩១៤.៤៨៨	៨០៩.២៤៣.៨៦៦	៥៩៤.៤៥៥.៦២៤
លិខិតធានាធនាគារ	៦០.៣២៣.៨៥០	៤៩.២៧១.៤១១	២៤៨.៤៧៣.៩៣៨	២០០.៧៣១.៧២៨	៦០.១៨៥.៧៩២	៤៩.០៧៤.២១២	២៤៧.៩០៥.២៧៧	១៩៩.៩២៨.៣៤០
លិខិតឥណទាន	១០.០៣០.៦០១	៩.៧១៣.៥៣៧	៤១.៣១៦.០៤៦	៣៩.៥៧២.៩៥០	១០.០៣០.៦០១	៩.៧១៣.៥៣៧	៤១.៣១៦.០៤៦	៣៩.៥៧២.៩៥០
ប្រតិបត្តិការប្តូររូបិយប័ណ្ណ ទុកមុន	១២៩.៩០០	៣០០.០៣០	៥៣៥.០៥៨	១.២២២.៣២២	១២៩.៩០០	៣០០.០៣០	៥៣៥.០៥៨	១.២២២.៣២២
	<u>២៦៧.៤០០.៣៧៣</u>	<u>២០៥.៣៨៩.៦០៧</u>	<u>១.១០១.៤២២.១៣៧</u>	<u>៨៣៦.៧៥៧.២៥៩</u>	<u>២៦៦.៨១២.៣៩៣</u>	<u>២០៥.០០២.២៦៧</u>	<u>១.០៩៩.០០០.២៤៧</u>	<u>៨៣៥.១៧៩.២៣៦</u>

ពុំមានការខាតបង់ជាសារវន្ត ណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៥. កិច្ចសន្យា និងយថាភាព (ត)

(ខ) កិច្ចសន្យាទាក់ទងនឹងទ្រព្យសម្បត្តិ និង បរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	៦.១៥៥.៣១៥	៩.៧២៧.៩៧១	២៥.៣៥៣.៧៤២	៣៩.៦៣១.៧៥៤	៥.៥៩៦.៥៤៣	៩.៣៣៩.៥៩១	២៣.០៥២.១៦១	៣៨.០៤៩.៤៩៤
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៦៣.៩២៥	៥៤.០១៩	២៦៣.៣០៧	២២០.០៧៣	-	-	-	-
	៦.២១៩.២៤០	៩.៧៨១.៩៩០	២៥.៦១៧.០៤៩	៣៩.៨៥១.៨២៧	៥.៥៩៦.៥៤៣	៩.៣៣៩.៥៩១	២៣.០៥២.១៦១	៣៨.០៤៩.៤៩៤

សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធទៅនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីចំនួន ៥.៥៩៦.៥៤៣ ដុល្លារអាមេរិក កិច្ចសន្យាសាងសង់អគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ការទិញបរិក្ខារផ្សេងៗចំនួន ៩.៩០៦ ដុល្លារអាមេរិក និង ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបីរបស់ធនាគារ អេស៊ីលីដា ឡាវ លីមីធីត ចំនួន ៣៥៣.៧៣៦ ដុល្លារអាមេរិក ធ្វើឱ្យប្រសើរឡើងនូវ Nutanix ចំនួន ១៥៧.៩០៣ ដុល្លារអាមេរិក កម្រៃសេវាអនុវត្តគម្រោង Smart Vista ចំនួន ៣៥.២៨៦ ដុល្លារអាមេរិក អភិវឌ្ឍន៍ប្រព័ន្ធទូទាត់វិក្កយប័ត្រ Numpapa ចំនួន ១១.៨៤៧ ដុល្លារអាមេរិក និង អភិវឌ្ឍន៍ប្រព័ន្ធ LAPS ដំណាក់កាលទី២ ចំនួន ៥៤.០១៩ ដុល្លារអាមេរិក។

(គ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារ បានធានាលើកិច្ចព្រមព្រៀងឥណទានរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង IFC ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានចំនួនទឹកប្រាក់ចំនួន ៨.០០៨.៤៧២ ដុល្លារអាមេរិក សម្រាប់ការបង់សង។

ធនាគារ បានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ៧១.៥២៧ ដុល្លារអាមេរិក (ឆ្នាំ២០២១៖ ១២៩.៣៣១ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម(ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៦. ទុនបម្រុង

សម្ព័ន្ធធនាគារ													
ទុនបម្រុងទុំទៅ	ភាគរយហាងកំរិតទុនបម្រុង				ទុនបម្រុងបែបប្បព្រឹត្តិ				ប្រតិបត្តិការជាមួយភាគីទី៣				សរុប
	ទុល្លានអាមេរិក	ពាន់រៀល (ពុំណត់សម្គាល់ ៥)	ទុល្លានអាមេរិក	ពាន់រៀល (ពុំណត់សម្គាល់ ៥)	ទុល្លានអាមេរិក	ពាន់រៀល (ពុំណត់សម្គាល់ ៥)	ទុល្លានអាមេរិក	ពាន់រៀល (ពុំណត់សម្គាល់ ៥)	ទុល្លានអាមេរិក	ពាន់រៀល (ពុំណត់សម្គាល់ ៥)	ពាន់រៀល (ពុំណត់សម្គាល់ ៥)	ទុល្លានអាមេរិក	ពាន់រៀល (ពុំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែមករាឆ្នាំ២០២២ បានធ្វើបំណាច់ថ្នាក់ឡើងវិញ(កំណត់សម្គាល់៥២)	៥២៤.៣១១.៥៨៧	២.១៣៦.០៤៥.៨០៦	(៥០៦.១៥៨)	(២.០៦២.០៨៨)	១០០.៩០៨.៣០០	៨១១.១០០.៨១៣	(៣៥.៣៣៨.៨៦២)	(១៨៣.៩៦៨.៨៩៨)	៣.០២៨.៣១៩	១២.៣៣៧.៣៧១	១៧.៩១៨.៦១៩	៥៩២.៨០៣.៥៨៦	២.៨៣១.៣៧០.៨២៧
លទ្ធផលប្រតិបត្តិការ													
កាតាស៍វៃឡើងវិញលើផ្នែកដែលមានប្រសិទ្ធ ភាពយសឧបករណ៍ និងសុវត្ថិភាពដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	១០.៦៤៥.៩៨៨	៨៣.៣៩២.៨៨៨	-	-	-	-	-	-	-	១០.៦៤៥.៩៨៨	៨៣.៣៩២.៨៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារ	-	-	-	-	-	-	(១៧.៣២៧.០៦១)	(៧០.៦២៥.១០១)	-	-	-	(១៧.៣២៧.០៦១)	(៧០.៦២៥.១០១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	១២.៨៤២.៨១២	-	១២.៨៤២.៨១២
លទ្ធផលប្រតិបត្តិការជាមួយភាគីទី៣សរុប	-	-	១០.៦៤៥.៩៨៨	៨៣.៣៩២.៨៨៨	-	-	(១៧.៣២៧.០៦១)	(៧០.៦២៥.១០១)	-	-	១២.៨៤២.៨១២	(៦.៦៨១.១១៣)	(១៨.៣៨៩.៨០៥)
ប្រតិបត្តិការជាមួយភាគីទី៣													
ការផ្គត់ផ្គង់ប្រាក់ចំណេញក្រុមភាគីទី៣ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៥០.២៨៧.៤៨៥	២០៤.៩៧១.៧៨៩	-	-	-	-	-	៥០.២៨៧.៤៨៥	២០៤.៩៧១.៧៨៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៣.៥៩៥.០២១	-	៨៣៥.០០០	-	៦.៧០៣.២៣៦	-	(២.៣៣៥.២៩៨)	-	១៣៦.២៧៥	(៥.១៥៥.១៩៨)	-	២៣.៣៧៨.០៨៤
ប្រតិបត្តិការជាមួយភាគីទី៣សរុប	-	២៣.៥៩៥.០២១	-	៨៣៥.០០០	៥០.២៨៧.៤៨៥	២១១.៦៧៥.០២៥	-	(២.៣៣៥.២៩៨)	-	១៣៦.២៧៥	(៥.១៥៥.១៩៨)	៥០.២៨៧.៤៨៥	២២៨.៣៩៩.៨៧៣
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៥២៤.៣១១.៥៨៧	២.១៥៩.៦៣៩.៨២៧	១០.១៣៩.៧៩០	៨១.៧៦៥.៧៩៦	១៥១.១៩៥.៧៨៥	៦២២.៧៧៥.៨៣៨	(៥២.៦៦៥.៥២៣)	(២១៦.៩២៩.២៨៩)	៣.០២៨.៣១៩	១២.៤៧៣.៦៤៦	២៥.៦០៥.៨៣៧	៦៣៦.០០៩.៩៩៨	២.៦៤៥.៣៣០.៨៥៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៦. ទុនបម្រុង (ត)

	សម្ព័ន្ធធនាគារ										
	ទុនបម្រុងទូទៅ		ទុនបម្រុងធនបញ្ញត្តិ		លម្អៀងពីការប្តូររូបិយប័ណ្ណ		ប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់សេវា និងបរិយាកាស		ទុនបម្រុងផ្សេងៗ	សរុប	
	ទុល្លានរូបិយ	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុល្លានរូបិយ	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុល្លានរូបិយ	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុល្លានរូបិយ	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុល្លានរូបិយ	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤៦០.២០៧.៦៩៨	១.៨៦១.៥៨០.១៣៦	៦៤.៥២៧.៧៥២	២៦១.០១៤.៧៥៨	(២១.៦៨១.២១៥)	(៨៧.៥៣៨.៧១១)	-	-	១៣.៦៩២.៨១៤	៥០៣.០៩៤.២៣៦	២.០៨៨.៧០៨.៩៩៧
លក្ខណៈពិសេសដូចខាងក្រោម៖											
លម្អៀងពីការប្តូររូបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធធេស	-	-	-	-	(១០.២៥៧.៦៨៤)	(៤១.៧១៧.៨៥៤)	-	-	-	(១០.២៥៧.៦៨៤)	(៤១.៧១៧.៨៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	៦.២៦១.៥៧៣	-	៦.២៦១.៥៧៣
លក្ខណៈពិសេសដូចខាងក្រោម បានយកចិត្តទុកដាក់យើងទុកសរុប	-	-	-	-	(១០.២៥៧.៦៨៤)	(៤១.៧១៧.៨៥៤)	-	-	៦.២៦១.៥៧៣	(១០.២៥៧.៦៨៤)	(៣៥.៤៥៦.២៨១)
ប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់សេវា											
ការផ្ទេរពីប្រាក់ចំណេញក្រុមទុកទៅជាទុនបម្រុងទូទៅ	៦៤.១០៣.៨៨៩	២៦០.៧១០.៥១៧	-	-	-	-	-	-	-	៦៤.១០៣.៨៨៩	២៦០.៧១០.៥១៧
ការផ្ទេរពីចំណេញក្រុមទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	២៥.៨៣៩.៦៨៥	១០៣.៨៦៣.០៣៦	-	-	-	-	-	២៥.៨៣៩.៦៨៥	១០៣.៨៦៣.០៣៦
ភាគកម្មមិនមានអភិបាលភាពទុនបម្រុង	-	-	-	-	-	-	៣.០២៨.៣១៩	១២.៣១៦.១៧៣	-	៣.០២៨.៣១៩	១២.៣១៦.១៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៦.៤១៦.៣០៨	-	២.៤៩៩.២១៨	-	(៨៥៨.៤៩៣)	-	៣៦.៣៤០	(១.០៧៦.០៨៣)	-	១៧.០១៦.៨៩០
ប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់សេវាសរុប	៦៤.១០៣.៨៨៩	២៧៧.១២៦.៨២៥	២៥.៨៣៩.៦៨៥	១០៥.៩៦២.២៨៤	-	(៨៥៨.៤៩៣)	៣.០២៨.៣១៩	១២.៣៥២.៥១៣	(១.០៧៦.០៨៣)	៩២.៥៧១.៨៤៣	៣៩៣.៥០៦.៦១៦
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៥២៤.៣១១.៥៨៧	២.១៣៨.៦៦៦.៩៦១	៨៩.៩៦៧.៤៣៧	៣៦៦.៩៧៧.០១២	(៣១.៨៩៨.៨៦២)	(១៣០.១១៥.៨៥៤)	៣.០២៨.៣១៩	១២.៣៥២.៥១៣	១៨.៨៧៨.៣០៤	៥៨៥.៤០៨.៨៤១	២.៤០៦.៧៤៩.៣៣២

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៦. ទុនបម្រុង (ត)

	ធនាគារ									
	ទុនបម្រុងទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបឋមក្នុងក្រុម		ទុនបម្រុងផ្សេងៗ		សរុប	
	ឧបត្ថម្ភធនាគារ	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧបត្ថម្ភធនាគារ	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧបត្ថម្ភធនាគារ	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧបត្ថម្ភធនាគារ	ពាន់រៀល (កំណត់សម្គាល់ ៥)	
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានធ្វើបំណាច់ថ្នាក់										
ទៀតមិន (កំណត់សម្គាល់ ៥)	៥១០.៧៤១.៥៥៦	២.០៨០.៧៦១.០៩៩	(៥០៦.១៥៤)	(២.០៦២.០៨៤)	៩៧.១៤០.០០៤	៣៩៥.៧៤៨.៣៧៩	១៧.៥២៩.៨០៤	៦០៧.៣៧៥.៤០២	២.៤៩១.៩៧៧.១៩៤	
លទ្ធផលលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលម្អៀងសាច់ប្រាក់	-	-	១០.៦៤៥.៩៤៨	៤៣.៣៩២.៨៨៤	-	-	-	១០.៦៤៥.៩៤៨	៤៣.៣៩២.៨៨៤	
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១២.៣៧៥.៦៥៥	-	១២.៣៧៥.៦៥៥	
លទ្ធផលលម្អិតក្នុងក្រុមហ៊ុននិយមិ៖ ទុនសរុប	-	-	១០.៦៤៥.៩៤៨	៤៣.៣៩២.៨៨៤	-	-	១២.៣៧៥.៦៥៥	១០.៦៤៥.៩៤៨	៥៥.៧៦៤.៥៣៩	
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរពីប្រាក់ចំណេញក្រៅទុកទៅដាច់របៀបបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៥៤.០៥៥.៧៨១	២២០.៣៣១.៣៦៣	-	៥៤.០៥៥.៧៨១	២២០.៣៣១.៣៦៣	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២២.៩៨៣.៣៧០	-	៤៣៥.០០១	-	៦.៦៩៥.៦៩៦	(៥.៣០៣.៧៩៦)	-	២៤.៨១០.២៧១	
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	២២.៩៨៣.៣៧០	-	៤៣៥.០០១	៥៤.០៥៥.៧៨១	២២៧.០២៧.០៥៩	(៥.៣០៣.៧៩៦)	៥៤.០៥៥.៧៨១	២៤៥.១៤១.៦៣៤	
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៥១០.៧៤១.៥៥៦	២.១០៣.៧៤៤.៤៦៩	១០.១៣៩.៧៩០	៤១.៧៦៥.៧៩៧	១៥១.១៩៥.៧៨៥	៦២២.៧៧៥.៤៣៨	២៤.៦០១.៦៦៣	៦៧២.០៧៧.១៣១	២.៧៩២.៨៨៧.៣៦៧	
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤៥៥.៤១៣.៦៣១	១.៨៤២.១៤៨.១៣៧	-	-	៥៥.៣២៧.៩២៥	២២៣.៨០១.៤៥៩	១៣.៤០៨.២១៤	៥១០.៧៤១.៥៥៦	២.០៧៩.៣៥៧.៨១០	
លទ្ធផលលម្អិតផ្សេងៗ៖										
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៦.១២១.០៦៩	-	៦.១២១.០៦៩	
លទ្ធផលលម្អិតក្នុងក្រុមហ៊ុននិយមិ៖ ទុនសរុប	-	-	-	-	-	-	៦.១២១.០៦៩	-	៦.១២១.០៦៩	
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរពីប្រាក់ចំណេញក្រៅទុកទៅដាច់របៀបបម្រុងទុកទៅ	៥៥.៣២៧.៩២៥	២២៥.០១៨.៦៧១	-	-	-	-	-	៥៥.៣២៧.៩២៥	២២៥.០១៨.៦៧១	
ការផ្ទេរពីចំណេញក្រៅទុកទៅដាច់របៀបបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៣០.០៦៤.០០៥	១២២.២៧០.៣០៨	-	៣០.០៦៤.០០៥	១២២.២៧០.៣០៨	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៦.១៤៧.៩៩៩	-	-	-	២.២៤១.៩១៨	(១.០២៩.៨១៩)	-	១៧.៣៦០.០៩៨	
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	៥៥.៣២៧.៩២៥	២៤១.១៦៦.៦៧០	-	-	៣០.០៦៤.០០៥	១២៤.៥១២.២២៦	(១.០២៩.៨១៩)	៨៥.៣៩១.៩៣០	៣៦៤.៦៤៩.០៧៧	
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៥១០.៧៤១.៥៥៦	២.០៨៣.៣១៤.៨០៧	-	-	៨៥.៣៩១.៩៣០	៣៤៨.៣១៣.៦៨៥	១៨.៤៩៩.៤៦៤	៥៩៦.១៣៣.៨៨៦	២.៤៥០.១២៧.៩៥៦	

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម

សម្ព័ន្ធព្រាមរបស់ធនាគារ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

(ក) សម្ព័ន្ធព្រាម និងទំនាក់ទំនង

សម្ព័ន្ធព្រាម	ទំនាក់ទំនង
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២៦	ភាគហ៊ុនិក
បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ។ បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគាររួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្រាម

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). គណនាលិខិតបញ្ជីប្រទេស								
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១៤.៤០៣.៩២៥	១៤.៥៧០.០២៨	៥៩.៣២៩.៧៦៧	៥៩.៣៥៨.២៩៤	១៣.៩០៦.៧៧២	១៣.៩០៤.១៦២	៥៧.២៨១.៩៩៤	៥៦.៦៤៥.៥៥៦
	១៤.៤០៣.៩២៥	១៤.៥៧០.០២៨	៥៩.៣២៩.៧៦៧	៥៩.៣៥៨.២៩៤	១៣.៩០៦.៧៧២	១៣.៩០៤.១៦២	៥៧.២៨១.៩៩៤	៥៦.៦៤៥.៥៥៦
ii). សមតុល្យជាមួយសម្ព័ន្ធព្រាម								
ភាគហ៊ុនិក	៨០៤.៧៥៨	៦៣៩.៩១៨	៣.៣១៤.៧៩៨	២.៦០៧.០២៦	៨០៤.៧៥៨	៦៣៩.៩១៨	៣.៣១៤.៧៩៨	២.៦០៧.០២៦
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	-	១.០០៥.៣៥៦	-	៤.០៩៥.៨២០
	៨០៤.៧៥៨	៦៣៩.៩១៨	៣.៣១៤.៧៩៨	២.៦០៧.០២៦	៨០៤.៧៥៨	១.៦៤៥.២៧៤	៣.៣១៤.៧៩៨	៦.៧០២.៨៤៦
iii). គណនីត្រូវទទួល(គណនីត្រូវទទួលទាត់ឱ្យ)សម្ព័ន្ធព្រាម								
ប្រាក់បញ្ញើបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
គណនីត្រូវទូទាត់ផ្សេងៗ	(៥៣.៦៩១)	(៦០.២១៤)	(២២១.១៥៣)	(២៤៥.៣២៨)	(៣៦.៤២៦)	(២៦.៩៧៣)	(១៥០.០៣៩)	(១០៩.៨៨៨)
ភាគហ៊ុនិក								
គណនីត្រូវទូទាត់ផ្សេងៗ	(៦៤៩.៨៥៩)	(២៦.១០៦)	(២.៦៧៦.៧៧០)	(១០៦.៣៥៦)	(៦៤៩.៨៥៩)	(២៦.១០៦)	(២.៦៧៦.៧៧០)	(១០៦.៣៥៦)
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	១៨០.១៥៣	៤៦.៣១៩	៧៤២.០៥០	១៨៨.៧០៣
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	(៤៥.៩៨៨)	(៣៧.៣១៨)	(១៨៩.៤២៤)	(១៥២.០៣៣)
	(៧០៣.៥៥០)	(៨៦.៣២៤)	(២.៨៩៧.៩២៣)	(៣៥១.៦៨៤)	(៥៥៥.១២០)	(៤៥.០៧៤)	(២.២៧៤.១៨៣)	(១៧៩.៥៧៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាបាល								
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ ភាគហ៊ុនិក	៥.២១៨.៨៨៣	៥.៥៤៨.១១៦	២១.៤៩៦.៥៧៩	២២.៦០៣.០២៥	៤.៧៥៤.៨៦៤	៤.៩១២.៤៧១	១៩.៥៨៥.២៨៥	២០.០១៣.៤០៧
គណនីចរន្ត	១.៦៦៧.៨៨២	១១.០៩៥.១៧១	៦.៨៧០.០០៦	៤៥.២០១.៧២៧	៨៥៣.៣៤២	១១.០៩៥.១៧១	៣.៥១៤.៩១៥	៤៥.២០១.៧២៧
គណនីសន្សំ	១៧៨.១៨៤	២២.២៨៧	៧៣៣.៩៤០	៩០.៧៩៧	១៧៨.១៨៤	២២.២៨៧	៧៣៣.៩៤០	៩០.៧៩៧
ប្រាក់បញ្ញើមានកាលកំណត់	១៣.២៣៥.៣៤៤	២.១៤៦.១០៦	៥៤.៥១៦.៣៨២	៨.៧៤៣.២៣៦	១៣.២៣៥.៣៤៤	២.១៤៦.១០៦	៥៤.៥១៦.៣៨២	៨.៧៤៣.២៣៦
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីចរន្ត	-	-	-	-	២.៥៧៤.៩៣៦	២.៥៥៥.៧៨៨	១០.៦០៦.១៦១	១០.៤១២.២៨០
គណនីសន្សំ	-	-	-	-	១៥៨.៧២០	១៦៤.២៦៩	៦៥៣.៧៦៨	៦៦៩.២៣២
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	៤.៤៣០.៧៣៩	៣.៦៤២.៥៩៨	១៨.២៥០.២១៤	១៤.៨៣៩.៩៤៤
	<u>២០.៣០០.២៩៣</u>	<u>១៨.៨១៦.៦៨០</u>	<u>៨៣.៦១៦.៩០៧</u>	<u>៧៦.៦៣៨.៧៨៥</u>	<u>២២.១៨៦.១២៩</u>	<u>២៤.៥៣៨.៦៩០</u>	<u>១០៧.៨៦០.៦៦៥</u>	<u>៩៩.៩៧០.៦២៣</u>
v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល								
ភាគហ៊ុនិក	៤៨.៧៥០.៧៦៥	-	២០០.៨០៤.៤០១	-	៤៨.៧៥០.៧៦៥	-	២០០.៨០៤.៤០១	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាភិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាភិ								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជា អ្នកគ្រប់គ្រងសំខាន់ៗ	៦៧០.៥៥៤	៨៧៩.២៦១	២.៧៣៣.១៧៨	៣.៥៧៥.៩៥៤	៦៦៩.៦៨១	៨១១.៩៥០	២.៧២៩.៦២០	៣.៣០២.២០១
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៦.២១៧	៣០.១៧៨	២៥.៣៤០	១២២.៧៣៤
ឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	-	១៦៧.២០៥	-	៦៨០.០២៣
	<u>៦៧០.៥៥៤</u>	<u>៨៧៩.២៦១</u>	<u>២.៧៣៣.១៧៨</u>	<u>៣.៥៧៥.៩៥៤</u>	<u>៦៧៥.៨៩៨</u>	<u>១.០០៩.៣៣៣</u>	<u>២.៧៥៤.៩៦០</u>	<u>៤.១០៤.៩៥៨</u>
ii). ចំណូលកម្រៃ និង បើសពីសម្ព័ន្ធព្យាភិ								
ភាគហ៊ុនិក	៣១.៤៣០	២១.១៨៥	១២៨.១០៨	៨៦.១៦០	៣១.៤៣០	២១.១៨៥	១២៨.១០៨	៨៦.១៦០
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៧៨៦	៨.២២៨	៣.២០៤	៣៣.៤៦៤
	<u>៣១.៤៣០</u>	<u>២១.១៨៥</u>	<u>១២៨.១០៨</u>	<u>៨៦.១៦០</u>	<u>៣២.២១៦</u>	<u>២៩.៤១៣</u>	<u>១៣១.៣១២</u>	<u>១១៩.៦២៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម(ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម (ត)

(ត) ប្រតិបត្តិការសម្ព័ន្ធព្រាម (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
iii). ចំណាយការប្រាក់ទៅឱ្យសម្ព័ន្ធព្រាម								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៨២.០១៤	១១៨.២៣២	៣៣៤.២៨៩	៤៨០.៨៥០	៥៣.៧៧២	១០៧.០៥៨	២១៩.១៧៥	៤៣៥.៤០៥
ប្រាក់កម្ចីពីភាគហ៊ុនិក	៥៧០.៣៣៧	-	២.៣២៤.៦៩៤	-	៥៧០.៣៣៧	-	២.៣២៤.៦៩៤	-
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	២១០.០៧៨	១៨.៤១៩	៨៥៦.២៧៨	៧៤.៩១០	២១០.០៧៨	១៨.៤១៩	៨៥៦.២៧៨	៧៤.៩១០
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៦៥.៣៥៦	១៣៩.៩៧៩	៦៧៣.៩៩១	៥៦៩.២៩៥
	<u>៨៦២.៤២៩</u>	<u>១៣៦.៦៥១</u>	<u>៣.៥១៥.២៦១</u>	<u>៥៥៥.៧៦០</u>	<u>៩៩៩.៥២៣</u>	<u>២៦៥.៤៥៦</u>	<u>៤.០៧៣.១៣៨</u>	<u>១.០៧៩.៦១០</u>
iv). ចំណាយកម្រៃនិងលើសទៅឱ្យសម្ព័ន្ធព្រាម								
ក្រុមប្រឹក្សាភិបាល	៤៨៣.៣១៩	៤៥២.២៨៧	១.៩៧០.០០៨	១.៨៣៩.៤៥១	៣០៤.០៩៦	២៦០.៨១៣	១.២៣៩.៤៩៥	១.០៦០.៧២៦
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៦.៤២៣.៩៣៤	៧.១៤០.៩១២	២៦.១៨៣.៩៥៥	២៩.០៤២.០៨៩	៤.៩១០.០៩៧	៥.៨៨៩.៣៤៩	២០.០១៣.៥៥៥	២៣.៩៥១.៩៨២
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២.៣៨៤.៦៣១	១.៧៩២.១៨៥	៩.៧១៩.៧៥៦	៧.២៨៨.៨១៦
	<u>៦.៩០៧.២៥៣</u>	<u>៧.៥៩៣.១៩៩</u>	<u>២៨.១៥៣.៩៦៣</u>	<u>៣០.៨៨១.៥៤០</u>	<u>៧.៥៩៨.៨២៤</u>	<u>៧.៩៤២.៣៤៧</u>	<u>៣០.៩៧២.៨០៦</u>	<u>៣២.៣០១.៥២៤</u>
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់វិទ្យាស្ថាន								
ពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC	-	-	-	-	(៥៧.៨០៥)	(៥២.៨០២)	(២៣៥.៦១៣)	(២១៤.៧៨៦)

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាភិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាភិ								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជា អ្នកគ្រប់គ្រងសំខាន់ៗ	២៣៤.៧១៤	២៤៨.៣៧៩	៩៦៤.២០៥	១.០១៤.៥៧៣	២៣៤.៧៤៩	២៤៥.២៨១	៩៦៤.៣៤៩	១.០០១.៥២៥
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	-	១៤.៤១១	-	៥៨.៧២០
ឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	-	-	-	-
	<u>២៣៤.៧១៤</u>	<u>២៤៨.៣៧៩</u>	<u>៩៦៤.២០៥</u>	<u>១.០១៤.៥៧៣</u>	<u>២៣៤.៧៤៩</u>	<u>២៥៩.៦៩២</u>	<u>៩៦៤.៣៤៩</u>	<u>១.០៦០.២៤៥</u>
ii). ចំណូលកម្រៃនិងជើងសេវាពីសម្ព័ន្ធព្យាភិ								
ភាគហ៊ុនិក	៩.៩០៣	៧.០៦៦	៤០.៦៨២	២៨.៨៣៦	៩.៩០៣	៧.០៦៦	៤០.៦៨២	២៨.៨៣៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៦៧	២៥០	៦៨៦	១.០៧៤
	<u>៩.៩០៣</u>	<u>៧.០៦៦</u>	<u>៤០.៦៨២</u>	<u>២៨.៨៣៦</u>	<u>១០.០៧០</u>	<u>៧.៣១៦</u>	<u>៤១.៣៦៨</u>	<u>២៩.៩១១</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែម(ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៧. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម (ត)

(ត) ប្រតិបត្តិការសម្ព័ន្ធព្រាម (ត)

	សម្ព័ន្ធចរនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
iii). ចំណាយការប្រាក់ទៅឱ្យសម្ព័ន្ធព្រាម								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៣២.៣៨២	៣៩.១៩៩	១៣៣.០២៥	១៥៩.៩៧៦	២៨.២១៣	៣៥.៩២៥	១១៥.៨៩៩	១៤៦.៦០៥
ប្រាក់កម្ចីពីភាគហ៊ុនិក	៥៧០.៣៣៧	-	២.៣៤២.៩៤៤	-	៥៧០.៣៣៧	-	២.៣៤២.៩៤៤	-
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	១២៧.៧៦៨	១៤.៤៨៨	៥២៤.៨៧១	៥៨.៩៥០	១២៧.៧៦៨	១៤.៤៨៨	៥២៤.៨៧១	៥៨.៩៥០
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៥៨.៤៥៣	៥៦.៨៩៥	២៤០.១២៥	២៣១.៩៧៤
	<u>៧៣០.៤៨៧</u>	<u>៥៣.៦៨៧</u>	<u>៣.០០០.៨៤០</u>	<u>២១៨.៩២៦</u>	<u>៧៨៤.៧៧១</u>	<u>១០៧.៣០៨</u>	<u>៣.២២៣.៨៤៩</u>	<u>៤៣៧.៥២៩</u>
iv). ចំណាយកម្រៃនិងលើសនាទៅឱ្យសម្ព័ន្ធព្រាម								
ក្រុមប្រឹក្សាភិបាល	១៧៦.២២០	១២៤.៥៤៩	៧២៣.៩១២	៥០៨.៨៣៥	១២០.៣៦៧	៧១.៤២៧	៤៩៤.៤៦៧	២៩១.៨១៩
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១.៤៤៨.៤៩៣	១.៨៦៩.២១៤	៥.៩៥០.៤០៩	៧.៦៣៨.៩៩៥	១.០៤៩.៩០៤	១.៤៩៧.៦៣៨	៤.៣១៣.០០៦	៦.១២១.៦៣៥
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៦៩៩.៩៨១	៦៤៥.០៥៨	២.៨៧៥.៥២២	២.៦៣១.៤៨០
	<u>១.៦២៤.៧១៣</u>	<u>១.៩៩៣.៧៦៣</u>	<u>៦.៦៧៤.៣២១</u>	<u>៨.១៤៧.៨៣០</u>	<u>១.៨៧០.២៥២</u>	<u>២.២១៤.១២៣</u>	<u>៧.៦៨៣.៩៩៥</u>	<u>៩.០៥៤.៩៣៤</u>
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC	-	-	-	-	(៦.៤៤៧)	(១៩.៥៣០)	(២៦.៤៨៤)	(៧៩.៦៦២)

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

ធនាគារ គឺជាធនាគារនាំមុខ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ និងមានបណ្តាញប្រតិបត្តិការសាខា និងសេវាស្វ័យប្រតិបត្តិការច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទជូនដល់សាធារណជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាចាត់ចែង សាច់ប្រាក់ សេវាហិរញ្ញប្បទាន ពាណិជ្ជកម្ម ប័ណ្ណអេស៊ីលីដា និងប័ណ្ណឥណទាន-ឥណទាន និងសេវាឌីជីថល ដូចជា សេវាអេស៊ីលីដាអ៊ីនធើណែត សេវាអេស៊ីលីដាម៉ូបាល សេវាអេស៊ីលីដាអ៊ីឌុមមេស ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆ្លុះកាត និងម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៤ របស់ធនាគារមានដូចខាងក្រោម៖

- (ក) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត
- (ខ) ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី
- (គ) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក
- (ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការប្រកួតប្រជែង ការវិវត្តន៍ និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃច្បាប់ ដូច្នេះសម្ព័ន្ធធនាគារ និងធនាគារចាំបាច់ត្រូវមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងធានាថាហានិភ័យទាំងអស់ដែលស្ថិតនៅក្នុងរង្វង់កម្រិតរឹសអាចត្រូវបានគ្រប់គ្រង (Risk Appetite) និងរឹសថលើរៃន (Risk Tolerance) ដើម្បីសម្រេចគោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ (ត)

ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង ដោយមានធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ២) ការអនុវត្តវិស័យអាហារភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យ និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ ក្របខ័ណ្ឌនេះ ត្រូវបានរួមបញ្ចូលក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងហានិភ័យ ប្រកបដោយតម្លាភាព និងសង្គតិភាពទូទាំងធនាគារ និងសម្ព័ន្ធធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតឱ្យមានដំណើរការគ្រប់គ្រងហានិភ័យដែលអាចហានិភ័យបានទុកជាមុន ដោយដាក់បញ្ចូលវប្បធម៌នៃការទទួលខុសត្រូវ និងភាពជាម្ចាស់ហានិភ័យក្នុងការគ្រប់គ្រងហានិភ័យនៅគ្រប់កម្រិត ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ វប្បធម៌គ្រប់គ្រងហានិភ័យនេះត្រូវបានគាំទ្រដោយ (១) គោលនយោបាយនានាទាក់ទងនឹងកម្មករនិយោជិតធនាគារ (ការគ្រប់គ្រងធនធានមនុស្ស និងក្រមសីលធម៌ ក្រមប្រតិបត្តិ ទំនាស់ផលប្រយោជន៍ ការតែងតាំង និងលាភការ កំណត់ការនិវេទន៍ផង និងការគ្រប់គ្រងរបាយការណ៍ស្តីពីកំហុស កម្មករនិយោជិត។ល។) (២) គោលការណ៍ផ្តល់អត្ថប្រយោជន៍នានាដោយស្រប ជាមួយនឹងកម្រិតវិស័យអាហារភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) និង (៣) ការបណ្តុះបណ្តាលអំពីហានិភ័យនៅទូទាំងសម្ព័ន្ធធនាគារ និង ធនាគារ។

ការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវអនុវត្តតាមម៉ូដែលខ្សែបន្ទាត់ទាំងបី ដែលគាំទ្រដោយភាពគ្រប់គ្រាន់នៃបុគ្គលិកជំនាញ នៅក្នុងការគ្រប់គ្រងហានិភ័យ នៅគ្រប់ផ្នែកទាំងអស់នៃម៉ូដែលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍

គោលបំណងនៃការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគាររួមមាន៖

- ដើម្បីធានាហានិភ័យ ឱ្យស្ថិតនៅក្នុងរង្វង់កម្រិតស្របតាមហានិភ័យ (Risk Appetite) និង វិសេសលើស (Risk Tolerance) និង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលក្នុងការសម្រេចគោលដៅ។
- ដើម្បីគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព និងដើម្បីកំណត់អត្តសញ្ញាណហានិភ័យមុនពេលវាកើតមានឡើង និងកាត់បន្ថយហានិភ័យជាសារវន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងហានិភ័យ និងការបង្កើនតម្លៃដល់សម្ព័ន្ធធនាគារ និងធនាគារ។

វិសេសហានិភ័យ (Risk Appetite) គឺជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល សម្ព័ន្ធធនាគារ និងធនាគារទទួលយក ដើម្បីរក្សាបានតម្លៃភាគហ៊ុនិករយៈពេលវែង។ វិសេសលើស (Risk Tolerance) គឺ ជាកម្រិតបម្រែបម្រួលនៃហានិភ័យជាអតិបរមាដែលអាចទទួលយកបាន ព្រមទាំងចាត់វិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ។

របាយការណ៍វិសេសហានិភ័យ (Risk Appetite) និងវិសេសលើស (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានបង្កើតឡើងដោយស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល អនុម័តរបាយការណ៍វិសេសហានិភ័យ (Risk Appetite) និងវិសេសលើស (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ជាមួយនឹងការពិចារណាទៅលើហានិភ័យជាសារវន្ត ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចនឹងប្រឈម និងផ្តល់នូវអនុសាសន៍ក្នុងការគ្រប់គ្រងហានិភ័យទាំងនេះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

គោលនយោបាយគ្រប់គ្រងហានិភ័យ បានចែងអំពីប្រភេទហានិភ័យ ដោយស្របទៅតាមប្រភេទហានិភ័យ ដែលបានកំណត់ដោយគណៈកម្មការ Basel និងស្របតាមលក្ខណៈ និងបរិបទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។ គោលនយោបាយនេះបាន ចែងអំពីសីលធម៌ (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ទៅតាមប្រភេទហានិភ័យនីមួយៗ។

នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាពអនុប្រកាសប្រុងប្រយ័ត្ន និងតម្រូវការនានា កំណត់ដោយធនាគារជាតិនៃកម្ពុជា។

នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាពសីលធម៌ (Risk Tolerance) និងកម្រិត កំណត់ផ្ទៃក្នុង (Internal Targets) ដែលបានអនុម័តដោយ ក្រុមប្រឹក្សាភិបាលនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យ ដើម្បីកាត់បន្ថយការខាតបង់ជាសារវន្ត ដរាបណា មានការលើកឡើងច្បាស់លាស់ផ្សេងពីនេះ។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស ហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាព។ ទោះបីជាយ៉ាងណា សម្ព័ន្ធធនាគារ និងធនាគារមិនប្រឈមនឹងហានិភ័យផ្នែកភាគហ៊ុន និងផ្លែទំនិញទេ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមិនមានធ្វើការវិនិយោគ (ជួញដូរ) លើ ភាគហ៊ុន ឬទំនិញណាមួយនោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និងធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៥៣៧.៥៦៩.៧៣២	៤៥០.៣៧៥.១៤៩	២.២១៤.២៤៩.៧២៦	១.៨៣៤.៨២៨.៣៥៧	៥២៨.៤៧៨.១៩២	៤៣៩.៤៦៥.៩៨០	២.១៧៦.៨០១.៦៧៣	១.៧៩០.៣៨៤.៤០៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៥៨៦.៦០៧.៧៣០	៥៧៧.១១៧.២៩៨	២.៤១៦.២៣៧.២៤០	២.៣៥១.១៧៥.៨៧២	៥៦៧.៩០៧.៨៥៩	៥៤៣.៤២៦.៩២០	២.៣៣៩.២១២.៤៧១	២.២១៣.៩២១.២៧២
ប្រាក់បញ្ញើតាមច្បាប់	៤៦៩.៩០៣.៤០១	៤១៥.៤៥៦.៩៦០	១.៩៣៥.៥៣២.១០៩	១.៦៩២.៥៧១.៦៥៥	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤	១.៩២៣.៨៤៩.៣៨៩	១.៦៨២.៥០៦.៨១៤
ការវិនិយោគហិរញ្ញវត្ថុ	៣៥៩.៦១៩.៣៣០	៨០០.៨៩៤.៧២២	១.៤៨១.២៧២.០២០	៣.២៦២.៨៤៥.០៩៨	៣៥៩.៦១៩.៣៣០	៨០០.៨៩៤.៧២២	១.៤៨១.២៧២.០២០	៣.២៦២.៨៤៥.០៩៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦.១៩៤.៦០៦.៩៩៦	៥.៣៩៣.៩៥៣.៥០៣	២៥.៥១៥.៥៨៦.២១៧	២១.៩៧៤.៩៦៦.៥៧១	៦.០៦៦.៣១៥.៦១៣	៥.២៣២.០៥៨.៩២០	២៤.៩៨៧.១៥៥.០១០	២១.៣១៥.៤០៨.០៤០
ទ្រព្យសកម្មផ្សេងៗ	១៨.១៧៧.៩៧៨	៧.៧២០.៩៣៨	៧៤.៨៧៥.០៩១	៣១.៤៥៣.៤៧២	១៨.១៤៣.៥០៦	៦.៨០១.៩៨៨	៧៤.៧៣៣.១០១	២៧.៧១១.២៩៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨.១៦៦.៤៨៥.១៦៧	៧.៦៤៥.៥១៨.១៧០	៣៣.៦៣៧.៧៥២.៤០៣	៣១.១៤៧.៨៤១.០២៥	៨.០០៧.៥៣១.៦០១	៧.៤៣៥.៦៣៤.៩៨៤	៣២.៩៨៣.០២២.៦៦៤	៣០.២៩២.៧៧៦.៩២៦
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័ន								
ហិរញ្ញវត្ថុផ្សេងៗ	៤២៧.១២២.៨៤៩	៤៨៣.៧៤០.៩៩២	១.៧៥៩.៣១៩.០១៥	១.៩៧០.៧៦០.៨០១	៤០៣.៣៨៧.១៨៧	៤៥៥.៦០៦.៨៣៥	១.៦៦១.៥៥១.៨២៣	១.៨៥៦.១៤២.២៤៦
ប្រាក់បញ្ញើរបស់អតិថិជន	៥.៤៧១.៥១០.៦៥២	៥.២៣២.២៧៨.៦៩៣	២២.៥៣៧.១៥២.៣៧៦	២១.៣១៦.៣០៣.៣៩៥	៥.៣៩២.៧០៥.៨៧៨	៥.១២៦.៩២៦.៩៩០	២២.២១២.៥៥៥.៥១១	២០.៨៨៧.១០០.៥៥៧
បំណុលភកិសន្យា	២៧.៤៨៤.៥៥៩	២៧.៨៧៤.៩៥០	១១៣.២០៨.៨៩៩	១១៣.៥៦២.៥០៦	២៥.៤៨៣.០៧១	២៥.៣៧១.៧៣៦	១០៤.៩៦៤.៧៦៩	១០៣.៣៦៤.៤៥២
ប្រាក់កម្ចី	៨៨៤.១៧៨.៧៣៥	៦០៨.៤៨៨.៨០៣	៣.៦៤១.៩៣២.២០៩	២.៤៧៥.៩៨៣.៣៨៣	៨៦៩.៣៦៣.៧៨៧	៥៨៣.៦៥១.០៥៦	៣.៥៨០.៩០៩.៤៣៩	២.៣៧៧.៧៥៣.៦៦២
បំណុលបន្ទាប់បន្សំ	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២	១៤៣.៩១១.៩១២	១៥៦.៤៩២.៩៤១	៥៩២.៧៧៣.១៦៦	៦៣៧.៥៥២.២៤២
បំណុលផ្សេងៗ	៣៩.១៤៧.៥០១	៣២.៣៣៥.៧៧៥	១៦១.២៤៨.៥៥៧	១៣១.៧៣៥.៩៤៧	៣៨.៧៣១.៦៣៩	៣២.១៨៤.៤៥៧	១៥៩.៥៣៥.៦២១	១៣១.១១៩.៤៧៨
បំណុលហិរញ្ញវត្ថុសរុប	៦.៩៩៣.៣៥៦.២០៨	៦.៥៤១.២១២.១៤៤	២៨.៨០៥.៦៣៤.២២២	២៦.៦៤៨.៨៩៨.២៧៥	៦.៨៧៣.៥៨៣.៤៧៥	៦.៣៨០.២២៤.០១៥	២៨.៣១២.២៩០.៣២៩	២៥.៩៩៣.០៣២.៦៣៧
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	១.១៧៣.១២៨.៩៥៩	១.១០៤.៣០៦.០២៦	៤.៨៣២.១១៨.១៨១	៤.៤៩៨.៩៤២.៧៥១	១.១៣៣.៩៤៨.១២៧	១.០៥៥.៤១០.៩៦៩	៤.៦៧០.៧៣២.៣៣៥	៤.២៩៩.៧៤៤.២៨៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអន្តរជាតិ	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអន្តរជាតិ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអន្តរជាតិ	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអន្តរជាតិ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	១៨៩.៦៧០	១៨៩.៦៧០	៧៨១.២៥១	៧៧២.៧១៥	១៨៩.៦៧០	១៨៩.៦៧០	៧៨១.២៥១	៧៧២.៧១៥
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១០.១៣៩.៧៩០	-	៤១.៧៦៥.៧៩៥	-	១០.១៣៩.៧៩០	-	៤១.៧៦៥.៧៩៥	-
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.៣២៩.៤៦០	១៨៩.៦៧០	៨២.៥៤៧.០៤៦	៧៧២.៧១៥	១០.៣២៩.៤៦០	១៨៩.៦៧០	៨២.៥៤៧.០៤៦	៧៧២.៧១៥
បំណុលហិរញ្ញវត្ថុ								
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥០៦.១៥៨	-	២.០៦២.០៨៨	-	៥០៦.១៥៨	-	២.០៦២.០៨៨
បំណុលហិរញ្ញវត្ថុសរុប	-	៥០៦.១៥៨	-	២.០៦២.០៨៨	-	៥០៦.១៥៨	-	២.០៦២.០៨៨
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	១០.៣២៩.៤៦០	(៣១៦.៤៨៨)	៨២.៥៤៧.០៤៦	(១.២៨៩.៣៧៣)	១០.៣២៩.៤៦០	(៣១៦.៤៨៨)	៨២.៥៤៧.០៤៦	(១.២៨៩.៣៧៣)

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌដែលបានព្រៀងគ្នា។ ទន្ទឹមនឹងឥណទាន គឺជាប្រភពសំខាន់បំផុតនៃហានិភ័យឥណទានប្រភពផ្សេងទៀតនៃហានិភ័យឥណទានអាចកើតមាន តាមរយៈសកម្មភាពប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន នៅក្នុងបញ្ជីកាធនាគារ (Banking Book) និងបញ្ជីកាជួញដូរ (Trading Book) ទាំងនៅក្នុង និងក្រៅតារាងតុល្យការ។ សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពីឥណទានដូចជាការធ្វើស៊ូការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្ម ការសន្យាផ្តល់ឥណទាន និងលិខិតធានាធនាគារ ប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស មូលបត្របំណុល មូលបត្រកម្មសិទ្ធិ និងឧបករណ៍និស្សន្ទផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណេញរបស់សម្ព័ន្ធធនាគារ និងធនាគារ តែផ្ទុយទៅវិញ ឥណទាន ក៏បង្កឱ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗបានផ្តល់គោលនយោបាយមានស្រាប់ដែលត្រូវបានអនុវត្តត្រឹមត្រូវ ដូចជាការផ្តល់កម្ចីឥណទាន ខ្នាតតូច គឺទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបជាងការផ្តល់កម្ចីឥណទានដែលមានទំហំធំៗ។ ក្រុមប្រឹក្សាភិបាលយល់ថា តុល្យភាពហានិភ័យ និងចំណូលដែលជាទីពេញចិត្ត គឺការផ្តល់ឥណទានខ្នាតតូចនេះ និងព្រមទាំងបានចាត់ទុកថា ឥណទានខ្នាតតូចទាំងនេះ ជាផលិតផលស្នូលរបស់សម្ព័ន្ធធនាគារ និងធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថា ថ្នាក់គ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែងនូវការអភិវឌ្ឍន៍ផលិតផល ឬខ្សែសង្វាក់ផលិតផលដែលមានស្រាប់ប៉ុន្តែខ្សែសង្វាក់ផលិតផលថ្មីគឺ តម្រូវឱ្យមានការអនុម័តពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានគ្រប់គ្រងសេវាឥណទាន និងសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយការគណនាការខាតបង់ឥណទានរំពឹងទុក (“ECL”) តាមរយៈប្រូបាប៊ីលីតេនៃការខកខានសងត្រឡប់ ការខាតបង់ដែលបណ្តាលមកពីការខកខានសងត្រឡប់ (“LGD”) របស់អតិថិជន ដោយផ្អែកទៅលើចំណាត់ថ្នាក់ឥណទាន (Credit Scoring) ដែលបានដាក់ឱ្យអនុវត្តប្រើប្រាស់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

គោលការណ៍ហានិភ័យឥណទាន (ត)

- ក្រុមប្រឹក្សាភិបាលតម្រូវថាហានិភ័យឥណទានគួរតែត្រូវបានបំបែក ទៅតាមវិស័យផ្សេងៗ (ដូចជា វិស័យ ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ...) និងផលិតផលផ្សេងទៀត ដើម្បី ជៀសវាងការប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរពីវិស័យជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាហានិភ័យដែលកើតឡើងដោយសារការខូចខាត ឬប៉ះពាល់ជាប្រព័ន្ធ នៅក្នុង វិស័យហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា ហានិភ័យឥណទានទៅលើដៃគូភាគី ស្ថាប័នហិរញ្ញវត្ថុ គួរតែជាកម្មវត្ថុនៃការវាយតម្លៃដ៏ប្រុងប្រយ័ត្ន និងត្រួតពិនិត្យដូចទៅនឹងទម្រង់នៃការ ផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ គួរតែត្រូវបានធ្វើឡើង ដើម្បីការពារយ៉ាងគ្រប់គ្រាន់ ចំពោះសម្ព័ន្ធធនាគារ និងធនាគារពីហានិភ័យជាប្រព័ន្ធ។

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន

កម្រិតកំណត់ផ្ទៃក្នុង លើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យនិង បច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល និងមានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ផ្ទៃក្នុង ត្រូវបាន បង្កើត និងកំណត់ដោយស្រប ទៅតាមកម្រិតសីលធម៌ហានិភ័យ (Risk Appetite) នៃក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើរាល់កម្រិតកំណត់ផ្ទៃក្នុង ដែលបានកំណត់ និង អនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗប្រសិនបើចាត់ទុកថាជាការចាំបាច់។

ដើម្បីរក្សាកំណើនឥណទាន ដោយប្រុងប្រយ័ត្ន និងសមស្រប ក៏ដូចជាដើម្បីរក្សាគុណភាពឥណទានកម្រិត កំណត់ផ្សេងៗបានកំពុងដាក់ទៅលើផលិតផលឥណទាន និងត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន ដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure Ratio) បានកំណត់ចំនួនសរុបនៃឥណទានមានសម្ពាធន ឥណទាន ដែលខកខាន សង់ធំជាងសាមសិបប្រាំ ដកនឹងសំវិធានធនសម្រាប់ឥណទានបាត់បង់ចែក ជាមួយមូលនិធិទ្រព្យសម្បត្តិសុទ្ធ អនុបាតនេះ ត្រូវតិចជាង ២៥%។
- កម្រិតកំណត់ ពិដានឥណទាន (Ceilings) ចំពោះវិស័យផ្សេងៗ និងផលិតផល ត្រូវបានកំណត់ ដើម្បី ការពារហានិភ័យប្រមូលផ្តុំ។
- សម្ពាធឥណទានអតិបរមាសរុប (Maximum Exposure) ចំពោះអតិថិជនម្នាក់ ឬក្រុមអតិថិជន ត្រូវបាន កំណត់កម្រិត រហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធ។
- កម្រិតកំណត់ផ្សេងៗទៀតចំពោះ សមភាគី។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានផ្តល់ការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទាន ទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យឥណទាន ដូចមានចែងដូចខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នក ដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានតុល្យភាពនៃអត្ថប្រយោជន៍របស់អតិថិជន និង កម្មវត្ថុនៅក្នុងដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារបានព្រមព្រៀងជាមួយអតិថិជនឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ ដែលទាក់ទងនឹងដំណើរការការវាយតម្លៃ និងត្រួតពិនិត្យឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទាន ដែលមានការប្រុងប្រយ័ត្ន គួបផ្សំនឹងការពិនិត្យសមាមាត្រភាពដែលអាចកំណត់សម្គាល់សញ្ញាឥណទានពេលនូវព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្មទាក់ទងនឹងដំណើរការឥណទាន និងត្រួតពិនិត្យតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា។
- សម្ព័ន្ធធនាគារ និងធនាគារនឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗ ដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានធ្វើឡើងដោយផ្ដោតសំខាន់លើសមត្ថភាពអតិថិជន និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទាន តាមរយៈការវាយតម្លៃពីអត្តចរិត លំហូរសាច់ប្រាក់ និងការអនុវត្តតាម Green- Lining Methodology។

សម្ពាធឥណទានអតិបរមាសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬក្រុមអតិថិជនតែមួយ (អត្តតាហកតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសរុបរបស់ធនាគារ។ “សម្ពាធឥណទាន” (Exposure) គឺរួមមានបរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យឬជំនួសឱ្យបុគ្គលនោះ ដែលមានដូចជាការធានាបំណុល លិខិតឥណទាន និងឧបករណ៍និស្សន្ទ (Derivatives)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ខ) កម្រិតកំណត់ផ្ទៃក្នុង និង គោលនយោបាយកាត់បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និង ធនាគារគ្រប់គ្រងកម្រិតកំណត់ និងហានិភ័យឥណទានប្រមូលផ្តុំ នៅពេលដែលហានិភ័យត្រូវបានកំណត់អត្តសញ្ញាណ និងរកឃើញ។ ឥណទានធំ (Large Exposure) ត្រូវបានកំណត់ន័យមន័យដោយធនាគារជាតិ នៃ កម្ពុជា ថាជាចំនួនសរុបនៃឥណទាន ឬការសន្យាតាមហត្ថលេខាដែលកើតចេញពីប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយ ជាមួយនឹងអត្តសញ្ញាណតែមួយ ដែលមានចំនួនទឹកប្រាក់លើសពីដប់ភាគរយ ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនោះ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សា ជានិច្ចនូវអនុបាតឥណទានធំសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តសញ្ញាណតែមួយមិនឱ្យលើសពី ២០%នៃមូលនិធិផ្ទាល់សុទ្ធរបស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ហើយត្រូវរក្សាឥណទានធំសរុបមិនត្រូវឱ្យលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឡើយ។

យោងតាមលិខិតលេខ ២៩៦ របស់ធនាគារជាតិ នៃ ឡាវ តម្រូវឱ្យធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវរក្សាជានិច្ចនូវអនុបាតអតិបរមាដែលកើតចេញពីប្រតិបត្តិការជាមួយអត្តសញ្ញាណតែមួយមិនឱ្យលើសពី ២៥%មូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ហើយត្រូវរក្សាអនុបាតឥណទានធំសរុបមិនត្រូវឱ្យលើស ៥០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ យ៉ាងណាមិញ មិនមានតម្រូវការនៃអនុបាតឥណទានធំពីនាយកដ្ឋានគ្រប់គ្រង បទប្បញ្ញត្តិហិរញ្ញវត្ថុ សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានដាក់ឱ្យប្រើប្រាស់គោលការណ៍នានា សម្រាប់ការអនុវត្ត និងដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ការកាត់បន្ថយហានិភ័យដែលត្រូវបានអនុវត្តទូទៅ និងមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់ គឺការធានាដោយដាក់ទ្រព្យធានាលើឥណទាន និងបុរេប្រទាន អតិថិជន។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកទ្រព្យធានាដោយផ្អែកតាមចំណាត់ថ្នាក់ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃទ្រព្យធានាសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជនមានដូចជា៖

- ទ្រព្យធានាជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល ទំហំហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាផ្សេងៗ ដែលមានលក្ខណៈស្រដៀងគ្នា ទំហំ ហានិភ័យឥណទាន គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលសម្ព័ន្ធធនាគារ និងត្រូវធនាគារ នឹងទូទាត់ ប្រសិនបើសមភាគីទាមទារការអនុវត្តលិខិតធានាទាំងនោះ។ ចំណែកឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាចបដិសេធបាន (នៅពេញអាយុកាលនៃកិច្ចសន្យានេះ) ជាទូទៅ គឺស្មើនឹងចំនួនទឹកប្រាក់ ទាំងអស់ដែលមានក្នុងកិច្ចសន្យា។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

	សង្កេតឃើញ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ក្នុងតារាងតុល្យការ								
សាច់ប្រាក់ក្នុងដៃ	៥៣៧.៥៦៩.៧៣២	៤៥០.៣៧៥.១៤៩	២.២១៤.២៤៩.៧២៦	១.៨៣៤.៨២៨.៣៥៧	៥២៨.៤៧៨.១៩២	៤៣៩.៤៦៥.៩៨០	២.១៧៦.៨០១.៦៧៣	១.៧៩០.៣៨៤.៤០៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ	៥៨៦.៦០៧.៧៣០	៥៧៧.១១៧.២៩៨	២.៤១៦.២៣៧.២៤០	២.៣៥១.១៧៥.៨៧២	៥៦៧.៩០៧.៨៥៩	៥៤៣.៤២៦.៩២០	២.៣៣៩.២១២.៤៧១	២.២១៣.៩២១.២៧២
ប្រាក់បញ្ញើតាមច្បាប់	៤៦៩.៩០៣.៤០១	៤១៥.៤៥៦.៩៦០	១.៩៣៥.៥៣២.១០៩	១.៦៩២.៥៧១.៦៥៥	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤	១.៩២៣.៨៤៩.៣៨៩	១.៦៨២.៥០៦.៨១៤
ការវិនិយោគហិរញ្ញវត្ថុ	៣៥៩.៨០៩.០០០	៨០១.០៨៤.៣៩២	១.៤៨២.០៥៣.២៧១	៣.២៦៣.៦១៧.៨១៣	៣៥៩.៨០៩.០០០	៨០១.០៨៤.៣៩២	១.៤៨២.០៥៣.២៧១	៣.២៦៣.៦១៧.៨១៣
ឥណទាននិងបុរេប្រទាន-សុទ្ធ	៦.១៩៤.៦០៦.៩៩៦	៥.៣៩៣.៩៥៣.៥០៣	២៥.៥១៥.៥៨៦.២១៧	២១.៩៧៤.៩៦៦.៥៧១	៦.០៦៦.៣១៥.៦១៣	៥.២៣២.០៥៨.៩២០	២៤.៩៨៧.១៥៤.០១០	២១.៣១៥.៤០៨.០៤០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១០.១៣៩.៧៩០	-	៤១.៧៦៥.៧៩៥	-	១០.១៣៩.៧៩០	-	៤១.៧៦៥.៧៩៥	-
ទ្រព្យសកម្មផ្សេងៗ	១៨.១៧៧.៩៧៨	៧.៧២០.៥៣៨	៧៤.៨៧៥.០៩១	៣១.៤៥៣.៤៧២	១៨.១៤៣.៥០៦	៦.៨០១.៩៨៨	៧៤.៧៣៣.១០១	២៧.៧១១.២៩៩
	៨.១៧៦.៨១៤.៦២៧	៧.៦៤៥.៧០៧.៨៤០	៣៣.៦៨០.២៩៩.៤៤៩	៣១.១៤៨.៦១៣.៧៤០	៨.០១៧.៨៦១.០៦១	៧.៤៣៥.៨២៤.៦៥៤	៣៣.០២៥.៥៦៩.៧១០	៣០.២៩៣.៥៤៩.៦៤១
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ក្រៅតារាងតុល្យការ								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១៩៦.៩១៦.០២២	១៤៦.១០៤.៦២៩	៨១១.០៩៧.០៩៥	៥៩៥.២៣០.២៥៩	១៩៦.៤៦៦.១០០	១៤៥.៩១៤.៤៨៨	៨០៩.២៤៣.៨៦៦	៥៩៤.៤៥៥.៦២៤
លិខិតធានាបស់ធនាគារ	៦០.៣២៣.៨៥០	៤៩.២៧១.៤១១	២៤៨.៤៧៣.៩៣៨	២០០.៧៣១.៧២៨	៦០.១៨៥.៧៩២	៤៩.០៧៤.២១២	២៤៧.៩០៥.២៧៧	១៩៩.៩២៦.៣៤០
លិខិតឥណទាន	១០.០៣០.៦០១	៩.៧១៣.៥៣៧	៤១.៣១៦.០៤៦	៣៩.៥៧២.៩៥០	១០.០៣០.៦០១	៩.៧១៣.៥៣៧	៤១.៣១៦.០៤៦	៣៩.៥៧២.៩៥០
ការប្តូររូបិយប័ណ្ណបរទេស	១២៩.៩០០	៣០០.០៣០	៥៣៥.០៥៨	១.២២២.៣២២	១២៩.៩០០	៣០០.០៣០	៥៣៥.០៥៨	១.២២២.៣២២
	២៦៧.៤០០.៣៧៣	២០៥.៣៨៩.៦០៧	១.១០១.៤២២.១៣៧	៨៣៦.៧៥៧.២៥៩	២៦៦.៨១២.៣៩៣	២០៥.០០២.២៦៧	១.០៩៩.០០០.២៤៧	៨៣៥.១៧៩.២៣៦
ហានិភ័យឥណទានអតិបរមាសរុប	៨.៤៤៤.២១៥.០០០	៧.៨៥១.០៩៧.៤៤៧	៣៤.៧៨១.៧២១.៥៨៦	៣១.៩៨៥.៣៧០.៩៩៩	៨.២៨៤.៦៧៣.៤៥៤	៧.៦៤០.៨២៦.៩២១	៣៤.១២៥.៥៦៩.៩៥៧	៣១.១២៨.៧២៨.៨៧៧

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមា ដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

តារាងនៅទំព័រមុនបង្ហាញពីហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្នុងសេណារីយ៉ូស្ថានភាពអាក្រក់បំផុត ដោយមិនគិតពីទ្រព្យធានា ឬលិខិតធានា និងការកាត់បន្ថយហានិភ័យឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ (Net Carrying Amount) ។

ដូចបានបង្ហាញខាងលើ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ៧៣,៣៦% នៃការប្រឈមហានិភ័យ អតិបរមាសរុបចំពោះសម្ព័ន្ធធនាគារ និង៧៣,២២% ចំពោះធនាគារនៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះធនាគារ គឺកើតមកពីឥណទាននិងបុរេប្រទានអតិថិជន(គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ៦៨,៧០%ចំពោះសម្ព័ន្ធធនាគារ និង ៦៨,៤៨% ចំពោះធនាគារ) ។

អ្នកគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា ។ ហានិភ័យឥណទានសំខាន់ៗ គឺជាផលប៉ះពាល់ដែលកើតឡើងពីឥណទាន និងបុរេប្រទាន ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីហានិភ័យឥណទានដែលកើតឡើងពីឥណទាន និងបុរេប្រទាន រាល់ទំហំឥណទានដែលបានអនុម័ត ត្រូវតែមិនលើសពី៧៥% នៃតម្លៃដែលអាចលក់ចេញដែលបានប៉ាន់ស្មានទុករបស់វត្ថុបញ្ចាំនោះទេ លើកលែងតែឥណទានផ្សេងទៀតដែលបានអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងឥណទាន ដែលទំហំឥណទានធៀបទៅនឹងទ្រព្យបញ្ចាំមានតម្លៃលើសពី៧៥%។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រមាណ ៩៦,៧១% (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ប្រមាណ ៩៦,៤៥%) នៃឥណទាន និងបុរេប្រទានទាំងនេះត្រូវបានដាក់បញ្ចាំ។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួនដែលមានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា។ សម្ព័ន្ធធនាគារ និងធនាគារ បានវិភាគលើហានិភ័យឥណទានប្រមូលផ្តុំដោយផ្អែកលើទីតាំងភូមិសាស្ត្រ និងប្រភេទអាជីវកម្មដូចមានក្នុងទំព័របន្ទាប់៖

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការ កាត់បន្ថយហានិភ័យឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អេឡីម៉ុង ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២									
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម									
ក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៥២៨.៤៩៩.៩០៨	-	-	៨.៥០៥.៦៨០	-	-	៥៦៤.១៤៤	-	៥៣៧.៥៦៩.៧៣២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៤២៦.៤២៧.៥១០	៩១៧.៥៧៣	៤៥៨.៣៥៣	៥៤.៧៥៧.០៣៣	១.០២៩.៣១៥	៩០.៨១៥.០៣៥	៥៥.១៣០	១២.១៤៧.៧៨១	៥៨៦.៦០៧.៧៣០
ប្រាក់បញ្ញើតាមច្បាប់	៥៦៧.៣០៩.៨៧៩	-	-	២.៥៩៣.៥២២	-	-	-	-	៥៦៩.៩០៣.៤០១
ការវិនិយោគហិរញ្ញវត្ថុ	៣៥៩.៨០៩.០០០	-	-	-	-	-	-	-	៣៥៩.៨០៩.០០០
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦.០៦៦.៣១៥.៦១៣	-	-	១១៣.១៧៨.៣២៩	-	-	១៥.១១៣.០៥៤	-	៦.១៩៤.៦០៦.៩៩៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១០.១៣៩.៧៩០	-	-	-	-	-	-	-	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	១៨.១៥៣.២០៧	-	-	២៤.៤៣៨	-	-	៣៣៣	-	១៨.១៧៧.៩៧៨
	៧.៨៧៦.៦៥៤.៩០៧	៩១៧.៥៧៣	៤៥៨.៣៥៣	១៧៩.០៥៩.០០២	១.០២៩.៣១៥	៩០.៨១៥.០៣៥	១៥.៧៣២.៦៦១	១២.១៤៧.៧៨១	៨.១៧៦.៨១៤.៦២៧
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១៩៦.៥៦៦.១០០	-	-	៤៤៩.៩២២	-	-	-	-	១៩៦.៩១៦.០២២
លិខិតធានារបស់ធនាគារ	៦០.១៨៥.៧៩២	-	-	១៣៨.០៥៨	-	-	-	-	៦០.៣២៣.៨៥០
លិខិតឥណទាន	១០.០៣០.៦០១	-	-	-	-	-	-	-	១០.០៣០.៦០១
ការប្តូររូបិយប័ណ្ណបរទេស	១២៩.៩០០	-	-	-	-	-	-	-	១២៩.៩០០
	២៦៦.៨១២.៣៩៣	-	-	៥៨៧.៩៨០	-	-	-	-	២៦៧.៤០០.៣៧៣
ការប្រឈមឥណទានអតិបរមាសរុប	៨.១៤៣.៥៦៧.៣០០	៩១៧.៥៧៣	៤៥៨.៣៥៣	១៧៩.៦៤៦.៩៨២	១.០២៩.៣១៥	៩០.៨១៥.០៣៥	១៥.៧៣២.៦៦១	១២.១៤៧.៧៨១	៨.៤៤៤.២១៥.០០០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៣.៥៤២.៩៤១.៨០៩	៣.៧៧៩.៤៨៣	១.៨៨៧.៩៥៦	៧៣៩.៩៦៥.៩១៩	៤.២៣៩.៧៨៨	៣៧៤.០៦៧.១២៩	៦៤.៨០២.៤៣១	៥០.០៣៦.៧១០	៣៤.៧៨១.៧២១.៥៨៥

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាឡឺម៉ង់ ដុល្លារកម្ពុជា	ឡាតវី ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុង									
តារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៤៣៩.៤៨៩.១១៦	-	-	១០.២៣៤.៣៥៩	-	-	៦៥១.៦៧៤	-	៤៥០.៣៧៥.១៤៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣៣៤.៧៨៣.៩៦៨	៥០៦.៦០៦	១៤៧.១៩៤	៣០.០៤៨.០៣៥	១.៤៩៧.៨១៩	១៩១.២៤៩.២៩០	២.១០០.០៨០	១៦.៧៨៤.៣០៦	៥៧៧.១១៧.២៩៨
ប្រាក់បញ្ញើតាមច្បាប់	៤១៣.២៣១.៩១៣	-	-	២.២២៥.០៤៧	-	-	-	-	៤១៥.៤៥៦.៩៦០
ការវិនិយោគហិរញ្ញវត្ថុ	៨០១.០៨៤.៣៩២	-	-	-	-	-	-	-	៨០១.០៨៤.៣៩២
ឥណទាន និងបុរេប្រទាន-សុទ្ធ	៥.២៣២.០៦១.៣៨៧	-	-	១៤៤.៥៤៦.០១៣	-	-	១៧.៣៤៦.១០៣	-	៥.៣៩៣.៩៥៣.៥០៣
ទ្រព្យសកម្មផ្សេងៗ	៦.៧៨៦.០៤៩	-	-	១៤៩.៩១៧	-	-	៧៨៤.៥៧២	-	៧.៧២០.៥៣៨
	៧.២២៧.៤៣៦.៨២៥	៥០៦.៦០៦	១៤៧.១៩៤	១៨៧.២០៣.៣៧១	១.៤៩៧.៨១៩	១៩១.២៤៩.២៩០	២០.៨៨២.៤២៩	១៦.៧៨៤.៣០៦	៧.៦៤៥.៧០៧.៨៤០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១៤៥.៩១៤.៤៨៨	-	-	១៩០.១៤១	-	-	-	-	១៤៦.១០៤.៦២៩
លិខិតធានារបស់ធនាគារ	៤៩.០៧៤.២១២	-	-	១៩៧.១៩៩	-	-	-	-	៤៩.២៧១.៤១១
លិខិតឥណទាន	៩.៧១៣.៥៣៧	-	-	-	-	-	-	-	៩.៧១៣.៥៣៧
ការប្តូររូបិយប័ណ្ណបរទេស	៣០០.០៣០	-	-	-	-	-	-	-	៣០០.០៣០
	២០៥.០០២.២៦៧	-	-	៣៨៧.៣៤០	-	-	-	-	២០៥.៣៨៩.៦០៧
ការប្រឈមឥណទានអតិបរមាសរុប	៧.៤៣២.៤៣៩.០៩២	៥០៦.៦០៦	១៤៧.១៩៤	១៨៧.៥៩០.៧១១	១.៤៩៧.៨១៩	១៩១.២៤៩.២៩០	២០.៨៨២.៤២៩	១៦.៧៨៤.៣០៦	៧.៨៥១.០៩៧.៤៤៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣០.២៧៩.៧៥៦.៨៦១	២.០៦៣.៩១៣	៥៩៩.៦៦៨	៧៦៤.២៤៤.៥៥៧	៦.១០២.១១៥	៧៧៩.១៤៩.៦០៧	៨៥.០៧៥.០១៦	៦៨.៣៧៩.២៦៣	៣១.៩៨៥.៣៧១.០០០

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារករណី	បារាំង ដុល្លារករណី	អាឡឺម៉ង់ ដុល្លារករណី	ឡាតវី ដុល្លារករណី	សិង្ហបុរី ដុល្លារករណី	សហរដ្ឋអាមេរិក ដុល្លារករណី	មីយ៉ាន់ម៉ា ដុល្លារករណី	ប្រទេសផ្សេងៗ ដុល្លារករណី	សរុប ដុល្លារករណី
គិតត្រឹមថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៥២៨.៤៧៨.១៩២	-	-	-	-	-	-	-	៥២៨.៤៧៨.១៩២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៥២៣.៩៧០.៩៩៧	៩១៧.៥៧៣	៥៥៨.៣៥៣	៣៩.៩៦៩.៧១៧	១.០២៩.៣១៥	៩០.៨១៥.០៣៥	៥៦.៧៥៥	១០.៧០០.១១៥	៥៦៧.៩០៧.៨៥៩
ប្រាក់បញ្ញើតាមច្បាប់	៥៦៧.០៦៧.១០១	-	-	-	-	-	-	-	៥៦៧.០៦៧.១០១
ការវិនិយោគហិរញ្ញវត្ថុ	៣៥៩.៨០៩.០០០	-	-	-	-	-	-	-	៣៥៩.៨០៩.០០០
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦.០៦៦.៣១៥.៦១៣	-	-	-	-	-	-	-	៦.០៦៦.៣១៥.៦១៣
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១០.១៣៩.៧៩០	-	-	-	-	-	-	-	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	១៧.៩៦៣.៣៥៣	-	-	២៨	-	-	១៨០.១២៥	-	១៨.១៤៣.៥០៦
	៧.៨៧៣.៧៤៥.០៤៦	៩១៧.៥៧៣	៥៥៨.៣៥៣	៣៩.៩៦៩.៧៤៥	១.០២៩.៣១៥	៩០.៨១៥.០៣៥	២២៦.៨៧៩	១០.៧០០.១១៥	៨.០១៧.៨៦១.០៦១
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបាន									
ប្រើប្រាស់	១៩៦.៥៦៦.១០០	-	-	-	-	-	-	-	១៩៦.៥៦៦.១០០
លិខិតធានារបស់ធនាគារ	៦០.១៨៥.៧៩២	-	-	-	-	-	-	-	៦០.១៨៥.៧៩២
លិខិតឥណទាន	១០.០៣០.៦០១	-	-	-	-	-	-	-	១០.០៣០.៦០១
ការរ្យួររូបិយប័ណ្ណបរទេស	១២៩.៩០០	-	-	-	-	-	-	-	១២៩.៩០០
	២៦៦.៨១២.៣៩៣	-	-	-	-	-	-	-	២៦៦.៨១២.៣៩៣
ការប្រឈមឥណទានអតិបរមាសរុប	៨.១៤០.៥៥៦.៤៣៩	៩១៧.៥៧៣	៥៥៨.៣៥៣	៣៩.៩៦៩.៧៨៥	១.០២៩.៣១៥	៩០.៨១៥.០៣៥	២២៦.៨៧៩	១០.៧០០.១១៥	៨.២៨៤.៦៧៣.៥៥៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៣.៥៣០.៩៥១.៩៧២	៣.៧៧៩.៤៨៣	១.៨៨៧.៩៥៦	១៦៥.៦៣៥.៣៨០	៤.២៣៩.៧៤៨	៣៧៤.០៦៧.១២៩	៩៣៤.៥១៥	៤៤.០៧៣.៧៧៤	៣៨.១២៥.៥៦៩.៩៥៧

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាឡឺម៉ង់ ដុល្លារកម្ពុជា	ឡាតវី ដុល្លារកម្ពុជា	ស្លូវេនី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៤៣៩.៤៦៥.៩៨០	-	-	-	-	-	-	-	៤៣៩.៤៦៥.៩៨០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣៣២.២៨៨.៨៧៦	៥០៦.៦០៦	១៤៧.១៩៤	៩៩៩.៥៩៥	១.៤៩៧.៨១៩	១៩១.២៤៩.២៩០	៤៦.៧៧០	១៦.៦៩០.៧៧០	៥៤៣.៤២៦.៩២០
ប្រាក់បញ្ញើតាមច្បាប់	៤១២.៩៨៦.៤៥៤	-	-	-	-	-	-	-	៤១២.៩៨៦.៤៥៤
ការវិនិយោគហិរញ្ញវត្ថុ	៨០១.០៨៤.៣៩២	-	-	-	-	-	-	-	៨០១.០៨៤.៣៩២
ឥណទាន និងបុរេប្រទាន-សុទ្ធ	៥.២៣២.០៥៨.៩២០	-	-	-	-	-	-	-	៥.២៣២.០៥៨.៩២០
ទ្រព្យសកម្មផ្សេងៗ	៦.៧៦១.០២៥	-	-	-	-	-	៤០.៩៦៣	-	៦.៨០១.៩៨៨
	៧.២២៤.៦៤៥.៦៤៧	៥០៦.៦០៦	១៤៧.១៩៤	៩៩៩.៥៩៥	១.៤៩៧.៨១៩	១៩១.២៤៩.២៩០	៨៧.៧៣៣	១៦.៦៩០.៧៧០	៧.៤៣៥.៨២៤.៦៥៤
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១៤៥.៩១៤.៤៨៨	-	-	-	-	-	-	-	១៤៥.៩១៤.៤៨៨
លិខិតធានារបស់ធនាគារ	៤៩.០៧៤.២១២	-	-	-	-	-	-	-	៤៩.០៧៤.២១២
លិខិតឥណទាន	៩.៧១៣.៥៣៧	-	-	-	-	-	-	-	៩.៧១៣.៥៣៧
ការប្តូររូបិយប័ណ្ណបរទេស	៣០០.០៣០	-	-	-	-	-	-	-	៣០០.០៣០
	២០៥.០០២.២៦៧	-	-	-	-	-	-	-	២០៥.០០២.២៦៧
ការប្រឈមឥណទានអតិបរមាសរុប	៧.៤២៩.៦៤៧.៩១៤	៥០៦.៦០៦	១៤៧.១៩៤	៩៩៩.៥៩៥	១.៤៩៧.៨១៩	១៩១.២៤៩.២៩០	៨៧.៧៣៣	១៦.៦៩០.៧៧០	៧.៦៤០.៨២៦.៩២១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣០.២៦៨.៣៨៥.៦០២	២.០៦៣.៩១៣	៥៩៩.៦៦៨	៤.០៧២.៣៥០	៦.១០២.១១៥	៧៧៩.១៤៩.៦០៧	៣៥៧.៤២៤	៦៧.៩៩៨.១៩៧	៣១.១២៨.៧២៨.៨៧៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុរៀបរៀងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ទៅតាមតម្លៃយោង គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ផ្អែកទៅតាមប្រភេទអាជីវកម្មរបស់ភាគីដែលមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ						
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការងារដុំនិង លក់រាយ ដុល្លារអាមេរិក	សេវាអរូប ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	លើកកម្ពុជា ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២							
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ							
សកម្មក្នុងតារាងតុល្យការ៖							
សាច់ប្រាក់ក្នុងដៃ	៥៣៧.៥៦៩.៧៣២	-	-	-	-	-	៥៣៧.៥៦៩.៧៣២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៥៨៦.៦០៧.៧៣០	-	-	-	-	-	៥៨៦.៦០៧.៧៣០
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	៤៦៩.៩០៣.៤០១	៤៦៩.៩០៣.៤០១
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	៣៥៩.៨០៩.០០០	៣៥៩.៨០៩.០០០
ឥណទាននិងបុរេប្រទាន-សុទ្ធ	២.៦៦៤.៧០២	២.០៨១.៨៨៥.៨២៧	១.៥៦០.០៦១.៧២១	១៩៩.៩០៤.៦៤៣	២២៧.១២៨.៥៧៩	១.៣០៨.៨៣២.៨១១	៦.១៥៤.៦០៦.៩៩៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១០.១៣៩.៧៩០	-	-	-	-	-	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	១.៥៩៤.៥៧១	-	-	-	-	១៦.៥៨៣.៤០៧	១៨.១៧៧.៩៧៨
	<u>១.១៣៨.៥៧៦.៥២៥</u>	<u>២.០៨១.៨៨៥.៨២៧</u>	<u>១.៥៦០.០៦១.៧២១</u>	<u>១៩៩.៩០៤.៦៤៣</u>	<u>២២៧.១២៨.៥៧៩</u>	<u>១.៣២៥.២១៥.៦១៩</u>	<u>៨.១៧៦.៨១៥.៦២៧</u>
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ							
សកម្មក្រៅតារាងតុល្យការ៖							
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	១៩៦.៩១៦.០២២	១៩៦.៩១៦.០២២
លិខិតធានាបស់ធនាគារ	-	-	-	-	-	៦០.៣២៣.៨៥០	៦០.៣២៣.៨៥០
លិខិតឥណទាន	-	-	-	-	-	១០.០៣០.៦០១	១០.០៣០.៦០១
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	១២៩.៩០០	១២៩.៩០០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>២៦៧.២៧៩.៣៧៣</u>	<u>២៦៧.២៧៩.៣៧៣</u>
ការប្រឈមឥណទានអតិថិជនសរុប	<u>១.១៣៨.៥៧៦.៥២៥</u>	<u>២.០៨១.៨៨៥.៨២៧</u>	<u>១.៥៦០.០៦១.៧២១</u>	<u>១៩៩.៩០៤.៦៤៣</u>	<u>២២៧.១២៨.៥៧៩</u>	<u>១.៣២៥.២១៥.៦១៩</u>	<u>៨.៤៤៤.០៩៥.០០០</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៤.៦៩៩.៧៩៦.៧០៦</u>	<u>៨.៥៧៥.២៨៧.៧២១</u>	<u>៦.៤២៥.៨៩៤.២២៩</u>	<u>៨២៣.៤០៧.២២៥</u>	<u>៩៣៥.៥៨២.៦១៧</u>	<u>៥.៣៩១.០៨២.៣៩៩</u>	<u>៣៤.១៨១.៧២១.៥៨៥</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សម្ព័ន្ធធនាគារ							
	ត្រីប្បភូតហិរញ្ញវត្ថុ ដុល្លារកម្ពុជា	ការបាត់បង់និង លក់រាយ ដុល្លារកម្ពុជា	សេវាធានា ដុល្លារកម្ពុជា	គេហដ្ឋាន ដុល្លារកម្ពុជា	ផលិតផល ដុល្លារកម្ពុជា	ការបិទបញ្ចប់ ដុល្លារកម្ពុជា	សេវាធានាផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យ								
សកម្មក្នុងតារាងពុលកាត								
សាច់ប្រាក់ក្នុងដៃ	៤៥០.៣៧៥.១៤៩	-	-	-	-	-	-	៤៥០.៣៧៥.១៤៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ	៥៧៧.១១៧.២៩៨	-	-	-	-	-	-	៥៧៧.១១៧.២៩៨
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	-	៤១៥.៤៥៦.៩៦០	៤១៥.៤៥៦.៩៦០
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៨០១.០៨៤.៣៩២	៨០១.០៨៤.៣៩២
ឥណទាននិងបុរេប្រទាន-សុទ្ធ	១៥.៩៥៤.៣៦៥	១.៨១៦.០៧៥.៩៦៨	១.៣៦៤.៦៨២.៣៥៥	១៩០.៥០៧.១៨៧	១៧៩.៩៨០.៨៣៩	១.០៩៣.៩៧១.១៦២	៧៣២.៧៨១.៦២៧	៥.៣៩៣.៩៥៣.៥០៣
ទ្រព្យសកម្មផ្សេងៗ	២.១៨៣.៧២២	-	-	-	-	-	៥.៥៣៦.៨១៦	៧.៧២០.៥៣៨
	<u>១.០៤៥.៦៣០.៥៣៤</u>	<u>១.៨១៦.០៧៥.៩៦៨</u>	<u>១.៣៦៤.៦៨២.៣៥៥</u>	<u>១៩០.៥០៧.១៨៧</u>	<u>១៧៩.៩៨០.៨៣៩</u>	<u>១.០៩៣.៩៧១.១៦២</u>	<u>១.៩៥៤.៨៥៩.៧៩៥</u>	<u>៧.៦៤៥.៧០៧.៨៤០</u>
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យ								
សកម្មក្រៅតារាងពុលកាត								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១៥៦.១០៤.៦២៩	១៥៦.១០៤.៦២៩
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៤៩.២៧១.៤១១	៤៩.២៧១.៤១១
លិខិតឥណទាន	-	-	-	-	-	-	៩.៧១៣.៥៣៧	៩.៧១៣.៥៣៧
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	-	៣០០.០៣០	៣០០.០៣០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>២០៥.៣៨៩.៦០៧</u>	<u>២០៥.៣៨៩.៦០៧</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>១.០៤៥.៦៣០.៥៣៤</u>	<u>១.៨១៦.០៧៥.៩៦៨</u>	<u>១.៣៦៤.៦៨២.៣៥៥</u>	<u>១៩០.៥០៧.១៨៧</u>	<u>១៧៩.៩៨០.៨៣៩</u>	<u>១.០៩៣.៩៧១.១៦២</u>	<u>២.១៦០.២៤៩.៤០២</u>	<u>៧.៨៥១.០៩៧.៤៤៧</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៤.២៥៩.៨៩៨.៧៩៦</u>	<u>៧.៣៩៨.៦៩៣.៤៩៤</u>	<u>៥.៥៥៩.៧១៥.៩១៤</u>	<u>៧៧៦.១២៦.២៨០</u>	<u>៧៣៣.២៤១.៩៣៨</u>	<u>៤.៤៥៦.៨៣៨.៥១៤</u>	<u>៨.៨០០.៨៥៦.០៦៤</u>	<u>៣១.៩៨៥.៣៧១.០០០</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ						
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារកម្ពុជា	ការងារដុំនិង លក់រាយ ដុល្លារកម្ពុជា	សេវាកម្ម ដុល្លារកម្ពុជា	គេហដ្ឋាន ដុល្លារកម្ពុជា	ផលិតកម្ម ដុល្លារកម្ពុជា	កសិកម្ម ដុល្លារកម្ពុជា	លើកកម្ពុជា ដុល្លារកម្ពុជា
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២							
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុង							
តាមឥណទាន							
សាច់ប្រាក់ក្នុងដៃ	៥២៨.៤៧៨.១៩២	-	-	-	-	-	៥២៨.៤៧៨.១៩២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ	៥៦៧.៩០៧.៨៥៩	-	-	-	-	-	៥៦៧.៩០៧.៨៥៩
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	-	៤៦៧.០៦៧.១០១
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៣៥៩.៨០៩.០០០
ឥណទាននិងបុរេប្រទាន-សុទ្ធ	២.៦៦៤.៧០២	២.០២៨.០៤៤.០២៣	១.៥៣២.២០៣.៦២៦	១៩៣.៤៨៨.០៣៨	២២២.១៩៦.៤៨១	១.២៨២.៤២០.៩៨២	៨០៥.៣៣៧.៨០១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១០.១៣៩.៧៩០	-	-	-	-	-	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	១.៧៥០.៤៧៧	-	-	-	-	-	១៦.៣៩២.៩២៩
	១.១១០.៩៤១.១២០	២.០២៨.០៤៤.០២៣	១.៥៣២.២០៣.៦២៦	១៩៣.៤៨៨.០៣៨	២២២.១៩៦.៤៨១	១.២៨២.៤២០.៩៨២	៨.០១៧.៨៦១.០៦១
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅ							
តាមឥណទាន							
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១៩៦.៤៦៦.១០០
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៦០.១៨៥.៧៩២
លិខិតឥណទាន	-	-	-	-	-	-	១០.០៣០.៦០១
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	-	១២៩.៩០០
	-	-	-	-	-	-	២៦៦.៨១២.៣៩៣
ការប្រឈមឥណទានអតិថិជនសរុប	១.១១០.៩៤១.១២០	២.០២៨.០៤៤.០២៣	១.៥៣២.២០៣.៦២៦	១៩៣.៤៨៨.០៣៨	២២២.១៩៦.៤៨១	១.២៨២.៤២០.៩៨២	៨.២៨៤.៦៧៣.៤៥៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤.៥៧៥.៩៦៦.៤៧៣	៨.៣៥៣.៥១៣.៣៣១	៦.៣១១.១៤៦.៧៣៥	៧៩៦.៨១២.៤៦៩	៩១៥.២២៧.១៤០	៥.២៨២.២៩២.០២៥	៧.៨៨៩.៦១១.៧៨៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារកម្ពុជា	កាត់បន្ថយ ដុល្លារកម្ពុជា	សេវាធុន ដុល្លារកម្ពុជា	គេហដ្ឋាន ដុល្លារកម្ពុជា	ផលិតផល ដុល្លារកម្ពុជា	កាសិករ ដុល្លារកម្ពុជា	រោងចក្រផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុង								
តារាងតុល្យការ								
សាច់ប្រាក់ក្នុងដៃ	៤៣៩.៤៦៥.៩៨០	-	-	-	-	-	-	៤៣៩.៤៦៥.៩៨០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ	៥៤៣.៤២៦.៩២០	-	-	-	-	-	-	៥៤៣.៤២៦.៩២០
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	-	៤១២.៩៨៦.៤៥៤	៤១២.៩៨៦.៤៥៤
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៨០១.០៨៤.៣៩២	៨០១.០៨៤.៣៩២
ឥណទាននិងបុរេប្រទាន-សុទ្ធ	១៥.៩៥៤.៣៦៥	១.៧៤៨.៦០៩.៩៦១	១.៣២៧.៦៤៩.១៨៧	១៨៣.០៩០.៩៩៦	១៧៣.២៩៤.២០២	១.០៦៣.៧៩២.៧១០	៧១៩.៦៦៧.៤៩៩	៥.២៣២.០៨៤.៩២០
ទ្រព្យសកម្មផ្សេងៗ	២.១២០.២៤៩	-	-	-	-	-	៤.៦៨១.៧៣៩	៦.៨០១.៩៨៨
	<u>១.០០០.៩៦៧.៥១៤</u>	<u>១.៧៤៨.៦០៩.៩៦១</u>	<u>១.៣២៧.៦៤៩.១៨៧</u>	<u>១៨៣.០៩០.៩៩៦</u>	<u>១៧៣.២៩៤.២០២</u>	<u>១.០៦៣.៧៩២.៧១០</u>	<u>១.៩៣៨.៤២០.០៨៤</u>	<u>៧.៤៣៥.៨២៤.៦៥៤</u>
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅ								
តារាងតុល្យការ								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១៤៥.៩១៤.៤៨៨	១៤៥.៩១៤.៤៨៨
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៤៩.០៧៤.២១២	៤៩.០៧៤.២១២
លិខិតឥណទាន	-	-	-	-	-	-	៩.៧១៣.៥៣៧	៩.៧១៣.៥៣៧
ការប្តូរឬបិទបញ្ជីធុរកិច្ច	-	-	-	-	-	-	៣០០.០៣០	៣០០.០៣០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>២០៥.០០២.២៦៧</u>	<u>២០៥.០០២.២៦៧</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>១.០០០.៩៦៧.៥១៤</u>	<u>១.៧៤៨.៦០៩.៩៦១</u>	<u>១.៣២៧.៦៤៩.១៨៧</u>	<u>១៨៣.០៩០.៩៩៦</u>	<u>១៧៣.២៩៤.២០២</u>	<u>១.០៦៣.៧៩២.៧១០</u>	<u>២.១៤៣.៤២២.៣៥១</u>	<u>៧.៦៤០.៨២៦.៩២១</u>
សម្បូលនឹងការរៀបចំ (កំណត់សម្គាល់ ៥)	<u>៤.០៧៧.៩៤១.៦៥២</u>	<u>៧.១២៣.៨៣៦.៩៨១</u>	<u>៥.៤០៨.៨៤២.៧៨៨</u>	<u>៧៤៥.៩១២.៧១៨</u>	<u>៧០៦.០០០.៥៧៩</u>	<u>៤.៣៣៣.៨៩១.៥០១</u>	<u>៨.៧៣២.៣០២.៦៥៧</u>	<u>៣១.១២៨.៧២៨.៨៧៦</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយឥណទានលុបចេញពីបញ្ជី

ឧបករណ៍ហិរញ្ញវត្ថុអាចត្រូវបានលុបចេញពីបញ្ជីក្រោមការអនុម័តរបស់គណៈកម្មាធិការឥណទានកម្រិតប្រតិបត្តិ ក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើទីតាំងនោះ ឬនៅពេលដែលផ្នែកខ្លះ ឬផ្នែកទាំងអស់ត្រូវបាន ចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពីតម្រូវការឡើងវិញរបស់គូភាគី ឬនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន នៅលើទីតាំងដោយសារ ការសម្រេចចិត្តរបស់តុលាការ។ ក្នុងកាលៈទេសៈដែលហ្វាស៊ីលីតឺមួយអាចត្រូវបានលុបចេញពីបញ្ជី (Write-Off) ក្នុងករណីដូចខាងក្រោម ៖

- ក) គ្រប់ទម្រង់នៃមូលបត្រ ធានា ឬទ្រព្យធានា ត្រូវបានប្រកាស និង លក់ចេញ ប៉ុន្តែទឹកប្រាក់ដែលលក់ចេញមិនអាចទូទាត់សងគ្រប់សមតុល្យដែលនៅសល់របស់ហ្វាស៊ីលីតឺ ។
- ខ) សម្ព័ន្ធធនាគារ និងធនាគារមិនអាចប្រមូលបាន ឬមិនមានមូលហេតុសមស្រប ក្នុងការធានា ថានឹងប្រមូលបានគ្រប់ចំនួនដែលដល់កាលកំណត់សង ស្របតាម លក្ខខណ្ឌនៃកិច្ចសន្យាហ្វាស៊ីលីតឺ ។
- គ) សមភាគីបានក្ស័យធន ឬកំពុងស្ថិតក្នុងដំណាក់កាល រៀបចំឡើងវិញផ្នែកហិរញ្ញវត្ថុ និងដែលលទ្ធផលនៃការរៀបចំឡើងវិញនេះ វានឹងមិនអាចទូទាត់សង ហ្វាស៊ីលីតឺបាន។
- ឃ) ហ្វាស៊ីលីតឺនេះត្រូវបានចាត់ថ្នាក់ថា បាត់បង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.រ.ហ.អ.ក ៩ បានផ្តល់នូវ ការខាតបង់ឥណទានរំពឹងទុក (ECL) នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថាជួបការខាតបង់ទៅលើគណនីមួយ នៅក្នុងរយៈពេល ១២ខែ ត្រូវចាត់ទុកជា (ដំណាក់កាលទី១) (Stage១) ឬ មួយអាយុកាល (Lifetime) ត្រូវចាត់ទុកជា (ដំណាក់កាលទី២ និងទី៣) (Stage ២ និង Stage ៣)។ ការផ្លាស់ប្តូរវិធីសាស្ត្រ នៃការធ្វើសំវិធានធន ដែលបានបង្កើតដោយ ស.រ.ហ.អ.ក ៩ គឺក្នុងគោលបំណងដើម្បី៖

- ធានាឱ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការបាត់បង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាងមួយដែលការបាត់បង់ដែលបានកើតឡើង (Incurred Loss Model) ពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុ ដែលគុណភាពឥណទានកាន់តែយ៉ាងយឺតយ៉ាវ និងឧបករណ៍ហិរញ្ញវត្ថុដែលមិនមានការខូចខាត។និង
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃការខាតបង់ឥណទានរំពឹងទុក (ECL) ស្របទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល (Three Stage Approach) ដោយផ្អែកលើការប្រែប្រួលគុណភាពឥណទានគិត ចាប់តាំងពីហ្វាស៊ីលីតឺបាន ទទួលស្គាល់ពីដំបូង៖

វិធីសាស្ត្រ ៣ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក	ការខាតបង់ឥណទានរំពឹងទុក ១២ ខែ (ECL១២ខែ)	ការខាតបង់ឥណទានរំពឹងទុក មួយអាណត្តិ (ECLអាណត្តិ)	ការខាតបង់ឥណទានរំពឹងទុក មួយអាណត្តិ (ECLអាណត្តិ)
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទាន	ហានិភ័យឥណទាន មានការកើនឡើងជាសារវន្ត	ឥណទានដែលមានឱសភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ការទទួលស្គាល់ ការខាតបង់ឥណទាន រំពឹងទុក (Expected Credit Losses – ECL)

ទ្រព្យសកម្មហិរញ្ញវត្ថុនឹងត្រូវបានចាត់ថ្នាក់ និងត្រូវបានទទួលស្គាល់ជាបីប្រភេទផ្សេងគ្នាដែលរួមមាន៖

- ក) ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយថ្លៃដើមបានរំលស់
- ខ) ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប តាមរយៈ ចំណូលទូទៅផ្សេងៗ (FVOCI)
- គ) ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់តាមតម្លៃត្រឹមត្រូវតាមរយៈប្រាក់ចំណេញ ឬខាត (FVTPL)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬតាមរយៈចំណូលផ្សេងៗ គឺជាកម្មវត្ថុនៃការធ្វើវាយតម្លៃអ៊ីមតិរំលស់។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារ បានវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ និងសាមញ្ញ។ វិធីសាស្ត្រទូទៅមានការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល តាមរយៈការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL មួយអាស្រ័យលើការត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាការបរិច្ឆេទរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅក្នុងកាលបរិច្ឆេទនៃឥណទាននោះ។

សម្ព័ន្ធធនាគារ និងធនាគារនឹងប្រើប្រាស់ព័ត៌មានចំនួនថ្ងៃហួសកាលកំណត់សង និងការធ្វើចំណាត់ថ្នាក់របស់ធនាគារជាតិ នៃ កម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល។ ដូចគ្នានេះដែរ សម្ព័ន្ធធនាគារ និងធនាគារនឹងបង្កើតចំណាត់ថ្នាក់ ឥណទាន (Credit Scoring) ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលដែលព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធ ចំណាត់ឥណទាន ប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ ដោយប្រៀបធៀបទៅនឹងកម្រិតហានិភ័យនាការបរិច្ឆេទនៅ ពេលដែលបានផ្តល់ឱ្យឥណទាននេះត្រូវចាត់ចំណាត់ថ្នាក់នៅដំណាក់កាលទី២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែល មិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យធ្វើចំណាត់ថ្នាក់តាមដំណាក់កាល។ វា នឹងត្រូវអនុវត្តទាំងឥណទានដំណើរការ(ដំណាក់កាលទី១) ឬឥណទានមិនដំណើរការ (‘អិនភីអិល’)(ដំណាក់កាលទី៣)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ថ្នាក់របស់ធនាគារជាតិ នៃ កម្ពុជា	សូចនាករ	សូចនាករការខកខានទូទាត់សរុប
១	LT*: $0 \leq DPD \leq 29$ ST*: $0 \leq DPD \leq 99$	ធម្មតា	-	មិនខកខាន/ដំណើរការ
២	LT*: $30 \leq DPD \leq 89$ ST*: $100 \leq DPD \leq 300$	ឃ្លាំមើល	បំពេញតាមលក្ខខណ្ឌ SICR	
៣	LT*: $90 \leq DPD \leq 999$ ST*: $300 \leq DPD \leq 600$	ក្រោមស្តង់ដារ	បំពេញតាមលក្ខខណ្ឌ NPL	ខកខាន/មិនដំណើរការ
	LT*: $1000 \leq DPD \leq 3599$ ST*: $600 \leq DPD \leq 900$	សង្ស័យ		
	LT*: $DPD \geq 3600$ ST*: $DPD \geq 999$	បាត់បង់		

*LT ហួសថ្ងៃដើររយៈពេលវែង **ST ហួសថ្ងៃដើររយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើបំណាច់ថ្នាក់ របស់ BOL	សូចនាករ	សូចនាករការខកខាន ទូទាត់សង
១	$0 \leq \text{DPD} \leq 29$	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$30 \leq \text{DPD} \leq 59$	ឃ្លាំមើល	បំពេញតាមលក្ខខណ្ឌ SICR	
៣	$60 \leq \text{DPD} \leq 89$	ក្រោមស្តង់ដារ	បំពេញតាមលក្ខខណ្ឌ NPL	ខកខាន/មិនដំណើរការ
	$90 \leq \text{DPD} \leq 119$	សង្ស័យ		
	$\text{DPD} \geq 120$	បាត់បង់		

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPN)	ការធ្វើបំណាច់ថ្នាក់ របស់ នាយកដ្ឋាន គ្រប់គ្រងបទប្បញ្ញត្តិ ហិរញ្ញវត្ថុ	សូចនាករ	សូចនាករការខកខាន ទូទាត់សង
១	ទៀងទាត់	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$0 \leq \text{DPD} \leq 29$	ក្រោមស្តង់ដារ	បំពេញតាមលក្ខខណ្ឌ SICR	
៣	$30 \leq \text{DPD} \leq 59$	ឃ្លាំមើល	បំពេញតាមលក្ខខណ្ឌ NPL	ខកខាន/មិនដំណើរការ
	$60 \leq \text{DPD} \leq 89$	សង្ស័យ		
	$\text{DPD} \geq 90$	បាត់បង់		

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាភាគព្វកិច្ចតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលលេខ ៨៧ ០១៨-០០១ស រ ច ឆ ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែមិន។ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសង្ខេប	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង ឬតិចជាង ឬស្មើមួយឆ្នាំ
១-ធម្មតា(Normal) ហ្វាស៊ីលីតឺ មានការទូទាត់សងតាមកំណត់ និង មិនមានការសង្ស័យ លើការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងទៀងទាត់ស្របតាមកិច្ចសន្យា ហើយហ្វាស៊ីលីតឺ មិនមានបង្ហាញពីសញ្ញាចុះខ្សោយទាក់ទងនឹងសមត្ថភាពទូទាត់សងអាជីវកម្មលំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។	- ទៀងទាត់	- ទៀងទាត់

បទដ្ឋាន អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីត៍ដែលមាន កាលកំណត់ ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីត៍ដែលមានកាលកំណត់ ដំបូង តិចជាង ឬស្មើមួយឆ្នាំ
២- ហ្វាស៊ីលីត៍ (Special Mention) ហ្វាស៊ីលីត៍ប្រភេទនេះកំពុងស្ថិតនៅក្រោមកិច្ចគាំពារ និងមិនទាន់ហួសកាលកំណត់ទូទាត់សង ប៉ុន្តែបង្ហាញពីសញ្ញាចុះខ្សោយដែលអាចជះ ឥទ្ធិពលដល់ការទូទាត់សងរបស់អតិថិជន នាពេលអនាគត ប្រសិនបើមិនមានវិធានការ កែតម្រូវទាន់ពេលវេលា និងការយកចិត្តទុកដាក់ឱ្យបានដិតដល់ពីធនាគារ ។ សញ្ញាចុះខ្សោយនេះមានដូចជា ស្ថានភាពធ្លាក់ចុះជាបណ្តើរៗនៃអាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនិងទីផ្សារ ដែលអាចប៉ះពាល់ដល់លទ្ធភាពកម្រិតចំណេញ និងសមត្ថភាពទូទាត់សងនាពេលអនាគត ឬ ការធ្លាក់ចុះតម្លៃទ្រព្យធានា ។ ចំណាត់ថ្នាក់នេះ ត្រូវធ្វើឡើងដោយមានហេតុផលច្បាស់លាស់និងមិនគួរប្រើប្រាស់ជាការសម្របសម្រួលនៅពេលចាត់ថ្នាក់រវាងហ្វាស៊ីលីត៍ធម្មតា និង ហ្វាស៊ីលីត៍ក្រោមស្តង់ដារទេ ។	- ហ្វាស៊ីលីត៍ណា ដែលហួសកាលកំណត់សងរយៈពេលពី ៣០ថ្ងៃ រហូតដល់ ៨៩ថ្ងៃ ។ - ករណីការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើមធ្វើទុន ហិរញ្ញប្បទានឬបង្វិលទៅជា ហ្វាស៊ីលីត៍ថ្មី ។	- ហ្វាស៊ីលីត៍ណា ដែលហួសកាលកំណត់សងអតិបរមារយៈពេល ៣០ ថ្ងៃ ។ - ករណី ការទូទាត់ការប្រាក់អតិបរមារយៈពេល៣០ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើមធ្វើហិរញ្ញប្បទាន ឬបង្វិលទៅជាហ្វាស៊ីលីត៍ថ្មី ។ - ឥណទានវិបារូបន៍ត្រូវបានប្រើលើសកម្រិតអនុម័តអតិបរមារយៈពេល ៣០ថ្ងៃ ឬគណនីឥណទានវិបារូបន៍មិនមានចលនាសាច់ប្រាក់ចេញចូល(Inactive) អតិបរមា រយៈពេល ៣០ថ្ងៃ ឬលំហូរសាច់ប្រាក់សុទ្ធក្នុងគណនី នោះមិនមានគ្រប់គ្រាន់ដើម្បីទូទាត់ការប្រាក់ អតិបរមារយៈពេល៣០ថ្ងៃ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ ដំបូង តិចជាង ឬស្មើមួយឆ្នាំ
៣- ក្រោមស្តង់ដារ(Substandard) ហ្វាស៊ីលីតឺប្រភេទនេះបង្ហាញភាពទន់ខ្សោយគួរ ឱ្យកត់សម្គាល់ និងមិនត្រូវបានគាំពារគ្រប់គ្រាន់ ដោយស្ថានភាពអាជីវកម្ម ឬហិរញ្ញវត្ថុបច្ចុប្បន្ន និងសមត្ថភាពទូទាត់សងរបស់អតិថិជន ។ ជាពិសេស ប្រភពចំណូលចម្បងមិនគ្រប់គ្រាន់សម្រាប់ទូទាត់សងបំណុលធនាគារត្រូវតែសង្កេតមើលប្រភពចំណូលបន្ទាប់បន្សំផ្សេងទៀត ដូចជាការលក់ទ្រព្យធានាជាដើមដែលជាប់ពាក់ព័ន្ធអតិថិជន។ កត្តានាំឱ្យមានការចាត់ថ្នាក់ក្រោមស្តង់ដារមានដូចជា៖ - អតិថិជនគ្មានលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសងប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលនឹងជះឥទ្ធិពលមិនល្អដល់អាជីវកម្ម និងលទ្ធភាពក្រោកចំណេញរបស់អតិថិជននាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ និង/ឬអតិថិជន គ្មានលទ្ធភាពក្នុងការស្វែងរកចំណូលគ្រប់គ្រាន់ ដើម្បីទូទាត់សងបំណុល - អតិថិជនជួបប្រទះការលំបាកក្នុងការទូទាត់ហ្វាស៊ីលីតឺផ្សេងៗទៀតរបស់ធនាគារ ឬរបស់គ្រឹះស្ថានផ្សេងទៀត ប្រសិនបើមានព័ត៌មានគ្រប់គ្រាន់ និងអតិថិជនល្មើសលើលក្ខខណ្ឌនៃកិច្ចសន្យាហិរញ្ញវត្ថុ ។	- នៅពេលដែលហ្វាស៊ីលីតឺដែលហួសកាលកំណត់សងរយៈពេលពី ៩០ថ្ងៃទៅ១៧៩ថ្ងៃ ។ - នៅពេលដែល ការទូទាត់ការប្រាក់ក្នុង រយៈពេលពី ៩០ថ្ងៃ ទៅ ១៧៩ ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើមធ្វើទុនហិរញ្ញប្បទាន ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី។	- នៅពេលដែលហ្វាស៊ីលីតឺណាមួយហួសកាលបរិច្ឆេទសងក្នុងរយៈពេលអតិបរមា៦០ ថ្ងៃ ។ - នៅពេលការទូទាត់សងការប្រាក់រយៈពេលអតិបរមា៦០ ថ្ងៃ ត្រូវបានបញ្ចូលទៅជាប្រាក់ដើម មូលធនហិរញ្ញប្បទាន ឬបង្វិល ទៅក្នុងហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីនេះឥណទានវិបារូបន៍ដែលលើសកំណត់ នៃទឹកប្រាក់ដែលបានអនុម័តសម្រាប់រយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីធន្តអសកម្មក្នុងរយៈពេលអតិបរមា៦០ ថ្ងៃ ។ - ឥណទានវិបារូបន៍ដែលមិនមានលំហូរចូលគណនីធន្តសម្រាប់រយៈពេល ៦០ ថ្ងៃត្រូវតែកែប្រែជាប្រាក់កម្ចីមានកាលកំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង តិចជាង ឬ ស្មើមួយឆ្នាំ
៤-ជាប់សង្ស័យ(Doubt) ហ្វាស៊ីលីតឺបានធ្វើចំណាត់ប្រភេទនេះ បានបង្ហាញពីភាពទន់ខ្សោយដែលធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ “ក្រោមស្តង់ដារ” ដោយសារមានភាពសង្ស័យខ្លាំង ឬមិនមាន ភាពច្បាស់លាស់ចំពោះការប្រមូលមកវិញនូវ ហ្វាស៊ីលីតឺទាំងអស់ ផ្អែកលើតថភាពជាក់ស្តែង លក្ខខណ្ឌ ឬ តម្លៃទ្រព្យធានា ។ ការខាតបង់នាពេលអនាគតមានកម្រិតខ្ពស់ ទោះបីចំនួន ជាក់លាក់នៃការបាត់បង់មិនទាន់អាចកំណត់បានក៏ដោយ ។	- នៅពេលហ្វាស៊ីលីតឺដែលហួសកាលកំណត់សងរយៈពេលពី ១៨០ថ្ងៃទៅ ៣៥៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ១៨០ថ្ងៃ ទៅ៣៥៩ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី ។	- នៅពេលហ្វាស៊ីលីតឺ ដែលហួសកាលកំណត់សងអតិបរមារយៈពេល ៩០ថ្ងៃ ។ - នៅពេល ការទូទាត់ការប្រាក់អតិបរមារយៈពេល ៩០ ថ្ងៃ ត្រូវបញ្ចូលទៅ ជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីឥណទានវិបារូបន៍ត្រូវបានប្រើលើសកម្រិតអនុម័តអតិបរមារយៈពេល ៩០ថ្ងៃ ឬគណនីឥណទានវិបារូបន៍មិនមានចលនាសាច់ប្រាក់ចេញចូល (inactive)អតិបរមារយៈពេល ៩០ ថ្ងៃ ។
៥-បាត់បង់(Loss) ហ្វាស៊ីលីតឺប្រភេទនេះ ត្រូវចាត់ថ្នាក់ជាហ្វាស៊ីលីតឺ “បាត់បង់” នៅពេលធនាគារមិនអាច ប្រមូលមកវិញបាន ហើយធនាគារក៏គ្មាន ឬមានមធ្យោបាយតិចតួច ក្នុងការប្រមូលមកវិញនូវសមតុល្យហ្វាស៊ីលីតឺនៅសល់ពីអតិថិជន ។	- នៅពេលហ្វាស៊ីលីតឺណាមួយ ដែលហួសកាលកំណត់សងចំនួន ៣៦០ថ្ងៃ ឬលើសពីនេះ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣៦០ថ្ងៃ ឬច្រើនជាងត្រូវបញ្ចូលទៅជាប្រាក់ដើមឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី ។	- នៅពេលហ្វាស៊ីលីតឺដែលហួសកាលកំណត់សងអតិបរមារយៈពេល ១៨០ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមារយៈពេល ១៨០ ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីឥណទានវិបារូបន៍ ត្រូវបានប្រើលើសកម្រិតអនុម័ត អតិបរមារយៈពេល ១៨០ថ្ងៃ ឬគណនីឥណទានវិបារូបន៍មិនមានចលនាសាច់ប្រាក់ចេញចូល (inactive)អតិបរមារយៈពេល ១៨០ថ្ងៃ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំពោះហ្វានីលីដី ដែលមានការទូទាត់សង ប្រចាំត្រីមាស ប្រចាំឆមាស ឬយូរជាងនេះហើយអតិថិជនខកខានក្នុងការទូទាត់សង បានចាត់ថ្នាក់ហ្វានីលីដីនោះ “ក្រោមស្តង់ដារ” ឬចាត់ថ្នាក់អន់ជាងនេះ អាស្រ័យលើស្ថានភាពរបស់អ្នកខ្ចីលើកលែងតែអាចបញ្ជាក់ថា ហ្វានីលីដីមិនមានសញ្ញាទន់ខ្សោយ។ គោលបំណងនៃតារាងខាងលើ ការខកខានទូទាត់សងនឹងត្រូវពិចារណា គិតចាប់ពី ០៥ ថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទូទាត់សង ។ចំណាត់ថ្នាក់ ហ្វានីលីដី “ក្រោមស្តង់ដារ” នឹងត្រូវបានអនុញ្ញាតក្នុងករណីតែអតិថិជនអាចបង្ហាញច្បាស់លាស់ថា ការខកខានសងនេះ គ្រាន់តែជាការយឺតយ៉ាវបណ្តោះ អាសន្ន ។

ហ្វានីលីដីដែលត្រូវបានចាត់ថ្នាក់ “ក្រោមស្តង់ដារ” “សង្ស័យ” ឬ “បាត់បង់” នឹងត្រូវចាត់ថ្នាក់ជា ហ្វានីលីដី “មិនដំណើរការ” (Non-performing Facilities)។ ចំណែកឯហ្វានីលីដី “ធម្មតា” និង “ឃ្លាំមើល” នឹងត្រូវចាត់ថ្នាក់ជា “ហ្វានីលីដីដំណើរការ” (Performing Facilities)។

តារាងខាងក្រោមបង្ហាញពីតម្លៃអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយប្រើប្រាស់វិធីសាស្ត្ររំលស់។ លើកលែងតែមានការចង្អុលបង្ហាញជាពិសេសចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឱ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាន និងប្រភេទការពារផ្ទៃ ដើមបាត់បង់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដំណាក់កាលទី ១ EOL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានអ៊ីមកែមិន EOL មួយអាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន អ៊ីមកែមិន EOL មួយ អាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៥.៩០៦.៥៣២.៨៣៧	-	-	៥.៩០៦.៥៣២.៨៣៧	៥.២៧៥.០៣៥.៤៦៤
ឃ្លាំមើល	១.៨៨៦.៧៩១	១៥៥.៦២៩.៩៩០	-	១៥៧.៥១៦.៧៨១	២៧.២៦១.០៦០
ក្រោមស្តង់ដារ	-	-	៣០.៥៨០.៩៩០	៣០.៥៨០.៩៩០	៣២.៤០១.៧៣៤
សង្ស័យ	-	-	២៣.៤៨២.៨៨៣	២៣.៤៨២.៨៨៣	៣៦.៣៤៤.២០៧
បាត់បង់	-	-	១២៤.៧៧០.៧២៥	១២៤.៧៧០.៧២៥	៥៧.៥៣២.១១២
សមតុល្យយោងដុលសរុប	៥.៩០៨.៤១៩.៦២៨	១៥៥.៦២៩.៩៩០	១៧៨.៨៣៤.៥៩៨	៦.២៤២.៨៤៤.២១៦	៥.៤២៨.៥៧៤.៥៧៧
សំវិធានធនលើ EOL	(២០.៧០៦.៤៧៨)	(៩.៥៩៣.៤២៦)	(១៧.៩៧៧.៣១៦)	(៤៨.២៧៧.២២០)	(៣៤.៦២១.០៧៤)
តម្លៃយោង-តម្លៃសមស្រប	៥.៨៨៧.៧១៣.១៥០	១៤៦.០៣៦.៥៦៤	១៦០.៨៥៧.២៨២	៦.១៩៤.៥៦៦.៩៩៦	៥.៣៩៣.៩៥៣.៥០៣
សមមូលនឹងកាន់រៀល (កំណត់សម្គាល់ ៥)	២៤.២៥១.៤៩០.៤៦៥	៦០១.៥២៤.៦០៧	៦៦២.៥៧១.១៤៥	២៥.៥១៥.៥៨៦.២១៧	២១.៩៧៤.៩៦៦.៥៧១
ធនាគារ					
ធម្មតា	៥.៧៦៩.៦៥៥.១៥៦	-	-	៥.៧៦៩.៦៥៥.១៥៦	៥.១០៦.៨៦៤.៦៥៧
ឃ្លាំមើល	១.៨៨៦.៧៩១	១៥៣.៤៥៥.៥៤៥	-	១៥៥.៣៤២.៣៣៦	២៤.៨៣៣.៤៧៨
ក្រោមស្តង់ដារ	-	-	២៩.២១០.៣៤០	២៩.២១០.៣៤០	៣១.២០១.៧៦៨
សង្ស័យ	-	-	២១.៩៤២.៣៥២	២១.៩៤២.៣៥២	៣៤.៥៦៧.៤៩៧
បាត់បង់	-	-	១២៤.៧១០.៥៣១	១២៤.៧១០.៥៣១	៥៧.១៨០.០២៥
សំវិធានធនលើ EOL	(៧.៨៩៨.០១៦)	(៩.២៦៩.៦៩២)	(១៧.៣៧៧.៣៩៤)	(៣៤.៥៤៥.១០២)	(២២.៥៨៨.៥០៥)
តម្លៃយោង	៥.៧៦១.៦៤៣.៩៣១	១៤៤.១៨៥.៨៥៣	១០៨.៤៨៥.៨២៥	៦.០១៣.២១៥.១០៨	៥.២៧៤.០៥៨.៨៣២
សមមូលនឹងកាន់រៀល (កំណត់សម្គាល់ ៥)	២៣.៧៤០.៤៤៩.៣៥១	៥៩៣.៩០១.៥២៩	៦៥២.៨០៣.១៣០	២៤.៩៨៧.១៥៤.០១០	២១.៣១៥.៤០៨.០៤០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាមផ្ទៃដើមបានរំលស់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដំណាក់កាលទី១ EOL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិនមានអ៊ុយកែមិន EOL មួយអាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមានអ៊ុយកែមិន EOL មួយអាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៣៦០.២២៧.៤២៥	-	-	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៣៦០.២២៧.៤២៥	-	-	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២
សំវិធានធនលើ EOL	(៦០៨.០៩៥)	-	-	(៦០៨.០៩៥)	-
តម្លៃយោង - តម្លៃសមស្រប	៣៥៩.៦១៩.៣៣០	-	-	៣៥៩.៦១៩.៣៣០	៨០០.៨៩៤.៧២២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៤៨១.២៧២.០២០	-	-	១.៤៨១.២៧២.០២០	៣.២៦២.៨៤៥.០៩៨
ធនាគារ					
ធម្មតា	៣៦០.២២៧.៤២៥	-	-	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៣៦០.២២៧.៤២៥	-	-	៣៦០.២២៧.៤២៥	៨០០.៨៩៤.៧២២
សំវិធានធនលើ EOL	(៦០៨.០៩៥)	-	-	(៦០៨.០៩៥)	-
តម្លៃយោង - តម្លៃសមស្រប	៣៥៩.៦១៩.៣៣០	-	-	៣៥៩.៦១៩.៣៣០	៨០០.៨៩៤.៧២២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៤៨១.២៧២.០២០	-	-	១.៤៨១.២៧២.០២០	៣.២៦២.៨៤៥.០៩៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សាច់ប្រាក់ក្នុងដៃនិងប្រាក់បញ្ញើ នៅធនាគារផ្សេងៗសុទ្ធ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដំណាក់កាលទី ១ ECL ១២ ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានអ៊ីម៉ែត្រមិន ECL មួយអាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយ អាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	១.១២៤.៦៥៨.១៤៩	-	-	១.១២៤.៦៥៨.១៤៩	១.០២៧.៩៧១.៦១០
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១.១២៤.៦៥៨.១៤៩	-	-	១.១២៤.៦៥៨.១៤៩	១.០២៧.៩៧១.៦១០
សំវិធានធនលើ ECL	(៤៨០.៦៨៧)	-	-	(៤៨០.៦៨៧)	(៤៧៩.១៦៣)
តម្លៃយោង	១.១២៤.១៧៧.៤៦២	-	-	១.១២៤.១៧៧.៤៦២	១.០២៧.៤៩២.៤៤៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤.៦៣០.៤៨៦.៩៦៦	-	-	៤.៦៣០.៤៨៦.៩៦៦	៤.១៨៦.០០៤.២២៩
ធនាគារ					
ធម្មតា	១.០៩៦.៨១៦.៣២៧	-	-	១.០៩៦.៨១៦.៣២៧	៩៨៣.១១៣.១៨២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១.០៩៦.៨១៦.៣២៧	-	-	១.០៩៦.៨១៦.៣២៧	៩៨៣.១១៣.១៨២
សំវិធានធនលើ ECL	(៤៣០.២៧៦)	-	-	(៤៣០.២៧៦)	(២២០.២៨២)
តម្លៃយោង - តម្លៃសមស្រប	១.០៩៦.៣៨៦.០៥១	-	-	១.០៩៦.៣៨៦.០៥១	៩៨២.៨៩២.៩០០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤.៥១៦.០១៤.១៤៤	-	-	៤.៥១៦.០១៤.១៤៤	៤.០០៤.៣០៥.៦៧៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រាក់បញ្ញើតាមច្បាប់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានអ៊ីមភោមិន ECL មួយអាយុ កាល	ដំណាក់កាលទី ៣ ឥណទានដែលមាន អ៊ីមភោមិន ECL មួយ អាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធនានា					
ធម្មតា	៤៦៩.៩០៣.៤០១	-	-	៤៦៩.៩០៣.៤០១	៤១៥.៤៥៦.៩៦០
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	៤៦៩.៩០៣.៤០១	-	-	៤៦៩.៩០៣.៤០១	៤១៥.៤៥៦.៩៦០
សំវិធានធនលើ ECL	-	-	-	-	-
តម្លៃយោង	៤៦៩.៩០៣.៤០១	-	-	៤៦៩.៩០៣.៤០១	៤១៥.៤៥៦.៩៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៩៣៥.៥៣២.១០៩	-	-	១.៩៣៥.៥៣២.១០៩	១.៦៩២.៥៧១.៦៥៥
ធនាគារ					
ធម្មតា	៤៦៧.០៦៧.១០១	-	-	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	៤៦៧.០៦៧.១០១	-	-	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤
សំវិធានធនលើ ECL	-	-	-	-	-
តម្លៃយោង - តម្លៃសមស្រប	៤៦៧.០៦៧.១០១	-	-	៤៦៧.០៦៧.១០១	៤១២.៩៨៦.៤៥៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៩២៣.៨៤៩.៣៨៩	-	-	១.៩២៣.៨៤៩.៣៨៩	១.៦៨២.៥០៦.៨១៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មផ្សេងៗ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដំណាក់កាលទី ១ ECL ១២ ខែ	ដំណាក់កាលទី ២ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយ អាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធនានា					
ធម្មតា	១៨.២០៦.៩៨៣	-	-	១៨.២០៦.៩៨៣	៧.៧២៨.៤២៧
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១៨.២០៦.៩៨៣	-	-	១៨.២០៦.៩៨៣	៧.៧២៨.៤២៧
សំវិធានធនលើ ECL	(២៩.០០៥)	-	-	(២៩.០០៥)	(៧.៨៨៩)
តម្លៃយោង	១៨.១៧៧.៩៧៨	-	-	១៨.១៧៧.៩៧៨	៧.៧២០.៥៣៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៧៤.៨៧៥.០៩១	-	-	៧៤.៨៧៥.០៩១	៣១.៤៥៣.៤៧២
ធនាគារ					
ធម្មតា	១៨.១៥០.៥៥១	-	-	១៨.១៥០.៥៥១	៦.៨០៧.៤១៨
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១៨.១៥០.៥៥១	-	-	១៨.១៥០.៥៥១	៦.៨០៧.៤១៨
សំវិធានធនលើ ECL	(៧.០៤៥)	-	-	(៧.០៤៥)	(៥.៤៣០)
តម្លៃយោង	១៨.១៤៣.៥០៦	-	-	១៨.១៤៣.៥០៦	៦.៨០២.០៨៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៧៤.៧៣៣.១០១	-	-	៧៤.៧៣៣.១០១	២៧.៧១១.២៩៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានអ៊ុយកែមិន ECL មួយអយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន អ៊ុយកែមិន ECL មួយ អយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៦០.៣២៣.៨៥០	-	-	៦០.៣២៣.៨៥០	៤៩.២៧១.៤១១
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៦០.៣២៣.៨៥០	-	-	៦០.៣២៣.៨៥០	៤៩.២៧១.៤១១
សំវិធានធនលើ ECL	(១២.៧២៦)	-	-	(១២.៧២៦)	(១៥.៣២៤)
តម្លៃយោង- តម្លៃសមស្រប	៦០.៣១១.១២៤	-	-	៦០.៣១១.១២៤	៤៩.២៥៦.០៨៧
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	២៤៨.៤២១.៥២០	-	-	២៤៨.៤២១.៥២០	២០០.៦៦៩.២៩៨
ធនាគារ					
ធម្មតា	៧៣.១៨៥.៧៩២	-	-	៧៣.១៨៥.៧៩២	៥៧.៥១៧.៦៨០
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៧៣.១៨៥.៧៩២	-	-	៧៣.១៨៥.៧៩២	៥៧.៥១៧.៦៨០
សំវិធានធនលើ ECL	(៨៤.១៩១)	-	-	(៨៤.១៩១)	(១៤៤.៦២៥)
តម្លៃយោង- តម្លៃសមស្រប	៧៣.១០១.៦០១	-	-	៧៣.១០១.៦០១	៥៧.៣៧៣.០៥៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	៣០១.១០៥.៤៩៥	-	-	៣០១.១០៥.៤៩៥	២៣៣.៧៣៧.៨២៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសារវន្ត

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថា ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលឥណទានបានខកខានសង ចាប់ពី៣០ថ្ងៃ ឬច្រើនជាងសម្រាប់ ហ្វាស៊ីលីធីរយៈពេលវែង ឬចាប់ពី១៥ថ្ងៃ ឬច្រើនជាង សម្រាប់ហ្វាស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហួសកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ ត្រូវបានកំណត់សងដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

ប្រសិនបើមានភស្តុតាងបង្ហាញថា មិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន ទាក់ទងនឹងការទទួលស្គាល់ដំបូងនោះ ការធ្វើសំវិធានធន លើការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹង ត្រូវវាស់វែងជា ECL រយៈពេល ១២ខែ។ សូចនាករ មួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសង អាចជាការចង្អុលបង្ហាញពីការកើនឡើងហានិភ័យនៃការខកខានសង ដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ ធនាគារកំណត់រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាល្អអ្នកខ្ចីដើម្បីផ្តល់ភស្តុតាងថា ហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីដែលមានចែងក្នុងកិច្ចសន្យា ត្រូវបានកែប្រែភស្តុតាងដែលបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ ECL មួយអាយុកាល លែងត្រូវបានរាប់បញ្ចូលនូវប្រវត្តិនៃសងប្រាក់ធៀបនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ។

សម្ព័ន្ធធនាគារ និងធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណៈវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណៈវិនិច្ឆ័យ អាចកំណត់ពីការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន មុនឥណទាននេះមានការខកខានសង។
- លក្ខណៈវិនិច្ឆ័យ ដែលមិនស្របនឹងការកំណត់ ពេលដែលឥណទានបានហួសកាលកំណត់សង ។
- ហ្វាស៊ីលីធី មិនត្រូវបានផ្ទេរដោយផ្ទាល់ពី ECL រយៈពេល ១២ខែទៅជាហ្វាស៊ីលីធីអ៊ីម៉ែត្រិក និង
- មិនមានការប្រែប្រួលជាសារវន្ត ចំពោះសំវិធានធនលើការបាត់បង់ពីការផ្ទេររវាង PD រយៈពេល ១២ខែ (ដំណាក់កាលទី១) និង PD មួយអាយុកាល (ដំណាក់កាលទី២)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង

សម្ព័ន្ធធនាគារ និងធនាគារចាត់ ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានទូទាត់សង (Default) ស្របតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន ដូចដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ ៖

- ១) និយមន័យការខកខានទូទាត់សង/ ហ្វូស៊ីលីដធី មិនដំណើរការ ចំពោះហ្វូស៊ីលីដរយៈពេលវែង ដែលកាលកំណត់ដំបូងលើសពីមួយឆ្នាំ គឺដូចខាងក្រោម៖

ធនាគារអេស៊ីលីដា ភីអិលស៊ី

ចំនួនថ្ងៃសកលកំណត់	ចំណាត់ថ្នាក់	សូចនាករការខកខានទូទាត់សង
LT* ០ ដល់ក្រោម ៣០ថ្ងៃ		
ST** ០ ដល់ ១៥ថ្ងៃ	ធម្មតា	មិន ខកខាន/ដំណើរការ
LT* ៣០ ដល់ក្រោម ៩០ថ្ងៃ		
ST** ១៥ថ្ងៃ ដល់ ៣០ថ្ងៃ	ឃ្លាំមើល	
LT* ៩០ ដល់ក្រោម ១៨០ថ្ងៃ		
ST** ៣១ថ្ងៃ ដល់ ៦០ថ្ងៃ	ក្រោមស្តង់ដារ	ខកខាន/មិនដំណើរការ
LT* ១៨០ ដល់ក្រោម ៣៦០ថ្ងៃ		
ST** ៦១ថ្ងៃ ដល់ ៩០ថ្ងៃ	សង្ស័យ	
LT* ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	
ST** ចាប់ពី ៩១ថ្ងៃ		

*LT ហ្វូស៊ីលីដរយៈពេលវែង **ST ហ្វូស៊ីលីដរយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ចំនួនថ្ងៃសកលកំណត់	ចំណាត់ថ្នាក់	សូចនាករការខកខានទូទាត់សង
០ ដល់ ៣០ ថ្ងៃ	ធម្មតា	មិន ខកខាន/ដំណើរការ
៣០ ដល់ ៩០ ថ្ងៃ	ឃ្លាំមើល	
៩០ ដល់ ១៨០ ថ្ងៃ	ក្រោមស្តង់ដារ	ខកខាន/មិនដំណើរការ
១៨០ ដល់ ៣៦០ ថ្ងៃ	សង្ស័យ	
ចាប់ពី ៣៦០ ថ្ងៃ	បាត់បង់	

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ចំនួនថ្ងៃសកលកំណត់	ចំណាត់ថ្នាក់	សូចនាករការខកខានទូទាត់សង
ទៀងទាត់	ធម្មតា	មិន ខកខាន/ដំណើរការ
០ ដល់ ២៩ ថ្ងៃ	ក្រោមស្តង់ដារ	
៣០ ដល់ ៦០ ថ្ងៃ	ឃ្លាំមើល	ខកខាន/មិនដំណើរការ
៦១ ដល់ ៩០ ថ្ងៃ	សង្ស័យ	
ចាប់ពី ៩១ ថ្ងៃ	បាត់បង់	

២) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានទៅជា “ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់” ទោះបីថ្ងៃ ហួសកាលកំណត់សង (DPD) មិនចូលនៅក្នុងខណ្ឌការខកខានទូទាត់សង ។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត ដោយវាយតម្លៃ ថាតើហានិភ័យឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្តដែរឬទេ ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ គឺ៖ មូលដ្ឋាន (Base Case) បានកំណត់នូវប្រូបាប៊ី-
លីតេនៃការកើតឡើង ៦០% ហើយសេណារីយ៉ូដែលនៅសល់ពីរទៀត គឺបានកំណត់ ២០% សម្រាប់សេណារីយ៉ូកើន
ឡើង (Upside) និង ២០% សម្រាប់សេណារីយ៉ូថយចុះ (Downside)។ សេណារីយ៉ូ ជាមូលដ្ឋាន (Base Case) ត្រូវបាន បង្កើត
ស្របទៅនឹង ព័ត៌មានដែលប្រើដោយសម្ព័ន្ធធនាគារ និងធនាគារ សម្រាប់គោលបំណងផ្សេងទៀតដូចជា ការធ្វើផែនការ
យុទ្ធសាស្ត្រ និងផែនការថវិកា។

ការពិចារណាព័ត៌មានខាងក្រៅ រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល
ធនាគារជាតិ នៃបណ្តាប្រទេសដែលសម្ព័ន្ធធនាគារធ្វើ និងធនាគារប្រតិបត្តិការ ស្ថាប័នអន្តរជាតិឈានមុខដូចជាមូលនិធិ
រូបិយវត្ថុអន្តរជាតិ និងអ្នកព្យាករណ៍សេដ្ឋកិច្ច ដែលជ្រើសរើសមកពីបណ្តាក្រុមហ៊ុនឯកជន ឬគ្រឹះស្ថានសិក្សា។

សម្ព័ន្ធធនាគារ និងធនាគារបានកំណត់និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទាន
សម្រាប់ ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដោយប៉ាន់ស្មាន
ទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច (MEV) ហានិភ័យឥណទាន និងការបាត់បង់ឥណទាន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

សេណារីយ៉ូសេដ្ឋកិច្ចនៃ សម្ពាធឥណទានរបស់ធនាគារដែលបានប្រើគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រួមមានសូចនាករសំខាន់ៗដូចខាងក្រោមសម្រាប់ប្រទេសកម្ពុជាឆ្នាំដែលបញ្ចប់ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦៖

ហានិភ័យ	២០២២	២០២៣	២០២៤	២០២៥	២០២៦
១- ឥណទានខ្នាតតូច					
- ឥណទានក្នុងស្រុកផ្តល់ដល់វិស័យឯកជន (%នៃផលិតផលក្នុងស្រុកសរុប)					
មូលដ្ឋាន	១១៨,៦៨%	១២២,១៥%	១២៣,៨០%	៧០,៨៨%	៧០,៨៨%
កើន	៦៧,៣៨%	៧០,៨៥%	៧២,៥១%	១៩,៥៨%	១៩,៥៨%
ថយចុះ	១៦៩,៩៧%	១៧៣,៤៤%	១៧៥,១០%	១២២,១៧%	១២២,១៧%
- គ្រប់ធាតុរបស់សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រទេសកម្ពុជាឆ្នាំ២០០៦ ស្មើ១០០					
មូលដ្ឋាន	១៨៧,៣៧	១៨៧,៦៤	១៨៧,៨០	១៦១,៤៣	១៦១,៤៣
កើន	១៦៦,៤៣	១៦៦,៧០	១៦៦,៨៦	១៤០,៤៩	១៤០,៤៩
ថយចុះ	២០៨,៣០	២០៨,៥៨	២០៨,៧៤	១៨២,៣៧	១៨២,៣៧
២- ឥណទានគេហដ្ឋាន					
- ផលិតផលក្នុងស្រុកសរុបតាមតម្លៃបច្ចុប្បន្នរបស់សហគ្រាស (% ពីមួយឆ្នាំទៅមួយឆ្នាំ)					
មូលដ្ឋាន	៨,៦៨%	៧,៩៩%	៧,៧៦%	១៤,៣៩%	១៤,៣៩%
កើន	២០,០២%	១៩,៣៤%	១៩,១១%	២៥,៧៤%	២៥,៧៤%
ថយចុះ	-២,៦៧%	-៣,៣៥%	-៣,៥៨%	៣,០៤%	៣,០៤%
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុង					
មូលដ្ឋាន	១២,៥០%	១២,០០%	១១,៧៥%	៨០,៤៧%	៨០,៤៧%
កើន	-១៥៨,០៨%	-១៥៨,៥៨%	-១៥៨,៨៣%	-៩០,១១%	-៩០,១១%
ថយចុះ	១៨៣,០៨%	១៨២,៥៨%	១៨២,៣៣%	២៥១,០៥%	២៥១,០៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

ហានិភ័យ	២០២២	២០២៣	២០២៤	២០២៥	២០២៦
១- ឥណទានវិញ្ញាបន្ន					
- គ្រប់ធាតុរបស់សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រទេសកម្ពុជា ឆ្នាំ២០០៦ ស្មើ១០០					
មូលដ្ឋាន	១៩៧,៦៩	១៩៨,៦០	១៩៩,០២	១៦៤,៥៧	១៦៤,៥៧
កើន	១៧៦,៤៨	១៧៧,៤០	១៧៧,៨១	១៤៣,៣៦	១៤៣,៣៦
ថយចុះ	២១៨,៩០	២១៩,៨១	២២០,២៣	១៨៥,៧៨	១៨៥,៧៨

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើហ្វូស៊ីលីដី ផ្សេងៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលអាចរកបានក្នុង រយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌ ទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការខូចខាតឥណទានរបស់អតិថិជននាពេលបច្ចុប្បន្នភាព និង សក្តានុពល ។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងឥណទាន ដែលបានចរចាឡើងវិញ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្រប អនុលោមតាមគោលការណ៍ គណនេយ្យ ដែលមាន ចែងក្នុងកំណត់សម្គាល់ ២(ង)(វ)។

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនបណ្តាលឱ្យមានការមិន ទទួលស្គាល់ (Derecognition) ។ ការកំណត់ថា តើហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីការប្រៀបធៀបនៃ៖

- ការខកខានសងមួយអាយុកាល (Lifetime PD) នៅកាលបរិច្ឆេទនៃការវាយការណ៍ ដោយផ្អែកលើលក្ខខណ្ឌដែល បានកែប្រែ ។
- ការខកខានមួយអាយុកាល (Lifetime PD) ដែលនៅសល់ដែលបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យស្តីពីការ ទទួលស្គាល់ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ (ត)

នៅពេលដែលការកែប្រែបានធ្វើឱ្យមានការមិនទទួលស្គាល់ឥណទានថ្មីត្រូវបានទទួលស្គាល់និងបែងចែកសម្រាប់ ដំណាក់កាលទី១ (សន្មតថាវាមិនមាន អ៊ីមភ័យមិននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែលម្អជាទូទៅរួមបញ្ចូលការពន្យារឥណទានប្រតិទិន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ(ត)

សំវិធានធនលើការខាតបង់

ក្នុងការិយបរិច្ឆេទ សំវិធានធនលើ (ការកាត់ត្រាត្រឡប់)/ការបាត់បង់ ដែលត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាតនិងលទ្ធផល លម្អិតផ្សេងៗចន្លោះពេលមានដូចខាងក្រោម៖

ប្រភេទ	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារនានាសុទ្ធ	១៦.៣៧០	(៨១.៣៨៥)	៦៦.៧២៤	(៣៣១.០៧៤)	២០៩.២៣៥	៧៨.៨២០	៨៥២.៨៤២	៣២០.៦៤០
ឥណទាន និងបុរេប្រទាន	១៩.៣៤៣.៧៦៣	១៣.៧៩៧.៩៤៧	៧៨.៨៤៥.១៧៨	៥៦.១៣០.០៤៨	១២.៩៨០.៥៦៩	៤២៩.៥៣៨	៥២.៩០៨.៧៩៩	១.៧៤៧.៣៦០
ការវិនិយោគលើមូលបត្របំណុល	៦០៨.០៩៥	-	២.៤៧៨.៥៩៥	-	៦០៨.០៩៥	-	២.៤៧៨.៥៩៥	-
ទ្រព្យសកម្មផ្សេងៗ	២១.១៦៦	(១៧៤.៥៨៨)	៨៦.២៧៣	(៧១០.២២៤)	១.៦១៦	(១៩១.៦០៤)	៦.៤៨៧	(៧៧៩.៤៤៥)
	១៩.៩៨៩.៣៩៤	១៣.៥២៣.៣៥៩	៨១.៤៧៦.៧៧០	៥៥.០៨៨.៧៥០	១៣.៧៩៩.៥១៥	៣១៦.៧៥៤	៥៦.២៩៦.៨២៣	១.២៨៨.៥៥៥
កិច្ចសន្យាធានាហិរញ្ញវត្ថុ	(២.៤៤១)	(១៣៩.៤៤៩)	(៩.៩៥០)	(៥៦៧.២៧៩)	(៦០.៣៦៦)	(៣៨០.៥៦៩)	(២៤៦.០៥២)	(១.៥៤៨.១៥៥)
សរុប	១៩.៩៨៦.៩៥៣	១៣.៤០៣.៨៦០	៨១.៤៦៦.៨២០	៥៤.៥២១.៤៧១	១៣.៧៣៩.១៤៩	(៦៣.៨១៥)	៥៦.០០០.៧៧១	(២៥៩.៦០០)

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនលើការខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ឥណទាននិងបុរេប្រទានតាមផ្ទៃដើមបានរំលស់	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២				ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១			
	ដំណាច់កាលបរិច្ឆេទ ១	ដំណាច់កាលបរិច្ឆេទ ២	ដំណាច់កាលបរិច្ឆេទ ៣	សរុប ដុល្លារអាមេរិក	ដំណាច់កាលបរិច្ឆេទ ១	ដំណាច់កាលបរិច្ឆេទ ២	ដំណាច់កាលបរិច្ឆេទ ៣	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
គិតត្រឹមថ្ងៃទី ១ ខែមករា	១៧.៣៤៤.៧០៣	២.១៩៥.៤១៩	១៥.០៨០.៩៥២	៣៤.៦២១.០៧៤	១១.៩០៥.៤៩៨	៣.៣០៣.៦៩៨	២០.១៣៣.៣៥១	៣៥.៣៤២.៥៤៧
សំវិធានធន(កត់ត្រាត្រឡប់)លើការបាត់បង់ក្នុងការិយបរិច្ឆេទ	៣.៣៦១.៧៧៦	៧.៣៩៨.០០៧	៨.៥៨៣.៩៨០	១៩.៣៤៣.៧៦៣	៥.៤៣៩.២០៥	(១.១០៨.២៧៩)	៩.៤៦៧.០២១	១៣.៧៩៧.៩៤៧
ការលុបចោលក្នុងការិយបរិច្ឆេទ	-	-	(២.១៤៣.៣១៧)	(២.១៤៣.៣១៧)	-	-	(១១.៣៩៣.៧១៦)	(១១.៣៩៣.៧១៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៣.៥៤៤.៣០០)	(៣.៥៤៤.៣០០)	-	-	(៣.១២៥.៧០៤)	(៣.១២៥.៧០៤)
ការិយបរិច្ឆេទចុងក្រោយ	<u>២០.៧០៦.៤៧៩</u>	<u>៩.៥៩៣.៤២៦</u>	<u>១៧.៩៧៧.៣១៥</u>	<u>៤៨.២៧៧.២២០</u>	<u>១៧.៣៤៤.៧០៣</u>	<u>២.១៩៥.៤១៩</u>	<u>១៥.០៨០.៩៥២</u>	<u>៣៤.៦២១.០៧៤</u>
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	<u>៨៥.២៨៩.៩៨៧</u>	<u>៣៩.៥១៥.៣២២</u>	<u>៧៤.០៤៨.៥៦១</u>	<u>១៩៨.៨៥៣.៨៧០</u>	<u>៧០.៦៦២.៣២០</u>	<u>៨.៩៤៤.១៣៧</u>	<u>៦១.៤៣៩.៧៩៩</u>	<u>១៤១.០៤៦.២៥៦</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

ព័ត៌មាន និងប្រែប្រួលតាមផ្ទៃដើមប្រាក់	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២				ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១			
	ដំណាច់កាលបរិច្ឆេទ ១	ដំណាច់កាលបរិច្ឆេទ ២	ដំណាច់កាលបរិច្ឆេទ ៣	សរុប	ដំណាច់កាលបរិច្ឆេទ ១	ដំណាច់កាលបរិច្ឆេទ ២	ដំណាច់កាលបរិច្ឆេទ ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ								
គិតត្រឹមថ្ងៃទី ១ ខែមករា	៦.៧៨១.៩៩៩	១.៦៩៦.៦៨៥	១៤.១០៩.៨២១	២២.៥៨៨.៥០៥	១០.៨៣៩.១៥៥	២.៩០៦.៩៤១	១៧.៤៦៣.២៩៣	៣១.២០៩.៣៨៩
សំវិធានធន(កត់ត្រាត្រឡប់)លើការបាត់បង់ក្នុងការិយបរិច្ឆេទ	១.១១៦.០១៧	៧.៥៧៣.០០៧	៤.២៩១.៥៤៥	១២.៩៨០.៥៦៩	(៤.០៥៧.១៥៦)	(១.២១០.២៥៦)	៥.៦៩៦.៩៥០	៤២៩.៥៣៨
ការលុបចោលក្នុងការិយបរិច្ឆេទ	-	-	(៧៧០.២០៥)	(៧៧០.២០៥)	-	-	(៨.២៨១.៧៤៦)	(៨.២៨១.៧៤៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(២៥៣.៧៦៧)	(២៥៣.៧៦៧)	-	-	(៧៦៨.៦៧៦)	(៧៦៨.៦៧៦)
ការិយបរិច្ឆេទចុងក្រោយ	៧.៨៩៨.០១៦	៩.២៦៩.៦៩២	១៧.៣៣៧.១៥៩	៣៤.៥០៥.១០៧	៦.៧៨១.៩៩៩	១.៦៩៦.៦៨៥	១៤.១០៩.៨២១	២២.៥៨៨.៥០៥
សមូលនិធិរៀបចំ(កំណត់សម្គាល់ ៥)	៣២.៥៣១.៩២៩	៣៨.១៨១.៨៦១	៧១.៥៧៧.៤៨៦	១៤២.២៩១.២៧៦	២៧.៦២៩.៨០៥	៦.៩១២.២៩៥	៥៧.៤៨៣.៤១១	៩២.០២៥.៥១១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

សាច់ប្រាក់ក្នុងដៃនិងប្រាក់បញ្ញើនៅធនាគារ ផ្សេងៗសុទ្ធ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១	
	ដំណាច់កាល ទី	ដំណាច់កាល ទី	ដំណាច់កាល ទី	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	៤៧៩.១៦៣	-	-	៤៧៩.១៦៣	៥៨២.៤៤៤
សំវិធានធន(កត់ត្រាត្រឡប់)លើការបាត់បង់ ក្នុងការិយបរិច្ឆេទ	១៦.៣៧០	-	-	១៦.៣៧០	(៨១.៣៨៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៤.៨៤៦)	-	-	(១៤.៨៤៦)	(២១.៨៤៦)
ការិយបរិច្ឆេទចុងក្រោយ	៤៨០.៦៨៧	-	-	៤៨០.៦៨៧	៤៧៩.១៦៣
<i>សមមូលនឹងពាន់រៀល (កំណត់ សម្គាល់ ៥)</i>	១.៩៧៩.៩៥០	-	-	១.៩៧៩.៩៥០	១.៩៥២.១១០
ធនាគារ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	២២០.២៨២	-	-	២២០.២៨២	១៤១.៥៤៣
សំវិធានធនលើការបាត់បង់ ក្នុង ការិយបរិច្ឆេទ	២០៩.២៣៥	-	-	២០៩.២៣៥	៧៨.៨២០
លម្អៀងពីការប្តូររូបិយប័ណ្ណ	៧៥៩	-	-	៧៥៩	(៨១)
ការិយបរិច្ឆេទចុងក្រោយ	៤៣០.២៧៦	-	-	៤៣០.២៧៦	២២០.២៨២
<i>សមមូលនឹងពាន់រៀល (កំណត់ សម្គាល់ ៥)</i>	១.៧៧២.៣០៧	-	-	១.៧៧២.៣០៧	៨៩៧.៤២៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

ទ្រព្យសកម្មផ្សេងៗ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២				ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១
	ដំណាច់កាល ទី ១	ដំណាច់កាល ទី ២	ដំណាច់កាល ទី ៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	៧.៨៨៩	-	-	៧.៨៨៩	១៩៩.៣៩៣
សំវិធានធន/(កត់ត្រាត្រឡប់)លើការបាត់បង់ ក្នុងការិយបរិច្ឆេទ	២១.១៦៦	-	-	២១.១៦៦	(១៧៤.៥៨៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៥០)	-	-	(៥០)	(១៦.៩១៦)
ការិយបរិច្ឆេទចុងក្រោយ	២៩.០០៥	-	-	២៩.០០៥	៧.៨៨៩
សមមូលនឹងពាន់រៀល (កំណត់ សម្គាល់ ៥)	១១៩.៤៧២	-	-	១១៩.៤៧២	៣២.១៤០
ធនាគារ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	៥.៤៣០	-	-	៥.៤៣០	១៩៧.០៤៥
សំវិធានធន/(កត់ត្រាត្រឡប់)លើការបាត់បង់ ក្នុងការិយបរិច្ឆេទ	១.៦១៦	-	-	១.៦១៦	(១៩១.៦០៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១)	-	-	(១)	(១១)
ការិយបរិច្ឆេទចុងក្រោយ	៧.០៤៥	-	-	៧.០៤៥	៥.៤៣០
សមមូលនឹងពាន់រៀល (កំណត់ សម្គាល់ ៥)	២៩.០១៨	-	-	២៩.០១៨	២២.១២២

បណ្តាញ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ការវិនិយោគលើមូលបត្របំណុល	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	
	ដំណាច់ការប ទី ១	ដំណាច់ការប ទី ២	ដំណាច់ការប ទី ៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធបណ្តាញ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	-	-	-	-	-
សំវិធានធនលើការបាត់បង់ក្នុង ការិយបរិច្ឆេទ	៦០៨.០៩៥	-	-	៦០៨.០៩៥	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-
ការិយបរិច្ឆេទចុងក្រោយ	៦០៨.០៩៥	-	-	៦០៨.០៩៥	-
សមមូលនឹងពាន់រៀល (កំណត់ សម្គាល់ ៥)	២.៥០៤.៧៤៣	-	-	២.៥០៤.៧៤៣	-
បណ្តាញ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	-	-	-	-	-
សំវិធានធន(កត់ត្រាត្រឡប់)លើការបាត់បង់ ក្នុងការិយបរិច្ឆេទ	៦០៨.០៩៥	-	-	៦០៨.០៩៥	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-
ការិយបរិច្ឆេទចុងក្រោយ	៦០៨.០៩៥	-	-	៦០៨.០៩៥	-
សមមូលនឹងពាន់រៀល (កំណត់ សម្គាល់ ៥)	២.៥០៤.៧៤៣	-	-	២.៥០៤.៧៤៣	-

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២			ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១	
	ដំណាច់កាល ទី១	ដំណាច់កាល ទី២	ដំណាច់កាល ទី៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	១៥.៣២៤	-	-	១៥.៣២៤	១៥៤.៩០៧
សំវិធានធនលើការបាត់បង់ ក្នុង ការិយបរិច្ឆេទ	(២.៤៤១)	-	-	(២.៤៤១)	(១៣៩.៤៤៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៥៧)	-	-	(១៥៧)	(១៣៤)
ការិយបរិច្ឆេទចុងក្រោយ	១២.៧២៦	-	-	១២.៧២៦	១៥.៣២៤
<i>សមមូលនឹងពាន់រៀល(កំណត់ សម្គាល់ ៥)</i>	៥២.៤១៨	-	-	៥២.៤១៨	៦២.៤៣០
ធនាគារ					
គិតត្រឹមថ្ងៃទី ១ ខែ មករា	១៤៤.៦២៥	-	-	១៤៤.៦២៥	៥២៥.៣២៤
ការកាត់ត្រាត្រឡប់សំវិធានធន លើការ បាត់បង់ក្នុងការិយបរិច្ឆេទ	(៦០.៣៦៦)	-	-	(៦០.៣៦៦)	(៣៨០.៥៦៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦៨)	-	-	(៦៨)	(១៣០)
ការិយបរិច្ឆេទចុងក្រោយ	៨៤.១៩១	-	-	៨៤.១៩១	១៤៤.៦២៥
<i>សមមូលនឹងពាន់រៀល(កំណត់ សម្គាល់ ៥)</i>	៣៨៦.៧៨៣	-	-	៣៨៦.៧៨៣	៥៨៩.២០២

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(៨) ការរីករាលដាលនៃកូវីដ-១៩ និងផលប៉ះពាល់ទៅលើ ECL

ដើម្បីឆ្លើយតបមួយនឹងស្ថានភាពនៃជម្ងឺកូវីដ-១៩ និងការរំពឹងទុករបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ច លក្ខខណ្ឌសំខាន់ៗ និងការសន្មតដែលបានប្រើប្រាស់ក្នុងការគណនា ECL របស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានត្រួតពិនិត្យ និងគណនាឡើងវិញ។ សេណារីយ៉ូសេដ្ឋកិច្ច និងការសន្មតលើម៉ាយក្រូសេដ្ឋកិច្ចនាពេលអនាគតដែលជួយគាំទ្រក្នុងការគណនា ECL ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៣៨.១ (ឆ)។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ត្រូវបានប្រមូលផ្តុំយ៉ាងសមហេតុផលដោយប្រើប្រាស់គំរូ ECL របស់សម្ព័ន្ធធនាគារ និងធនាគារដែលបានគណនាឡើងវិញ។

គំរូ ECL របស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានរៀបចំឡើងវិញ និងគណនាដោយប្រើប្រាស់និន្នាការប្រវត្តិសាស្ត្រ និងទំនាក់ទំនងក៏ដូចជាសេណារីយ៉ូសេដ្ឋកិច្ចនាពេលអនាគត។ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទៅលើកំណើនសេដ្ឋកិច្ចដែលជាលទ្ធផលពីអថេរសេដ្ឋកិច្ចត្រូវបានប្រើក្នុងគំរូដែលបានបង្ហាញហួសដែនកំណត់ ដែលបណ្តាលឱ្យគំរូស្តង់ដារ ស.រ.ហ.អ.ក ៩ ដែលជាលទ្ធផលមិនសមស្របពីស្ថានភាពនៃជម្ងឺកូវីដ-១៩។ ដូច្នេះគំរូ ECL អាចបណ្តាលឱ្យមានលក្ខណៈអភិរក្សនិយម ឬសុទ្ធិនិយមហួសហេតុ ដែលផ្អែកលើផលបត្រ ឬផ្នែកដែលជាក់លាក់ណាមួយ។ ជាលទ្ធផល ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និងធនាគារ គឺសមស្របក្នុងឆ្លុះបញ្ចាំងពី ECL ដែលជាវិធីមួយដើម្បីបញ្ចៀសការប៉ាន់ស្មាននៅក្រោមកម្រិត ឬការប៉ាន់ស្មានហួសកម្រិតក្នុងស្ថានភាពទាំងនេះ។

ដើម្បីកំណត់អំពីផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទៅលើអតិថិជនរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តលើការកំណត់ និងត្រួតពិនិត្យជាប្រចាំរបស់អតិថិជនដែលបណ្តាលឱ្យមានការកើនឡើងលើហានិភ័យឥណទាន និងឱនភាពនៃតម្លៃរបស់ឥណទាន ជាពិសេសនៅពេលដែលអតិថិជនទទួលបានការពន្យារពេលក្នុងការទូទាត់ និងសាច់ប្រាក់បម្រុងផ្សេងទៀតដែលរៀបចំឡើងសម្រាប់ដោះស្រាយបញ្ហាសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ឬបានទទួលការពន្យារពេលបន្ថែមក្នុងការទូទាត់ទាំងនោះ ដែលផ្តល់ជូនជាដែនកំណត់ដែលបានបង្ហាញក្នុងព័ត៌មានឥណទានរបស់អតិថិជនទាំងនេះ។

ការព្យាករណ៍សេដ្ឋកិច្ច គឺជាភាពមិនច្បាស់លាស់ក្នុងកម្រិតខ្ពស់ក្នុងបរិយាកាសសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ កត្តានេះបង្កឱ្យមានភាពមិនសមស្របក្នុងការព្យាករណ៍ និងគំរូសេដ្ឋកិច្ចមិនអាចអនុវត្តបានទេ។ កត្តានេះតម្រូវឱ្យប្រើប្រាស់ការព្យាករណ៍របស់ធនាគារជាតិ នៃ កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីចូលរួមក្នុងការវិភាគ និងវាយតម្លៃលើលទ្ធផល ECL។

សម្ព័ន្ធធនាគារ និងធនាគារ ក៏បង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច ដោយចាប់ផ្តើមពីមូលដ្ឋានគ្រឹះល្អនិងអាក្រក់។ យោងតាមសេចក្តីសម្រេចរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា ខែសីហា ឆ្នាំ២០២២ បានកំណត់ប្រូបាប៊ីលីតេ សម្រាប់សេណារីយ៉ូនីមួយៗដូចជា ៦០%២០% និង ២០%។ ដោយសារតែកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងបន្តត្រឡប់ទៅស្ថានភាពល្អប្រសើរ ហើយការគ្រប់គ្រងឥណទានរបស់ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងល្អ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឈ) ការវិភាគភាពហានិភ័យលើវាស់វែង ECL

តារាងខាងក្រោមបង្ហាញពីការផ្លាស់ប្តូរ ECL របស់ធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលបណ្តាលមកពីការផ្លាស់ប្តូរយ៉ាងសមស្របក្នុងប៉ារ៉ាម៉ែត្រទាំងនេះ ពីការសន្មតជាក់ស្តែងដែលបានប្រើប្រាស់ក្នុងការសន្មតអំពីអថេរសេដ្ឋកិច្ចរបស់ធនាគារ។

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL	
	ការកើនឡើង សេនាវីយ៉ូ	ការថយចុះ សេនាវីយ៉ូ	ការកើនឡើង សេនាវីយ៉ូ	ការថយចុះ សេនាវីយ៉ូ
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២			ដុល្លារអាមេរិក	ដុល្លារអាមេរិក
១- ឥណទានខ្នាតតូច			(៣.១៣៩.១៦២)	៥.៦៨២.៦១២
- ឥណទានក្នុងស្រុកដល់វិស័យឯកជន(% of GDP)	-៥១,២៩%	+៥១,២៩%		
- CPI កម្ពុជា គ្រប់ខ្ទង់ ២០០៦=១០០	-២០,៩៤	+២០,៩៤		
២- ឥណទានគេហដ្ឋាន			(៦៨៣.៦៦០)	៦៩៣.៥៤៥
- GDP តម្លៃបច្ចុប្បន្ន វិស័យ (YOY %)	+១១,៣៥%	-១១,៣៥%		
- ១ ដុល្លារអាមេរិក អត្រាទិន្នផលរតនាគារប្រចាំឆ្នាំ	-១៧០,៥៨%	+១៧០,៥៨%		
៣- ឥណទានវិបារបន៍			(១៨២.៧១៩)	២០០.៣៣៤
- CPI កម្ពុជា គ្រប់ខ្ទង់ ២០០៦=១០០	-២១,២១	+២១,២១		

បណ្តាញ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

(ឈ) ការវិភាគភាពហានិភ័យលើវាស់វែង ECL (ត)

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL	
	ការកើនឡើង សេនាវីយ៉ូ	ការថយចុះ សេនាវីយ៉ូ	ការកើនឡើង សេនាវីយ៉ូ ដុល្លារអាមេរិក	ការថយចុះ សេនា វីយ៉ូ ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១				
១- ឥណទានខ្នាតតូច			(៧៩៨.៧១០)	៤៩៦.៦៨២
- ឥណទាន (នាំចេញ) ការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ	+១៤,៣០%	-១៤,៣០%		
- GDPកម្ពុជា នៅថេរតម្លៃ ២០០០ (ពាន់រៀល)				
ការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ	+០,៣៩%	-០,៣៩%		
- ឥណទានក្នុងស្រុកដល់វិស័យឯកជន (% of GDP)	-៤៣,៩៥%	+៤៣,៩៥%		
២- ឥណទានខ្នាតមធ្យម			(៨០៥.៧៤៤)	២០៩.៤៣៩
- ឥណទាន (នាំចេញ) ការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ	+១៤,៣០%	-១៤,៣០%		
- GDPកម្ពុជា នៅថេរតម្លៃ ២០០០ (ពាន់រៀល)				
ការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ	+០,៣៩%	-០,៣៩%		
- ឥណទាន (នាំចូល)	-៦,៣០៨,០៧	+៦,៣០៨,០៧		
៣- ឥណទានបុគ្គលិក			(៣៨.៨៩៥)	៤២៣.៨៩១
- មិនមានការងារនៅកម្ពុជាសរុប	-០,៤៥%	+០,៤៥%		
- CPI កម្ពុជា គ្រប់ខ្ទង់២០០៦=១០០	-១៨,៧៩	+១៨,៧៩		
៤- ឥណទានវិបារ័ន			(១៤៧.៤៨៧)	៣៧២.៨៧៤
- CPI កម្ពុជា គ្រប់ខ្ទង់២០០៦=១០០	-១៨,៧៣	+១៨,៧៣		
៥- ឥណទានគេហដ្ឋាន			(១.៩២៨)	៩៥៧
- GDPកម្ពុជា នៅថេរតម្លៃ ២០០០ (ពាន់រៀល)				
ការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ	+០,៣៩%	-០,៣៩%		

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តរៀងរាល់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យទីផ្សារដែលជាហានិភ័យនៃការផ្លាស់ប្តូរនៃកម្រិត ឬភាពឡើងចុះនៃ អត្រាទីផ្សារ ឬតម្លៃទីផ្សារ រួមមានអត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស តម្លៃវត្ថុធាតុដើម និងតម្លៃមូលធន ដែលអាច ប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលអនាគត ដើមទុន ឬសមត្ថភាពក្នុងការសម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) **ហានិភ័យអត្រាការប្រាក់៖** អាចនាំមកនូវការខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និង បំណុល នៅពេល អត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរជាទៀងទាត់ ឬនៅចន្លោះពេលដែលខុសគ្នា។
- (ii) **ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស៖** អាចនាំមកនូវការខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់រូបិយប័ណ្ណជាក់លាក់ណាមួយ។
- (iii) **ហានិភ័យវត្ថុធាតុដើម និងតម្លៃមូលធន** មិនត្រូវបានអនុវត្តខណៈដែលធនាគារ មិនមានវិនិយោគ (ជួញដូរ) ភាគហ៊ុន ឬទំនិញណាមួយនោះទេ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីជួយក្រុមប្រឹក្សាភិបាល លើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យជា ទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុងដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ

- ស្របទៅតាមគោលនយោបាយធនាគាររឹងមាំ សម្ព័ន្ធធនាគារ និងធនាគារ នឹងគ្រប់គ្រងយ៉ាងសកម្មលើស្ថាន ភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ទេរផ្ទុកទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលចំណូលបានមកពីការជួញដូរផ្តាច់មុខ (Proprietary Trading) ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃមូលបត្រ។
- កម្រិតកំណត់ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា គឺបានកំណត់កម្រិតផលប៉ះពាល់អវិជ្ជមាននៃ ហានិភ័យទីផ្សារ និងមិនបង្កើតឱកាសសម្រាប់ការជួញដូរផ្តាច់មុខ (Proprietary Trading)។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់ នៃរតនាភិបាល។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តរៀងរាល់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ

- កម្រិតកំណត់បទប្បញ្ញត្តិលើភាពមិនផ្ទៃផ្ទង់គ្នានៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណ និង រូបិយប័ណ្ណបរទេសសរុប គួរត្រូវអង្កេតគ្រប់ពេលទាំងអស់។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានកម្រិតកំណត់ខាងក្នុងដែលខ្ពស់ជាងកម្រិតកំណត់របស់បញ្ញត្តិ ដើម្បីឱ្យមានដែនសុវត្ថិភាពក្នុងការធានាការអនុលោមទាំងស្រុងជាមួយច្បាប់ទៅតាមកម្រិតកំណត់ដោយបទប្បញ្ញត្តិ។
- ការកំណត់កម្រិតផ្ទៃក្នុង គឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់គណៈកម្មាធិការ ទ្រព្យសកម្ម និង ទ្រព្យអកម្ម (“ALCO”) ប៉ុន្តែចាំបាច់ត្រូវតែ ១) ចែង និងបង្ហាញអំពីហេតុផលនៅក្នុងកំណត់ហេតុ (“ALCO”) និង ២) ត្រូវបានអនុម័តជាផ្លូវការដោយប្រធាននាយកប្រតិបត្តិ។
- នាយកដ្ឋាន និងការិយាល័យដែលពាក់ព័ន្ធ គួរវាយតម្លៃជាទៀងទាត់ និងត្រួតពិនិត្យតាមដានលើហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ (“ALCO”) និងប្រធាននាយកប្រតិបត្តិ។
- រាល់ការផ្លាស់ប្តូរទៅលើកម្រិតកំណត់ផ្ទៃក្នុង ត្រូវរាយការណ៍តាមរយៈអ៊ីម៉ែល ទៅកាន់ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) នៅក្នុងថ្ងៃតែមួយនៃការផ្លាស់ប្តូរ។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានផែនការយថាភាពសម្រាប់អនុវត្ត នៅពេលដែលប្រធាននាយកប្រតិបត្តិយល់ឃើញថា កម្រិតសុវត្ថិភាពអាចនឹងមិនគ្រប់គ្រាន់ និងមានហានិភ័យលើការល្មើសលើកម្រិតកំណត់ បញ្ញត្តិលើភាពមិនផ្ទៃផ្ទង់គ្នានៃការប្តូររូបិយប័ណ្ណបរទេស។ ផែនការយថាភាពនេះគួរតែគ្រប់គ្រាន់ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិលើភាពមិនផ្ទៃផ្ទង់គ្នានៃការប្តូររូបិយប័ណ្ណបរទេស នឹងមិនត្រូវបានល្មើស។

(i) ហានិភ័យអត្រាការប្រាក់

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងការវិនិយោគហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានវាស់វែង FVOCI ត្រូវបានកំណត់តម្លៃតាមតម្លៃសមស្របដោយអនុលោមតាមវិធីសាស្ត្រដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣៩ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ គ្មាន)។ សម្ព័ន្ធធនាគារនិងធនាគារ ប្រើប្រាស់ឧបករណ៍ ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាការពារអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងការប្រឈមហានិភ័យរបស់ខ្លួន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តរៀងរាល់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលកើតឡើងដោយសារលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដែលមានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលកើតឡើងដោយសារតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ការប្រាក់ (Interest Margin) អាចកើនឡើងដោយសារការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ។ ប្រាក់កម្ចីដែលបានផ្តល់ក្នុងអត្រាការប្រាក់អថេរ ធ្វើឱ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)។ ការប្តូរអត្រាការប្រាក់បែបនេះមានផលប៉ះពាល់ជាសេដ្ឋកិច្ចលើការបង្វិល ប្រាក់កម្ចីពីអត្រាអថេរទៅអត្រាថេរ និងប៉ះពាល់ដល់ការកត់ត្រាចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលប្រាក់កម្ចីតាមអត្រាអថេរ និងប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាមអត្រាថេរដោយផ្ទាល់។ តាមការប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ព្រមព្រៀងជាមួយភាគីផ្សេងៗ ដើម្បីប្តូរតាមចន្លោះពេលវេលាជាក់លាក់ (ជាចម្បងតាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងអត្រាថេរ ក្នុងកិច្ចសន្យា និងចំនួនការប្រាក់ដែលមានអត្រាអថេរត្រូវបានគណនាដោយ យោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងនៅទំព័របន្ទាប់ បានសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌូប្រតិទានកាលផុតកំណត់សង។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	សម្ព័ន្ធធនាគារ						
	អន្តរកាល ១ខែ ដុល្លារកនរាមរិក	១ខែទៅ៣ខែ ដុល្លារកនរាមរិក	៣ខែទៅ៦ខែ ដុល្លារកនរាមរិក	៦ខែទៅ១ឆ្នាំ ដុល្លារកនរាមរិក	លើស៥ឆ្នាំ ដុល្លារកនរាមរិក	មិនមានការប្រាប់ ដុល្លារកនរាមរិក	សរុប ដុល្លារកនរាមរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៣៧.៥៦៩.៧៣២	៥៣៧.៥៦៩.៧៣២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១៦៥.៧១៣.១៧១	៣១.២៧៧.៧៣៧	១២.១៣៨.៨៦៩	-	-	៣៧៧.៤៧៧.៩៥៣	៥៨៦.៦០៧.៧៣០
ប្រាក់បញ្ញើតាមច្បាប់	-	-	៨៣.៣១៦.៣០២	-	-	៨២៦.៥៨៧.០៩៩	៨៦៩.៩០៣.៤០១
ការវិនិយោគហិរញ្ញវត្ថុ	១៩៩.២៤៩.៨១៨	៦២.០០០.០០០	១០៦.៧៧៤.៣២៩	៣០.០០០.០០០	-	១.៧៨៤.៨៥៣	៣៩៩.៨០៩.០០០
ឥណទាន និងប្រព្រឹទ្ធាន-សុទ្ធ							
- ឥណទានដំណើរការ	១៥៥.០៧០.៧៥១	២៧៥.២៣០.៨៩៤	១.០១៨.៣៦១.៥៩៣	៣.៦៦៣.៩០៥.២៩៨	៩១៥.២៨២.០៩៧	៣៧.១៩៨.៩៨៦	៦.០៦៤.០៤៩.៦១៩
- ឥណទានមិនដំណើរការ	-	-	-	-	-	១៧៨.៨៣៤.៥៩៨	១៧៨.៨៣៤.៥៩៨
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(៤៨.២៧៧.២២១)	(៤៨.២៧៧.២២១)
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	១០.១៣៩.៧៩០	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១៨.១៧៧.៩៧៨	១៨.១៧៧.៩៧៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤៧៩.០៣៣.៧៤០	៣៦៨.៥០៨.៦៣១	១.១៨០.៥៩១.០៩៣	៣.៦៩៣.៩០៥.២៩៨	៩១៥.២៨២.០៩៧	១.៥៣៩.៤៩៣.៧៦៨	៨.១៧៦.៨១៤.៦២៧
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៨.១៧២.២៧៩	១៨.៥៤៤.១៨១	១៤១.៥១៤.៧៣៩	៤៩.១៧៣.២៧៤	៧៨.៨៥០.០០០	៩៤.៨៦៨.៣៧៦	៤២៧.១២២.៨៤៩
ប្រាក់បញ្ញើរបស់អតិថិជន	២.៣៩៧.៤៣៩.១១៨	៣៨៦.១៩៨.៦៣៣	១.៣៦៣.៩៩២.២៤១	៧៣៩.៧៤៦.០៣៤	២២.៨៦២.៨៦៩	៥៦១.២៧១.៧៥៧	៥.៤៧១.៥១០.៦៥២
បំណុលកតិសន្យា	១.៣១៨.៨៨៦	២.១៦៧.៩៦០	៧.៤៥១.៤៨៨	១៥.៣២៩.៤៧១	១.២១៦.៧៥៤	-	២៧.៤៨៤.៥៩៩
ប្រាក់កម្ចី	៦៤៦.០២៤	១៥០.០១៣.៦០៧	៥៥២.៣៩៨.៧៣៦	១៦៦.៨១៤.៣១៣	៨.៣៦១.១៣៩	៥.៩៤៤.៩១៦	៨៨៤.១៧៨.៧៣៥
បំណុលបន្ទាប់បន្សំ	-	១៣.៩៣៣.៣០៦	១៤.៧៩១.៩០១	៨៤.៤៨៥.៤៨០	២៨.០៩៦.១៦៦	២.៦០៥.០៥៩	១៤៣.៩១១.៩១២
បំណុលផ្សេងៗ	-	-	-	-	-	៣៩.១៤៧.៥០១	៣៩.១៤៧.៥០១
បំណុលហិរញ្ញវត្ថុសរុប	២.៤៤៣.៥៧៦.៣០៧	៥៧០.៨៥៧.៦៨៧	២.០៨០.១៩៩.១០៥	១.០៥៥.៥៥៨.៥៧២	១៣៩.៣៨៦.៩២៨	៧០៣.៨៣៧.៦០៩	៦.៩៩៣.៣៥៦.២០៨
គ្រួសារនៃធនាគារក្រៅប្រាក់សុទ្ធ	(១.៩៦៤.៥៤២.៥៦៧)	(២០២.៣៤៩.០៥៦)	(៨៩៩.៥៨៨.០១២)	២.៦៣៨.៣៥៦.៧២៦	៧៧៥.៨៩៥.១៦៩	៨៣៥.៦២៦.១៥៩	១.១៨៣.៤៨៤.៤១៩
សមមូលនៃការរំលែង (កំណត់សម្គាល់ ៥)	(៨.០៩១.៩៥០.៨៣៣)	(៨៣៣.៤៧៥.៧៦២)	(៣.៧០៥.២៧៩.៤៥១)	១០.៨៦៧.៣៩១.៣៥៤	៣.១៩៥.៩១២.២០១	៣.៤៤២.០៦៧.៧១៨	៤.៨៧៤.៦៦៥.២២៧
ចំណែកនៃឥណទានវិបារូបនីមិនបានប្រើប្រាស់	-	-	-	-	-	១៩៦.៩១៦.០២២	១៩៦.៩១៦.០២២
ការធានាការទទួលយកនិងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧០.៣៥៤.៤៥១	៧០.៣៥៤.៤៥១
ការប្តូរធុរិយប័ណ្ណបរទេស	-	-	-	-	-	១២៩.៩០០	១២៩.៩០០
គ្រួសារនៃធនាគារក្រៅប្រាក់សុទ្ធ	-	-	-	-	-	២៦៧.៤០០.៣៧៣	២៦៧.៤០០.៣៧៣
សមមូលនៃការរំលែង (កំណត់សម្គាល់ ៥)	-	-	-	-	-	១.១០១.៤២២.១៣៧	១.១០១.៤២២.១៣៧

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

ប្រាក់បញ្ញើតាមឡាប់

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

- ឥណទានដំណើរការ

- ឥណទានមិនដំណើរការ

- សំវិធានធនឥណទានបាត់បង់

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកកស្ទះ

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

បំណុលផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

កម្លាំងធនបញ្ចូលក្នុងតារាងត្រួតពិនិត្យសុទ្ធ

សមមូលនៃការកំណត់ (កំណត់សម្គាល់ ៥)

ចំណែកនៃឥណទានវិបារបន្តមិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ការប្តូររូបិយប័ណ្ណបរទេស

កម្លាំងធនបញ្ចូលក្នុងតារាងត្រួតពិនិត្យសុទ្ធ

សមមូលនៃការកំណត់ (កំណត់សម្គាល់ ៥)

	សម្ព័ន្ធធនាគារ					
	ឆ្នាំរំលង ១ខែ ចុះឈ្មោះ	១ខែរំលង ចុះឈ្មោះ	៣ខែរំលង ចុះឈ្មោះ	១ឆ្នាំរំលង ចុះឈ្មោះ	លើសពី ចុះឈ្មោះ	មិនបាន ចុះឈ្មោះ
	-	-	-	-	-	-
	២១២.០១២.៨៣០	២១.១៦៣.៩៦៧	៨.៨១៨.៣៦០	-	-	៤៥០.៣៧៥.១៤៩
	-	-	៨៣.៣១៦.៣០២	-	-	៣៣៥.១២២.១៤១
	៥៨៥.០០២.៤៥៥	២១៥.៤៨៩.១០២	៣០០.០០០	-	-	៣៧២.១៤០.៦៥៨
	-	-	-	-	-	២៩២.៨៣៦
	១៣៨.៦០៥.២០០	២៨១.៨៧១.៧៨៦	៩២៩.៥៨៣.០៦០	៣.២២៤.៥០៦.៩៧៨	៧២៧.៧២៩.៥០០	-
	-	-	-	-	-	១២៦.២៧៨.០៥៣
	-	-	-	-	-	(៣៤.៦២១.០៧៤)
	-	-	-	-	-	៧.៧២០.៥៣៨
	៩៣៥.៦២០.៤៨៤	៥១៨.៥២៤.៨៨៥	៩៨២.០១៧.៧២២	៣.២២៤.៥០៦.៩៧៨	៧២៧.៧២៩.៥០០	១.២៥៧.៣០៨.៣០១
	៨៦.៤៥០.១៣០	១៥.៧៣៧.៩១៨	១០៤.១០៦.៥០៧	៤៩.២៣០.៩២៤	៧៣.១៥០.០០០	១៥៥.០៦៥.៥១៣
	២.៣៦៨.៧១៤.៦៩១	៣៥៨.៨០០.៦៩០	១.១៧៩.២៤៦.៦៩៣	៦៦៧.៧៥៤.៥៥៩	១៧.៨១៤.២៥២	៦៣៩.៩៤៧.៨០៨
	១.១៨៣.៣៨៤	១.៥២៣.៣៩០	៨.២៣១.១០៨	១៥.៥២១.៥៨៤	១.៤១៥.៤៧៤	-
	១.៥៦២.១២១	៥២.៧១៩.៦៨៣	១៤៩.៥៩៥.៧៣០	៣៩១.៦១១.៨២១	៦.០០៧.៥៣៩	៦.៩៩១.៩៤៩
	-	-	២៨.៧៤៨.៤៦២	៩២.២៩៥.៣៨៧	៣៥.០៧៨.៦៣៤	៣៧០.៤៥៨
	-	-	-	-	-	៥០៦.១៥៨
	-	-	-	-	-	៣២.៣៣៥.៧៧៥
	២.៤៥៧.៩១០.៣២៦	៤២៨.៧៨១.៦៩១	១.៤៦៩.៩២៨.៥០០	១.២១៦.៤១៤.២៧៥	១៣៣.៤៦៥.៨៩៩	៨៣៥.២១៧.៦១១
	(១.៥២២.២៨៩.៨៥២)	៨៩.៧៤៣.២១៤	(៤៨៧.៩១០.៧៧៨)	២.០០៨.០៩២.៧០៣	៥៩៤.២៦៣.៦០១	៤២២.០៩០.៦៤០
	(៦.២០១.៨០៨.៨១៤)	៣៦៥.៦១៣.៨៩៤	(១.៩៨៧.៧៨៨.៩១០)	៨.១៨០.៩៦៩.៦៧២	២.៤២១.០២៩.៩១០	១.៧១៩.៥៩៧.២៦៦
	-	-	-	-	-	១៤៦.១០៤.៦២៩
	-	-	-	-	-	៥៨.៩៨៤.៩៨៨
	-	-	-	-	-	៣០០.០៣០
	-	-	-	-	-	២០៥.៣៨៩.៦០៧
	-	-	-	-	-	៨៣៦.៧៥៧.២៥៩

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

ប្រាក់បញ្ញើតាមច្បាប់

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

- ឥណទានដំណើរការ

- ឥណទានមិនដំណើរការ

- សំវិធានធនឥណទានបាត់បង់

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

ក្នុងករណីបញ្ចប់ការប្រតិបត្តិសុទ្ធ

សមមូលនៃការបញ្ចប់ (កំណត់សម្គាល់ ៥)

ចំណែកនៃឥណទានវិញ្ញាបន្នមិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ការប្តូររូបិយប័ណ្ណបរទេស

ក្នុងករណីបញ្ចប់ការប្រតិបត្តិសុទ្ធ

សមមូលនៃការបញ្ចប់ (កំណត់សម្គាល់ ៥)

	ធនាគារ					
	កំណត់សម្គាល់ ១ខែ បុរេប្រទាន	១ខែទៅ៣ខែ បុរេប្រទាន	៣ខែទៅ១២ខែ បុរេប្រទាន	១ឆ្នាំទៅ៥ឆ្នាំ បុរេប្រទាន	លើស៥ឆ្នាំ បុរេប្រទាន	មិនមានការប្រាក់ បុរេប្រទាន
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥២៨.៤៧៨.១៩២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១៦៥.៧១៣.១៧១	៣០.៩៧៧.៧៣៧	១២.១៣៨.៨៦៩	-	-	៣៥៩.០៧៨.០៨២
ប្រាក់បញ្ញើតាមច្បាប់	-	-	៤៣.៣១៦.៣០២	-	-	៤២៣.៧៥០.៧៩៩
ការវិនិយោគហិរញ្ញវត្ថុ	១៥៩.២៤៩.៨១៨	៦២.០០០.០០០	១០៦.៧៧៤.៣២៩	៣០.០០០.០០០	-	១.៧៨៤.៨៥៣
ឥណទាន និងបុរេប្រទាន-សុទ្ធ						
- ឥណទានដំណើរការ	១៥០.៤៦០.០៨១	២៦៧.៣៧៧.៨២៩	៩៨៣.៩០៨.២៤៣	៣.៥៨៤.៧៤៨.១៨៣	៩០៨.១២៨.៩០៣	៣០.៣៧៤.២៥៣
- ឥណទានមិនដំណើរការ	-	-	-	-	-	១៧៥.៨៦៣.២២៣
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(៣៥.៥៤៥.១០២)
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១៨.១៤៣.៥០៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤៧៥.៤២៣.០៧០	៣៦០.៣៥៥.៥៦៦	១.១៩៦.១៣៧.៧៤៣	៣.៦១៤.៧៤៨.១៨៣	៩០៨.១២៨.៩០៣	១.៩១៣.០៦៧.៥៩៦
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤១.១៥០.០៣៦	១៤.៨២២.០៩៧	១២៤.៥៣៦.៣២២	៤៧.៣២៧.៣៦២	៧៨.៨៥០.០០០	៩៦.៧០១.៣៧០
ប្រាក់បញ្ញើរបស់អតិថិជន	២.៣៧៤.០២៨.១៨០	៣៨២.៥០១.៤៨៤	១.៣៤៥.៥១៥.៣០៥	៧២៣.៨៣០.៨៨១	១៨.៩១១.៨៥៧	៥៤៧.៩១៦.១៧១
បំណុលកតិសន្យា	១.២៥២.៧៥៨	២.០៧៥.២២៨	៧.២១៧.៤៧៧	១៤.៦២៧.២៤៩	៣១០.៣៥៩	-
ប្រាក់កម្ចី	៦៤៦.០២៣	១៤៨.៩១៦.២៦៦	៥៤៧.៧៤៨.៨៨១	១៥៨.៥១២.៩៤៨	៧.៩០៧.២២៦	៥.៦៣២.៤៤៣
បំណុលបន្ទាប់បន្សំ	-	១៣.៩៣៣.៣០៦	១៤.៧៩១.៩០១	៨៤.៤៨៥.៤៨០	២៨.០៩៦.១៦៦	២.៦០៥.០៥៩
បំណុលផ្សេងៗ	-	-	-	-	-	៣៨.៧៣១.៦៣៩
បំណុលហិរញ្ញវត្ថុសរុប	២.៤១៧.០៧៦.៩៩៧	៥១២.២៤៨.៣៨១	២.០៣៩.៨០៩.៨៨៩	១.០២៨.៧៨៣.៩២០	១៣៤.០៧៥.៦០៨	១៤៧.៩៨៦.៩៧៩
ក្នុងករណីបញ្ចប់ការប្រតិបត្តិសុទ្ធ	(១.៩៤១.៦៥៣.៩២៧)	(២០១.៨៩២.៨១៥)	(៨៩៣.៦៧២.១៤៣)	(២.៥៨៥.៩៦៤.២៦៣)	(៧៧៤.០៥៣.២៩៥)	(១.១៤៤.២៧៧.៥៨៧)
សមមូលនៃការបញ្ចប់ (កំណត់សម្គាល់ ៥)	(៧.៩៩៧.៦៧២.៥២៥)	(៨៣១.៥៩៦.៥០៥)	(៣.៦៨១.០៣៥.៥៥៧)	១០.៦៥១.៤៨៦.៧៩៩	៣.១៨៨.៣២៥.៥២២	៣.៣៨៣.៦៧១.៦៤៧
ចំណែកនៃឥណទានវិញ្ញាបន្នមិនបានប្រើប្រាស់	-	-	-	-	-	១៩៦.៤៦៦.១០០
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧០.២១៦.៣៩៣
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	១២៩.៩០០
ក្នុងករណីបញ្ចប់ការប្រតិបត្តិសុទ្ធ	-	-	-	-	-	២៦៦.៨១២.៣៩៣
សមមូលនៃការបញ្ចប់ (កំណត់សម្គាល់ ៥)	-	-	-	-	-	១.០៩៩.០០០.២៩៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)
 គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	ឆ្នាំរដូវកាល ១ខែ ដុល្លារអន្តរជាតិ	១ខែរដូវកាល ដុល្លារអន្តរជាតិ	៣ខែរដូវកាល ដុល្លារអន្តរជាតិ	១ឆ្នាំរដូវកាល ដុល្លារអន្តរជាតិ	លើសពី១ឆ្នាំ ដុល្លារអន្តរជាតិ	មូលធនការប្រាក់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៣៩.៤៦៥.៩៨០	៤៣៩.៤៦៥.៩៨០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២១២.០១២.៨៣០	២១.១៦៣.៩៦៧	៩.៨១៨.៣៦០	-	-	៣០០.៤៣១.៧៦៣	៥៤៣.៤២៦.៩២០
ប្រាក់បញ្ញើតាមច្បាប់	-	-	៤៣.៣១៦.៣០២	-	-	៣៦៩.៦៧០.១៥២	៤១២.៩៨៦.៤៥៤
ការវិនិយោគហិរញ្ញវត្ថុ	៥៨៥.០០២.៤៥៤	២១៥.៤៨៩.១០២	៣០០.០០០	-	-	២៩២.៨៣៦	៨០១.០៨៤.៣៩២
ឥណទាន និងបុរេប្រទាន-សុទ្ធ							
- ឥណទានដំណើរការ	១៣០.៨៨៦.៨៣៩	២៦៩.២៦៣.២០៥	៨៨២.៧៣៦.៨៨០	៣.១៣០.៥៨៤.៤២៤	៧១៨.២២៦.៧៨៧	-	៥.១៣១.៦៩៨.១៣៥
- ឥណទានមិនដំណើរការ	-	-	-	-	-	១២២.៩៤៩.២៩០	១២២.៩៤៩.២៩០
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(២២.៥៨៨.៥០៥)	(២២.៥៨៨.៥០៥)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៨០១.៩៨៨	៦.៨០១.៩៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩២៧.៩០២.១២៣	៥០៥.៩១៦.២៧៤	៩៣៦.១៧១.៥៤២	៣.១៣០.៥៨៤.៤២៤	៧១៨.២២៦.៧៨៧	១.២១៧.០២៣.៥០៤	៧.៤៣៥.៨២៤.៦៤៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៨៣.០៨០.២៧៦	១៤.៧៤២.០៨២	៨២.០១១.៣៤១	៤៥.៨៣៦.០២៩	៧៣.១៥០.០០០	១៥៦.៧៨៧.១០៧	៤៥៥.៦០៦.៨៣៥
ប្រាក់បញ្ញើរបស់អតិថិជន	២.៣៣៦.១៦៧.៧៧៦	៣៥១.២០៥.០៨៩	១.១៥២.៥១៩.៩១៥	៦៤៦.៨៥៤.៧៤៦	១២.១៣៣.២៧៩	៦២៨.០៤៦.១៨៥	៥.១២៦.៩២៦.៩៩០
បំណុលកតិសន្យា	១.១០៩.១៦៨	១.៤៨៧.៤០៣	៧.៦១៦.១២៥	១៤.៦៤៥.០៥៧	៥០៣.៩៨៣	-	២៥.៣៧១.៧៣៦
ប្រាក់កម្ចី	៣៥៩.៩៨៤	៤៥.១៦៦.៤៨៣	១៤៤.៦៨៤.៤២៣	៣៨១.៣៣៨.៩២៦	៥.៣២៨.៥៦១	៦.៧៦២.៦៧៩	៥៨៣.៦៤១.០៥៦
បំណុលបន្ទាប់បន្សំ	-	-	២៨.៧៤៨.៤៦២	៩២.២៩៥.៣៨៧	៣៥.០៧៨.៦៣៤	៣៧០.៤៥៨	១៥៦.៤៩២.៩៤១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៥០៦.១៥៨	៥០៦.១៥៨
បំណុលផ្សេងៗ	-	-	-	-	-	៣២.១៨៤.៤៥៧	៣២.១៨៤.៤៥៧
បំណុលហិរញ្ញវត្ថុសរុប	២.៤៩០.៧១៧.២០៤	៤១២.៦០១.០៥៧	១.៤១៥.៥៨០.២៦៦	១.១៨០.៩៨០.១៤៥	១២៦.១៩៤.៤៥៧	៨២៤.៦៥៧.០៤៤	៦.៣៨០.៧៣០.១៧៣
ឆ្លុះបញ្ចាំងឥតការប្រាក់សុទ្ធ	(១.៥៦២.៨១៥.០៨១)	៩៣.៣១៥.២១៧	(៤៧៩.៤០៨.៧២៤)	១.៩៤៩.៦០៤.២៧៩	៥៩២.០៣២.៣៣០	៣៩២.៣៦៦.៤៦០	១.០៥៥.០៩៤.៤៧១
សមមូលនៃការរំលែង (កំណត់សម្គាល់ ៥)	(៦.០៨១.៧២៨.៦៣៩)	៣៨០.១៦៦.១៩៤	(១.៩៥៣.១១១.១៤២)	៧.៩៤២.៦៨៧.៨៣៤	២.៤១១.៩៣៩.៧១២	១.៩៨៨.៥០០.៩៥៧	៤.២៩៨.៤៥៤.៩១៦
ចំណែកនៃឥណទានវិបារម្ភមិនបានប្រើប្រាស់	-	-	-	-	-	១៤៥.៩១៤.៤៨៨	១៤៥.៩១៤.៤៨៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៨.៧៨៧.៧៤៩	៥៨.៧៨៧.៧៤៩
ការប្តូរប័យប័ណ្ណបរទេស	-	-	-	-	-	៣០០.០៣០	៣០០.០៣០
ឆ្លុះបញ្ចាំងឥតការប្រាក់សុទ្ធ	-	-	-	-	-	២០៥.០០២.២៦៧	២០៥.០០២.២៦៧
សមមូលនៃការរំលែង (កំណត់សម្គាល់ ៥)	-	-	-	-	-	៨៣៥.១៧៩.២៣៦	៨៣៥.១៧៩.២៣៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគវេទយិតភាពតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និងធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃសមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ ប្រសិនបើមានបម្រែបម្រួលអត្រាការប្រាក់ណាមួយនាការបរិច្ឆេទរបាយការណ៍នេះ វានឹងមិនមានផលប៉ះពាល់ដល់របាយការណ៍ចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេលទេ។

ការវិភាគវេទយិតភាពលំហូរសាច់ប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

របាយការណ៍ចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេល មានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់លើប្រាក់កម្ចី ដែលខ្ពស់ជាង/ទាបជាងអាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួល ២៥ពិន្ទុ នៃពិន្ទុមូលដ្ឋាន (bp) នៃអត្រាការប្រាក់របស់ប្រាក់កម្ចី នាការបរិច្ឆេទរបាយការណ៍ នឹងមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។

ការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលទាក់ទងនឹងប្រាក់កម្ចីទាំងក្នុងអត្រាការប្រាក់ថេរ និងអត្រាការប្រាក់ប្រែប្រួល។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការក្សាទុកនូវការដាក់បញ្ចូលគ្នាដែលសមស្របរវាងអត្រាប្រាក់កម្ចីថេរ និងអត្រាប្រាក់កម្ចីប្រែប្រួលតាមរយៈការប្រើប្រាស់កិច្ចសន្យាប្តូរអត្រាការប្រាក់ និងកិច្ចសន្យាអត្រាការប្រាក់ពេលអនាគត។ សកម្មភាពការពារហានិភ័យ ត្រូវបានវាយតម្លៃជាទៀងទាត់ដើម្បីរៀបចំឱ្យត្រឹមត្រូវតាមការពិនិត្យមើលអត្រាការប្រាក់ និងហានិភ័យដែលបានកំណត់ ក្នុងការធានាឱ្យបាននូវយុទ្ធសាស្ត្រការពារហានិភ័យត្រូវបានអនុវត្ត មិនថាតាមរយៈការកំណត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល ឬការក្សាទុកចំណាយការប្រាក់តាមរយៈវដ្តនៃអត្រាការប្រាក់ខុសៗគ្នា។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារបានថយចុះក្នុងអំឡុងការិយបរិច្ឆេទ គឺផ្អែកសំខាន់លើការកាត់បន្ថយអត្រាការប្រាក់ថេរនៃឧបករណ៍បំណុល និងការកើនឡើងការប្តូរអត្រាការប្រាក់ពីការប្តូរអត្រាប្រែប្រួល ទៅជាអត្រាការប្រាក់ថេរ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណជាច្រើនប្រភេទ ហើយត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ ប្រាក់បាតថៃ ប្រាក់គីបឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារកាណាដា ប្រាក់ក្យាត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត ជាមួយនឹងទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជាប្រាក់រូបិយប័ណ្ណមួយ ដែលវាមិនមែនជាប្រាក់រូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ ឬធនាគារ។

អ្នកគ្រប់គ្រង ត្រួតពិនិត្យហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណមុខងារ។ ដើម្បីការពារហានិភ័យការប្តូររូបិយប័ណ្ណដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រាសម្ព័ន្ធធនាគារ និងធនាគារប្រើកិច្ចសន្យានាពេលអនាគត។

តារាងនៅទំព័របន្ទាប់នេះ សង្ខេបអំពីការប្រឈមហានិភ័យការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និងធនាគារគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ក្នុងតារាងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោងដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២	សម្ព័ន្ធធនាគារ						
	សមមូលជាមួយប្រាក់ដុល្លារអាមេរិក						
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១១៥.១៨១.៤៧៧	៣៨៣.៣៦៧.៩៤៥	២៩.៤៣៧.៤៧៨	១.១៧២.៦៣១	៥៣១.៧៦២	៥.១៦៤.០៧៩	២.៧១៤.៣៦០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១៣៧.៣៥៤.៦០៤	៤២៧.៥៤៦.១៧៦	៧.៧៧០.០៤៥	១.៣៧៦.៥៥៥	៦១០.៤៤៣	១០.១៤២.៩៧១	១.៨០៦.៩៣៦
ប្រាក់បញ្ញើតាមច្បាប់	៦៣.៩៧១.៨៣៨	៤០៣.៦៨៦.៤០១	៤៤៥.៧០០	-	-	១.៧៩៩.៤៦២	-
ការវិនិយោគហិរញ្ញវត្ថុ	១១៤.៨៦៦.៩២៦	២៤៤.៩៤២.០៧៤	-	-	-	-	-
ឥណទាន និងបុរេប្រទាន-សុទ្ធ	៨៤៩.៣២៩.៥៦៦	៥.១៩៦.៨៣២.៣៨៥	២០.១៩១.៤៨៩	-	-	១១៣.១៤០.៥០២	១៥.១១៣.០៤៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	១០.១៣៩.៧៩០	-	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	២៦០.២៣៩	១៧.៨៩៦.០៨៦	១១	-	-	២១.៣០៩	៣៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៨០.៩៦៤.៦៥០	៦.៦៨៤.៤១០.៨៥៧	៥៧.៨៤៤.៧២៣	២.៥៤៩.១៨៦	១.១៤២.២០៥	១៣០.២៦៨.៣២៣	១៩.៦៣៤.៦៨៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៨.៣៧៥.៤៤៥	៣៥២.១៦៦.៨៤៦	៤០២.១១៧	-	-	២៦.១៧៨.៤៤១	-
ប្រាក់បញ្ញើរបស់អតិថិជន	១.១១៩.៨០២.៧៦៤	៤.២២៤.៣៦៣.៣៦៣	៥៧.៧៨៥.៩៨៨	២.២២៨.៨៧៨	-	៦៥.១៥៧.៩៧១	២.១៧១.៦៨៨
បំណុលកតិសន្យា	-	២៧.១៣៣.៧៣៧	៤១.៣៣៥	-	-	១៥៧.០៦៥	១៥២.៤២២
ប្រាក់កម្ចី	៤២.៨២២.០៨៨	៨៣៤.១៣៤.០៩៣	-	-	-	៧.២២២.៥៥៤	-
បំណុលបន្ទាប់បន្សំ	-	១៤៣.៩១១.៩១២	-	-	-	-	-
បំណុលផ្សេងៗ	១.៦៥៥.៤៥០	៣៦.៧០០.១៣៣	៧៣.៦៩៦	៣៨០.២០៧	៩.៤៧០	៥៥.៤៤៤	២៧៣.១០១
បំណុលហិរញ្ញវត្ថុសរុប	១.២១៦.៦៥៥.៧៤៧	៥.៦១៨.៤១០.០៨៤	៥៨.៣០៣.១៣៦	២.៦០៩.០៨៥	៩.៤៧០	៩៨.៧៧១.៤៧៥	២.៥៩៧.២១១
ស្ថានភាពសុទ្ធនៃអតិថិជនបុគ្គល	៦៤.៣០៨.៩០៣	១.០៦៦.០០០.៧៧៣	(៥.៥៥៨.៤១៣)	(៥.៥៤៩.៩០៩)	១.១៣៦.៧៣៥	៣១.៤៩៦.៨៤៨	១៧.០៣៧.៤៧២
សមមូលនៃការកាន់រៀល (កំណត់សម្គាល់ ៥)	២៨១.៣៦៦.៣៧១	៤.៣៩០.៨៥៧.១៨៤	(១.៨៨៨.២០៣)	(២៨៦.៧២៤)	៤.៦៦៥.៧៣៥	១២៩.៧៣៥.៥១៧	៧០.១៧៧.៣៤៧
ចំណែកនៃឥណទានវិបារម្ភបន្តិចមិនបានប្រើប្រាស់	៥.៧២២.៨៥៨	១៩០.៣៣៥.៣៦៩	៤០៧.៨៧៣	-	-	៤៤៩.៩២២	-
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៨.២៤៧.៨០៩	៥៩.៤៩២.០៨៨	២.២៣៦.២០២	៤៨.៣៦៦	-	១៣៦.៦៩៥	១៩៣.២៩១
ការប្តូររូបិយប័ណ្ណបរទេស	-	១២៩.៩០០	-	-	-	-	-
កិច្ចសន្យាផ្តល់ឥណទាន	១៣.៩៧០.៦៦៧	២៤៩.៩៥៧.៣៥៧	២.៦៤៤.០៧៥	៤៨.៣៦៦	-	៥៨៦.៦១៧	១៩៣.២៩១
សមមូលនៃការកាន់រៀល (កំណត់សម្គាល់ ៥)	៥៧.៥៤៥.១៧៤	១.០២៥.៥៧៤.៣៥៣	១០.៨៩០.៩៤៥	១៩៩.២២០	-	២.៨១៦.២៧៥	៧៩៦.១៦៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត៖ពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរប៊ុយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	សម្ព័ន្ធធនាគារ						
	សមមូលជាប្រាក់ដុល្លារអាមេរិក						
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១០៤.៩៩៦.៣៦០	៣១៣.៨៤៧.៤៦៤	១៩.០១៩.០៩១	២.៥២១.៤៨០	៤៦៨.៧១១	៦.៨៨៦.៨៨៤	២.៦៣៥.១៥៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១២៣.០៨៨.៩៧១	៤១៨.៦៣៣.១៩៩	៨.៨៥២.២៨០	៦៥៣.៨៦៨	២០៤.៧៧៨	២២.២៤៩.៨៩៥	៣.៤៣៤.៣០៧
ប្រាក់បញ្ញើតាមច្បាប់	៥៨.៦១៥.៦១១	៣៥៤.៨៥៣.០០២	៤៨៧.៤០៥	-	-	១.៥០០.៩៤២	-
ការវិនិយោគហិរញ្ញវត្ថុ	១៣៥.៦៧៤.៩០៣	៦៦៥.៤០៩.៤៨៩	-	-	-	-	-
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧៤៥.៥៣៨.៥១៥	៤.៤៦៣.៨៣៤.៨៥៤	២២.៧១៦.៩៩៤	-	-	១៤៤.៥១៧.០៣៦	១៧.៣៤៦.១០៤
ទ្រព្យសកម្មផ្សេងៗ	២៥៩.៥៧៧	៦.៥៣១.១៣១	៤៥.២៨៤	-	-	១០០.០៧៥	៧.៧២០.៥៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.១៦៨.១៧៣.៨៣៧	៦.២២៣.១០៩.១៣៩	៥១.១២១.០៥៤	៣.១៧៥.៣៤៨	៦៧៣.៤៨៩	១៧៥.២៥៤.៨៣២	២៤.២០០.១៤១
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣០.៧១២.៨៦៤	៤២២.៥៩៤.០៩៥	៣៩.២៣៥	-	-	៣០.៣៩៤.៧៩៨	-
ប្រាក់បញ្ញើរបស់អតិថិជន	១.០៦២.៧៨២.៨៧៦	៤.០២៥.៣៧៦.៣៣៦	៤៧.៩១៩.១៣០	៣.៧៧៣.២១០	-	៩០.៧៥៥.១៦២	១.៧៧១.៩៧៩
បំណុលគតិសន្យា	-	២៧.៣០០.១២៧	៨៥.០២៧	-	-	២៨៤.៤២៩	២៧.៨៧៤.៩៤០
ប្រាក់កម្ចី	៤១.៥៧៩.៤៩២	៥៥០.៤១៤.៨៨១	-	-	-	១២.៦២៦.២៦៤	៣.៨៦៨.១៦៦
បំណុលបន្ទាប់បន្សំ	-	១៥៦.៤៩២.៩៤១	-	-	-	-	-
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥០៦.១៥៨	-	-	-	-	-
បំណុលផ្សេងៗ	៤.៤៧៥.០៩៥	២៧.៥៧៦.៤០០	៤៤.៧៦២	៧០.៣២៧	៨.៤១៣	៥៦.១០៤	១០៤.៦៧៤
បំណុលហិរញ្ញវត្ថុសរុប	១.១៣៩.៥៥០.៣២៧	៥.២១០.២៦០.៩៣៨	៤៨.០៨៨.១៥៤	៣.៧៤៣.៥៣៧	៨.៤១៣	១៣៤.១១៦.៧៥៧	៥.៩៥០.១៧៦
ស្ថានភាពសុទ្ធនៃរូបិយប័ណ្ណប្រភេទ	២៨.៦២៣.៥១០	១.០១២.៨៤៨.២០១	៣.០៣២.៩០០	(៥៦៨.១៨៩)	៦៦៥.០៧៦	៤១.១៣៨.០៧៥	១៨.២៤៩.៩៦៥
សមមូលនៃការរៀប (កំណត់សម្គាល់ ៥)	១១៦.៦១២.១៨០	៤.១២៦.៣៤៣.៥៧០	១២.៣៥៦.០៣៥	(២.៣១៤.៨០២)	២.៧០៩.៥២០	១៦៧.៥៩៦.៥១៨	៧៤.៣៥០.៣៥៧
ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់	៣.៥៦៦.៣៩៥	១៤២.២៤២.៣៤៣	១០៥.៧៥០	-	-	១៩០.១៤១	-
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៦.១៧៣.៨៦៥	៤៩.៥៨៨.៤២៣	២.៥១១.៤៩១	៦៩.០២៧	-	១៩៥.៨៣៦	៤៤៦.៣០៦
ការប្តូរប៊ុយប័ណ្ណបរទេស	-	៣០០.០៣០	-	-	-	-	-
កិច្ចសន្យាផ្តល់ឥណទាន	៩.៧៤០.២៦០	១៩២.១៣០.៧៩៦	២.៦១៧.២៤១	៦៩.០២៧	-	៣៨៥.៩៧៧	៤៤៦.៣០៦
សមមូលនៃការរៀប (កំណត់សម្គាល់ ៥)	៣៩.៦៨១.៨១៩	៧៨២.៧៤០.៨៦៣	១០.៦៦២.៦៤០	២៨១.២១៦	-	១.៥៧២.៤៧០	១.៨១៨.២៥១

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរប័យប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២២	ធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណចៀវ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១១៥.១៧៣.៥៦៧	៣៨១.៨៥៥.០៥២	២៧.៥៧៦.៤៩៨	១.១៧០.៨៦៨	៥៣១.២៤៤	១.៨៦១	២.១៧៥.១០២	៥២៨.៤៧៨.១៩២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១៣៧.៣៥៤.៦០៤	៤២៤.២០៨.០២៣	២.៥៥៧.៣២២	១.៣៧៦.៥៥៥	៦១០.៤៤៣	-	១.៨០០.៩១២	៥៦៧.៩០៧.៨៥៩
ប្រាក់បញ្ញើតាមច្បាប់	៦៣.៧២៩.០៦០	៤០៣.៣៣៨.០៤១	-	-	-	-	-	៤៦៧.០៦៧.១០១
ការវិនិយោគហិរញ្ញវត្ថុ	១១៤.៨៦៦.៩២៦	២៤៤.៩៥២.០៧៤	-	-	-	-	-	៣៥៩.៨១៩.០០០
ឥណទាន និងបុរេប្រទាន-សុទ្ធ	៨៤៩.៣២៩.៥៦៦	៥.១៩៦.៧៩៤.៥៥៨	២០.១៩១.៤៨៩	-	-	-	-	៦.០៦៦.៣១៥.៦១៣
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	១០.១៣៩.៧៩០	-	-	-	-	-	១០.១៣៩.៧៩០
ទ្រព្យសកម្មផ្សេងៗ	២៦០.២៣៨	១៧.៨៨៣.២៦៣	៥	-	-	-	-	១៨.១៤៣.៥០៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៨០.៧១៣.៩៦១	៦.៦៧៩.១៤៤.៨០១	៥០.៣២៥.៣១៤	២.៥៤៧.៤២៣	១.១៤១.៦៨៧	១.៨៦១	៣.៩៧៦.០១៤	៨.០១៧.៨៦១.០៦១
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៨.៣៧៥.៤៤៤	៣៥៣.៣៧៨.១១៧	១.៦៣៣.៦២៦	-	-	-	-	៤០៣.៣៨៧.១៨៧
ប្រាក់បញ្ញើរបស់អតិថិជន	១.១២០.៦១៣.៤០៩	៤.២៦៦.៩៨៥.១៣៩	៤៨.៨៧៨.៤៥២	២.២២៨.៨៧៨	-	-	-	៥.៣៩២.៧០៧.៨៧៨
បំណុលភតិសន្យា	-	២៥.៤៨៣.០៧១	-	-	-	-	-	២៥.៤៨៣.០៧១
ប្រាក់កម្ចី	៤២.៨២២.០៨៧	៨២៦.៥៤១.៧០០	-	-	-	-	-	៨៦៩.៣៦៣.៧៨៧
បំណុលបន្ទាប់បន្សំ	-	១៤៣.៩១១.៩១២	-	-	-	-	-	១៤៣.៩១១.៩១២
បំណុលផ្សេងៗ	១.៦៥៤.៦៧៨	៣៦.៣៥០.០៦២	៧៣.៦៩៦	៣៨០.២០៧	៩.៤៧០	-	២៦៣.៥២៦	៣៨.៧៣១.៦៣៩
បំណុលហិរញ្ញវត្ថុសរុប	១.២១៣.៤៦៥.៦១៤	៥.៦០៦.៦៥០.០០១	៥០.៥៥៥.៧៧៤	២.៦០៩.០៨៥	៩.៤៧០	-	២៦៣.៥២៦	៦.៨៧៣.៥៨៣.៤៧៤
ស្ថានភាពសុទ្ធនៅលើការប្តូរប័យប័ណ្ណ	៦៧.២៤៨.៣៤៧	១.០៧២.៤៩៤.៨០០	(២៦០.៤៦០)	(៦១.៦៦២)	១.១៣២.២១៧	១.៨៦១	៣.៧១២.៤៨៨	១.១៤៤.២៧៧.៥៨៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៧៦.៩៩៥.៩២៦	៤.៤១៧.៦៥៧.២៧១	(១.០៧២.៨៣៥)	(២៥៣.៩៨៦)	៤.៦៦៣.៦០២	៧.៦៦៥	១៥.២៩១.៧៣៨	៤.៧១៣.២៧៤.៣៨១
ចំណែកនៃឥណទានវិបារ្យបន្តមិនបានប្រើប្រាស់	៥.៧២២.៨៥៨	១៩០.៣៣៥.៣៦៩	៤០៧.៨៧៣	-	-	-	-	១៩៦.៥៦៦.១០០
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៨.២៤៧.៨០៩	៥៩.៥៩០.៧២៥	២.២៣៦.២០២	៤៨.៣៦៦	-	-	១៩៣.២៩១	៧០.២១៦.៣៩៣
ការប្តូរប័យប័ណ្ណ ហេទុស	-	១២៩.៩០០	-	-	-	-	-	១២៩.៩០០
កិច្ចសន្យាផ្តល់ឥណទាន	១៣.៩៧០.៦៦៧	២៤៩.៩៥៥.៩៩៤	២.៦៤៤.០៧៥	៤៨.៣៦៦	-	-	១៩៣.២៩១	២៦៦.៨១២.៣៩៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៧.៥៥៥.១៧៧	១.០២៩.៥៦៨.៧៣៩	១០.៨៩០.៩៥៥	១៩៩.២២០	-	-	៧៩៦.១៦៦	១.០៩៩.០០០.២៤៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១	ធនាគារ							
	សមមូលដ្ឋានប្រាក់ដុល្លារអន្តរជាតិ							
	ប្រាក់រៀល	ប្រាក់ដុល្លារអន្តរជាតិ	ប្រាក់ចាត់ចែង	ប្រាក់កម្ចី	ប្រាក់ដុល្លារអន្តរជាតិ	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១០៤.៩៩៨.៤៣០	៣១២.៣០៦.៥២៤	១៧.១៥២.៥០៨	២.៥១៨.៧៦៥	៤៦៨.៤២៣	៣.១៨៤	២.០២២.១៤៦	៤៣៩.៤៦៥.៩៨០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១២៣.០៨៨.៩៦៩	៤១៦.៣៧៩.០៥៦	១.៧០៩.៩០៧	៦៥៣.៨៦៨	២០៤.៧៧៨	-	១.៣៩០.៣៤២	៥៤៣.៤២៦.៩២០
ប្រាក់បញ្ញើតាមច្បាប់	៥៨.៣៧០.១៥២	៣៥៤.៦១៦.៣០២	-	-	-	-	-	៤១២.៩៨៦.៤៥៤
ការវិនិយោគហិរញ្ញវត្ថុ	១៣៥.៦៧៤.៩០៣	៦៦៥.៤០៩.៤៨៩	-	-	-	-	-	៨០១.០៨៤.៣៩២
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧៤៥.៥៣៨.៥១៥	៤.៤៦៣.៨០៣.៤១១	២២.៧១៦.៩៩៤	-	-	-	-	៥.២៣២.០៥៨.៩២០
ទ្រព្យសកម្មផ្សេងៗ	២៥៤.៩៧៧	៦.៥៤៧.០០៥	៦	-	-	-	-	៦.៨០១.៩៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.១៦៧.៩២១.៩៨៦	៦.២១៩.០៦១.៧៨៧	៤១.៥៧៩.៤១៥	៣.១៧២.៦៣៣	៦៧៣.២០១	៣.១៨៤	៣.៤១២.៤៨៨	៧.៤៣៥.៨២៤.៦៥៤
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣០.៧១២.៨៦៤	៤២៣.៧៣១.៤០១	១.១៦២.៥៧០	-	-	-	-	៤៥៥.៦០៦.៨៣៥
ប្រាក់បញ្ញើរបស់អតិថិជន	១.០៦៣.២៦១.៤៨៣	៤.០២២.៦៦៤.៥៥៥	៣៧.៣២៧.៧១២	៣.៦៧៣.២១០	-	-	-	៥.១២៦.៩២៦.៩៩០
បំណុលកកិសន្យា	-	២៥.៣៧១.៧៣៦	-	-	-	-	-	២៥.៣៧១.៧៣៦
ប្រាក់កម្ចី	៤១.៥៧៩.៤៩២	៥៤២.០៦១.៥៦៤	-	-	-	-	-	៥៨៣.៦៤១.០៥៦
បំណុលបន្ទាប់បន្សំ	-	១៥៦.៤៩២.៩៤១	-	-	-	-	-	១៥៦.៤៩២.៩៤១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥០៦.១៥៨	-	-	-	-	-	៥០៦.១៥៨
បំណុលផ្សេងៗ	៤.៤៧៣.៩២៥	២៧.៤៩៩.៥៤១	៤៤.៧៦២	៧០.៣២៧	៨.៤១៣	-	៨៧.៤៨៩	៣២.១៨៤.៤៥៧
បំណុលហិរញ្ញវត្ថុសរុប	១.១៤០.០២៧.៧៦៤	៥.១៩៨.៣២៧.៩២៦	៣៨.៥៨៥.០៤៤	៣.៧៤៣.៥៣៧	៨.៤១៣	-	៨៧.៤៨៩	៦.៣៨០.៧៣០.១៧៣
ស្ថានភាពសុទ្ធនេះនឹងការខុសគ្នា	២៧.៨៩៤.១៨២	១.០២០.៧៣៣.៨៦១	៣.០៩៤.៣៧១	(៥៧០.៩០៤)	៦៦៥.៧៨៨	៣.១៨៤	៣.៣២៤.៩៩៩	១.០៥៥.០៩៤.៤៨១
សមមូលនឹងការរៀល (កំណត់សម្គាល់ ៥)	១១៣.៦៤០.៨៩៧	៤.១៥៨.៤៦៩.៧៥១	១២.៤០២.៧៦៧	(២.៣២៥.៨៦៣)	២.៧០៨.៣៤៦	១២.៩៧២	១៣.៥៤៦.០៤៦	៤.២៩៨.៤៥៤.៩១៦
ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់	៣.៥៦៦.៣៩៥	១៤២.២៤២.៣៤៣	១០៥.៧៥០	-	-	-	-	១៤៥.៩១៤.៤៨៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៦.១៧៣.៨៦៥	៤៩.៥៨៧.០៦០	២.៥១១.៤៩១	៦៩.០២៧	-	-	៤៤៦.៣០៦	៥៨.៧៨៧.៧៨៩
ការប្តូររូបិយប័ណ្ណបរទេស	-	៣០០.០៣០	-	-	-	-	-	៣០០.០៣០
កិច្ចសន្យាផ្តល់ឥណទាន	៩.៧៤០.២៦០	១៩២.១២៩.៤៣៣	២.៦១៧.២៤១	៦៩.០២៧	-	-	៤៤៦.៣០៦	២០៥.០០២.៦០៤
សមមូលនឹងការរៀល (កំណត់សម្គាល់ ៥)	៣៩.៦៨១.៨១៩	៧៨២.៧៣៥.៣១០	១០.៦២២.៦៤០	២៨១.២១៦	-	-	១.៨១៨.២៥១	៨៣៥.១៧៩.២៣៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគផែនការ

សម្ព័ន្ធធនាគារ និងធនាគារ មានការប្រឈមហានិភ័យចំពោះការប្រែប្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក និងអត្រាប្តូរប្រាក់ផ្សេងៗទៀត។ ដោយសារភាពខ្លាំងនៃប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណនានា ដូចនេះការប្រឈមហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ចំពោះ បម្រែបម្រួលរូបិយប័ណ្ណនានា គឺមិនប៉ះពាល់ជាសារវន្តទេ។

៣៨.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះអាចធ្វើឱ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពី ១) សម្ព័ន្ធធនាគារ និងធនាគារមិនមានសាច់ប្រាក់ និង/ឬ សាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាហេតុ ២) ការលក់ទ្រព្យសកម្មសន្ទនីយភាពទាបជាងតម្លៃទីផ្សារ។ និង ៣) ទ្រព្យសម្បត្តិមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាណាមួយ ដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីធានាឱ្យបានថាសម្ព័ន្ធធនាគារអាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់ទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះ គោលដៅនៃគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ងាយស្រួល និងប្រភពទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីរក្សាឱ្យបានល្អនូវទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ និងពិពិធកម្មនៃទ្រព្យសកម្មសន្ទនីយភាព និងប្រភពទុន ទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធធនាគារ និងធនាគារអាចរក្សាបាននូវពិពិធកម្មនៃប្រាក់បញ្ញើស្នូល មានដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបានផ្តល់ដល់សម្ព័ន្ធធនាគារ និងធនាគារនូវស្ថេរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ការទទួលខុសត្រូវលើការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិជារៀងរាល់ខែ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

ការគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវមូលនិធិ គ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឱ្យទាន់ពេលវេលា។

គោលនយោបាយហានិភ័យសន្ទនីយភាព៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលវេលាទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាល ត្រូវធ្វើស្រួសស្រាយលើស្ថានភាពហានិភ័យសន្ទនីយភាពរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខ័ណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធី ដើម្បីធានាឱ្យបានគ្រប់ពេលវេលានូវសន្ទនីយភាពគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូលការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាទុកនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមានការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី និង ការបង្កើនដើមទុន ដែលហានិភ័យសន្ទនីយភាពត្រូវបានចាត់ចែងស្របតាមតម្រូវការរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រួសស្រាយ ត្រូវបានអនុវត្តយ៉ាងទៀងទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ ដែលរួមមានរយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឱ្យសម្ព័ន្ធធនាគារ និងធនាគារ មានហានិភ័យសន្ទនីយភាព។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យសន្ទនីយភាពជាប្រចាំថ្ងៃដែលមានជាការត្រួតពិនិត្យរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងអនុវត្តស្រួសស្រាយលើស្ថានភាពលំហូរសាច់ប្រាក់ដែលបានព្យាករណ៍។ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់សម្ព័ន្ធធនាគារ និងធនាគារ។
- សម្ព័ន្ធធនាគារ និងធនាគាររួមបញ្ចូលថ្លៃដើមសន្ទនីយភាព អត្ថប្រយោជន៍និងហានិភ័យក្នុងការកំណត់ថ្លៃផ្ទៃក្នុង ការវាស់ស្ទង់លទ្ធផល និងដំណើរការអនុវត្តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឱ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលយកបានពីផ្នែកអាជីវកម្មនីមួយៗ និងហានិភ័យសន្ទនីយភាពដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខ័ណ្ឌសន្ទនីយភាព (Liquidity Coverage Ratio LCR)។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាង កម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឱ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានា ការអនុវត្ត ទៅនឹងកម្រិត កំណត់ជាបទប្បញ្ញត្តិយ៉ាងពេញលេញ។
- ការកំណត់កម្រិត កំណត់ផ្ទៃក្នុង គឺជាឆន្ទានុសិទ្ធិក្នុងការសម្រេចចិត្តរបស់ ("ALCO") ហើយប៉ុន្តែការកំណត់ នេះ តាមទាមទារឱ្យមាន ១) បង្ហាញហេតុផលនៅក្នុងកំណត់ហេតុប្រជុំ ("ALCO") និង ២) ការអនុម័តជាផ្លូវការ ដោយប្រធាននាយកប្រតិបត្តិ។
- កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំដើម្បីឆ្លុះបញ្ចាំងពីស្ថានភាព ហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកថវិកា។
- នាយកដ្ឋាន និង ការិយាល័យពាក់ព័ន្ធ គួរតែវាយតម្លៃឱ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យ មិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃ កម្រិតកំណត់ផ្ទៃក្នុងត្រូវតែត្រូវរាយការណ៍ ទៅកាន់ ("ALCO") ដើម្បីចាត់វិធានការការពារ និងត្រូវធ្វើការរាយការណ៍ទៅប្រធាននាយកប្រតិបត្តិ ដើម្បីធ្វើ ការអនុម័ត។
- រាល់ការផ្លាស់ប្តូរកម្រិតផ្ទៃក្នុង ត្រូវរាយការណ៍តាមរយៈអ៊ីម៉ែលទៅកាន់ប្រធាននៃគណៈកម្មាធិការគ្រប់គ្រង ហានិភ័យ និងព័ត៌មានវិទ្យា ("BRIC") នៅក្នុងថ្ងៃដែលមានការផ្លាស់ប្តូរនោះ។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារនឹងមានផែនការយថាភាព ដើម្បីអនុវត្តនៅពេលដែលកម្រិត សុវត្ថិភាពមិនមានភាពត្រឹមត្រូវ គ្រប់គ្រាន់ និងមានហានិភ័យដែលបណ្តាល មកពីកម្រិតកំណត់ដោយបទ ប្បញ្ញត្តិទៅលើសន្ទនីយភាព អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាពនឹងមិនត្រូវបានបំពាន។
- ក្នុងករណីសម្ព័ន្ធធនាគារ និងធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូន ដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយ ស្ថានភាពនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

ធនាគារ បានបង្កើតនូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រកបដោយភាពរឹងមាំ និងទូលំទូលាយ ដោយអនុលោម តាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលក្របខ័ណ្ឌនេះរួមមាន វិសោធន៍ហានិភ័យ (Risk Appetite) វិសោធន៍ហានិភ័យ (Risk Tolerance) គោលនយោបាយ សូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុម័តដោយ BRIC និង អនុម័តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខ័ណ្ឌនេះ គឺដើម្បីធានាថា ធនាគារ តែងតែរក្សានូវសន្ទនីយភាពគ្រប់គ្រាន់គ្រប់ពេល រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដែលអាចទទួលយកបាន ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ស្រួចស្រាប រួមទាំងការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្គត់ផ្គង់ជាចម្បង ដោយមូលនិធិដែលមានប្រភពថេរលើមូលដ្ឋានបន្តនិរន្តរភាព។

អ្នកគ្រប់គ្រង បានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រចាំថ្ងៃ ដើម្បីកំណត់សញ្ញានៃការកើនឡើងហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យសន្ទនីយភាព ឬតម្រូវការប្រភពទុនជាចាំបាច់សម្រាប់គ្រឹះស្ថាន។

ផែនការការផ្តល់ប្រភពទុនជាយថាភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ផ្តល់ជាសញ្ញាដល់អ្នកគ្រប់គ្រង និងដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ក្នុងពេលដែលមានវិបត្តិសន្ទនីយភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារអវិជ្ជមាន។ គោលបំណងនៃផែនការផ្តល់ប្រភពទុនយថាភាព គឺដើម្បីធានាថា សម្ព័ន្ធធនាគារ និងធនាគារ មានក្របខណ្ឌមួយដើម្បីចាត់ចែងសន្ទនីយភាពឱ្យមានប្រសិទ្ធភាព និងមានភាពរឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិសន្ទនីយភាពដោយផ្អែកទៅលើលទ្ធផលនៃការសាកល្បងស្ថានភាពលំបាកនៃសន្ទនីយភាពនោះ។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្ទនីយភាពអនុលោមតាមច្បាប់ស្តីពីអនុបាតក្របខ័ណ្ឌសន្ទនីយភាព។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

គោលបំណងនៃអនុបាតក្របខ័ណ្ឌសន្ទនីយភាពគឺ ដើម្បីបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្ទនីយគ្រប់គ្រាន់មិនជាប់កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារ ដើម្បីបំពេញតម្រូវការសន្ទនីយភាព ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថានៅពេលដែលអនុបាតក្របខ័ណ្ឌសន្ទនីយភាពនេះ ធ្លាក់ចុះក្រោមកម្រិតកំណត់អប្បបរមា អ្នកគ្រប់គ្រង ត្រូវចាត់វិធានការកែតម្រូវបន្ទាន់។

សម្ព័ន្ធធនាគារ និងធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្ទនីយភាព ការវិភាគគម្លាតសន្ទនីយភាព កម្រិតសុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែង ស្ថានភាពសន្ទនីយភាព។ ជាងនេះទៅទៀតសម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើដំណើរការអនុវត្តន៍សាកល្បងស្ថានភាពលំហូរសន្ទនីយភាពជារៀងរាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃសន្ទនីយភាពដែលអាចកើតមាននាពេលអនាគត ហើយការវិភាគលើផលប៉ះពាល់ដែលអាចកើតមានទៅលើលំហូរសាច់ប្រាក់ ស្ថានភាពសន្ទនីយភាព ប្រាក់ចំណេញ និងសាធារណភាព ។

(ខ) ដំណើរការកម្រិតទុន

ប្រភពសន្ទនីយភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ អ្នកគ្រប់គ្រងត្រួតពិនិត្យប្រភពសន្ទនីយភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណ្ឌាប្រតិទាននៃប្រាក់បញ្ញើមានកាលកំណត់ និងអតិថិជនប្រាក់បញ្ញើសំខាន់ៗ។ ចំណែកប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពីអ្នកគ្រប់គ្រងផងដែរទៅលើអត្រាការប្រាក់ ការសងត្រឡប់ទៅវិញនូវប្រាក់ដើម និងឥណ្ឌាប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ក្រោមបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងក្រុមហានិភ័យសន្ទនីយភាពដោយផ្អែកតាមឥណ្ឌាប្រតិទានលើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលបានមិនធ្វើអប្បបរមាឡើយ ហើយសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសន្ទនីយភាពដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យាដែលបានមិនធ្វើអប្បបរមាទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	សម្ព័ន្ធធនាគារ						
	រហូតដល់ខែ ឡូទិកកុរុរុរុរុរុ	១ខែរុរុរុរុរុរុរុ	៣ខែរុរុរុរុរុរុរុ	៦ខែរុរុរុរុរុរុរុ	១ឆ្នាំរុរុរុរុរុរុរុ	រុរុរុរុរុរុរុរុរុរុ	សរុប ឡូទិកកុរុរុរុរុរុ
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២២							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗសុទ្ធ	១៣៦.០១៦.១៥០	១៩.៨៦៥.២៨៤	១០៦.៤១៤.៤៦៥	៤៥.០៧៩.៧៩៨	៧៧.២១៣.៦៨១	១០៦.៩២៤.០៥១	៤៩១.៥២០.៤២៩
ប្រាក់បញ្ញើរបស់អតិថិជន	២.៩១១.០០២.១២១	៤១១.២៦៥.៦១៥	៥៩៣.៤២៩.៨៤០	៨៦៦.៧៨៤.៧៦១	៨២៣.៨១៩.០៨៩	២៧.៣៣០.៥៨៨	៥.៦៣៣.៧៣៦.០១៤
បំណុលកតិសន្យា	១.២៨៣.១៣៤	២.១៣៣.០៩៨	២.៨០៥.៨០៦	៥.០៤៤.៥៤៦	១៧.៩៦៧.១២០	៣.៥៣៨.៦៦៩	៣២.៧៧២.៣៧៣
ប្រាក់កម្ចី *	៦៩៦.០៤៥	១៨.៧៣៧.០៧៦	៦៨.៥២១.៧០៨	២១០.៥០០.៤២៧	៦៧៤.២៥៥.៦១២	២៤.២០៦.៣២៦	៩៩៦.៩១៧.១៩៤
បំណុលបន្ទាប់បន្សំ *	-	១៨.៥៥៦.៦៤៨	១.២៥២.២៤៣	២០.០៨៨.៤២០	១០៧.៧៤៧.៧៣៩	៣៤.៣៦០.៩៣៥	១៨១.៩៩៥.៩៨៥
បំណុលផ្សេងៗ	៣៨.៨៣៥.០៧៥	៣៦.៤៥០	៨២.៣៤៥	១៨៣.៧២៥	៩.៩០៦	-	៣៩.១៤៧.៥០១
បំណុលហិរញ្ញវត្ថុសរុប (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)	<u>៣.០៨៧.៨៣២.៥២៥</u>	<u>៤៧០.៥៩៣.១៧១</u>	<u>៧៧២.៦០០.៤០៧</u>	<u>១.១៤៧.៦៨៥.៦៧៧</u>	<u>១.៧០១.០១៣.១៤៧</u>	<u>១៩៦.៣៦៤.៥៦៩</u>	<u>៧.៣៧៦.០៨៩.៤៩៦</u>
សមមូលនិយ័តការវិវត្ត (កំណត់សម្គាល់ ៥)	<u>១២.៧១៥.៧៨២.១៧០</u>	<u>១.៩៣៨.៣៧៣.២៧១</u>	<u>៣.១៨៩.៣៤១.០៧៦</u>	<u>៤.៧២៧.៣១៧.៣០៤</u>	<u>៧.០០៦.៤៧៧.១៥២</u>	<u>៨០៤.៨២៥.៦៦០</u>	<u>៣០.៣៨២.១១២.៦៣៣</u>
ប្រភេទប្រាក់បៀវត្សរ៍ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)	១.៦៥៥.៧៤៧.៣៣៩	៤២៨.១៩១.២៤៣	៥២៩.៥២២.១១២	៩០៧.៥០៥.១៦៤	៤.៦៨៤.២៦៣.៤១៧	១.៦៨០.២៦៩.១៧៦	៩.៨៨៨.៥៤៨.៤៥១
សមមូលនិយ័តការវិវត្ត (កំណត់សម្គាល់ ៥)	<u>៦.៨២០.០២៣.២៨៩</u>	<u>១.៧៦៣.៧១៩.៧៣០</u>	<u>២.១៨១.១០១.៥៧៩</u>	<u>៣.៧៣៨.០១៣.៧៧១</u>	<u>១៩.២៩៤.៤៨១.០១៥</u>	<u>៦.៩២១.០២៨.៧៣៦</u>	<u>៤០.៧១៨.៣៦៨.១២០</u>
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗសុទ្ធ	២៣៨.៨៨៣.៣៧៨	១៧.០៣៥.៧៥៧	៦៨.១០០.៩៦៨	៤៤.៦៥៣.០១៩	៧៧.១០៩.៩៩៩	១០២.០១៩.៣៦៩	៥៤៧.៨០២.៤៥០
ប្រាក់បញ្ញើរបស់អតិថិជន	២.៩៦៥.៨៧៤.០០២	៣៨១.៩១៧.១២៥	៤៨២.៧២៤.៦៦៧	៧៧៤.៨៧៤.៤៧០	៧៣៥.៥៩៨.៤៦៦	២៣.២០២.៩៨៨	៥.៣៦៨.១៩១.៧១៨
បំណុលកតិសន្យា	១.១៥០.០៩៥	១.៤៨២.២៥៩	៣.០២២.៩៧២	៥.៦៣៩.៣០២	១៨.២២៥.៨៧៣	៣.៨៩៤.២៣៧	៣៣.៤១៤.៧៣៨
ប្រាក់កម្ចី	៧.១៩៤.៨៨៧	៦៤.៤៤០.៩៦២	៤៦.៧៩៨.៨៩៤	៦៨.៩៥០.២៨៤	៤៧១.១៧៧.៥៦៤	៦.០៦៨.៤៦៤	៦៦៤.១៣១.០៥៥
បំណុលបន្ទាប់បន្សំ *	-	-	១៩.២៣៩.៣៧៥	១៨.៥១៦.៣៣៩	១១៤.៦៨៩.០៦៥	៤៣.៧០៧.១៣៨	១៩៦.១៥១.៩១៧
បំណុលផ្សេងៗ	៣២.២៣៥.៨៩៨	៥៥.៦២៣	៤៤.២៥៤	-	-	-	៣២.៣៣៥.៧៧៥
បំណុលហិរញ្ញវត្ថុសរុប (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)	<u>៣.២៤៥.៣៣៨.២៦០</u>	<u>៤៦៤.៩៣១.៧២៦</u>	<u>៦១៩.៩៣១.១៣០</u>	<u>៩១៦.៦៣៣.៤១៨</u>	<u>១.៤១៦.៨០០.៩៦៧</u>	<u>១៧៨.៨៩២.១៩៦</u>	<u>៦.៨៤២.៥២៧.៦៩៣</u>
សមមូលនិយ័តការវិវត្ត (កំណត់សម្គាល់ ៥)	<u>១៣.២២១.៥០៨.០៧១</u>	<u>១.៨៩៤.១៣១.៨៥២</u>	<u>២.៥២៥.៥៩៩.៤២៤</u>	<u>៣.៧៣៤.៣៦៤.៥២៩</u>	<u>៥.៧៧២.០៤៧.១៤០</u>	<u>៧២៨.៨០៦.៨០៧</u>	<u>២៧.៨៧៦.៤៥៧.៨២៣</u>
ប្រភេទប្រាក់បៀវត្សរ៍ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)	១.៩៦៨.៧៧១.៧៦៥	៤០០.៧១៧.៨៩២	៤៧២.៦០៨.៥៥៨	៧៩៨.៧១៧.៤៦៣	៤.០០៥.៣៥៥.៥៩៦	១.៣៥៦.៤៤៦.២៤០	៩.០០២.៦១៧.៥១៤
សមមូលនិយ័តការវិវត្ត (កំណត់សម្គាល់ ៥)	<u>៨.០២០.៧៧៦.១៧១</u>	<u>១.១៣២.៥២៤.៦៩២</u>	<u>១.៩២៥.៤០៧.២៦៥</u>	<u>៣.២៥៣.៩៧៤.៩៤៤</u>	<u>១៦.៣១៧.៨១៨.៦៨៨</u>	<u>៥.៥២៦.១៦១.៩៨២</u>	<u>៣៦.៦៧៦.៦៦៣.៧៥២</u>

* សមតុល្យសាច់ប្រាក់ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អចេរទាំងឧបករណ៍បំណុលហិរញ្ញវត្ថុមិនមែននិស្សន្ទ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អចេរ ដូចជាអត្រាការប្រាក់អចេរ និងអត្រាការប្រាក់ដែលបានកំណត់នាការបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ក)

	ធនាគារ						
	រហូតដល់១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ៦ខែ ដុល្លារអន្តរជាតិ	៦ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២២							
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗសុទ្ធ	១៣៥.៣២៥.៣៦៧	១៥.៩៩៦.២៨៨	១០៣.៩៧៤.៩៩២	២៩.៤៤៣.៦២៣	៧៥.១៥៥.៣៣០	១០៦.៩២៨.០៥១	៤៦៦.៨២៣.៦៥១
ប្រាក់បញ្ញើរបស់អតិថិជន	២.៨៧៥.៤៧១.០៣១	៤០៧.១០៣.៤១៧	៥៨៥.៧០៥.៦៧៨	៨៥៤.១៤២.៤២០	៨០៤.៦២៥.៩៨៥	២១.៥៥១.៧៥៣	៥.៥៤៨.៦០០.២៨៤
បំណុលរកគិតសន្យា	១.២១៧.០០៥	២.០៣៨.៤២១	២.៦៨៩.០៧១	៤.៩០៥.៩៩៩	១៧.១២៧.៣២៦	៤៦៧.៣២៣	២៨.៤៤៥.១៤៥
ប្រាក់កម្ចី *	៦៩៦.០៤៤	១៧.៣២១.៩៣៣	៦៤.៥៥៣.៣២៩	២០៨.៨៤១.៦១៣	៦៦៤.៥៧០.៦២៩	២៣.៦៩៨.៧៦១	៩៧៩.៦៨២.៣០៩
បំណុលបន្ទាប់បន្សំ *	-	១៨.៥៥៦.៦៤៨	១.២៤២.២៤៣	២០.០៨៨.៤២០	១០៧.៧៤៧.៧៣៩	៣៤.៣៦០.៩៣៥	១៨១.៩៩៥.៩៨៥
បំណុលផ្សេងៗ	៣៨.៦៤៧.៤០១	៣៤.៥០០	៤៩.៧៣៨	-	-	-	៣៨.៧៣១.៦៣៩
ចំណូលហិរញ្ញវត្ថុសរុប (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)	៣.០៥១.៣៥៦.៨៨៨	៤៦១.០៥១.២០៧	៧៥៨.២១៥.០៥១	១.១១៧.៤២២.០៧៥	១.៦៦៩.២២៧.០០៥	១៨៧.០០៦.៨២៣	៧.២៤៤.២៧៩.០១៣
សមមូលនិយ័តកាន់រៀប (កំណត់សម្គាល់ ៥)	១២.៥៦៨.៥៣៨.៨៥៧	១.៨៩៩.០៦៩.៩២២	៣.១២៣.០៨៧.៧៩៥	៤.៦០២.៦៦១.៥២៧	៦.៨៧៥.៥៤៦.០៥០	៧៧០.២៨១.១០៤	២៩.៨៣៩.១៨៥.២៥៥
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)							
សន្ទនីយភាព	១.៦១៦.១៧២.៧១២	៤១៧.២២១.៣៨២	៥១៣.១៣៦.០២៦	៨៧៨.៤៧០.៦៤១	៤.៥៨៣.៣០០.១១២	១.៦៧៩.៣៧៩.៥៨៨	៩.៦៨៧.៦៨០.៤៦១
សមមូលនិយ័តកាន់រៀប (កំណត់សម្គាល់ ៥)	៦.៦៥៧.០១៥.៤០១	១.៧១៨.៥៣៤.៨៧២	២.១១៣.៦០៧.២៩១	៣.៦១៨.៤២០.៥៧០	១៨.៨៧៨.៦១៣.១៦១	៦.៩១៧.៣៦៤.៥២៣	៣៩.៩០៣.៥៥៥.៨១៨
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១							
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗសុទ្ធ	២៣៧.៨៦៧.៩៤៧	១៥.៩៩៥.៩៨៦	៦០.១៤១.៨១៨	២៩.២៥៥.៧៨០	៧៣.៣១០.៨១០	១០២.០១៩.៣៦៩	៥១៨.៥៩០.៧១០
ប្រាក់បញ្ញើរបស់អតិថិជន	២.៩២២.៨៣៣.៨៣០	៣៧៣.៦៤៣.៩២៨	៤៧១.៨៣០.៨៧៧	៧៦០.៤២៣.២៦៤	៧១០.២៣៨.៣៦២	១៤.៦៩២.៤២៤	៥.២៥៣.៦៦២.៦៨៥
បំណុលរកគិតសន្យា	១.០៧៤.៣៤៩	១.៤៤៥.៨៣៥	២.៧៣៣.៧៦៦	៥.២៨៣.៣៩០	១៧.១៧៦.៣៦២	៧៤៦.៥២៩	២៨.៤៦០.២៣១
ប្រាក់កម្ចី	៥.៨០៩.៨១៨	៥៦.៤៨៦.៥៩៨	៤៣.៥៣៧.៤៦០	៦៦.២៨៣.៤៨២	៤៥៩.០១០.៦៤២	៥.៣២៨.៥៦១	៦៣៦.៤៥៦.៥៦១
បំណុលបន្ទាប់បន្សំ *	-	-	១៩.២៣៩.៣៧៥	១៨.៥៦១.៣៣៩	១១៤.៦៨៩.០៦៥	៤៣.៧០៧.១៣៨	១៩៦.១៥១.៩១៧
បំណុលផ្សេងៗ	៣២.១៣៦.៩៥៧	៤៧.៥០០	-	-	-	-	៣២.១៨៤.៤៥៧
ចំណូលហិរញ្ញវត្ថុសរុប (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)	៣.១៩៩.៧២២.៩០១	៤៤៧.៦៦៨.៨៤៧	៥៩៧.៤៨៣.២៩៦	៨៧៥.៧៦២.២៥៥	១.៣៧៤.៤២៥.២៤១	១៦៦.៤៩៤.០២១	៦.៦៦៥.៥០៦.៥៦១
សមមូលនិយ័តកាន់រៀប (កំណត់សម្គាល់ ៥)	១៣.០៣៥.៦៧១.០៩៩	១.៨២៣.៥៩៩.១៨៣	២.៤៣៤.១៤៦.៩៤៨	៣.៥៨៤.១៥១.៤២៧	៥.៥៩៩.៤០៨.៤៣២	៦៧៨.២៩៦.៦៤២	២៧.១៥៥.២៧៣.៧៣១
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (កាលបរិច្ឆេទកំណត់ក្នុងកិច្ចសន្យា)							
សន្ទនីយភាព	១.៩១២.៤៤០.៥១១	៣៨៥.២៣៤.១៣៧	៤៤៩.៣៦១.៥៥២	៧៦១.២៦២.៦៣៥	៣.៨៨៣.៣០២.៥៨៨	១.៣៥១.២០០.៣៣១	៨.៧៤១.៨០១.៧៨៤
សមមូលនិយ័តកាន់រៀប (កំណត់សម្គាល់ ៥)	៧.៧៩១.២៨២.៦៤២	១.៥៦៤.៣៦៩.៨៧៤	១.៨៣០.៦៩៩.០៨៥	៣.១០១.៣៨៣.៩៧៥	១៥.៨២០.៥៧៤.៥៨១	៥.៥០៤.៧៩០.១៤៨	៣៥.៦១៤.១០០.៣០៥

* សមតុល្យសាច់ប្រាក់ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អថេរទាំងឧបករណ៍បំណុលហិរញ្ញវត្ថុមិនមែននិស្សន្ទ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អថេរ ដូចជាអត្រាការប្រាក់អថេរ និងអត្រាការប្រាក់ដែលបានកំណត់នាការបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

តារាងខាងក្រោមជាព័ត៌មានលម្អិតអំពីការវិភាគលើការជម្រុះបញ្ជីរបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទរបស់ខ្លួន។ តារាងត្រូវបានរៀបចំឡើងដោយផ្អែកលើលំហូរចូល/ (លំហូរចេញ)នៃសាច់ប្រាក់សុទ្ធដែលមិនបានធ្វើអប្បហារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដែលបានទូទាត់លើមូលដ្ឋានជាក់ស្តែង ហើយលំហូរចូលសុទ្ធ និង (លំហូរចេញ) ដែលមិនបានធ្វើអប្បហារ ទៅលើឧបករណ៍និស្សន្ទទាំងនោះដែលតម្រូវឱ្យមានការទូទាត់សរុប។ សមតុល្យសាច់ប្រាក់ដែលត្រូវទូទាត់ និងសមតុល្យដែលត្រូវទទួលគឺមិនមានបរិមាណថេរ សមតុល្យដែលបានបង្ហាញត្រូវបានកំណត់តាមរយៈដោយយោងទៅលើអត្រាការប្រាក់ដែលបានព្យាករណ៍ទុក ដូចដែលបានបង្ហាញតាមរយៈខ្សែកោងទិន្នផលដែលកើតមានឡើងនាការបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២២						
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាដោះដូរអត្រាការប្រាក់- ហានិភ័យនៃលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	-	(១.២២០.១៤២)	(៣.៦២៦.៥៩៨)	(៥.៥៥៤.១៤៧)	-	(១០.៤០០.៨៨៧)
- លំហូរសាច់ប្រាក់ចេញ	-	៥៦៩.៣១៦	១.៦១៦.០៦៨	១.២២៥.១៥២	-	៣.៤១០.៥៣៦
លំហូរសាច់ប្រាក់សុទ្ធ	-	(៦៥០.៨២៦)	(២.០១០.៥៣០)	(៤.៣២៨.៩៩៥)	-	(៦.៩៩០.៣៥១)
សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១						
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាដោះដូរអត្រាការប្រាក់- ហានិភ័យនៃលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	-	(៦១.១៧៩)	(៥១៧.៣៥៨)	(៨៥៣.៨៥៩)	-	(១.៤៣២.៣៩៦)
- លំហូរសាច់ប្រាក់ចេញ	-	៥២៦.៥៦៥	២.៣៥៧.៧៧១	២.៧៨៤.៨០៧	-	៥.៦៦៩.១០៣
លំហូរសាច់ប្រាក់សុទ្ធ	-	៤៦៥.៣៨៦	១.៨៤០.៤១៣	១.៩៣០.៩៤៨	-	៤.២៣៦.៧៤៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២២						
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាដោះដូរត្រាកាប្រាក់ ហានិភ័យនៃលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	-	(១.២២០.១៤២)	(៣.៦២៦.៥៩៨)	(៥.៥៥៤.១៤៧)	-	(១០.៤០០.៨៨៧)
- លំហូរសាច់ប្រាក់ចេញ	-	៥៦៩.៣១៦	១.៦១៦.០៦៨	១.២២៥.១៥២	-	៣.៤១០.៥៣៦
លំហូរសាច់ប្រាក់សុទ្ធ	-	(៦៥០.៨២៦)	(២.០១០.៥៣០)	(៤.៣២៨.៩៩៥)	-	(៦.៩៩០.៣៥១)
ធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១						
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាដោះដូរត្រាកាប្រាក់ ហានិភ័យនៃលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	-	(៦១.១៧៩)	(៥១៧.៣៥៨)	(៨៥៣.៨៥៩)	-	(១.៤៣២.៣៩៦)
- លំហូរសាច់ប្រាក់ចេញ	-	៥២៦.៥៦៥	២.៣៥៧.៧៧១	២.៧៨៤.៨០៧	-	៥.៦៦៩.១៤៣
លំហូរសាច់ប្រាក់សុទ្ធ	-	៤៦៥.៣៨៦	១.៨៤០.៤១៣	១.៩៣០.៩៤៨	-	៤.២៣៦.៧៤៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជាក់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខ (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវពន្យារឥណទាន និងកញ្ចប់ឥណទានផ្សេងៗជូនអតិថិជន (កំណត់សម្គាល់៣៥) ត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	អនុករណ៍១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២						
ឥណទានវិញ្ញាបន្នដែលមិនបានប្រើប្រាស់	១៩៦.៩១៦.០២២	-	-	-	-	១៩៦.៩១៦.០២២
លិខិតធានារបស់ធនាគារ	២.០៩៧.៩៥៨	៨.៧៣៤.៥៥៦	៣២.៧៨៨.៣៩១	១៦.២៧៥.៩៨១	៤២៦.៩៦៤	៦០.៣២៣.៨៥០
លិខិតឥណទាន	២.៦១៦.២៩៨	៣.៥៩៣.៧៥៧	៣.៨២០.៥៤៦	-	-	១០.០៣០.៦០១
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណបរទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	(១៣០.៨៨១)	-	-	-	-	(១៣០.៨៨១)
- លំហូរសាច់ប្រាក់ចេញ	១២៩.៩០០	-	-	-	-	១២៩.៩០០
លំហូរសាច់ប្រាក់សុទ្ធ	(៩៨១)	-	-	-	-	(៩៨១)
សរុប	២០១.៦២៩.២៩៧	១២.៣២៨.៣១៣	៣៦.៦០៨.៩៣៧	១៦.២៧៥.៩៨១	៤២៦.៩៦៤	២៦៧.២៦៩.៨៩២

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេល (ត)
 គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខ (ត)

(ឯ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	សម្ព័ន្ធចនាគារ					
	អន្តរកាល១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ៦ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	១៤៦.១០៤.៦២៩	-	-	-	-	១៤៦.១០៤.៦២៩
លិខិតធានារបស់ធនាគារ	២.៦០១.២៣៧	១១.៥៩០.៦៩៩	២១.២៨៦.៩៩៣	១៣.៣៦៤.០៥៥	៤២៨.៤២៧	៤៩.២៧១.៤១១
លិខិតឥណទាន	២.៩៩៦.៩៨២	៤.៦៥៨.០៣៩	២.០៥៨.៥១៦	-	-	៩.៧១៣.៥៣៧
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណបរទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(៣០០.៦៨៧)	-	-	-	-	(៣០០.៦៨៧)
- លំហូរសាច់ប្រាក់ចេញ	៣០០.០៣០	-	-	-	-	៣០០.០៣០
លំហូរសាច់ប្រាក់សុទ្ធ	(៦៥៧)	-	-	-	-	(៦៥៧)
សរុប	១៥១.៧០២.១៩១	១៦.២៤៨.៧៣៨	២៣.៣៤៥.៥០៩	១៣.៣៦៤.០៥៥	៤២៨.៤២៧	២០៥.០៨៨.៩២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខ (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	ធនាគារ					
	អត្រាដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២						
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	១៩៦.៤៦៦.១០០	-	-	-	-	១៩៦.៤៦៦.១០០
លិខិតធានារបស់ធនាគារ	២.០៩៧.៩៥៨	៨.៧៣៣.១៩៣	៣២.៦៥១.៦៩៦	១៦.២៧៥.៩៨១	៤២៦.៩៦៤	៦០.១៨៥.៧៩២
លិខិតឥណទាន	២.៦១៦.២៩៨	៣.៥៩៣.៧៥៧	៣.៨២០.៥៤៦	-	-	១០.០៣០.៦០១
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណបរទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(១៣០.៨៨១)	-	-	-	-	(១៣០.៨៨១)
- លំហូរសាច់ប្រាក់ចេញ	១២៩.៩០០	-	-	-	-	១២៩.៩០០
លំហូរសាច់ប្រាក់សុទ្ធ	(៩៨១)	-	-	-	-	(៩៨១)
សរុប	២០១.១៧៩.៣៧៥	១២.៣២៦.៩៤០	៣៦.៤៧២.២៤២	១៦.២៧៥.៩៨១	៤២៦.៩៦៤	២៦៦.៦៨១.៥១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខ (ត)

(ឯ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១	ធនាគារ					
	អន្តរកាល១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	១៤៥.៩១៤.៤៨៨	-	-	-	-	១៤៥.៩១៤.៤៨៨
លិខិតធានារបស់ធនាគារ	២.៦០១.២៣៧	១១.៤០៨.៦២០	២១.២៧១.៨៧៣	១៣.៣៦៤.០៥៥	៤២៨.៤២៧	៤៩.០៧៤.២១២
លិខិតឥណទាន	២.៩៩៦.៩៨២	៤.៦៥៨.០៣៩	២.០៥៨.៥១៦	-	-	៩.៧១៣.៥៣៧
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណបរទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(៣០០.៦៨៧)	-	-	-	-	(៣០០.៦៨៧)
- លំហូរសាច់ប្រាក់ចេញ	៣០០.០៣០	-	-	-	-	៣០០.០៣០
លំហូរសាច់ប្រាក់សុទ្ធ	(៦៥៧)	-	-	-	-	(៦៥៧)
សរុប	១៥១.៥១២.០៥០	១៦.០៦៦.៦៥៩	២៣.៣៣០.៣៨៩	១៣.៣៦៤.០៥៥	៤២៨.៤២៧	២០៤.៧០១.៥៨០

(ii) កញ្ចប់ហិរញ្ញវត្ថុផ្សេងៗ

ហ្វាស៊ីលីដីហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាជំរឿនគេបង្អស់។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខ (ត)

(ច) ការរីករាលដាលនៃកូវីដ-១៩ និងផលប៉ះពាល់ទៅលើសន្តិសុខ

ដោយអនុលោមតាមវិធានការណ៍បន្ថែមរបស់ធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួលបន្ថែមទៀតដល់វិស័យធនាគារនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ-១៩ ធនាគារបានបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល ដោយបង្កើតនូវការវាស់វែងការគ្រប់គ្រងហានិភ័យ និង Exit Strategy យុទ្ធសាស្ត្រចាកចេញនៅពេលបញ្ចប់វិធានការបន្ធូរបន្ថយ ដើម្បីកាត់បន្ថយហានិភ័យសាច់ប្រាក់ងាយស្រួលនិងរក្សានិរន្តរភាពអាជីវកម្មដូចជា៖

- ធនាគារបានរក្សានូវមូលនិធិឬសាច់ប្រាក់សុទ្ធក្នុងកម្រិតល្អបំផុតសម្រាប់ប្រតិបត្តិការនៅទីស្នាក់ការកណ្តាល និងម៉ាស៊ីនអេធីអ៊ីមដើម្បីបង្ការនូវព្រឹត្តិការណ៍ដែលអាចនឹងកើតមានឡើងមិនបានរំពឹងទុកបណ្តាលមកពីការរាតត្បាតនៃជម្ងឺកូវីដ-១៩។
- ជាផ្នែកមួយនៃការអនុវត្តផែនការយថាភាពមូលនិធិ ធនាគារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ប្រាក់កម្ចីរយៈពេលវែង (កម្ចីអាទិភាព)។
- លើសពីនេះទៀត ធនាគារបានទំនាក់ទំនង និងចរចាជាមួយអ្នកផ្តល់ប្រាក់កម្ចីដែលមានសក្តានុពលដើម្បីទទួលបានប្រាក់កម្ចីរយៈពេលវែង (កម្ចីអាទិភាព) ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។

៣៩. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចមានក្នុងកំណត់សម្គាល់លេខ៣៨។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខ័ណ្ឌ និងគោលនយោបាយដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែងគោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតការវាយតម្លៃដោយប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងដោយតម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទកំណត់។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅលើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេសវាយតម្លៃដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬការបញ្ចូលដែលមិនអាចគ្រប់គ្រងបាន។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងត្រូវបានអនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវបានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៩. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកែតម្រូវតម្លៃគឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវតម្លៃគឺដើម្បីឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជានៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរ និងមានលក្ខណៈសុគតស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជាសន្ទនីយភាព ការទិញលក់ Spread និងតម្លៃដែលមិនអាចស្ទង់បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការសន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធធនាគារ និងធនាគារបន្តលើកស្ទួយការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការកំណត់តម្លៃសមស្របមានលក្ខណៈឆ្លុះបញ្ចាំងទៅតាមកាលៈទេសៈ។

ការកំណត់តម្លៃសមស្រប៖

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរាស់វែងតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោមដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងតម្លៃសមស្រប៖

កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបានតម្លៃដកស្រង់ (មិនទាន់មាននិយ័តកម្មកែតម្រូវ) ចំពោះទ្រព្យសកម្ម ឬ បំណុលនៅក្នុងទីផ្សារសកម្ម។

កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖

- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នា នៅក្នុងទីផ្សារមិនសកម្ម។ ឬ
- ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេលពេញមួយឆ្នាំនៃឧបករណ៍ហិរញ្ញវត្ថុ។

កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅវិធីសាស្ត្រវាយតម្លៃគឺមិនអាចមើលឃើញច្បាស់ និងសារៈសំខាន់ចំពោះការវាស់វែងតម្លៃសមស្រប។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថា គេដកស្រង់នៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃអាចរកបានពីប្រភពដែលបានបោះពុម្ពផ្សាយ និងអាចទុកចិត្តបានហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិការជាក់ស្តែង និងកើតឡើងទៀងទាត់ក្នុងទីផ្សារផ្អែកលើមូលដ្ឋានជំហោងដៃ (Arm's Length Basis)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៩. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប៖ (ត)

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃនៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលស្រដៀងគ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុលទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២។ ក្នុងករណីដែលថ្លៃជាទូទៅមិនអាចរកបានសម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃសមស្របដោយផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ូដែលជាធាតុចូល។ បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទីផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ភាពប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូលធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូលបែបនេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូល ដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាមការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើតឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការសម្រាប់ការកែតម្រូវការវាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវប៉ារ៉ាម៉ែត្រដែលមិនអាចគ្រប់គ្រងបាន។ ម៉ូដែលវាយតម្លៃត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដូចជាឥណ្ឌាប្រតិទាន។ ធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

(ក) ឧបករណ៍ហិរញ្ញវត្ថុរវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកំណត់តម្លៃដោយប្រើប្រាស់វិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា និងត្រូវបានផ្ទៀងផ្ទាត់ជាមួយអ្នកផ្តល់សេវាប្តូរអត្រាការប្រាក់។ នៅក្រោមវិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា លំហូរសាច់ប្រាក់នាថ្ងៃអនាគតត្រូវបានប៉ាន់ស្មានលើអត្រាការប្រាក់យោងទៅតាមបរិច្ឆេទថ្មី (ពីខ្សែកោងទិន្នផលដែលអាចកំណត់បាននាចុងកាលបរិច្ឆេទនៃរបាយការណ៍) និងអត្រាការប្រាក់ក្នុងកិច្ចសន្យា ត្រូវបានធ្វើអប្បបរមាក្នុងអត្រាដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានរបស់សមភាគី។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៩. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

i. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើចរន្ត។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទរបាយការណ៍ដោយសារឥណ្ឌូប្រតិទាននៃឧបករណ៍ទាំងនេះ។

ii. ការវិនិយោគហិរញ្ញវត្ថុ

- ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI

តំណាងឱ្យការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd ដោយ ៥% ជាការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពុំមានការបង្ហាញពីតម្លៃសមស្របណាមួយត្រូវបានផ្តល់សម្រាប់មូលបត្រវិនិយោគទុនចំនួន ១៨៩.៦៧០ ដុល្លារអាមេរិក (ឆ្នាំ ២០២១: ១៨៩.៦៧០ ដុល្លារអាមេរិក) ដែលត្រូវបានវាស់ដោយថ្លៃដើមពីព្រោះតម្លៃសមស្របរបស់វា មិនអាចវាស់វែងបាននោះទេ។ ការវិនិយោគមិនអាចប្រមូលទិញទៅវិញ ឬផ្ទេរបានទេ ហើយក៏មិនមានទីផ្សារសម្រាប់វាដែរ។ សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលក់ការវិនិយោគឡើយ។

ការវិនិយោគរបស់ធនាគារនៅក្នុង SWIFT ដែលមានចំនួន ៣៦.១៤១ ដុល្លារអាមេរិក គឺជាការវិនិយោគតម្រូវដោយ SWIFT SCRL ចំពោះសមាជិក SWIFT ទាំងអស់។ ការវិនិយោគនេះ ត្រូវបានវិនិយោគតាមថ្លៃដើម ដែលអាចឱ្យអ្នកគ្រប់គ្រងជឿជាក់ថា ថ្លៃដើមនៃការវិនិយោគនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់ខ្លួន។ មិនមានភាគលាភដែលបានទទួលពីការវិនិយោគនេះក្នុងអំឡុងពេលការិយបរិច្ឆេទ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១: មិនមាន)។

- ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់រួមមាន មូលបត្រអាចជួញដូរបាន ដែលបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែលមានឥណ្ឌូប្រតិទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណ្ឌូប្រតិទានរបស់ឧបករណ៍ទាំងនេះរយៈពេលខ្លី។ មូលបត្របំណុលរួមមានសញ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការអាជីវកម្ម និងសញ្ញាប័ណ្ណរដ្ឋ ដែលត្រូវបានគិតតាមតម្លៃដករំលស់ និងមានគោលបំណងក្នុងការទិញដើម្បីរក្សាទុកការទូទាត់សងនៅការិយបរិច្ឆេទ និងទទួលបានការប្រាក់តែប៉ុណ្ណោះ។

iii. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅកន្លែងដែលមិនមានប្រតិបត្តិការទីផ្សារដែលអាចកត់សម្គាល់បានតាមតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមាតម្លៃ។ ការបញ្ចូលទៅក្នុងបច្ចេកទេសវាយតម្លៃរួមមានការបាត់បង់អាយុកាលដែលរំពឹងទុកអត្រាការប្រាក់ជាមុន និងប្រភពដើម ឬការរាលដាលទីផ្សារបន្ទាប់។ ចំពោះឱនភាពនៃតម្លៃឥណទានផ្អែកលើវត្ថុបញ្ជាក់តម្លៃថេរ ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃវត្ថុបញ្ជាក់មូលដ្ឋាន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៣៩. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

៣៩. ឥណទាន និងបុរេប្រទាន(ត)

ការបញ្ចូលទៅក្នុងម៉ូដែលអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងទិន្នន័យជំហូរ និងបន្ទាប់នៃប្រតិបត្តិការដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

៤. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានឥណទានតិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណទានតិចជាង ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ចាប់ពី សម្ព័ន្ធធនាគារ និងធនាគារ បានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានឥណទាន និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ និង ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

៥. ប្រាក់បញ្ញើតាមច្បាប់

ការធានាដើមទុន និង ទុនបម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។ ប្រាក់បញ្ញើនេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ តម្លៃសមស្របគឺជាតម្លៃយោងដែលនៅក្នុងកាលបរិច្ឆេទរបាយការណ៍។

៦. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ ។

៧. ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា

តម្លៃសមស្របនៃប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយ មានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និងត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបាននាកាលបរិច្ឆេទរាយការណ៍ ជំនួសឱ្យអត្រាការប្រាក់នៅលើទីផ្សារជាមូលដ្ឋាន។ សម្ព័ន្ធធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមានចុះកិច្ចសន្យាមិនមានភាពខុសគ្នាជាសារវន្តពីអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ហើយក៏មិនមានការប្រែប្រួលអត្រាការប្រាក់ ចំពោះហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ នាកាលបរិច្ឆេទនៃការរាយការណ៍នោះទេ ដោយយោងទៅតាមការពិចារណារបស់ម្ចាស់ប្រាក់កម្ចី។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤០. ការគ្រប់គ្រងហានិភ័យដើមទុន

វត្ថុវិស័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅលើតារាងតុល្យការនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនេះ មានដូចខាងក្រោមនេះ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិក និង ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតក្របខ័ណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងខាងក្រោម សង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិស្របតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

	សម្ព័ន្ធធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៨៤.១៩៨.៤៧៥	១.៧៦៤.៧០៦.១៣៩
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២១៧.៩០០	៤៧.៦៩១.១២០
ចំណេញរក្សាទុក	១៨៧.៧០៨.៧១៨	១៦៣.៩៣៣.០២៥	៧៧៣.១៧២.២០៩	៦៦៧.៨៦៣.១៤៤
ទុនប្រុងទុកទៅយោងធនាគារជាតិ នៃ កម្ពុជាប្រកាស	៥២៤.៥៧៦.៥៥២	៥២៤.៥៧៦.៥៥២	២.១៦០.៧៣០.៨១៨	២.១៣៧.១២៤.៨៧៣
ដក៖ ទ្រព្យសកម្មអរូបី	(១០.៩០២.៤៩១)	(១២.២៥៨.៣១៤)	(៤៤.៩០៧.១៥៤)	(៤៩.៩៤០.៣៧១)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៤.៤០៣.៩២៥)	(១៤.៥៧០.០២៨)	(៥៩.៣២៩.៧៦៧)	(៥៩.៣៥៨.២៩៤)
ដក៖ ការខាតបង់ផ្សេងៗ	(៥២.៦៦៥.៣២៣)	(៣៥.៣៣៨.៤៥៦)	(២១៦.៩២៨.៤៦៥)	(១៤៣.៩៦៨.៨៧០)
	១.០៧៩.១៨២.៨១៥	១.០៧១.២១២.០១៣	៤.៤៤៥.១៥៤.០១៦	៤.៣៦៤.១១៧.៧៤១
ដើមទុនថ្នាក់ទី២ដើមទុនបំពេញន័យ				
សំវិធានធនទូទៅយោងធនាគារជាតិ នៃ កម្ពុជាប្រកាស	៦១.២២៧.៥៣៣	៥៥.២៣៤.៩២៧	២៥២.១៩៦.២០៨	២២៥.០២៧.០៩៣
បំណុលបន្ទាប់បន្សំ (*)	១៤១.៣០៦.៨៥៣	១៥៦.១២២.៤៨៣	៥៨២.០៤២.៩២៨	៦៣៦.០៤២.៩៩៦
ដក៖ ការចូលភាគកម្មតាមតម្លៃសុទ្ធចុះបញ្ជីក្នុងគ្រឹះស្ថានធនាគារប្រហិរញ្ញវត្ថុ	(២.០១០.០០០)	(២.០១០.០០០)	(៨.២៧៩.១៩០)	(៨.១៨៨.៧៤០)
	២០០.៥២៤.៣៨៦	២០៩.៣៤៧.៤១០	៨២៥.៩៥៩.៩៤៦	៨៥២.៨៨១.៣៤៩
	១.២៧៩.៧០៧.២០១	១.២៨០.៥៥៩.៤២៣	៥.២៧១.១១៣.៩៦២	៥.២១៦.៩៩៩.០៩០

(*) បំណុលបន្ទាប់បន្សំនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា និង បង្ហាញតែចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤០. ការគ្រប់គ្រងហានិភ័យដើមទុន(ត)

	ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនភ្នាក់ងារ				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៨៤.១៩៨.៤៧៥	១.៧៦៤.៧០៦.១៣៩
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២១៧.៩០០	៤៧.៦៩១.១២០
ចំណេញរក្សាទុក	១៧១.៦៥៨.៨០៣	១៥៦.៣៤១.៥៥០	៧០៧.០៦២.៦១០	៦៣៦.៩៣៥.៤៧៥
ទុនបម្រុងទូទៅយោងធនាគារជាតិ នៃ កម្ពុជាប្រកាស	៥១០.៧៤១.៥៥៦	៥១០.៧៤១.៥៥៦	២.១០៣.៧៤៤.៤៦៩	២.០៨០.៧៦១.០៩៩
ដក្ខន្តិកៈទ្រព្យសកម្មអរូបី	(១០.៤៥៤.០៤២)	(១១.៤១៥.៨៥៣)	(៤៣.០៦០.១៩៩)	(៤៦.៥០៨.១៨៥)
ដក្ខន្តិកៈឥណទានភាគីពាក់ព័ន្ធ	(១៣.៩០៦.៧៧២)	(១៣.៩០៤.១៦២)	(៥៧.២៨១.៩៩៤)	(៥៦.៦៤៥.៥៥៦)
	១.១០២.៩០៨.៧៧៩	១.០៨៦.៦៣២.៣២៥	៤.៥៨២.៨៨១.២៦១	៤.៤៦២.៩៨០.០៩២
ដើមទុនភ្នាក់ងារដើមទុនបំណុលបន្តបន្ទុក				
សំវិធានធនទូទៅយោងធនាគារជាតិ នៃ កម្ពុជាប្រកាស	៦០.០០១.៧៤០	៥៣.៦៩០.៨៣០	២៤៧.១៤៧.១៦៧	២១៨.៧៣៦.៤៤១
បំណុលបន្តបន្ទុក (*)	១៤១.៣០៦.៨៥៣	១៥៦.១២២.៤៨៣	៥៨២.០៤២.៩២៨	៦៣៦.០៤២.៩៩៦
ដក្ខន្តិកៈការចូលរួមភាគកម្មតាមតម្លៃសុទ្ធចុះបញ្ជីក្នុងគ្រឹះស្ថានធនាគារប្រហ័ណវត្ត	(៧១.៣១២.៧១៦)	(៧១.៣១២.៧១៦)	(២៩៣.៧៣៧.០៧៧)	(២៩០.៥២៨.០០៥)
	១២៩.៩៩៥.៨៧៧	១៣៨.៥០០.៥៩៧	៥៣៥.៤៥២.០១៨	៥៦៤.២៥១.៤៣២
	១.២៣២.៩០៤.៦៥៦	១.២២៥.១៣២.៩២២	៥.១១៨.៣៣៣.២៧៩	៥.០២៧.២៣១.៥២៤

(*) បំណុលបន្តបន្ទុកនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា និង បង្ហាញតែចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤១. យថាភាពនៃពន្ធ

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារដើម្បីធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ធនាគារ បានផ្តល់ឯកសារតាមការស្នើសុំទៅឱ្យអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេលទាំងនេះ អគ្គនាយកដ្ឋានពន្ធដារមិនទាន់មានការឆ្លើយតបជាផ្លូវការនឹងលិខិតតវ៉ា ចំពោះលទ្ធផលនៃការធ្វើសវនកម្មពន្ធដារសម្រាប់ ឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ នៅឡើយទេ ។

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានសវនកម្មសហគ្រាសនៃ អ.ព.ដ បានចេញលិខិតគណនាពន្ធឡើងវិញសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០១៩ ដែលតម្រូវឱ្យធនាគារដាក់ជូននូវឯកសារមួយចំនួន។ ធនាគារបានទទួលលិខិតសវនកម្មពន្ធពេលលេញពីមន្ត្រីសវនកម្មពន្ធនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ធនាគារបានធ្វើការប្រគល់ជូន អ.ព.ដ នូវឯកសារមួយចំនួនតាមការស្នើសុំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អ.ព.ដ មិនទាន់បានធ្វើការស្នើសុំនូវឯកសារពីធនាគារទេ។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានសវនកម្មពន្ធដារសហគ្រាសរបស់ អ.ព.ដ បានចេញលិខិតវាយតម្លៃពន្ធឡើងវិញឱ្យដល់ធនាគារសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ និង២០២១ ព្រមទាំងបានស្នើសុំក្នុងការបញ្ជូនឯកសារមួយចំនួន។ ទោះបីជាយ៉ាងណា ធនាគារបានទទួលលិខិតពីសវនកម្មពន្ធដារនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ ធនាគារ បានផ្តល់ជូនឯកសារមួយចំនួនដែលបានស្នើសុំឱ្យដល់ អ.ព.ដ គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អ.ព.ដ មិនទាន់ស្នើសុំឯកសារ ពីធនាគារនៅឡើយទេ។

៤២. ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវសមតុល្យប្រៀបធៀប

សមតុល្យមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេលដែលបានប្រៀបធៀប ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របតាមការបង្ហាញគណនេយ្យក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។ គណៈគ្រប់គ្រងជឿជាក់ថាការធ្វើចំណាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីលក្ខណៈប្រតិបត្តិការ និងមិនមានផលប៉ះពាល់ណាមួយទៅលើចំណេញ ឬខាតក្នុងការិយបរិច្ឆេទចាស់ឡើយ។

សង្ខេបនៃការផ្លាស់ប្តូរដែលកើតឡើងពីការធ្វើចំណាត់ថ្នាក់ឡើងវិញបានបង្ហាញដូចខាងក្រោម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្លោះពេល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់ឡើងវិញ	(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់ឡើងវិញ	(បានធ្វើចំណាត់ថ្នាក់ឡើងវិញ)	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទុនបម្រុង	៥៩២.៩០៩.៧៨៨	(៥០៦.១៥៨)	៥៩២.៤០៣.៥៨០	២.៤៣៣.៤៣២.៩១៥	(២.០៦២.០៨៨)	២.៤៣១.៣៧០.៨២៧
ប្រាក់ចំណេញរក្សាទុក	១៦១.២៦៣.៣០៧	៥០៦.១៥៨	១៦១.៧៦៩.៤៦៥	៦៣៩.០៦៨.០៩៤	២.០៦២.០៨៨	៦៤១.១៣១.៥៥៣

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៤២. ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវសមតុល្យប្រៀបធៀប (ត)

របាយការណ៍ចំណេញ មុខងារ និងលទ្ធផលបម្រើផ្សេងៗបន្ថែមពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ជប់

	ថ្ងៃទី៣០ ខែកញ្ញា					
	ឆ្នាំ២០២១		ឆ្នាំ២០២១		ឆ្នាំ២០២១	
	(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)		(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)		(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញ ឬខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៣៨.៤៧៦.០៩៧	៣៨.៤៧៦.០៩៧
ធាតុដែលត្រូវបានប្តូរចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅចំណេញ ឬខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	(១០.២៥៩.៥៦៩)	(១០.២៥៩.៥៦៩)	-	(៤១.៧២៥.៦៦៧)	(៤១.៧២៥.៦៦៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៦.២៥៨.៦៣៤	(៦.២៥៨.៦៣៤)	-

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ជប់

	ថ្ងៃទី៣០ ខែកញ្ញា		ថ្ងៃទី៣០ ខែកញ្ញា		ថ្ងៃទី៣០ ខែកញ្ញា	
	ឆ្នាំ២០២១		ឆ្នាំ២០២១		ឆ្នាំ២០២១	
	(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)		(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)		(មុនពេលធ្វើចំណាត់ថ្នាក់ឡើងវិញ)	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់	ផលប៉ះពាល់នៃការធ្វើចំណាត់ថ្នាក់
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញ ឬខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៤.៦៨៥.៩៣៩	៤.៦៨៥.៩៣៩
ធាតុដែលត្រូវបានប្តូរចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅចំណេញ ឬខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	(៤.៦៨៥.៣០៣)	(៤.៦៨៥.៣០៣)	-	(១៩.១០១.៩៨០)	(១៩.១០១.៩៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៩៥៣.៨៦២	(៩៥៣.៨៦២)	-

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ជប់

៤២. ការធ្វើបំណាច់ថ្នាក់ឡើងវិញទូទាត់សមតុល្យប្រៀបធៀប (ត)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយផ្សេងបន្លោះពេល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (មុនពេលធ្វើបំណាច់ ថ្នាក់ឡើងវិញ) ដុល្លារអាមេរិក	ផលប៉ះពាល់ នៃការធ្វើបំ ណាច់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (បានធ្វើបំណាច់ ថ្នាក់ឡើងវិញ) ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (មុនពេលធ្វើបំណាច់ ថ្នាក់ឡើងវិញ) ពាន់រៀល (កំណត់សម្គាល់ ៥)	ផលប៉ះពាល់ នៃការ ធ្វើបំណាច់ថ្នាក់ ឡើងវិញ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (បានធ្វើបំណាច់ ថ្នាក់ឡើងវិញ) ពាន់រៀល (កំណត់សម្គាល់ ៥)
ទុនបម្រុង	៦០៧.៨៨១.៥៦០	(៥០៦.១៥៨)	៦០៧.៣៧៥.៤០២	២.៤៩៤.០៣៩.២៨២	(២.០៦២.០៨៨)	២.៤៩១.៩៧៧.១៩៤
ប្រាក់ចំណេញរក្សាទុក	១៥៦.៣៤១.៥៥០	៥០៦.១៥៨	១៥៦.៨៤៧.៧០៨	៦១៩.៤០៥.៦៧១	២.០៦២.០៨៨	៦២១.៤៦៧.៧៥៩

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយផ្សេងបន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ បានបញ្ជប់						
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ (មុនពេលធ្វើបំ ណាច់ថ្នាក់ឡើង វិញ) ដុល្លារអាមេរិក	ផលប៉ះពាល់នៃ ការធ្វើបំណាច់ ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (បានធ្វើបំណាច់ ថ្នាក់ឡើងវិញ) ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (មុនពេលធ្វើបំណាច់ ថ្នាក់ឡើងវិញ) ពាន់រៀល (កំណត់សម្គាល់ ៥)	ផលប៉ះពាល់នៃ ការធ្វើបំណាច់ ថ្នាក់ឡើងវិញ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ (បានធ្វើបំណាច់ ថ្នាក់ឡើងវិញ) ពាន់រៀល (កំណត់សម្គាល់ ៥)	
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញ						
ទៅចំណេញ ឬខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៣៨.៦០៦.៧២១	៣៨.៦០៦.៧២១
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញ						
នៅគ្រាបន្ទាប់ទៅចំណេញ ឬខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៦.១២១.០៦៩	(៦.១២១.០៦៩)	-

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់

៤២. ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវសមតុល្យប្រៀបធៀប (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលនៃស្ថិតិផ្សេងៗដោយផ្អែកបន្លោះពេល (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់					
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ផលប៉ះពាល់នៃ ការធ្វើចំណាត់ ថ្នាក់ឡើងវិញ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ផលប៉ះពាល់នៃ ការធ្វើចំណាត់ ថ្នាក់ឡើងវិញ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១
		(មុនពេលធ្វើចំណាត់ ថ្នាក់ឡើងវិញ)		(បានធ្វើចំណាត់ ថ្នាក់ឡើងវិញ)	(មុនពេលធ្វើចំណាត់ ថ្នាក់ឡើងវិញ)		(បានធ្វើចំណាត់ ថ្នាក់ឡើងវិញ)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញ							
ទៅចំណេញ ឬខាត៖							
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-	៤.៧៤៧.១០៤	៤.៧៤៧.១០៤
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញ							
នៅគ្រាបន្ទាប់ទៅចំណេញ ឬខាត៖							
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	៩២៤.២៣៣	(៩២៤.២៣៣)	-

៤៣. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

ក្រៅពីផលប៉ះពាល់ដែលបណ្តាលមកពីជម្ងឺកូវីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ៤ នៃរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល មិនមានព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្រោយចុងបញ្ចប់នៃការិយបរិច្ឆេទ និងនៅថ្ងៃអនុញ្ញាតនៃរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេលទាំងនេះ ដែលតម្រូវឱ្យមានការកែតម្រូវ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេលនេះឡើយ។

៤៤. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកបន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ ដែលបានបញ្ចប់ ត្រូវបានអនុម័ត និងអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។